



# ធនាគារឌីជីថល ដែលផ្តល់ជូននូវភាពងាយស្រួល ស្ថិតក្នុងដៃអ្នក



របាយការណ៍ប្រចាំឆ្នាំ  
២០២០



## ចក្ខុវិស័យ

ក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជានិច្ច។

# មាតិកា

## ១. ទិដ្ឋភាពទូទៅ



អំពីធនាគារ ព្រីនស៍ ម.ក	៣
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	៥
សាររបស់ប្រធាននាយកប្រតិបត្តិ	៧
ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ	៩

## ២. ព័ត៌មានសំខាន់ៗរបស់ធនាគារ



ប្រវត្តិប្រកបប្រឹក្សាភិបាល	១៣
ប្រវត្តិបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល	១៧
ប្រវត្តិបគណៈគ្រប់គ្រង	២១
សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ២០២០	២៩
សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ	២៩
លទ្ធផលហិរញ្ញវត្ថុ	៣០
សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២០	៣១
ជំហានជោគជ័យ	៣៣
បណ្តាញការិយាល័យប្រតិបត្តិការ	៣៥
បណ្តាញអេធីអឹម	៣៦
ផលិតផល និងកម្មវិធីពិសេស	៣៧
ធនធានមនុស្ស	៤១
គម្រោងឌីជីថល	៤៤
មុខងារប្រតិបត្តិការ	៥៦

### ៣. រចនាសម្ព័ន្ធធនាគារ



រចនាសម្ព័ន្ធរបស់ស្ថាប័ន	៤៩
អភិបាលកិច្ចសាធារណៈ	៥១
ភាគទុនិក	៥១
ក្រុមប្រឹក្សាភិបាល	៥១

### ៤. ទំនួលខុសត្រូវសង្គម



ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព	៥៩
ទំនួលខុសត្រូវសង្គម	៦០

### ៥. ការទទួលស្គាល់នានា



ព័ត៌មានស្ថាប័ន	៦៧
ពានរង្វាន់ និងការទទួលស្គាល់	៧១

### ៦. របាយការណ៍ហិរញ្ញវត្ថុ



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៧៥
របាយការណ៍សវនករឯករាជ្យ	៧៨
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម	៨១



## **បទពិសោធន៍ប្រតិបត្តិការធនាគារដោយរលូនដោយ គ្រាន់តែចុចប៉ុន្មានប៉កប៉ុណ្ណោះ!**

កម្មវិធីធនាគារចល័តឈានមុខគេនាពេលអនាគតដែលផ្តល់ជូនអ្នកនូវរបៀបរស់យ៉ាងរលូន និង  
ងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកគ្រប់ពេលវេលា។



PRINCE Mobile គឺជាកម្មវិធីធនាគារចល័តដែលទទួលបានរង្វាន់ ដោយបានបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើងក្នុងការផ្តល់សេវាកម្មធនាគារឌីជីថលដ៏ងាយស្រួល ដែលសមនឹងរបៀបរស់នៅបែបឌីជីថល និងគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ ជាមួយនឹងកម្មវិធី PRINCE Mobile អតិថិជនរបស់យើងរីករាយនឹងសេវាកម្មធនាគារដែលគ្មានកំណត់ ដោយអតិថិជនគ្រប់រូបអាចស្វែងយល់ពីមុខងារដ៏ងាយស្រួល រួមមានការស្វែងរកម៉ាស៊ីនអេធីអឹមចំនួន ៥៧ទីតាំង ការផ្ទេរប្រាក់ភ្លាមៗ ការទូទាត់តាមទូរស័ព្ទ និងការបញ្ចូលទឹកប្រាក់ ការស្នើសុំប័ណ្ណនិម្មិតអនឡាញ និងផ្សេងមុខងារៗទៀត។

# ទំនួរភាពទូទៅ





# ១

៣ អំពីធនាគារ ព្រីនស៍ ម.ក

---

៥ សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

---

៧ សាររបស់ប្រធាននាយកប្រតិបត្តិ

---

៩ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ

# អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងកម្ពុជា ដែលមានឈ្មោះថា “ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជា ធនាគារពាណិជ្ជ តាមរយៈអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារលេខ ធ ៤៦ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ទីស្នាក់ការកណ្តាលរបស់ធនាគារ ព្រីនស៍ ម.ក ស្ថិតនៅអគារលេខ ១៧៥ អាហ្វែសដេ មហាវិថី ម៉ៅសេទុង ភូមិ ៥ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ធនាគារ ព្រីនស៍ ម.ក ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្នុងបញ្ជីពាណិជ្ជកម្ម លេខ ០០០១៤៦២៧ របស់ក្រសួងពាណិជ្ជកម្ម។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា ទំនើបប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារមានចក្ខុវិស័យក្នុង ការក្លាយជា “ ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា ” ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុថ្មីៗតាមរយៈបណ្តាញចម្រុះ ដែលមានរួមទាំង បណ្តាញឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជន។ យើងចង់ ចូលរួមចំណែកក្នុងការផ្តល់ជូននូវផលិតផលសម្រាប់អតិថិជនបុគ្គល និងការអភិវឌ្ឍន៍អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ហើយបាននឹងកំពុងពង្រីកសេវាកម្មបន្ថែមទៀតដើម្បីចាប់យកចំណែកទីផ្សារថ្មីតាមរយៈសេវាធនាគារអាទិភាព។

មកដល់ចុងឆ្នាំ២០២០ ធនាគារ ព្រីនស៍ ម.ក មានសាខាសរុបចំនួន ៣១ ដែលមានសាខាចំនួន៩ ស្ថិតនៅក្នុងរាជធានី ភ្នំពេញ និង ២២សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ សាខាដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញមានដូចជា៖ ធនាគារ ព្រីនស៍ ម.ក (ការិយាល័យកណ្តាល) សាខាខណ្ឌបួស្សីកែវ -សង្កាត់ទួលស្តៅទី២ សាខាខណ្ឌពោធិ៍សែនជ័យ- សង្កាត់ចោមចៅ៣ សាខាខណ្ឌជ្រោយចង្វារ-សង្កាត់ព្រែកលៀប សាខាខណ្ឌប្រាំពីរមករា-សង្កាត់វាលវែង សាខា ខណ្ឌចំការមន-សង្កាត់ទន្លេបាសាក់ សាខាខណ្ឌច្បារអំពៅ-សង្កាត់និរោធ សាខាខណ្ឌចំការមន-សង្កាត់ផ្សារដើមថ្កូវ សាខា ខណ្ឌមានជ័យ-សង្កាត់ស្ទឹងមានជ័យ២ ចំណែកទីតាំងនៅបណ្តាខេត្តរួមមាន៖ សាខាខេត្តបាត់ដំបង សាខាខេត្តសៀមរាប សាខាខេត្តកំពង់ចាម សាខាខេត្តព្រះសីហនុ សាខាក្រុងតាខ្មៅ (ខេត្តកណ្តាល) សាខាខេត្តព្រៃវែង សាខាខេត្តក្រចេះ សាខា ខេត្តស្វាយរៀង សាខាខេត្តរតនៈគីរី សាខាខេត្តកំពង់ស្ពឺ សាខាខេត្តតាកែវ សាខាខេត្តព្រះវិហារ សាខាខេត្តកំពង់ឆ្នាំង សាខាខេត្តកំពង់ធំ សាខាក្រុងប៉ោយប៉ែត សាខាខេត្តត្បូងឃ្មុំ សាខាខេត្តពោធិ៍សាត់ សាខាខេត្តស្ទឹងត្រែង សាខាខេត្ត បន្ទាយមានជ័យ សាខាខេត្តកំពត សាខាខេត្តមណ្ឌលគីរី និងសាខាក្រុងសៀមរាប។

ឆ្នាំ២០២០ គឺជាឆ្នាំមួយដែលមានជម្ងឺកូវីដ-១៩កំពុងរាតត្បាតជាសកល ហើយធនាគារ ព្រីនស៍ ម.ក ក៏បានចាប់ផ្តើមណែនាំ នូវផលិតផល និងសេវាកម្មឌីជីថលថ្មីៗរបស់ខ្លួនដល់សាធារណជន ក៏ដូចជាអំពីសុវត្ថិភាពនៃការធ្វើដំណើរឆ្លងសាខារបស់ អតិថិជនផងដែរ។ ធនាគារបានដាក់ចេញនូវផលិតផលឌីជីថលថ្មីៗរបស់ខ្លួន ដូចជាការបើកគណនីអនឡាញ ការស្នើសុំ ប័ណ្ណ ម៉ាស៊ីនកាត/វីសា ការដាក់ពាក្យស្នើសុំឥណទានអនឡាញ។ល។ សម្រាប់សេវាកម្មឌីជីថលធនាគារក៏បានណែនាំ នូវការធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដែលមានដូចជា៖ ការផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាទូទាត់ហ៊ុន បាតង និងសេវាវីធានផងដែរ។

ធនាគារ ព្រីនស៍ ម.ក មានការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីគាំទ្រដល់កិច្ចការសង្គមនៅក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងកីឡា។



# សាររបស់ប្រធានក្រុមប្រឹក្សាភិបាល



ឆ្នាំ២០២០ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់វិស័យធនាគារ និងសេដ្ឋកិច្ចជាទូទៅ ដោយសារតែជម្ងឺកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សុខភាព សាធារណៈ ជីវភាពរស់នៅរបស់ប្រជាជន អាជីវកម្ម និងសេដ្ឋកិច្ចនៅជុំវិញ ពិភពលោកក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ទោះជាមានបញ្ហានេះ កើតឡើងយ៉ាងណាក៏ដោយ ក៏ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ព្រីនស៍ ម.ក នៅតែបន្តឃ្លាំមើល និងវាយតម្លៃលើស្ថានភាពនេះយ៉ាងជិតស្និទ្ធបំផុត និងមិន ត្រឹមតែធ្វើការកែសម្រួលលើគោលនយោបាយ និងយុទ្ធសាស្ត្រប្រតិបត្តិការបន្ថែម ទៀតប៉ុណ្ណោះទេ ថែមទាំងធ្វើការវិភាគដើម្បីកាត់បន្ថយផលអវិជ្ជមានដែលកើត ឡើងពីបញ្ហានេះផងដែរ។

ធនាគារ ព្រីនស៍ ម.ក បានណែនាំនូវផលិតផល និងសេវាកម្មបន្ថែមទៀត សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដោយ ពង្រីកបណ្តាញសាខានៅទូទាំង ប្រទេស ហើយបណ្តាញសេវាកម្មទៀតសោតក៏ត្រូវបានពិនិត្យ និងកែលម្អឱ្យ កាន់តែមានភាពសម្រួលបែប។ យើងបានបន្តបើកដំណើរការស្វ័យសេវាកម្ម ដោយខ្លួនឯងបន្ថែមទៀតចំនួន ៥៧ទីតាំង ដើម្បីផ្តល់ជូននូវអភិវឌ្ឍន៍នូវ បទពិសោធន៍កាន់តែងាយស្រួលនៅគ្រប់បណ្តាញទាំងអស់។ ធនាគារ ព្រីនស៍ ម.ក មានបំណងផ្តោតការយកចិត្តទុកដាក់ លើគ្រប់ផ្នែកទាំងអស់នៃដំណើរការ ដោយបន្តអភិវឌ្ឍ និងកែលម្អផ្នែកនីមួយៗក៏ដូចជាការគ្រប់គ្រងស្ថាប័នជាមួយ នឹងគោលនយោបាយអភិបាលកិច្ចសាជីវកម្មប្រកបដោយតម្លាភាព និង យុត្តិធម៌ និងធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវចំពោះសង្គម និង បរិស្ថានរបស់យើង ឱ្យស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និងកាតព្វកិច្ចរបស់យើងក្នុងការកសាងប្រទេសជាតិ។

ក្នុងនាមជាធនាគារឌីជីថលមួយ ដែលមានការរីកចម្រើនលឿនបំផុតនៅក្នុង ប្រទេសកម្ពុជា ប្រាក់ចំណេញសុទ្ធរបស់ធនាគារ ព្រីនស៍ ម.ក នៅឆ្នាំនេះទទួល បាន ៥.២៦២ពាន់ដុល្លារអាមេរិក។ សេវាឥណទានរបស់យើងក៏មានការកើន ឡើងប្រមាណជា ១៥,៥៦% ចំណែកប្រាក់បញ្ញើសរុបមានចំនួន ៣៨០,៧៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅ។

ចំពោះដំណើរឆ្ពោះទៅមុខ ខ្ញុំអាចបញ្ជាក់ដល់អតិថិជន និងដៃគូសហការរបស់យើងឱ្យបានដឹងថា យើងមានទំនុកចិត្តថា យើងនឹងនៅគាំទ្រអតិថិជន ក៏ដូចជាដៃគូសហការទាំងអស់ក៏ដូចជានឹងបន្តផ្តល់សេវាកម្មធនាគារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទោះបីជាមានការគំរាមកំហែងពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ពេញមួយឆ្នាំក៏ដោយ។ យើងសង្ឃឹមថា រួមគ្នាយើងនឹងជម្នះពេលវេលាដ៏លំបាកទាំងនេះ ហើយអាចស្វែងយល់កាន់តែច្បាស់ពីតម្រូវការអាជីវកម្ម និងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ដើម្បីផ្តល់នូវជំនួយបំផុតក្នុងការកាត់បន្ថយហានិភ័យលើប្រតិបត្តិការអាជីវកម្មរបស់ពួកគេ និងអាចចាប់យកឱកាសរីកចម្រើនថ្មីៗបន្តទៀតជាមួយយើង។

ក្នុងនាមក្រុមប្រឹក្សាភិបាល និងតំណាងឱ្យប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក ខ្ញុំសូមថ្លែងអំណរគុណចំពោះធនាគារជាតិនៃកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចដទៃទៀត ចំពោះការណែនាំ និងការគាំទ្រ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ភាគហ៊ុនទាំងអស់ គណៈគ្រប់គ្រងជាន់ខ្ពស់ បុគ្គលិក ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់ដែលបានផ្តល់ការទុកចិត្ត និងគាំទ្រដល់ធនាគារ ព្រីនស៍ ម.ក។ យើងខ្ញុំនឹងខិតខំបំពេញសេវាកម្មរបស់យើងប្រកបដោយវិជ្ជាជីវៈដើម្បីបំពេញ និងបង្កើនសុខុមាលភាពហិរញ្ញវត្ថុដល់អតិថិជន និងអ្នកពាក់ព័ន្ធទាំងអស់។

**អ្នកឧកញ៉ា ចេន ហ៊ឺ**  
 ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល

# សាររបស់ប្រធាននាយកប្រតិបត្តិ



សេដ្ឋកិច្ចកម្ពុជានៅតែបន្តប្រឈមមុខនឹងផលប៉ះពាល់ពីជម្ងឺកូវីដ-១៩ ប៉ុន្តែវានៅតែមានសញ្ញាវិជ្ជមានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចមួយចំនួនកំពុងចាប់ផ្តើមកើនឡើង។ សេដ្ឋកិច្ចនៅកម្ពុជាត្រូវបានរៀបចំជាថ្មីនឹងធ្លាក់ចុះ ២% នៅឆ្នាំ២០២០ ប៉ុន្តែត្រូវបានគេរំពឹងថានឹងស្ទុះងើបឡើងវិញ និងកើនឡើង ៤% នៅឆ្នាំ២០២១។

ឆ្នាំ២០២០ អាចត្រូវបានចាត់ទុកថាជាឆ្នាំដែលជោគជ័យបំផុតមួយសម្រាប់ធនាគារ ព្រីនស៍ ម.ក ដែលទទួលបាននូវលទ្ធផលប្រតិបត្តិការវិជ្ជមានល្អបំផុត។ នៅពេលដែលវិបត្តិសេដ្ឋកិច្ចមានការកើនឡើង និងការបញ្ចុះបញ្ចូល ត្រូវបានផ្លាស់ប្តូរយ៉ាងលឿន ក្នុងនោះដែរ បណ្តាញទូទាត់តាមរយៈអនឡាញ ពាណិជ្ជកម្មអេឡិចត្រូនិច និងការទូទាត់ដោយគ្មានសាច់ប្រាក់ត្រូវបានកើនឡើងឥតឈប់ឈរ។ ដោយមើលឃើញពីនិន្នាការនេះ យើងបានធ្វើបច្ចុប្បន្នភាពសេវាកម្មឌីជីថលរបស់យើងបានយ៉ាងល្អរួចទៅហើយ ដែលយើងអាចដាក់ចេញនូវផលិតផល និងសេវាកម្មឌីជីថលថ្មីៗ ជាច្រើនទៅកាន់ទីផ្សារដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលមានការកើនឡើងនេះ។ អតិថិជនអាចរីករាយនឹងកម្មវិធីធនាគារចល័តថ្មីរបស់យើង ដែលមានឈ្មោះថា PRINCE Mobile ដែលជាកម្មវិធីទូរស័ព្ទដែលត្រូវបានបង្កើតឡើង ជាមួយនឹងភាពងាយស្រួលប្រើ និងមុខងារថ្មីៗជាច្រើន។ កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីរួមបញ្ចូលនូវភាពងាយស្រួល និងសេវាកម្មថ្មីៗផ្សេងទៀតជាច្រើន។ ដូច្នេះវាអាចនឹងត្រូវធ្វើបច្ចុប្បន្នភាពជាញឹកញាប់ ដែលអាចនាំមកនូវ មុខងារថ្មីៗ ដែលមានភាពងាយស្រួល និងរលូនជាងមុន។

ក្នុងរយៈពេលនៃវិបត្តិជម្ងឺកូវីដ-១៩ នេះផងដែរ យើងបានបង្កើតកម្មវិធី HR in the Pocket ដែលអនុញ្ញាតឱ្យនិយោជិតទាំងអស់ អាចធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ និងការស្នើសុំនានាដូចជា ការបណ្តុះបណ្តាល ការសុំច្បាប់ឈប់សម្រាក ការធ្វើតេស្តសុខភាពប្រចាំថ្ងៃ និងការស្នើសុំការអនុម័តពីប្រធានផ្នែកក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ។ ធនាគារក៏មានបំណងផ្តោតសំខាន់លើដំណើរការ ការអភិវឌ្ឍន៍ និងកែលម្អផ្នែកនីមួយៗក៏ដូចជាការគ្រប់គ្រងស្ថាប័នប្រកបដោយអភិបាលកិច្ចល្អ គោលនយោបាយតម្លាភាព និងយុត្តិធម៌ ព្រមទាំងធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវចំពោះសង្គម សហគមន៍ និងបរិស្ថានដែលអនុលោមតាមគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ធនាគារ ព្រីនស៍ ម.ក បានដាក់ចេញនូវវិធានការនានាដើម្បីកាត់បន្ថយការរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ ស្របតាមគោលការណ៍ណែនាំពីអាជ្ញាធរ និងរដ្ឋាភិបាលផងដែរ។

វិធានការណ៍ទាំងនេះអនុញ្ញាតឱ្យបុគ្គលិករបស់ធនាគារ ព្រីនស៍ ម.ក ភាគច្រើន អាចបំពេញការងារពីផ្ទះ និងកាត់បន្ថយការធ្វើដំណើរណាដែលមិនចាំបាច់ជាដើម ។

នៅក្នុងពិភពលោកដែលមានការរីកចម្រើន យើងត្រូវតែបន្តបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនរបស់យើង ទោះបីជាបរិយាកាសប្រតិបត្តិការរបស់ពួកគេមានការផ្លាស់ប្តូរក៏ដោយ។ ហើយក្នុងនាមជាធនាគារឌីជីថលដែលរីកចម្រើនលឿនបំផុតនៅកម្ពុជា ធនាគារ ព្រីនស៍ ម.ក នឹងបន្តពង្រីកការអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលអនាគត ដើម្បីឈានមុខគេបន្ថែមលើសេវាកម្មអតិថិជន ក៏ដូចជាដើម្បីបំពេញតម្រូវការរបស់ពួកគេឱ្យកាន់តែប្រសើរ។ តាមរយៈសេវាធនាគារតាមទូរស័ព្ទដៃ និងការពង្រីកសាខា ព្រមទាំងម៉ាស៊ីនអេធីអឹមដែលមាននៅតាមបណ្តាខេត្ត យើងជឿជាក់ថាយើងពិតជាអាចបំពេញតម្រូវការអតិថិជនរបស់យើងតាមរយៈអនឡាញ ដែលសមស្របទៅតាមតម្រូវផ្សេងៗគ្នារបស់ពួកគេ។

លើផ្នែកហិរញ្ញវត្ថុរបស់យើង ផលប័ត្រកម្ចីសរុបបានកើនឡើងពី ៣០២.៩៧៩ពាន់ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ទៅ ៣៥០.១២៩ពាន់ដុល្លារអាមេរិក នៅចុងឆ្នាំ២០២០ ។

ជាចុងក្រោយ យើងពិតជាមានមោទនភាព និងកិត្តិយសណាស់ដែលទទួលបានការទទួលស្គាល់ពីសំណាក់ស្ថាប័នអន្តរជាតិដូចជា HR Asia និង Business Media International ពានរង្វាន់ជានិយោជកល្អបំផុតនៅអាស៊ីប្រចាំឆ្នាំ២០២០ ពានរង្វាន់ជាធនាគារដែលមានភាពច្នៃប្រឌិតជាអន្តរជាតិឆ្នាំ២០២០ ពី Enterprise Asia ធនាគារឌីជីថលដែលរីកចម្រើនលឿនបំផុតនៅកម្ពុជាឆ្នាំ២០២០ ពី Global Business Outlook Banking Awards 2020។ ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពនៃការខិតខំបំពេញការងារដែលយើងបានធ្វើប្រតិបត្តិការនាពេលកន្លងមក និងជាការបញ្ជាក់ពីការយកចិត្តទុកដាក់របស់សមាជិកក្រុមក្នុងការបំពេញនូវគ្រប់តម្រូវការរបស់អតិថិជន ។

ក្នុងនាមជាគណៈគ្រប់គ្រងជាន់ខ្ពស់ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន និងយោជិត ដៃគូអាជីវកម្ម និងម្ចាស់ភាគហ៊ុនទាំងអស់ ដែលបានគាំទ្រដល់ធនាគារ ព្រីនស៍ ម.ក តាំងពីដើមរហូតមក។ ភាពជោគជ័យនៃថ្ងៃនេះ នឹងមិនអាចទៅរួចនោះទេ បើសិនជាគ្មានការជឿទុកចិត្ត និងការគាំទ្រពីសំណាក់អតិថិជន ក៏ដូចជាការចូលរួមចំណែក និងការលះបង់របស់និយោជិតរបស់យើងក្នុងការចូលរួមធ្វើដំណើរលើវិធីសាស្ត្រនេះ។

**លោក ហ៊ិន សុវចនា**

អភិបាលមិនឯករាជ្យ ប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ

# ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ

## ចក្ខុវិស័យ

ក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជានិច្ច។

## បេសកកម្ម

ជួយឱ្យអតិថិជនជោគជ័យតាមរយៈសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈ។





## គុណតម្លៃ

### មានចំណង់ចំណូលចិត្តខ្ពស់

យើងចង់បាននូវឧត្តមភាព និងចង់ជួយអតិថិជនរបស់យើងឱ្យទទួលបានជោគជ័យ។

ចំណង់ចំណូលចិត្តគឺជាអ្វីដែលយើងធ្វើចេញពីបេះដូង យើងពេញចិត្តនឹងជួយអតិថិជនរបស់យើងឱ្យទទួលបានជោគជ័យដោយធ្វើអ្វីដែលត្រឹមត្រូវជាដាច់ខាត គ្រប់ពេលទាំងអស់។ យើងមានគោលបំណងសម្រេចឱ្យបាននូវឧត្តមភាព ដោយដំណើរឆ្ពោះទៅមុខជាដាច់ខាត ភាពច្នៃប្រឌិត និងការកែលម្អ។ ទន្ទឹមនឹងនេះ យើងឱ្យតម្លៃ លើកស្មួយ និងការពារយ៉ាងខ្លាំងនូវក្តីឈ្នះរបស់ធនាគារ ព្រីនស៍។

### ផ្ដោតទៅលើលទ្ធផល

យើងចាប់ផ្ដើមធ្វើអ្វីមួយ ដោយគិតដល់លទ្ធផលចុងក្រោយ ជាមួយនឹងការដឹងអំពីភាពបន្ទាន់ និងការផ្ដោតលើការសម្រេចឱ្យបាននូវការងារដែលយើងចាប់ផ្ដើម។

អតិថិជនរបស់យើងជឿជាក់លើយើង ក្នុងការផ្តល់នូវដំណោះស្រាយដែលធ្វើឱ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើង ហើយយើងក៏បានយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវនេះយ៉ាងហ្មត់ចត់។ យើងចាប់ផ្ដើមធ្វើអ្វីមួយ ដោយគិតដល់លទ្ធផលចុងក្រោយ ជាមួយនឹងការដឹងអំពីភាពបន្ទាន់ និងការផ្ដោតលើការសម្រេចឱ្យបាននូវការងារដែលចាំបាច់។ យើងរំពឹងនឹងយកឈ្នះលើបញ្ហាប្រឈមនានា ហើយតស៊ូក្នុងការស្វែងរកគោលដៅរបស់យើងជាក្រុមតែមួយ។

### មានគំនិតច្នៃប្រឌិត

យើងឱ្យតម្លៃទៅលើវប្បធម៌នៃការច្នៃប្រឌិតដែលយើងធ្វើការពិសោធន៍នូវដំណោះស្រាយថ្មីៗ នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាពនិងការសហការគ្នា។

យើងមិនចង់រីករាយត្រឹមអ្វីដែលយើងធ្លាប់បានធ្វើ និងទទួលបានស្ថានភាពដូចពីមុន ដោយធ្វើការងារតាមរបៀបដែលយើងតែងតែធ្លាប់ធ្វើនោះទេ។ យើងស្វែងរកការផ្សេងៗទៀតនិងសេរីភាពក្នុងការច្នៃប្រឌិតនូវដំណោះស្រាយរបស់យើង។ យើងឱ្យតម្លៃទៅលើវប្បធម៌នៃការច្នៃប្រឌិត ដែលយើងធ្វើការពិសោធន៍នូវដំណោះស្រាយថ្មីៗនៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងការសហការគ្នា។ ជាមួយគ្នានេះដែរ យើងត្រូវមានវិន័យនៅពេលធ្វើការពិសោធន៍ និងមានទំនួលខុសត្រូវរៀងៗខ្លួនចំពោះលទ្ធផលចុងក្រោយ។

### មានភាពថ្លៃថ្នូរ

យើងមានភាពស្មោះត្រង់ តម្លាភាព និងប្តេជ្ញាក្នុងការធ្វើអ្វីដែលល្អបំផុតសម្រាប់អតិថិជន និងធនាគាររបស់យើង។

យើងមានភាពស្មោះត្រង់ តម្លាភាព និងប្តេជ្ញាក្នុងការធ្វើអ្វីដែលល្អបំផុតសម្រាប់អតិថិជន និងធនាគាររបស់យើង។ យើងត្រូវប្រតិបត្តិខ្លួនប្រកបដោយសុចរិតភាពចំពោះរាល់អ្វីទាំងអស់ដែលយើងធ្វើ ហើយយកក្តីឈ្នះរបស់យើងជាបុគ្គល និងក្នុងនាមជាក្រុមហ៊ុនមួយគឺមានសារៈសំខាន់បំផុត។ ពាក្យរបស់យើងគឺជាចំណងរបស់យើង យើងនិយាយអ្វីដែលយើងចង់និយាយ ហើយយើងធ្វើអ្វីដែលយើងនិយាយ។ យើងមិនមានភាពអត់ធ្មត់ចំពោះរឿងនយោបាយ របៀបវារៈលាក់កំបាំង ឬអាកប្បកិរិយាប្រើប្រយោជន៍ខ្លួនឯង។

### ចេះសហការគ្នា

យើងបង្កើតចំណងរឹងមាំ និងយូរអង្វែងជាមួយមិត្តរួមការងារ ដៃគូ និងអតិថិជន ដើម្បីរួមគ្នាជំរុញភាពជោគជ័យ។

ធនាគារ ព្រីនស៍ ត្រូវបានបង្កើតឡើងដោយមនុស្សពិសេស ប៉ុន្តែមានតែតាមរយៈការធ្វើការជាក្រុមប៉ុណ្ណោះ ដែលយើងទទួលបានភាពអស្ចារ្យនេះ។ យើងភ្ជាប់ និងកសាងទំនាក់ទំនងរឹងមាំ និងយូរអង្វែង ជាមួយមិត្តរួមការងារ ដៃគូ និងអតិថិជនដើម្បីជំរុញភាពជោគជ័យ។ ដើម្បីធ្វើដូចនេះបាន យើងត្រូវកសាងការជឿទុកចិត្តនិងស្វែងរកគោលដៅរួមគ្នាជាមួយសហការីរបស់យើង។

### មានសហគ្រិនភាព

យើងមើលឃើញហួសពីស្ថានភាព និងធនធានបច្ចុប្បន្នរបស់យើង ហើយមានសេចក្តីក្លាហានក្នុងការសម្រេចចិត្ត “ បាទ / ចាស ឬអត់ ” ។

យើងក្លាហាន និងហ៊ាន ប៉ុន្តែមិនមែនមិនចេះពិចារណានោះទេ។ យើងមិនខ្លាចក្នុងការប្រថុយ និងការធ្វើខុសនោះទេ។ យើងមានចក្ខុវិស័យក្នុងការមើលឃើញហួសពីស្ថានភាពបច្ចុប្បន្ន និងធនធានមានកំណត់នាពេលបច្ចុប្បន្នរបស់យើង ដើម្បីដឹងអំពីសក្តានុពលនៃការបណ្តាក់ទុនថ្មី។ យើងមានភាពក្លាហានក្នុងការសម្រេចចិត្ត “ បាទ / ចាស ឬអត់ ” ទោះបីជាពេលខ្លះគ្មានព័ត៌មានគ្រប់ទាំងអស់ក៏ដោយ។ ហើយសំខាន់បំផុត យើងមានកម្លាំងចិត្តដើម្បីបញ្ចប់អ្វីដែលយើងចាប់ផ្ដើម។

# ព័ត៌មានសំខាន់ៗរបស់ ធនាគារ



ធនាគារ ព្រីនស៍ ប.ក  
PRINCE BANK P.L.C. ភ្នំពេញ

ក្រុមហ៊ុនបញ្ជាក់ស្ថិតិសម្រាប់ឆ្នាំ ២០២២ របស់ធនាគារព្រីនស៍ ប.ក

# ២

- ១៣ ប្រវត្តិរូបក្រុមប្រឹក្សាភិបាល

---

- ១៧ ប្រវត្តិរូបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល

---

- ២១ ប្រវត្តិរូបគណៈគ្រប់គ្រង

---

- ២៩ សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ២០២០

---

- ២៩ សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ

---

- ៣០ លទ្ធផលហិរញ្ញវត្ថុ

---

- ៣១ សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២០

---

- ៣៣ ជំហានជោគជ័យ

---

- ៣៥ បណ្តាញការិយាល័យប្រតិបត្តិការ

---

- ៣៦ បណ្តាញអេធីអឹម

---

- ៣៧ ផលិតផល និងកម្មវិធីពិសេស

---

- ៤១ ធនធានមនុស្ស

---

- ៤៤ គម្រោងឌីជីថល

---

- ៤៦ មុខងារប្រតិបត្តិតាម

# ប្រវត្តិបក្រុមប្រឹក្សាភិបាល

## អ្នកឧកញ៉ា ចេន ហ្សឺ

ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា ចេន ហ្សឺ គឺជាម្ចាស់ភាគហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក។ អ្នកឧកញ៉ាចូលរួមក្នុងការសម្រេចចិត្តលើយុទ្ធសាស្ត្រសំខាន់ៗទាក់ទងនឹងការបង្កើន និងការពង្រីកប្រតិបត្តិការអាជីវកម្មជាដើម។

បន្ថែមពីលើការវិនិយោគក្នុងវិស័យធនាគារ អ្នកឧកញ៉ា ចេន ហ្សឺ ក៏បានវិនិយោគទៅលើអាជីវកម្មផ្សេងៗ ដែលទាក់ទងនឹងវិស័យជាច្រើនផងដែរ។ អ្នកឧកញ៉ាបានវិនិយោគទៅលើវិស័យអចលនទ្រព្យដូចជា សេវាតុបតែងសំណង់អគារ អគារសណ្ឋាគារ ការអភិវឌ្ឍន៍អចលនទ្រព្យ និងការគ្រប់គ្រងអចលនទ្រព្យ។

ចំពោះអាជីវកម្មពាក់ព័ន្ធនឹងវិស័យប្រព័ន្ធផ្សព្វផ្សាយ អ្នកឧកញ៉ាវិនិយោគក្នុងការដំណើរការក្រុមហ៊ុនភ្នាក់ងារទីផ្សារ និងការផ្គត់ផ្គង់សេវាអ៊ីនធឺណេត។

អ្នកឧកញ៉ា ចេន ហ្សឺ ក៏បានវិនិយោគក្នុងអាជីវកម្មផ្តល់សេវាកម្ម ដល់ការគ្រប់គ្រងនាវាកំសាន្ត ផ្សារទំនិញលក់រាយ សេវាលម្អសួនច្បារ និងការវិនិយោគមូលធនឯកជនជាដើម។

### លោក ហុយ ឆាយ

ម្ចាស់ភាគហ៊ុន និងអនុប្រធានក្រុមប្រឹក្សាភិបាល



បន្ទាប់ពីបានចូលរួមក្នុងវិស័យឯកជនជាច្រើនឆ្នាំ លោកបានសម្រេចផ្តួចផ្តើមបង្កើតពាណិជ្ជកម្ម ផ្ទាល់ខ្លួន ដោយសហការជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតក្នុងអំឡុងដើមឆ្នាំ២០១០។ នៅអំឡុង ពេលប៉ុន្មានឆ្នាំដំបូង លោកផ្តោតជាពិសេសលើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។ ដោយ ទទួលបានការគាំទ្រខ្ពស់ពីដៃគូវិនិយោគ លោកបានពង្រីកការវិនិយោគនៅក្នុងវិស័យមួយចំនួន ទៀត ជាពិសេសវិស័យហិរញ្ញវត្ថុ។ លោកបានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាមួយនឹងគោលដៅនៃការបង្កើតធនាគារពាណិជ្ជដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន នេះ។

លោកជាពាណិជ្ជករដែលមានទស្សនវិស័យវែងឆ្ងាយ យល់ច្បាស់ពីសក្តានុពលសេដ្ឋកិច្ចពាក់ព័ន្ធ នឹងអាជីវកម្មគ្រប់ប្រភេទ និងចេះចាប់យកឱកាសដែលហុចឱ្យ។ លើសពីនេះ លោកយល់ច្បាស់ពី បរិយាកាសពាណិជ្ជកម្មក្នុងស្រុក និងសក្តានុពលជំនួញដែលមានក្នុងព្រះរាជាណាចក្រកម្ពុជាផង ដែរ។

លោកមានអាជីវកម្មដទៃផ្សេងទៀត នៅក្នុងវិស័យទីផ្សារ សេវាកម្មបោះពុម្ព សេវាអ៊ីនធឺណេត ការចែកចាយទំនិញប្រើប្រាស់រហ័ស និងវិនិយោគលើអចលនទ្រព្យ។



### លោក ហ៊ិន សុរចនា

អភិបាលមិនឯករាជ្យ ប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ

លោក ហ៊ិន សុរចនា គឺជាប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រង ព្រមទាំងជាសមាជិកស្ថាបនិកម្នាក់នៃធនាគារ ព្រីនស៍ ម.ក ផងដែរ។ លោក សុរចនា មានបទពិសោធន៍ជាង ១០ឆ្នាំនៅក្នុងវិស័យធានារ៉ាប់រង វិស័យអប់រំ និងធនាគារ។ លោកមានទស្សនវិស័យដ៏អស្ចារ្យសម្រាប់ធនាគារ ព្រីនស៍ ម.ក និងផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្រ និងការគ្រប់គ្រងចំពោះធនាគារ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។

លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអន្តរជាតិពីសាលា Audencia-School of Business នៅទីក្រុង Nantes ប្រទេសបារាំង។

### លោក ថេន សំវិសុទ្ធ

អភិបាលឯករាជ្យ មិនប្រតិបត្តិ



លោក ថេន សំវិសុទ្ធ គឺជាអភិបាលឯករាជ្យ មិនប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក។ លោកធ្លាប់ជាសាស្ត្រាចារ្យផ្នែកគណនេយ្យ និងពន្ធដារសម្រាប់សាកលវិទ្យាល័យនានានៅកម្ពុជា និងនៅប្រទេសបារាំង។ លោកមិនត្រឹមតែជាសាស្ត្រាចារ្យម្នាក់ប៉ុណ្ណោះទេ លោកក៏ជាអភិបាល និងម្ចាស់ក្រុមហ៊ុនដ៏ជោគជ័យរបស់ក្រុមហ៊ុន AT&B Consulting Co., Ltd ដែលផ្តល់សេវាកម្មពិគ្រោះយោបល់លើផ្នែកពន្ធដារ សេវាកម្មពន្ធដារ សេវាកម្មនិងបណ្តុះបណ្តាលផ្នែកគណនេយ្យផងដែរ។ លោកក៏ធ្លាប់ជានាយក ផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Meas Development Holding Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងគ្រឹះស្ថានដែលទាក់ទងនឹងចំណីអាហារផ្សេងៗផងដែរ។

លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅភ្នំពេញ សញ្ញាបត្របរិញ្ញាបត្រផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យនំរតុន និងសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីវិទ្យាស្ថាន Asian Institute of Technology (AIT) នៅក្រុងបាងកក ប្រទេសថៃ។ លោកក៏បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពី IAE នៅសាកលវិទ្យាល័យ Université Pierre Mendes-Grenoble 2 ប្រទេសបារាំងផងដែរ។



### លោក ស៊ីម ហ៊ុយឈ័ង

អភិបាលឯករាជ្យ មិនប្រតិបត្តិ

លោក ស៊ីម ហ៊ុយឈ័ង ជាអភិបាលឯករាជ្យ មិនប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក។ លោក មានបទពិសោធន៍ការងារជាង២០ឆ្នាំ លើវិស័យគណនេយ្យ ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងផ្ទៃក្នុង និងផ្នែកធនាគារ ពីស្ថាប័នហិរញ្ញវត្ថុជាច្រើនក្នុងប្រទេសកម្ពុជា។

លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា។ បន្ថែមលើនេះ លោកក៏ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ដែលផ្តោតលើផ្នែកហិរញ្ញវត្ថុអន្តរជាតិ ពីសាលាពាណិជ្ជកម្មអន្តរជាតិដ៏ល្បីល្បាញ គឺសាកលវិទ្យាល័យ Brandeis នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។

លោក ហ៊ុយ ឈ័ង ក៏ជាគណនេយ្យករដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីសមាគមគណនេយ្យករ Association of Chartered Certified Accountants (ACCA) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

# ប្រវត្តិបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល



**DATUK MICHAEL LOR CHEE LENG**

ទីប្រឹក្សាជាន់ខ្ពស់

Datuk Michael Lor ជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ ការងារដ៏ល្អក្នុងរយៈពេលជាង៣០ឆ្នាំ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ក្នុងនាមជាធនាគារិកជាន់ខ្ពស់ដោយផ្ដោត យ៉ាងខ្លាំងលើយុទ្ធសាស្ត្រ អាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចសាជីវកម្ម ការរៀបចំស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្ស។

បច្ចុប្បន្ននេះ លោកក៏ជាទីប្រឹក្សាម្នាក់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

Datuk Michael Lor ធ្លាប់កាន់មុខដំណែងជាច្រើនដូចជា៖ អតីតប្រធាននាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជា ហើយអាជីពមុននោះរបស់លោក គឺជាប្រធាននាយកប្រតិបត្តិនៃធនាគារ EON Bank Group នៅប្រទេសម៉ាឡេស៊ី។ មុនពេលចូលរួមជាមួយ Hewlett Packard ក្នុងនាមជានាយកប្រតិបត្តិ ទូទាំងពិភពលោកផ្នែកដំណោះស្រាយធនាគារ លោកក៏ធ្លាប់ជានាយកប្រតិបត្តិផ្នែកសេវាធនាគារសម្រាប់អតិថិជន បុគ្គលនៃធនាគារ RHB ប្រចាំប្រទេសម៉ាឡេស៊ីផងដែរ ។

Datuk Michael Lor ធ្លាប់ជានាយកគ្រប់គ្រងនៅធនាគារ DBS ប្រទេសសិង្ហបុរីអស់រយៈពេល ១៧ឆ្នាំ ដោយ ឆ្លងកាត់តំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិការធនាគារទាំងនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសថៃ ។

ជាមួយ ក្នុងអាជីពរបស់លោក លោកបានចូលរួមនៅវិស័យធនាគារ និងបច្ចេកវិទ្យាដោយបានដឹកនាំប្រតិបត្តិការ អាជីវកម្មនៅប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងចិនផងដែរ ។

ក្នុងនាមជាអ្នកគាំទ្រដ៏ខ្លាំងក្លានៃការផ្លាស់ប្តូរផ្នែកឌីជីថល និងការច្នៃប្រឌិតនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុក្នុងតំបន់ បច្ចុប្បន្នលោកមានមុខងារ និងតួនាទីជាអ្នកផ្តល់ប្រឹក្សាយោបល់ដល់កិច្ចការផ្សេងៗក្នុងវិស័យនេះ។



### លោក DIETER BILLMEIER

ទីប្រឹក្សា



លោក Dieter Billmeier គឺជាទីប្រឹក្សារបស់ក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក។ តួនាទីរបស់លោក គឺផ្តល់ការគាំទ្រ ការណែនាំ ផ្តល់អនុសាសន៍ និងដំបូន្មាន ដើម្បីធានានូវភាពជោគជ័យរបស់ធនាគារ។

លោក Billmeier ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិដ៏ល្បីល្បាញនៅកម្ពុជា ហើយលោកធ្លាប់ជាអនុប្រធានជាន់ខ្ពស់ និងជាទីប្រឹក្សាក្រុមប្រឹក្សាភិបាលរបស់ធនាគារកាណាឌីយ៉ា ភីអិលស៊ី ផងដែរ។ មុនពេលចូលរួមជាមួយធនាគារកាណាឌីយ៉ា ភីអិលស៊ី លោកបានចំណាយពេលជិតពីរទសវត្ស ជាអ្នកពិគ្រោះយោបល់អាជីពនៅទីក្រុងហុងកុង និងនៅប្រទេសកម្ពុជា ។

ក្នុងរយៈពេល១៧ឆ្នាំ លោកបានកាន់មុខតំណែងជាច្រើននៅធនាគារ Commerzbank លើផ្នែកយុទ្ធសាស្ត្រ វេនាគារ រដ្ឋបាល ការផ្លាស់ប្តូររូបិយប័ណ្ណបរទេស និងទីផ្សារប្រាក់។ ការងាររបស់លោកបានធ្វើឱ្យលោកមានមូលដ្ឋានធ្វើការនៅប្រទេសជាច្រើនដូចជាអាណ្លឺម៉ង់ សហរដ្ឋអាមេរិក បារាំង និងហុងកុង។

មុខតំណែងចុងក្រោយរបស់លោក Billmeier គឺជាអនុប្រធានជាន់ខ្ពស់ និងជាអគ្គនាយកគ្រប់គ្រងទូទៅ របស់ធនាគារ Commerzbank នៅទីក្រុងហុងកុង។

ដោយមានដើមកំណើតមកពីប្រទេសអាណ្លឺម៉ង់ លោកបានសិក្សានៅសាលាពាណិជ្ជកម្មជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅទីក្រុង Bamberg និងបណ្ឌិត្យសភាធនាគារ និងហិរញ្ញវត្ថុនៅទីក្រុង Nuremberg ។





# ប្រវត្តិបុគ្គលៈគ្រប់គ្រង



**លោក ហ៊ីន សុរចនា**  
អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

លោក សុរចនា ជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។ លោកមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ព្រមទាំងមានយុទ្ធសាស្ត្រអនុវត្តជាក់ស្តែង ដើម្បីគ្រប់គ្រង និងដឹកនាំធនាគារ ព្រីនស៍ ឱ្យរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យធានារ៉ាប់រង និងធនាគារ ។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតអន្តរជាតិ ផ្នែកគ្រប់គ្រង (International Master in Management) ពីសាលា Audencia -School of Business ក្នុងទីក្រុង Nantes ប្រទេស បារាំង និងបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៣ ។

លោកជាអនុប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក ។ មុនពេលចូលរួមជាមួយនឹងធនាគារ ព្រីនស៍ ម.ក លោកបានកាន់មុខតំណែងជាច្រើននៅធនាគារ ANZ Royal ដូចជា ផ្នែកប្រតិបត្តិតាម សេវាកម្មធនាគារអេឡិចត្រូនិក ប្រតិបត្តិការលក់រាយ អាជីវកម្មប័ណ្ណទូទាត់ និងការគ្រប់គ្រងបណ្តាញលក់តាមសាខាខេត្តជាដើម ។ នៅធនាគារហុងកុង (កម្ពុជា) ភីអិលស៊ី លោកធ្លាប់ជានាយកប្រតិបត្តិការពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។

លោក ប៊ិន ដេវីន ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតចំនួន ៣ គឺអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រគ្រប់គ្រង ពីសាកលវិទ្យាល័យ Pantheon-Assas ប្រទេសបារាំង អនុបណ្ឌិតជំនាញគ្រប់គ្រងគម្រោងអន្តរជាតិ ពីសាលាធុរកិច្ច ESCP ប្រទេសបារាំង និងអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ពីវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (AIT) នៅប្រទេសថៃផងដែរ ។



**លោក ប៊ិន ដេវីន**  
អនុប្រធាននាយកប្រតិបត្តិ

លោក គឺជានាយកប្រតិបត្តិគ្រប់គ្រងហិរញ្ញវត្ថុនៃធនាគារ ព្រីនស៍ ម.ក ។ មុនពេលចូលរួមជាមួយ ធនាគារ ព្រីនស៍ ម.ក លោកគឺជា នាយកនាយកដ្ឋានហិរញ្ញវត្ថុ និងផែនការ អាជីវកម្មនៃធនាគារ OCBC ប្រទេសម៉ាឡេស៊ី។ លោកក៏ធ្លាប់ជានាយកហិរញ្ញវត្ថុ នៃក្រុមហ៊ុនហិរញ្ញវត្ថុជិនសល ភីអិលស៊ី នៃប្រទេសវៀតណាមផងដែរ។ លោកមានបទពិសោធន៍ជាង១៧ឆ្នាំ នៅក្នុងវិស័យឧស្សាហកម្មធនាគារ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំយុទ្ធសាស្ត្រ និងផែនការអាជីវកម្មគ្រប់គ្រង ការសម្រេចចិត្ត និងទីផ្សារផលិតផលជាដើម។ លោកក៏ធ្លាប់មានអតីតភាពការងារដំបូងជាមួយក្រុមហ៊ុន KPMG ក្នុងនាមជាគណនេយ្យករ ដែលមានបទពិសោធន៍ផ្នែកសវនកម្ម។



**លោក WINSTON TAN KOK WENG**  
នាយកប្រតិបត្តិគ្រប់គ្រងហិរញ្ញវត្ថុ



**លោក កែវ រុជ្ជី**  
នាយកប្រតិបត្តិគ្រប់គ្រងសវនកម្មផ្ទៃក្នុង

បច្ចុប្បន្ន លោកជានាយកប្រតិបត្តិនៃនាយកដ្ឋានសវនកម្មផ្ទៃ ក្នុង។ មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ ម.ក លោកមានបទពិសោធន៍ជាសវនករផ្ទៃក្នុងជាន់ខ្ពស់ ជាអ្នកគ្រប់គ្រង និងជានាយកនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អស់រយៈពេល ៩ឆ្នាំ។ បន្ថែមពីនោះ លោកក៏ធ្លាប់ធ្វើការក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត អស់រយៈពេលជាង ១០ឆ្នាំ។

លោក កែវ រុជ្ជី បានបញ្ចប់ថ្នាក់អនុបណ្ឌិតចំនួន ៣ រួមមានអនុបណ្ឌិតគណនេយ្យ និងអនុបណ្ឌិតសវនកម្ម ពីវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ (ប្រទេសកម្ពុជា) និងអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម-ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យពាណិជ្ជកម្មនិងហិរញ្ញវត្ថុ (ប្រទេសស្វីស)។ លោកក៏ទទួលបានសញ្ញាបត្រក្រោយឧត្តមផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Wale (ចក្រភពអង់គ្លេស) ក្នុងឆ្នាំ២០០៨ ផងដែរ។ ស្របពេលបំពេញការងារពីមួយឆ្នាំទៅមួយឆ្នាំ លោកបានឆ្លៀតពេលសិក្សាស្រាវជ្រាវបន្ថែម ដោយទទួលបាននូវវិញ្ញាបនបត្រជំនាញ ផ្សេងៗ ពីស្ថាប័នអន្តរជាតិជាច្រើនទៀតដូចជា CND, WVTS, CCII, GCMA, QIA, CAME, FCPA, CFIP, CAIP, CBFA, CFE, CAT ជាដើម ។



**លោក BRYAN MIN**  
នាយកប្រតិបត្តិគ្រប់គ្រងសេវាកម្មធនាគារឌីជីថល

លោក គឺជានាយកប្រតិបត្តិគ្រប់គ្រងសេវាកម្មធនាគារឌីជីថលនៃធនាគារ ព្រីនស៍ ម.ក ។ លោកមានបទពិសោធជាង ២០ឆ្នាំក្នុងវិស័យព័ត៌មានវិទ្យា របស់ធនាគារ។ ក្នុងនាមជាអ្នកជំនាញខាងជំនួញស្ថាបត្យករប្រព័ន្ធ និង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន fintech លោកបានចូលរួម ឬដឹកនាំកសាង ឬដំណើរការប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុធំៗ ជាង១០០។ លោកមានការ យល់ដឹងទូលំទូលាយ និងការអនុវត្តយូរអង្វែងអំពីហិរញ្ញវត្ថុឌីជីថល ហើយ លោកមានភាពចិនប្រសប់ផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ជាពិសេសក្នុង ការអនុវត្ត និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី កម្មវិធីនិងស្មុគស្មាញជាច្រើន។

លោកទទួលបានអនុបណ្ឌិតផ្នែកវិស្វកម្មកម្មកពី សាកលវិទ្យាល័យ Tsinghua ប្រទេសចិន។ បរិញ្ញាបត្រវិស្វកម្ម ពីវិទ្យាស្ថានបច្ចេកវិទ្យា Harbin នៅ ប្រទេសចិន។

បច្ចុប្បន្ន លោក ជានាយកគ្រប់គ្រងហានិភ័យ។ លោកមានបទពិសោធន៍ ជាង១១ឆ្នាំ ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ធានារ៉ាប់រង និងទីផ្សារភាគហ៊ុន / មូលបត្រពីធនាគារឈានមុខក្នុងស្រុកជាច្រើន។

លោកមានជំនាញយ៉ាងចិនប្រសប់ផ្នែកគ្រប់គ្រង និងបង្កើតកម្មវិធីប្រព័ន្ធដូច ជា ការគ្រប់គ្រងសាខា ការគ្រប់គ្រងហានិភ័យ និងសារពើពន្ធជាដើម។

លោក ឡេង សេងឡូន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ចំនួន ២ និង ថ្នាក់បរិញ្ញាបត្រចំនួន ២ ផងដែរ។ ទីមួយ គឺអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសា លាគ្រប់គ្រង ESCP-EAP European នៅប្រទេសបារាំង និងទីពីរ គឺ អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីវិទ្យាស្ថានអាស៊ីបច្ចេកវិទ្យា (AIT) នៅ ប្រទេសថៃផងដែរ ។ ចំណែកថ្នាក់បរិញ្ញាបត្រ លោកបានបញ្ចប់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០៣ និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យនីរតុន ក្នុងឆ្នាំ២០១០ ។



**លោក ឡេង សេងឡូន**  
នាយកគ្រប់គ្រងហានិភ័យ

លោកស្រី មានតួនាទីជានាយិកានៃនាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុនរបស់ធនាគារ ព្រីនស៍ ម.ក។ លោកស្រី មានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការគ្រប់គ្រងសាជីវកម្ម និងពាណិជ្ជកម្ម ប្រតិបត្តិការអចលនទ្រព្យ និងបញ្ហាវិវាទ។

លោកស្រី បានផ្តល់ការប្រឹក្សាស្តីពីយុទ្ធសាស្ត្រផ្សេងៗ នៃការហាក់ចូលទីផ្សារ និងការចាកចេញ រួមទាំងការបង្កើតក្រុមហ៊ុន និងអភិបាលកិច្ចសាជីវកម្ម រចនាសម្ព័ន្ធនៃការទិញយកអចលនទ្រព្យ ការចរចា សេចក្តីព្រាង និងការរៀបចំកិច្ចព្រមព្រៀងលក់ និងទិញដីធ្លី ការអភិវឌ្ឍន៍ដីធ្លីនិងខុនដូ ជាដើម។

លោកស្រី បានធ្វើការពិនិត្យឡើងវិញនូវឯកសារអចលនទ្រព្យសម្រាប់ការជួលរយៈពេលខ្លី និងវែង និងបានធ្វើការប្រឹក្សាយោបល់ដល់អតិថិជនអំពីវិវាទរដ្ឋប្បវេណីនិងព្រហ្មទណ្ឌ ជាអាជ្ញាកណ្តាល និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងបញ្ហាវិវាទ។

លោកស្រី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ



**លោកស្រី កែវ រស់និស្ស័យ**  
នាយិកាគ្រប់គ្រងកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន

និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Lumière Lyon 2 នៃប្រទេសបារាំង និងបណ្ឌិតផ្នែកច្បាប់ ពីសាកលវិទ្យាល័យ Florida នៃសហរដ្ឋអាមេរិក។



**លោកស្រី ប៉េង លីយ៉ា**  
នាយិកាគ្រប់គ្រងសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល

លោកស្រី គឺជានាយិកានាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គលរបស់ធនាគារ ព្រីនស៍ ម.ក ។ លោកស្រីមានបទពិសោធន៍ ជាង១០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ហើយលោកស្រីធ្លាប់មានតួនាទីជាច្រើនក្នុងការដឹកនាំយុទ្ធសាស្ត្រទីផ្សារ និងការផ្តួចផ្តើមផ្នែកអភិវឌ្ឍន៍ផលិតផល។

ក្នុងតួនាទីបច្ចុប្បន្ន លោកស្រី លឺយ៉ា មានទំនួលខុសត្រូវក្នុងការជំរុញអាជីវកម្មរបស់ធនាគារផ្នែកសេវាធនាគារសម្រាប់អតិថិជនបុគ្គល ដោយការបង្កើនចំនួនអតិថិជនដាក់ប្រាក់បញ្ញើ និងប្រាក់កម្ចី តាមរយៈការពង្រីកការផ្តល់ជូនប័ណ្ណឥណទានរបស់ធនាគារ និងបង្កើនចំនួនប្រតិបត្តិការ។ លោកស្រីក៏ចូលរួមផងដែរជាមួយគម្រោងធំៗរបស់ធនាគារ ដូចជាគម្រោងកម្មវិធីធនាគារតាមរយៈទូរស័ព្ទ និងគម្រោងប័ណ្ណទូទាត់របស់ធនាគារ ។

មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ ម.ក លោកស្រី លឺយ៉ា បានកាន់មុខតំណែងជាច្រើននៅធនាគារហុងកុងលីមីតធីត (ខេមបូឌា) ភីអិលស៊ី និងធនាគារឯកទេស រីង ខេមបូឌា ។

លោកស្រីទទួលបានសញ្ញាបត្រគណនេយ្យពីក្លាងតូរ ប្រទេសចិន និងបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យនីរតុន។ លើសពីនេះទៀត លោកស្រីមានគុណវុឌ្ឍិសិក្សាយ៉ាងទូលំទូលាយនៅក្នុងភាសាអង់គ្លេស រួមមានសញ្ញាប័ត្រពី សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងថ្នាក់ភាសាអង់គ្លេសសម្រាប់ មុខជំនួញជាច្រើនទៀត ដែលផ្តល់ជូនដោយគ្រឹះស្ថានអប់រំឈានមុខគេនៅកម្ពុជាដូចជាវិទ្យាស្ថានភាសាបរទេស (IFL) និងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) ។

លោកស្រី លឺយ៉ា ក៏មានអាចប្រើប្រាស់ច្រើនភាសារួមមាន ភាសាខ្មែរ អង់គ្លេស ចិនកុកដី និងគ្រាមភាសាចិនកន្លែងផងដែរ។



**លោកស្រី តៃ មុយនី**

នាយិកាគ្រប់គ្រងសេវាកម្មហិរញ្ញវត្ថុអាជីវកម្ម និងពាណិជ្ជកម្ម

លោកស្រី ជា នាយិកា នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុអាជីវកម្ម និងពាណិជ្ជកម្មនៃធនាគារ ព្រីនស៍ ម.ក ។ លោកស្រីទទួលបានបន្ទុកលើការផ្តល់សេវាកម្មធនាគារផ្នែកសាជីវកម្ម និងអាជីវកម្មដែលមានដូចជាឥណទានប្រាក់បញ្ញើ និងការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មផ្នែកអាជីវកម្ម ដែលរួមទាំងហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាកម្មពាក់ព័ន្ធផងដែរ។ លោកស្រីមានបទពិសោធន៍ជំនាញ ជាង១៥ឆ្នាំ ក្នុងវិស័យធនាគារទាំងធនាគារអន្តរជាតិ និងធនាគារក្នុងតំបន់។ ជំនាញចម្បងរបស់លោកស្រី រួមមានសេវាកម្មធនាគារសម្រាប់អតិថិជនបុគ្គល (Retail Banking) និងធនាគារពាណិជ្ជ ក៏ដូចជាការវិភាគហានិភ័យឥណទាន និងការគ្រប់គ្រងទំនាក់ទំនងសេវាកម្មជាមួយអតិថិជនអាទិភាព។

លោកស្រី តៃ មុយនី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មជំនាញហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយលោកស្រីក៏បានបញ្ចប់សញ្ញាបត្រថ្នាក់ភាសាអង់គ្លេស និងសញ្ញាបត្រភាសាចិនកុកដីផងដែរ។

បច្ចុប្បន្ន លោកជានាយកនៃនាយកដ្ឋានធនធានមនុស្ស។ លោកមានបទពិសោធន៍ ជាង២០ឆ្នាំ ក្នុងវិស័យធនធានមនុស្ស និងការគ្រប់គ្រងនៅធនាគារ មីក្រូហិរញ្ញវត្ថុ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងសហគ្រាសសេវាវិជ្ជាជីវៈផ្សេងៗទៀត។ មុនលោកចូលបម្រើការងារនៅធនាគារ ព្រីនស៍ ម.ក លោកធ្លាប់បានបម្រើការងារឱ្យ មីក្រូហិរញ្ញវត្ថុ អម្រឹត ធនាគារ កាណាឌីយ៉ា ក្រុមហ៊ុនសូតីម៉ិចត្រុប ក្រុមហ៊ុន Digital Divide Data អង្គការភ្នែងអន្តរជាតិ ក្រុមហ៊ុន PwC (Pricewaterhouse Cooper) សណ្ឋាគារ និងរមណីយដ្ឋាន Inter-Continental។ លោកបានកាន់តួនាទីជា នាយកគ្រប់គ្រងធនធានមនុស្សអស់រយៈពេល ជាង១៥ឆ្នាំ ជាប់ៗគ្នា ។

លោកទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ( ធុរកិច្ច ) ពីសាកលវិទ្យាល័យ Preston នៃសហរដ្ឋអាមេរិក និងសញ្ញាបត្រផ្នែកគ្រប់គ្រងធនធានមនុស្សពីសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburn នៃប្រទេសអូស្ត្រាលី។

លោកក៏គឺជាសមាជិកនៃបណ្តាញផ្សេងៗដែលមានដូចជា បណ្តាញធនធានមនុស្សនៅកម្ពុជាទាំងផ្នែកឯកជន និងសាធារណៈ បណ្តាញធនធានមនុស្សនៅប្រទេសវៀតណាម បណ្តាញក្រុមហ៊ុន PricewaterhouseCoopers (PwC)-Strata-Ev បណ្តាញវាយតម្លៃការងារនៅអាស៊ីម៉ង់ បណ្តាញក្រុមហ៊ុនហៃគ្រុបនៅប្រទេសថៃ មជ្ឈមណ្ឌលវាយតម្លៃ Saville and



**លោក លឹម លីវ៉ាឌី**  
នាយកគ្រប់គ្រងសេវាកម្មធនធានមនុស្ស

Holdsworth ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលផ្តល់ជូននូវសេវាកម្មសាកល្បងអាជីព និងជំនាញជាសកល ហើយក៏ជាសមាជិកនៃបណ្តាញផែនការអន្តរជាតិធនធានមនុស្សនៅអាស៊ីផងដែរ។



កញ្ញា ហាំង ហ៊ុយ ជានាយិកានៃនាយកដ្ឋានគ្រប់គ្រងឥណទាននៃ ធនាគារ ព្រីនស៍ ម.ក ។

កញ្ញាមានបទពិសោធន៍ ជាង១០ឆ្នាំ ក្នុងវិស័យធនាគារ ដែលផ្តោតខ្លាំងលើ ការវិភាគហានិភ័យឥណទាន។ ជាពិសេស កញ្ញាទទួលបានការទទួល ស្គាល់សម្រាប់ជំនាញនៃការវាយ តម្លៃឥណទានដោយ Moody's Analytics ផងដែរ។ កញ្ញា ហ៊ុយ មានជំនាញខាងការវិភាគអាជីវកម្ម និង ហិរញ្ញវត្ថុ ការកំណត់អត្តសញ្ញាណហានិភ័យ និងការវាយតម្លៃឥណទាន អនុលោមតាមបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា ទាំងប្រាក់កម្ចីអាជីវកម្មខ្នាត តូច មធ្យម និងសាជីវកម្ម។

កញ្ញា ហ៊ុយ ទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងអនុបណ្ឌិតផ្នែក ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។



**កញ្ញា ហាំង ហ៊ុយ**  
នាយិកាគ្រប់គ្រងឥណទាន



**លោកស្រី សៀ សុខលីន**  
នាយិកាគ្រប់គ្រងប្រតិបត្តិកម្ម

លោកស្រី ជានាយិកានៃនាយកដ្ឋានប្រតិបត្តិកម្មនៃធនាគារ ព្រីនស៍ ម.ក។ លោកស្រីមានបទពិសោធន៍ ជាង១៥ឆ្នាំ ក្នុងវិស័យធនាគារ ហើយបានកាន់ តួនាទីគ្រប់គ្រងក្នុងផ្នែកមួយចំនួនដូចជា សវនកម្មផ្ទៃក្នុង គណនេយ្យ ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិកម្ម។ បន្ថែមពីជំនាញដែល មាន លោកស្រីបានបន្តពង្រីក និងអភិវឌ្ឍប្រព័ន្ធនៃការប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរកម្មផងដែរ។

លោកស្រី សៀ សុខលីន ទទួលបានបរិញ្ញាបត្រ ( B.A. ) គណនេយ្យ និង ហិរញ្ញវត្ថុ។ បច្ចុប្បន្នលោកស្រីកំពុងបន្តការសិក្សាជំនាញ ACCA នៅសាលា ពាណិជ្ជកម្ម CamEd។ លោកស្រី បានទទួលវិញ្ញាបនប័ត្រផ្នែកប្រតិបត្តិ កម្មច្បាប់ ពី IBF និង ICA វិញ្ញាបនប័ត្រកម្រិតខ្ពស់អន្តរជាតិក្នុងការប្រឆាំង ការលាងសម្អាតប្រាក់ ពីចក្រភពអង់គ្លេស។



**លោក HO KOK WAI**  
នាយកគ្រប់គ្រងការលក់ និងបណ្តាញចែកចាយ

លោក បានចូលរួមជាមួយធនាគារ ព្រីនស៍ ម.ក ជានាយកនាយកដ្ឋានគ្រប់គ្រងការលក់ និងបណ្តាញចែកចាយ នៅខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីបានបម្រើការងារជាមួយធនាគារ OCBC ម៉ាឡេស៊ីអស់រយៈពេល ១៧ឆ្នាំ និងជាមួយធនាគារហុងកុង ម៉ាឡេស៊ី ជាង២០ឆ្នាំ។

លោក មានបទពិសោធន៍ផ្នែកធនាគារយ៉ាងទូលំទូលាយនៅក្នុងវិស័យសវនកម្មផ្ទៃក្នុង ប្រតិបត្តិការធនាគារ ការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក ការលក់ និងការគ្រប់គ្រងទ្រព្យសម្បត្តិ។

ក្នុងអំឡុងពេលដែលលោកបម្រើការងារនៅ ធនាគារ OCBC ម៉ាឡេស៊ី លោកក៏បានចូលរួមក្នុងការងារដូចជា ការអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលសម្រាប់បណ្តាញ។ ដឹកនាំក្រុមក្នុងគម្រោងការបណ្តុះបណ្តាល និងសម្របសម្រួលដល់ប្រធានសាខា និងប្រធានផ្នែកសេវាអតិថិជន។

លោក អ៊ុង ពិស័ ជានាយកគ្រប់គ្រងសេវាកម្មបច្ចេកវិទ្យា។ លោកមានបទពិសោធន៍ការងារជំនាញ ជាង១៤ឆ្នាំ ក្នុងវិស័យធនាគារ ដោយក្នុងនោះលោកបានធ្វើការបន្លាស់ប្តូរប្រព័ន្ធធនាគារស្នូល រៀបចំប្រព័ន្ធសន្តិសុខបណ្តាញ កិច្ចស្រាវជ្រាវ ការរៀបចំផែនការយុទ្ធសាស្ត្រ និងការអនុវត្តគម្រោងនានា។

លោកបានចំណាយពេល ជិត១០ឆ្នាំ បម្រើការងារនៅ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ដោយបានរួមចំណែកក្នុងការដំឡើងប្រព័ន្ធបច្ចេកវិទ្យារៀបចំក្រុមការងារឱ្យស្របទៅនឹងចក្ខុវិស័យរបស់ធនាគារ ។

ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៨ លោកបានចាប់ផ្តើមការងារជាមួយ ធនាគារព្រីនស៍ ម.ក ក្នុងតួនាទីជាប្រធានផ្នែកជាន់ខ្ពស់កម្មវិធីបច្ចេកទេស ហើយក្នុងតួនាទីបច្ចុប្បន្ន លោកទទួលខុសត្រូវលើកផ្នែកសំខាន់ៗរួមមាន ប្រព័ន្ធធនាគារស្នូល រៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ពង្រីកប្រព័ន្ធធ្រឹកប្រព័ន្ធ ATM និងអភិវឌ្ឍន៍ទៅលើគំរោងគ្រប់ប្រព័ន្ធជ័ររបស់ធនាគារជាច្រើនទៀត ។

លោក អ៊ុង ពិស័ ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា និងរួមមានសញ្ញាបត្រពីស្ថាប័ន Oracle University និងប្រព័ន្ធធនាគារស្នូល Temenos T24។



**លោក អ៊ុង ពិស័**  
នាយកគ្រប់គ្រងសេវាកម្មបច្ចេកវិទ្យា



**លោក LIM ENG KEAT**

នាយកគ្រប់គ្រងទំនាក់ទំនងក្រុមហ៊ុន និងម៉ាយ៉ែតធីង

លោក គឺជានាយកគ្រប់គ្រងទំនាក់ទំនងក្រុមហ៊ុន និងម៉ាយ៉ែតធីងនៃធនាគារ ព្រីនស៍ ម.ក ។

លោក គឺជាអ្នកជំនាញផ្នែកទីផ្សារ និងទំនាក់ទំនង ដែលមានបទពិសោធន៍ការងារ ជាង២៥ឆ្នាំ ក្នុងវិស័យធនាគារ

ការអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម។ បទពិសោធន៍របស់លោក គ្របដណ្តប់យ៉ាងស៊ីជម្រៅនៅទូទាំងទីផ្សារ នៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី។

លោកបានចាប់ផ្តើមការងារទំនាក់ទំនងរយៈពេលជាច្រើនឆ្នាំ ក្នុងការបង្កើតស្លាកយីហោ (branding) ការផ្សាយពាណិជ្ជកម្ម ការគ្រប់គ្រងទំនាក់ទំនងអតិថិជន ការធ្វើទីផ្សារដោយផ្ទាល់ ការបង្កើតទូរទស្សន៍ និងការធ្វើឱ្យសកម្មនៅក្នុងទីភ្នាក់ងារអន្តរជាតិដូចជា Ogilvy, Euro RSCG, Young & Rubicam និង Draft-Lowe មុនពេលងាកទៅរកផ្នែកខាងអតិថិជនក្នុងវិស័យធនាគារ នៅធនាគារ អ អេច ប៊ី និងធនាគារ ហុងឈីអុង។ បន្ទាប់មកលោកចូលរួមជាមួយ KSK Berhad ដែលជាក្រុមហ៊ុនកាន់កាប់ការវិនិយោគផ្តោតលើការធានារ៉ាប់រងទូទៅ ការអភិវឌ្ឍន៍អចលនទ្រព្យ បដិសណ្ឋារកិច្ច និង Insurtech & Autotech ។ ថ្មីៗនេះ លោកធ្វើការជាមួយអ្នកអភិវឌ្ឍអចលនទ្រព្យចំនួនពីរនាក់ ដែលមានគម្រោងចាប់ពីឆ្នេរសមុទ្រ រហូតដល់ទីក្រុង ហើយរហូតទៅដល់ការអភិវឌ្ឍន៍ចម្រុះ រួមមានអាគារស្នាក់នៅ។

លោក Lim Eng Keat បានបញ្ចប់ថ្នាក់អនុបណ្ឌិត (MBA) ពីសាកលវិទ្យាល័យ Bath ចក្រភពអង់គ្លេស និងបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រ (BSC) ពីសាកលវិទ្យាល័យ Campbell សហរដ្ឋអាមេរិក។ លើសពីនេះទៀត លោកគឺជាអ្នកទីផ្សារ ដែលបានទទួលស្គាល់ដោយវិទ្យាស្ថានទីផ្សារ ឆាតទើរ៉េត ចក្រភពអង់គ្លេសដែលនៅទីនោះ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកទីផ្សារ។ លោកក៏ទទួលបានវិញ្ញាបនបត្រផ្នែកទំនាក់ទំនងសាធារណៈពីវិទ្យាស្ថានទំនាក់ទំនងសាធារណៈ ប្រទេសម៉ាឡេស៊ី ផងដែរ។

# សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ២០២០

ធនាគារ ព្រីនស៍ ម.ក ខិតខំឆ្ពោះទៅមុខដើម្បីក្លាយជាធនាគារឌីជីថលដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា ដូចនេះធនាគារមិនដែលឈប់កែលម្អ និងអភិវឌ្ឍផលិតផលធនាគារឌីជីថលថ្មីៗរបស់ខ្លួន ក្នុងការបំពេញសេចក្តីត្រូវការរបស់អតិថិជនឡើយ។ លើសពីនេះទៅទៀតធនាគារ បានពង្រីកបណ្តាញសាខារបស់ខ្លួននៅទូទាំងប្រទេសដើម្បីបំពេញតម្រូវការរបស់អតិថិជន ក៏ដូចជាផ្តល់នូវភាពងាយស្រួល និងប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងស្ថានភាពនៃការរស់នៅរបស់ពួកគេ។ សម្រាប់អាយុដ្ឋានសាខាវិញផងដែរ ធនាគារ បានផ្តោតសំខាន់ទៅលើទីតាំងដែលមានសក្តានុពល និងអាចផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជន ឥឡូវនេះយើងមានចំនួន ៣១សាខា និងម៉ាស៊ីនអេមីយ៉ាចំនួន ៥៧ទីតាំងទូទាំងប្រទេស។ យើងបានណែនាំផលិតផលនិងសេវាកម្មថ្មីៗទៅកាន់ទីផ្សារ ដើម្បីផ្តល់ជូននូវសេវាកម្មល្អបំផុតដល់អតិថិជន ក៏ដូចជាការគាំទ្រដល់កំណើនដែលកើនឡើងនាពេលអនាគត។

ផ្អែកលើមូលដ្ឋានអតិថិជនវិញ ធនាគារ ព្រីនស៍ ម.ក បានបង្កើនចំនួនអតិថិជនឥណទានរហូតដល់ ២៤,២៦% និង ១៤៩,៩០% លើអតិថិជនប្រាក់បញ្ញើ។

ចំនួនប្រាក់បញ្ញើសរុបបានកើនឡើងពី ៤១.៦៣៥ពាន់ដុល្លារអាមេរិក ដល់ ២០០.១៧៤ពាន់ដុល្លារអាមេរិក និងចំនួនប្រាក់កម្ចីសរុបកើនពី ៣០២.៩៧៩ពាន់ដុល្លារអាមេរិក ដល់ ៣៥០.១២៩ពាន់ដុល្លារអាមេរិក។ ចំណែកឯទ្រព្យសកម្មសរុបរបស់ធនាគារក៏មានការកើនឡើងរហូតដល់ ៥៩៩.៥១៤ពាន់ដុល្លារអាមេរិក ច្រើនជាងឆ្នាំមុនទូទាំង។

យើងមានបំណងក្នុងការក្លាយជាធនាគារឌីជីថលដ៏ល្អបំផុតនៅកម្ពុជា ដោយក្នុងរយៈពេលថ្មីៗនេះ ធនាគារបានណែនាំមុខងារថ្មីលើ កម្មវិធីធនាគារតាមទូរស័ព្ទរបស់ខ្លួន ដែលមានឈ្មោះថា PRINCE Pay ជាមួយមុខងារនេះ អតិថិជនអាចធ្វើការទូទាត់ប្រាក់ដោយគ្រាន់តែស្កេន QR កូដជាការស្រេច។ ជាមួយនឹងការអនុវត្តកម្មវិធីធនាគារតាមទូរស័ព្ទ ក៏ដូចជាការទទួលយក និងបំប្លែងអតិថិជនពី ការប្រើប្រាស់សេវាធនាគារបែបប្រពៃណីទៅជាសេវាធនាគារបែបឌីជីថលវិញ ធនាគារ ព្រីនស៍ ម.ក បានឈ្នះនូវពានរង្វាន់ និងការទទួលស្គាល់ជាច្រើន ហើយថ្មីៗនេះ ធនាគារទទួលបានការទទួលស្គាល់ជាអន្តរជាតិក្នុងនាមថា ធនាគារឌីជីថលដែលរីកលូតលាស់លឿនបំផុតនៅកម្ពុជាឆ្នាំ២០២០ ពី Global Business Outlook។

សម្រាប់យុទ្ធសាស្ត្រឆ្នាំក្រោយ ធនាគារ ព្រីនស៍ ម.ក មានផែនការពង្រឹង និងលើកកម្ពស់អាជីវកម្មរបស់ខ្លួនប្រកបដោយភាពង្រួតភ្ជាប់ការអភិវឌ្ឍន៍នូវបច្ចេកវិទ្យា ដើម្បីបំពេញបន្ថែមនូវប្រតិបត្តិការរបស់អតិថិជន។ ធនាគារនឹងបង្កើតប្រព័ន្ធថ្មីហៅថាការបើកគណនីអនឡាញ ដែលនឹងជួយសម្រួលដល់ប្រតិបត្តិការបើកគណនីឱ្យកាន់តែលឿន និងងាយស្រួលជាងមុនដល់អតិថិជនក៏ដូចជាសាធារណៈជន។


# សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ

	២០២០	២០១៩
ឆ្នាំបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ		
សូចនាករសមិទ្ធផលគន្លឹះ (%)		
ប្រាក់ចំណេញសុទ្ធផ្សេងនឹងទ្រព្យម្ចាស់	២%	-0,៦១%
ប្រាក់ចំណេញសុទ្ធផ្សេងនឹងទ្រព្យសរុប	0,៨៨%	-0,៣៨%
អនុបាតសាធារណៈ	៥៦%	៦៧%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	១២៦%	២៥៦%

# លទ្ធផលហិរញ្ញវត្ថុ


## ទ្រព្យសកម្ម

(ពាន់ដុល្លារអាមេរិក)




## ប្រាក់បញ្ញើសរុប

(ពាន់ដុល្លារអាមេរិក)




## ឥណទានសរុប (សុទ្ធ)

(ពាន់ដុល្លារអាមេរិក)




## មូលធនរបស់ភាគទុនិក

(ពាន់ដុល្លារអាមេរិក)




## ប្រាក់ចំណូលសរុប

(ពាន់ដុល្លារអាមេរិក)




## ប្រាក់ចំណេញសុទ្ធ / (ខាតបង់)

(ពាន់ដុល្លារអាមេរិក)



## មូលនិធិផ្ទាល់សុទ្ធ

(ពាន់ដុល្លារអាមេរិក)



# សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២០

## ការពង្រីកបណ្តាញសាខា

ធនាគារ ព្រីនស៍ ម.ក បានពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទៅកាន់បណ្តាខេត្ត និងក្រុងដែលមានសក្តានុពលជាច្រើន។ នៅចុងឆ្នាំ២០២០ ធនាគារមានសាខាសរុបចំនួន ៣១ ទូទាំងប្រទេស។ យោងតាមចក្ខុវិស័យរបស់យើង ធនាគារ ព្រីនស៍ ម.ក ចង់ក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជានិច្ច ដូច្នេះយុទ្ធសាស្ត្រពង្រីកទីផ្សារនេះមានគោលបំណងដើម្បីឈានទៅរក និងដើម្បីបម្រើអតិថិជនឱ្យបានត្រឹមត្រូវកាន់តែប្រសើរឡើងជាមួយនឹងភាពងាយស្រួល និងផ្តល់ជូននូវសេវាកម្មកាន់តែរហ័សជាងមុន។



## ការផ្លាស់ប្តូរឌីជីថល

ធនាគារ ព្រីនស៍ ម.ក បានបង្កើនបទពិសោធដល់អតិថិជនតាមរយៈការបង្កើតឡើងវិញនូវដំណើរការរបស់ខ្លួន និងណែនាំសេវាកម្មថ្មីតាមអ៊ីនធឺណេតដូចជាសេវាធនាគារចល័ត (PRINCE Mobile)។ ជាមួយកម្មវិធី PRINCE Mobile អតិថិជនអាចធ្វើការទូទាត់ដោយគ្មានសាច់ប្រាក់តាមរយៈ QR Code ក៏ដូចជាអាចតាមដាន និងគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេតាមរយៈសេវាអ៊ីនធឺណេតបានយ៉ាងងាយស្រួល។ កម្មវិធី PRINCE Mobile ក៏ផ្តល់ជូននូវដំណោះស្រាយទូទាត់ប្រាក់តាមឌីជីថលដូចជាការទូទាត់វិក្កយបត្រ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទដៃ ការបង់ថ្លៃសិក្សា ការបង់ថ្លៃសំរាម ឬសំណល់រឹង ជាដើមដែលអាចជួយអតិថិជនសន្សំសំចៃពេលវេលា និងចំណាយបានយ៉ាងមានប្រសិទ្ធភាព។

## បន្ថែមម៉ាស៊ីនអេធីអឹម / ស៊ីឌីអឹម ថ្មី

ម៉ាស៊ីនអេធីអឹមចំនួន ៥៧ ត្រូវបានដាក់ឱ្យដំណើរការ ដែលក្នុងនោះមានម៉ាស៊ីនអេធីអឹមចំនួន ២៦ ទីតាំងស្ថិតនៅទីតាំងសាធារណៈទូទាំងប្រទេស។ ឥឡូវនេះអតិថិជនអាចធ្វើការដក និងដាក់ប្រាក់ ក៏ដូចជាធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ ២៤/៧ ដោយមិនចាំបាច់ទៅកាន់ទីតាំងសាខាណាមួយឡើយ។

### ដាក់ដំណើរការសាលារង់ចាំសេវាធនាគារអាទិភាព

ធនាគារ ព្រីនស៍ ម.ក បានបើកដំណើរការសាលារង់ចាំសេវាកម្មធនាគារអាទិភាព ដំបូងនៅសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងសក្តានុពលខ្ពស់របស់អតិថិជនដែលកំពុងស្វែងរកការទទួលបានសេវាកម្មពិសេសនៅរាល់ពេលប្រតិបត្តិការធនាគាររបស់ពួកគេ។ អតិថិជនធនាគារអាទិភាព អាចរីករាយនឹងការផ្តល់ជូនពិសេសដូចជា សម្រាកនៅសាលារង់ចាំនៅព្រលានយន្តហោះ ទទួលបានប័ណ្ណបញ្ចុះតម្លៃ (កូប៉ុងស្តាំ កូប៉ុងលេងកូនហ្គោល និងប័ណ្ណបញ្ចុះតម្លៃសម្រាប់ការទស្សនាភាពយន្តជាដើម) ថែមទាំងរីករាយជាមួយនឹង ការផ្តល់សេវាកម្មហ្វឹសពីប្រធានគ្រប់គ្រងទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ និងការផ្តល់ជូនជាច្រើនទៀត។



### ធនាគារ ព្រីនស៍ ម.ក បានចាប់ដៃគូជាមួយក្រុមហ៊ុនម៉ាស្ទ័រកាត និងវីសា ដើម្បីផ្តល់ប័ណ្ណឥណទាន និងឥណទាន



ត្រឹមតែ ២ឆ្នាំក្នុងការប្រតិបត្តិការជាធនាគារពាណិជ្ជពេញលេញ ធនាគារ ព្រីនស៍ ម.ក បានប្រកាសដាក់ដំណើរការរួមគ្នាជាមួយនឹងក្រុមហ៊ុនម៉ាស្ទ័រកាត និងវីសាក្នុងការដាក់ចេញនូវប័ណ្ណម៉ាស្ទ័រកាត និងវីសា ឥណទាន/ឥណទានថ្មី។ ប័ណ្ណម៉ាស្ទ័រកាត

និងវីសា ឥណទាន/ឥណទាន បង្កើតឡើងក្នុងគោលបំណងបំពេញតម្រូវការរបស់អតិថិជនគ្រប់រូប ដែលមានចំណង់ចំណូលចិត្តក្នុងការទិញអីវ៉ាន់អនឡាញ ឬនៅតាមហាងលក់ទំនិញនានាក្នុងស្រុក ឬនៅទូទាំងពិភពលោក ហើយក៏ចង់បង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត របស់ធនាគារក្នុងការជួយឱ្យអតិថិជនទទួលបានជោគជ័យ តាមរយៈសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាដើម្បីបង្កើតសង្គមមួយដែលគ្មានការប្រើប្រាស់សាច់ប្រាក់នាពេលអនាគតនៅក្នុងប្រទេសកម្ពុជា។ ប័ណ្ណម៉ាស្ទ័រកាត និងវីសា ឥណទាន/ឥណទានរបស់ធនាគារ ព្រីនស៍ អាចឱ្យអ្នកប្រើប្រាស់រីករាយនឹងបទពិសោធន៍ទិញអីវ៉ាន់ ដែលមានភាពងាយស្រួល និងមានសុវត្ថិភាពទាំងអនឡាញ និងដោយផ្ទាល់សមស្របលើគ្រប់របៀបរស់នៅរបស់អតិថិជន។

# ជំហានជោគជ័យ

- បុគ្គលិកចំនួន ១៦៨ នាក់
- សាខាចំនួន ៥ ដំណើរការនៅ រាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តបាត់ដំបង
- អតិថិជនឥណទានចំនួន ៦៨៨ នាក់
- ទ្រព្យសកម្មសរុបបានកើនឡើងដល់ ២៦,៩៣ លានដុល្លារអាមេរិក
- ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ត្រូវបានបង្កើតឡើងជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ

២០១៥

២០១៧

២០១៦

២០១៨

- បុគ្គលិកចំនួន ១០៩ នាក់
- សាខាចំនួន ៣ ដំណើរការនៅ រាជធានីភ្នំពេញ
- អតិថិជនឥណទានចំនួន ៣៥៦ នាក់
- ទ្រព្យសកម្មសរុបបានកើនឡើងដល់ ១៣,៧០ លានដុល្លារ អាមេរិក

- បុគ្គលិកចំនួន ៦៦១ នាក់
- សាខាចំនួន ៩ ដំណើរការនៅ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម
- អតិថិជនឥណទានចំនួន ១.៧១១ នាក់
- អតិថិជនសរុបមានចំនួន ២.២៦៣ នាក់
- ទ្រព្យសកម្មសរុបបានកើនឡើងដល់ ១៧០,៧០ លានដុល្លារអាមេរិក
- គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណពេញលេញ ជា ធនាគារពាណិជ្ជនៅខែកក្កដា
- ប្រព័ន្ធធនាគារស្នូលថ្មី **Oracle's Flexcube** បានដាក់ឱ្យប្រើប្រាស់



- បុគ្គលិកចំនួន ១.០០៤
- សាខាសរុបចំនួន ២៨ ដែលដំណើរការនៅរាជធានីភ្នំពេញ និង ២០ខេត្ត
- អតិថិជនឥណទានសរុបចំនួន ២.៨៤៨ នាក់
- ចំនួនអតិថិជនសកម្មសរុបចំនួន ១១.៥២៦ នាក់
- អ្នកប្រើប្រាស់សេវាកម្មធនាគារចល័តមានចំនួន ៤.៤៣១ (ស្មើនឹង ៣៨% នៃអតិថិជនសរុប)
- ប្រព័ន្ធធនាគារឌីជីថលត្រូវបានដាក់ឱ្យដំណើរការ
- ៣២ ម៉ាស៊ីនដក និងដាក់ប្រាក់ (ATM / CDM) បានដាក់ឱ្យប្រើប្រាស់
- បានចូលរួមក្នុងប្រព័ន្ធសេវាទូទាត់រហ័ស និងសេវាទូទាត់បាតង
- ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRIS) ត្រូវបានដាក់ឱ្យដំណើរការ
- ប្រព័ន្ធទម្រង់អេឡិចត្រូនិចសម្រាប់បុគ្គលិកដាក់សំណើស្នើសុំនានាត្រូវបានដាក់ឱ្យដំណើរការ

២០១៩

២០២០

- បុគ្គលិកចំនួន ១.០១១
- សាខាសរុបចំនួន ៣១ ដែលដំណើរការនៅរាជធានីភ្នំពេញ និង ២១ខេត្ត
- សាលារង់ចាំ សេវាធនាគារអាទិភាពចំនួន២ ត្រូវបានដាក់ដំណើរការ
- ៥៧ ទីតាំងម៉ាស៊ីនដក និងដាក់ប្រាក់ (ATM / CDM) បានដាក់ឱ្យប្រើប្រាស់
- អតិថិជនឥណទាន ចំនួន ៤.០៦២ នាក់
- អតិថិជនសកម្មសរុបចំនួន ២៨.៨០៥ នាក់
- អ្នកប្រើប្រាស់សេវាកម្មធនាគារចល័តមានចំនួន ១៩.៣៧៩ (ស្មើនឹង ៦៧% នៃអតិថិជនសរុប)
- ១៧ ស្ថាប័នដៃគូ ត្រូវបានដំណើរការប្រើប្រាស់សេវាកម្មទូទាត់វិក្កយបត្រតាមPRINCE Mobile
- ១០.៧៩៤ ប័ណ្ណឥណទាន និង ៨២៩ ប័ណ្ណឥណទាន (ម៉ាស៊ីនកាត និងវីសា)
- ២.០១៦ ម្ចាស់ហាង បានដំណើរការប្រើប្រាស់សេវាកម្មទូទាត់តាម QR កូដ
- ចូលរួមប្រព័ន្ធរីតលផ (Retail Pay) និងប្រព័ន្ធទូទាត់តាមប្រព័ន្ធខេមបូខានស៊ីស្ទិច (CSS)
- ក្លាយជាសមាជិកផ្ទាល់របស់សភាដាត់ទាត់ជាតិ
- ដំណើរការសេវាកម្មផ្ទេរប្រាក់ឆ្លងប្រទេសជាមួយធនាគារដៃគូ Kasikorn លើរូបិយប័ណ្ណ ប្រាក់ដុល្លារ ប្រាក់អឺរូ និងប្រាក់ថៃបាត ។
- ដំណើរការប្រព័ន្ធ PRINCE Pay ទូទាត់តាម QR កូដ
- ប្រព័ន្ធបណ្តុះបណ្តាលតាមអនឡាញ (E-learning platform) ត្រូវបានដាក់ឱ្យដំណើរការ
- ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRIS) ត្រូវបានដាក់ឱ្យដំណើរការតាមរយៈកម្មវិធីទូរស័ព្ទដៃ
- ប្រព័ន្ធធនធានមនុស្សទាំងអស់ក្នុងកម្មវិធីទូរស័ព្ទដៃតែមួយ (HR in the pocket)

# បណ្តាញការិយាល័យប្រតិបត្តិការ



សាខាសរុបចំនួន ៣១ កំពុងប្រតិបត្តិការ និង ៥៧ ទីតាំងម៉ាស៊ីនដក និងដាក់ប្រាក់

### ស្នាក់ការកណ្តាល

ឆ្នះលេខ ១៧៥ អាសយដ្ឋាន មហាវិថីម៉ៅសែទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ

### សាខាទួលសង្កែ

ឆ្នះលេខ២១១ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌបួស្សីកែវ រាជធានីភ្នំពេញ

### សាខាចោមចៅ

ឆ្នះលេខ២១១១ ផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

### សាខាជ្រោយចង្វារ

ឆ្នះលេខ៨ និង១០ផ្លូវជាតិលេខ៦ ភូមិខ្នុរ សង្កាត់ព្រៃកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

### សាខាអូឡាំព្យា

អគារលេខ ៩២-០១ ដីអូឡាំព្យាស៊ីធី មហាវិថីព្រះមុនីវរ្ម័ន (២១៧) និងវិថីទេពធន(១៨២) សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ

### សាខាព្រីនស័ន្តាហ្សា

ប្លុកអា-១ ដីឡូតិ៍លេខ៧១ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេចាស់ ខណ្ឌចំការមន រាជធានីភ្នំពេញ

### សាខាច្បារអំពៅ

អគារលេខ ២១៨-២១៨អា ផ្លូវជាតិលេខ១ ភូមិបួស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

### សាខាផ្សារដើមថ្កូវ

ឆ្នះលេខ៣៦៣ ផ្លូវលេខ២៧១ ក្រុម១៧ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

### សាខាបាត់ដំបង

ផ្លូវជាតិលេខ៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

### សាខាសៀមរាប១

ផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប

### សាខាកំពង់ចាម

ផ្លូវជាតិលេខ៧ ភូមិទី៤ សង្កាត់វាលវែង ក្រុងកំពង់ចាម ខេត្តកំពង់ចាម

### សាខាព្រះសីហនុ

ផ្លូវកាកាជូ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

### សាខាតាកែវ

ផ្លូវជាតិលេខ ២១ ភូមិថ្មី សង្កាត់តាកែវ ក្រុងតាកែវ ខេត្តកណ្តាល

### សាខាព្រៃវែង

ភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង

### សាខាស្វាយរៀង

ភូមិស្នួនថ្មី សង្កាត់ព្រៃឆ្នាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

### សាខាក្រចេះ

ភូមិជួនស្រី សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ

**សាខាតនគី**

ភូមិជ័យជំនះ សង្កាត់ឡានសៀក ក្រុងបានលុង ខេត្តតនគី

**សាខាកំពង់ស្ពឺ**

ក្បាលដីលេខ ៨៨៤ ភូមិពោធិ៍ក្នុង សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

**សាខាតាកែវ**

ក្បាលដីលេខ ៧៩២ ភូមិទួលស្រី សង្កាត់កាក្រែង ក្រុងដូនកែវ ខេត្តតាកែវ

**សាខាព្រះវិហារ**

ភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

**សាខាកំពង់ឆ្នាំង**

ភូមិទួលក្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

**សាខាកំពង់ធំ**

ក្បាលដីលេខ ១២០០ ភូមិកំពង់ធំ សង្កាត់កំពង់ទេ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

**សាខាប៉ោយប៉ែត**

ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

**សាខាក្បូងឃ្មុំ**

ក្បាលដីលេខ ០៨១៩ ផ្លូវជាតិលេខ៧ ភូមិជើងឡូង សង្កាត់ស្នួល ក្រុងស្នួល ខេត្តក្បូងឃ្មុំ

**សាខាពោធិ៍សាត់**

ក្បាលដីលេខ ០៥៣២ ផ្លូវជាតិលេខ៥ ភូមិស្ថានីយ៍ សង្កាត់ស្វាយអាក់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

**សាខាស្ទឹងត្រែង**

ក្បាលដីលេខ ៤៥ ផ្លូវលេខ៦៣ ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

**សាខាបន្ទាយមានជ័យ**

ក្បាលដី អេ១១១ ១១៨៨ ផ្លូវជាតិលេខ ៦៣ ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

**សាខាកំពត**

ក្បាលដីលេខ អេ១ ០៦៨៧ ផ្លូវស្រូវច្បារក្រុង ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

**សាខាសៀមរាប**

ក្បាលដីលេខ ១៥២៦ មហាវិថីស៊ីវិកា ភូមិវិហារចិន សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប

**សាខាស្ទឹងមានជ័យ**

ក្បាលដីលេខ ២៩៥០ និង ២៩៥១ ផ្ទះលេខ៣២អេ និង៣៣អេ មហាវិថីព្រះមុនីវរ្ម័ន ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ

**សាខាមណ្ឌលគីរី**

ក្បាលដីលេខ ៦១៨ ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ខេត្តមណ្ឌលគីរី

# បណ្តាញអេធីអឹម

**រាជធានីភ្នំពេញ**

- ១. ស្នាក់ការកណ្តាល
- ២. សាខាទូលសង្កែ
- ៣. សាខាចោមចៅ
- ៤. សាខាជ្រោយចង្វារ
- ៥. សាខាអូឡាំព្យា
- ៦. សាខាព្រីនស័ក្តិរាជ
- ៧. សាខាច្បារអំពៅ
- ៨. សាខាផ្សារដើមថ្កូវ
- ៩. សាខាបន្ទាយមានជ័យ
- ១០. អ៊ីអនសែនសុខ
- ១១. វិថី ធីន
- ១២. អ៊ីឌិន ហ្គាដិន
- ១៣. ហាងការព្យាបាលបឹងកេងកង
- ១៤. រង្វង់មូលទូលគោក ធីន
- ១៥. កោះពេជ្រ
- ១៦. មជ្ឈមណ្ឌល ដីឆោញ
- ១៧. ដីហ្វូចថ្មី
- ១៨. ភ្នំពេញថ្នាក់
- ១៩. សណ្ឋាគារហ៊ីម៉ាអ៊ី
- ២០. ផ្សារទំនើប ព្រីនស័ ទូលស្វាយព្រៃ
- ២១. ផ្សារទំនើប ព្រីនស័ ស៊ីសុវត្ថិ
- ២២. អគារស្ថាយថ្មី
- ២៣. ស្ថានីយប្រេងឥន្ធនៈ តុលាស់ ផ្សារថ្មី
- ២៤. ស្ថានីយប្រេងឥន្ធនៈ កីឡា ផ្លូវជាតិលេខ ៦អ
- ២៥. ការ៉ាស៊ីយ៉ា មេហ្គា ផ្លូវជាតិលេខ ១
- ២៦. ផ្សារទំនើបឡាក់គី ឬស្សីកែវ
- ២៧. ផ្សារ អ៊ីអនភ្នំពេញ
- ២៨. អគារ ដីប្រើដ សុហ្វ
- ២៩. ហាងការព្យា ម៉ូបាល់ការព្យា សុធារស់
- ៣០. វិទ្យាល័យសន្ធរមុខ
- ៣១. សាលាបឋមសិក្សា ព្រះនរោត្តម
- ៣២. ផ្សារទំនើបឡាក់គី ចាក់អង្រែក្រោម

**បណ្តាខេត្ត**

- ៣៣. សាខាបាត់ដំបង
- ៣៤. សាខាសៀមរាប១
- ៣៥. សាខាកំពង់ចាម
- ៣៦. សាខាព្រះសីហនុ
- ៣៧. សាខាតាកែវ
- ៣៨. សាខាព្រៃវែង
- ៣៩. សាខាស្វាយរៀង
- ៤០. សាខាក្រចេះ
- ៤១. សាខាតនគី
- ៤២. សាខាកំពង់ស្ពឺ
- ៤៣. សាខាតាកែវ
- ៤៤. សាខាព្រះវិហារ
- ៤៥. សាខាកំពង់ឆ្នាំង
- ៤៦. សាខាកំពង់ធំ
- ៤៧. សាខាប៉ោយប៉ែត
- ៤៨. សាខាក្បូងឃ្មុំ
- ៤៩. សាខាពោធិ៍សាត់
- ៥០. សាខាស្ទឹងត្រែង
- ៥១. សាខាបន្ទាយមានជ័យ
- ៥២. សាខាកំពត
- ៥៣. សាខាសៀមរាប២
- ៥៤. សាខាមណ្ឌលគីរី
- ៥៥. ឱសថដ្ឋានយូឃែរ ផ្សារចាស់សៀមរាប
- ៥៦. យូឃែរ ស៊ីវិកា សៀមរាប
- ៥៧. ឱសថដ្ឋាន ហុងហ្វុត

# ផលិតផល និងកម្មវិធីពិសេស



## ផលិតផល និងសេវាកម្មសម្រាប់រូបវន្តបុគ្គល

គណនីប្រាក់បញ្ញើសន្សំរបស់យើងរួមមាន៖ គណនីសន្សំព្រីនស៍ គណនីបើកប្រាក់បៀវត្ស គណនីចរន្ត និងគណនីសេវាធនាគារអាទិភាព។

គណនីប្រាក់បញ្ញើមានកាលកំណត់របស់យើង មានអត្រាការប្រាក់ប្រកួតប្រជែងខ្ពស់ទៅតាមរយៈពេលនៃការសន្សំជាមួយនឹងជម្រើសទទួលបានអត្រាការប្រាក់មានពីរប្រភេទ គឺប្រចាំខែ ឬនៅកាលបរិច្ឆេទ។

ប័ណ្ណធនាគារ ព្រីនស៍ របស់យើងមាន ប័ណ្ណឥណទាន និងឥណពន្ធ ម៉ាស៊ីនកាត និងវីសា និងប័ណ្ណអេធីអឹមដែលមាននិម្មិតសញ្ញា CSS ភ្ជាប់ជាមួយ។

យើងផ្តល់ជូនឥណទានជាច្រើនប្រភេទសម្រាប់តម្រូវការអតិថិជនផ្សេងៗគ្នាដូចជា៖ ឥណទានគេហដ្ឋាន ឥណទានផ្ទាល់ខ្លួន ឥណទាននិស្សិត ឥណទានសម្រាប់អតិថិជនក្រុមហ៊ុនដៃគូអភិវឌ្ឍន៍នៅដ្ឋាន សេវាបើកប្រាក់បៀវត្សមុនកាលកំណត់ ឥណទានសម្រាប់បុគ្គលិកក្រុមហ៊ុនដែលចុះអនុស្សាវរណៈជាមួយធនាគារព្រីនស៍ និងឥណទានវិបារូបន៍សម្រាប់អតិថិជនសេវាបើកប្រាក់បៀវត្ស។

ក្រៅពីផលិតផលដែលបានរៀបរាប់ខាងលើ យើងក៏ផ្តល់ជូននូវសេវាកម្មជាច្រើនប្រភេទ ដូចជាការផ្ទេរប្រាក់ក្នុងប្រទេសតាមរយៈ (សភាផាត់ទាត់ (NCS) សេវាទូទាត់ហ្វីស ប្រព័ន្ធវីធនធន និងបាគង) ការផ្ទេរប្រាក់ទៅក្រៅប្រទេស។

### ផលិតផល និងសេវាកម្មសម្រាប់អតិថិជនសាជីវកម្ម

សម្រាប់អតិថិជនសាជីវកម្មយើងផ្តល់ជូននូវផលិតផលដូចខាងក្រោម៖ គណនីមូលប្បទានប័ត្រអាជីវកម្ម គណនីអាជីវកម្មផ្ទៀងផ្ទាត់ គណនីប្រាក់បញ្ញើ មានកាលកំណត់ ឥណទានសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ឥណទានរយៈពេលយូរ ឥណទានសម្រាប់ស្ថាប័នហិរញ្ញវត្ថុ ឥណទានធានាដោយប្រាក់បញ្ញើ ឥណទានវិបារូប័ ឥណទានសម្រាប់កិច្ចធានា និងសេវាបញ្ចេញមូលនិធិទៅតាមការព្រមព្រៀង ( Funds Released Agreement ) ។

### កម្មវិធីពិសេសសម្រាប់រូបវន្តបុគ្គល និងអតិថិជនសាជីវកម្ម



ណែនាំអតិថិជនបើកគណនីប្រាក់បញ្ញើមានកាលកំណត់ថ្មី យ៉ាងតិច ១២ ខែនឹងទទួលបានរង្វាន់លើកទឹកចិត្ត ០,១% នៃចំនួនប្រាក់បញ្ញើមានកាលកំណត់ ដែលមានតម្លៃរហូតដល់ ១០.០០០ ដុល្លារអាមេរិកក្នុងអតិថិជនម្នាក់។



បើកគណនីចរន្ត ឬសន្សំណាមួយ នៅធនាគារ ព្រីនស៍ ម.ក លោកអ្នកនឹងទទួលបានរង្វាន់ភ្លាមៗ ដែលមានដូចជា ៖ សំបុត្រកុន ឆ័ត្រ អាវុធាតុ និងរង្វាន់ផ្សេងៗទៀតជាច្រើន។



ណែនាំកាន់តែច្រើន ទទួលបានប្រាក់រង្វាន់កាន់តែច្រើន! អតិថិជនត្រូវតែគោរពតាមលក្ខខណ្ឌនៃកម្មវិធី មុនពេលដែលធ្វើការណែនាំ នោះលោកអ្នកនឹងទទួលបានប្រាក់រង្វាន់ ឬអត្រាការប្រាក់ពិសេសទៅតាមប្រភេទគណនី ដែលលោកអ្នកបានណែនាំអតិថិជនថ្មីបើក។



លោកអ្នកអាចធ្វើការប្រាក់ ពីគណនីធនាគារ ព្រីនស៍ ទៅកាន់គណនីធនាគារក្នុងស្រុក ដែលជាសមាជិកនៃប្រព័ន្ធទូទាត់ហ្វេស ដោយមិនគិតថ្លៃសេវា និងទទួលបានប្រាក់បានភ្លាមៗ។



គណនីចរន្តរបស់ធនាគារ ព្រីនស៍ អនុញ្ញាតឱ្យលោកអ្នកធ្វើការគ្រប់គ្រងប្រតិបត្តិការបានយ៉ាងងាយស្រួល ព្រមទាំងរីករាយជាមួយនឹងការផ្តល់ជូនសៀវភៅមូលប្បទានបំក្រដោយឥតគិតថ្លៃ។



មិនគិតថ្លៃសេវាប្រចាំឆ្នាំ ថែមទាំងបានរង្វាន់ភ្លាមៗទៀត!  
គ្រាន់តែស្នើប័ណ្ណឥណទាន ឬឥណទានម៉ាស៊ីនកាតរបស់ធនាគារ ព្រីនស៍ លោកអ្នកនឹងទទួលបានការផ្តល់ជូននេះភ្លាមៗ! លែងពារម្តងមួយការទូទាត់ក្នុង / ក្រៅប្រទេស និងតាមរយៈអនឡាញ!



ឱកាសក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មសហគ្រាស ធុនតូច និងមធ្យម តាមរយៈការស្នើគណនីសហគ្រាស ធុនតូច និងមធ្យម ពីធនាគារ ព្រីនស៍ ម.ក ជាមួយអត្រាការប្រាក់ត្រឹមតែ ៧%ក្នុងមួយឆ្នាំ និងរយៈពេលរហូតដល់ ៧ឆ្នាំ។ យើងនឹងនៅទំនេរជាដំបូងដើម្បីជួយដល់តម្រូវការហិរញ្ញវត្ថុរបស់អ្នក



ផ្ទេរប្រាក់ទៅគ្រប់ធនាគារទូទាំងប្រទេស កាន់តែងាយស្រួល ដោយមិនគិតថ្លៃសេវា ជាមួយ PRINCE Mobile!



អស់កង្វល់ ក្នុងការស្វែងរកកន្លែងដាក់ និងដកប្រាក់ ពីគណនីបាតង!

លោកអ្នកដែលមានគណនីបាតង អាចធ្វើការដាក់ និងដកប្រាក់បានយ៉ាងងាយស្រួល ដោយមិនគិតថ្លៃសេវានៅតាមសាខាទាំង៣១ របស់ធនាគារ ព្រីនស៍ ម.ក ទូទាំងប្រទេស។



រីករាយនឹងការបញ្ចុះតម្លៃភាគច្រើន ៥០% នៅរោងភាពយន្ត Major Cineplex គ្រប់សាខា ដោយគ្រាន់តែបង្ហាញប័ណ្ណធនាគារអាទិភាព/អេធីអិម ឬទូទាត់តាមរយៈប័ណ្ណម៉ាស៊ីនកាត/វីសា របស់ធនាគារ ព្រីនស៍ ម.ក នោះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសនេះលើសប្រាក់កូនប្រភេទ 2D / 3D / VIP ភ្លាមៗ!

ប្រសិនបើលោកអ្នកមិនទាន់មានប័ណ្ណធនាគារ ព្រីនស៍ ម.ក នៅឡើយ អាចស្នើសុំបាននៅគ្រប់សាខាធនាគារ ព្រីនស៍ ម.ក ឬតាមរយៈ PRINCE Mobile ។



ផ្ទេរភ្លាម ចូលភ្លាម ជាមួយសេវាផ្ទេរមូលនិធិភ្លាមៗលើ PRINCE Mobile!

ធនាគារ ព្រីនស៍ ម.ក បានចូលជាសមាជិកនៃប្រព័ន្ធផ្ទេរមូលនិធិភ្លាមៗ (RFT) របស់ធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការប្រាក់ពីគណនីព្រីនស៍ ទៅកាន់ ឬទទួលប្រាក់ពី គ្រប់ស្ថាប័នហិរញ្ញវត្ថុ ដែលជាសមាជិកនៃប្រព័ន្ធនេះ។ ជាពិសេស សម្រាប់អតិថិជនធនាគារ ព្រីនស៍ ម.ក នឹងទទួលបានការផ្ទេរប្រាក់/ទទួលប្រាក់តាមរយៈ PRINCE Mobile ដោយមិនគិតថ្លៃ និងប្រើប្រាស់មូលនិធិបានភ្លាមៗ!



បើកគណនីទទួលបាន ២ដុល្លារសម្រាប់អតិថិជនថ្មី!

ងាយស្រួល និងមិនចំណាយពេលវេលាក្នុងការបើកគណនីដោយគ្រាន់តែទាញយក PRINCE Mobile តាមរយៈ Play Store/App Store ឬទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត។



ដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់លោកអ្នក បានគ្រប់កាលៈទេសៈ!

ដោយស្នើសុំឥណទានផ្ទាល់ខ្លួន ឥណទានគេហដ្ឋាន និងឥណទានអាជីវកម្មរបស់ធនាគារ ព្រីនស៍ ម.ក លោកអ្នកនឹងទទួលបានអត្រាការប្រាក់ពិសេស និងរយៈពេលឥណទានវែង!



មិនចង់ចំណាយច្រើនលើសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសដែរទេ?

ជាមួយនឹងសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់ធនាគារ ព្រីនស៍ ម.ក លោកអ្នកនឹងទទួលបានការមិនគិតតម្លៃសេវាលើការទទួលប្រាក់ពីក្រៅប្រទេស និងតម្លៃសេវាពិសេសត្រឹមតែ ០.១២% លើការផ្ទេរប្រាក់ទៅក្រៅប្រទេសដែលមានចំនួនចាប់ពី ៥០.០០០ ដល់ ២០០.០០០ដុល្លារអាមេរិក



អស់ការប្តូរលើការទូទាត់អនឡាញ ថែមទាំងបានប្រាក់ត្រឡប់តម្លៃនៃទំនិញទៀតផង!

ទទួលបានប្រាក់ត្រឡប់ ១ដុល្លារ លើការចំណាយយ៉ាងតិច ១០ដុល្លារឡើងទៅក្នុងមួយប្រតិបត្តិការ ដោយទូទាត់តាមរយៈប័ណ្ណម៉ាស៊ីនកាតរបស់ធនាគារ ព្រីនស៍ ម.ក!

ធ្វើប្រតិបត្តិការកាន់តែច្រើន ទទួលបានប្រាក់ត្រឡប់កាន់តែច្រើន!

# ធនធានមនុស្ស



## ផែនការធនធានមនុស្ស និង ការជ្រើសរើសបុគ្គលិក

ដើម្បីសម្រេចបាននូវគោលដៅក្លាយជាធនធានខ្ពង់ខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា យើងបានកំពុងពង្រឹងសង្វាក់ការងារ (HR process) របស់យើងស្របទៅនឹងការវិវត្តនៃបច្ចេកវិទ្យា។ ទោះបីជាក្នុងឆ្នាំ ២០២០ ជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអំឡុងពេលនៃជំងឺរាតត្បាតនេះវាបានបង្រៀនយើងនូវវិធីសាស្ត្រជាច្រើន ។ ជាជាងការធ្វើពិពណ៌នាការងារនៅតាមសាកលវិទ្យាល័យនានា យើងបានធ្វើសិក្ខាសាលាតាមប្រព័ន្ធខ្លីថ្មីថ្មីជាមួយសាកលវិទ្យាល័យជាច្រើន ដើម្បីជ្រើសរើសបេក្ខជនសក្តានុពលយ៉ាងច្រើន សម្រាប់បេក្ខជនជំនាញ និងបុគ្គលិកគាំទ្ររបស់យើង។ យើងបានផ្សព្វផ្សាយ ការជ្រើសរើសបុគ្គលិកតាមប្រព័ន្ធអេឡិចត្រូនិចរបស់ធនធាន ព្រីនស៍ ម.ក ដល់សាធារណជន ដែលនេះជាការជ្រើសរើសបុគ្គលិកតាមប្រព័ន្ធអនឡាញ ដែលប្រើគេហទំព័របច្ចេកវិទ្យាសម្រាប់ដំណើរការទាំងស្រុងរួមមាន៖ ការទាក់ ទាញចំណាប់អារម្មណ៍ពីបេក្ខជន ការវាយតម្លៃការជ្រើសរើស និងការរៀបចំឱ្យបុគ្គលិកចូលបម្រើក្នុងធនធាន ព្រីនស៍ ម.ក ។ តាមរយៈការជ្រើសរើសតាមប្រព័ន្ធអេឡិចត្រូនិចនេះ បេក្ខជនអាចធ្វើការដាក់ពាក្យបានយ៉ាងងាយស្រួល ដោយគ្រាន់តែចុចតែមួយដង (One Click) ដើម្បីដាក់ពាក្យ ហើយពាក្យស្នើសុំនោះនឹងភ្ជាប់បេក្ខជនម្នាក់នោះទៅនឹងបេក្ខជនដទៃទៀតដែលយើងមាន ដែលធ្វើឱ្យការជ្រើសរើសរបស់យើងបានលឿនជាងមុន ។

## ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនធានមនុស្ស

- នៅក្នុងធនធាន ព្រីនស៍ ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកគឺយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រអាទិភាពសំខាន់ៗរបស់យើង។ ដើម្បីគាំទ្រដល់ការរីកលូតលាស់យ៉ាងឆាប់រហ័ស និងការពង្រីកខ្លួនរបស់ធនធានព្រីនស៍ យើងបន្តការវិនិយោគយ៉ាងច្រើនក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់យើងទាំងបុគ្គលិកថ្មី និងបុគ្គលិកចាស់។ នេះគឺដើម្បីធានាថាពួកគេមានចំណេះដឹង ជំនាញ និងឥរិយាបថត្រឹមត្រូវក្នុងការបំពេញការងាររបស់ពួកគេប្រកបដោយភាពជោគជ័យ និងដើម្បីបំពេញបេសកកម្ម និងគោលដៅរបស់ធនធានសម្រាប់អតិថិជនរបស់យើង។
- ទោះបីស្ថិតក្រោមស្ថានភាពជំងឺកូវីដ-១៩ ដែលបង្កជាបញ្ហាប្រឈមមួយចំនួនក្នុងការបណ្តុះបណ្តាលដោយផ្ទាល់ក៏ដោយ យើងមានប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលផ្ទៃក្នុង (LMS) និងឧបករណ៍បច្ចេកវិទ្យាទំនើប។ ដូចនេះយើងនៅតែអាចបន្តអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់យើងដោយផ្តល់ការបណ្តុះបណ្តាលដល់ពួកគេតាមប្រព័ន្ធអនឡាញ។ ជាលទ្ធផលយើងបានរៀបចំវគ្គបណ្តុះបណ្តាលបានជាង ៦.៥០០ ម៉ោង សម្រាប់បុគ្គលិកថ្មីៗ និងបុគ្គលិកចាស់របស់យើងចំនួន ១២០០នាក់។ វគ្គបណ្តុះបណ្តាលនេះរួមបញ្ចូលទាំងជំនាញបច្ចេកទេស (Hard skills) និងជំនាញទូទៅ (Soft skills) ។ ក្រៅពីការបណ្តុះបណ្តាលផ្ទៃក្នុង យើងក៏បានចាត់តាំងបុគ្គលិករបស់យើងតាមអគ្គនាយកដ្ឋាននីមួយៗ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលខាងក្រៅធនធាន ទាំងនៅក្នុងស្រុក និង ក្រៅប្រទេសផងដែរ។
- បន្ថែមពីលើនេះ យើងកំពុងធ្វើការរៀបចំកម្មវិធីអភិវឌ្ឍន៍នាដឹកនាំ (Prince LEAP\_ Leadership Excellence and Performance) ដែលផ្តោតលើនិយោជិតទាំងអស់នៅក្នុងធនធានទាំងមូល ដើម្បីជួយពួកគេឱ្យក្លាយជាអ្នកដឹកនាំឆ្លើយប្រកបដោយប្រសិទ្ធភាព និងរៀបចំឱ្យពួកគេត្រៀមខ្លួនជាស្រេចសម្រាប់មុខតំណែង ឬគោលដៅអាជីពបន្ទាប់ ។ កម្មវិធីនេះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២១។



### ការទូទាត់ប្រាក់សំណង និងអត្ថប្រយោជន៍បុគ្គលិក

- អត្ថប្រយោជន៍របស់បុគ្គលិក
  - ក្នុងនាមជាក្រុមហ៊ុនដែលល្អបំផុតមួយ ធនាគារ ព្រីនស៍ ម.ក ត្រូវបានគេទទួលស្គាល់ថា ជាស្ថាប័នឈានមុខមួយដែលផ្តល់កញ្ចប់ប្រាក់ឈ្នួលដ៏ទាក់ទាញ និងសមរម្យដល់បុគ្គលិករបស់យើង។
  - នៅឆ្នាំ២០២០ ធនាគារបានកែលម្អលក្ខណៈពិសេសនៃប្រាក់កម្ចីរបស់បុគ្គលិក ដោយផ្តល់អត្រាការប្រាក់ទាបដល់បុគ្គលិករបស់យើងដើម្បីទិញផ្ទះក្នុងក្តីស្រមៃ ទិញយានជំនិះផ្ទាល់ខ្លួន និងផ្តល់ឥណទានលើតម្រូវការប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងៗទៀតផងដែរ។ យើងក៏បានធ្វើវិសោធនកម្ម ដោយសម្រួលការគណនាដែលមានភាពសាមញ្ញទៅលើរង្វាន់ដែលមានភាពទាក់ទាញ និងជំរុញលើកទឹកចិត្តដល់បុគ្គលិកផ្នែកលក់របស់យើង ដើម្បីបង្កើនគុណភាព និងលទ្ធផលការងាររបស់ពួកគេ ។

#### វិធានការណ៍ការពារបុគ្គលិកពី ជំងឺកូវីដ-១៩

ចាប់តាំងពីខែមីនា ឆ្នាំ២០២០ ធនាគារបានប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ បុគ្គលិក និងអតិថិជនទាំងអស់ដែលចូលមកក្នុងបរិវេណធនាគារត្រូវបានណែនាំឱ្យអនុវត្តដូចជា ការស្តែកដៃជាប្រចាំ ការពាក់ម៉ាស់ លាងសម្អាតដៃ រក្សាគម្លាត និងការធ្វើអនាម័យកន្លែងធ្វើការជាប្រចាំ។ ធនាគារ ក៏បានដាក់ចេញនូវគោលការណ៍ណែនាំបុគ្គលិកផ្សេងៗទៀតសម្រាប់និយោជិតឱ្យអនុវត្តតាម។ ជាឧទាហរណ៍ ធនាគារបានបង្កើតយន្តការវាយការណ៍សម្រាប់និយោជិតទាំងអស់ក្នុងការបំពេញការងារតម្លៃសុខភាពប្រចាំថ្ងៃរបស់ពួកគេតាមរយៈប្រព័ន្ធខ្ទីរឌីជីថល ដើម្បីឱ្យអ្នកគ្រប់គ្រង និងអគ្គនាយកដ្ឋានសេវាកម្មធនធានមនុស្សបានដឹងថា អ្នកណាដែលមិនស្រួលខ្លួន ពិនិត្យរោគសញ្ញារបស់ពួកគេ និងផ្តល់ជំនួយដល់ពួកគេសម្រាប់ការពិនិត្យសុខភាព ឬ ទៅធ្វើតេស្តកូវីដ-១៩ ។



#### ស្វ័យប្រវត្តិកម្មដំណើរការធនធានមនុស្ស និងខ្ទីរឌីជីថល

- ចក្ខុវិស័យធនាគាររបស់យើងគឺដើម្បីប្រែក្លាយទៅជា “ ស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយនៅកម្ពុជា ” និងប្តេជ្ញាថានឹងសម្រេចឱ្យបានលើសពីតម្រូវការរបស់អតិថិជនរបស់យើង ។ ជាមួយគ្នានេះ ធនាគារបានកំណត់ស្តង់ដារគុណភាពខ្ពស់នៃការងារ “ សេវាកម្មថ្នាក់ល្អបំផុត ” ហើយរំពឹងថានឹងមានភាពលឿនរហ័សក្នុងការផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈពីបុគ្គលិករបស់យើងផងដែរ។ នៅឆ្នាំ២០២០ ធនាគារ ព្រីនស៍ ម.ក បានពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើកម្មវិធីការបណ្តុះបណ្តាលដើម្បីអភិវឌ្ឍនិយោជិតទាំងអស់នៅឆ្នាំ២០២១ ឱ្យមានសមត្ថភាពកាន់តែល្អប្រសើរឡើងក្នុងការផ្តល់សេវាកម្មដែលនឹងអាចទទួលបានអត្រានៃការពេញចិត្តពីអតិថិជនលើសពី ៨០% ។
- នៅក្នុងធនាគារ ព្រីនស៍ ម.ក និយោជិតទាំងអស់អាចចូលមើល និងរៀនដោយខ្លួនឯងបានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈ Web-Browser ក៏ដូចជាកម្មវិធីទូរស័ព្ទ HR Pocket របស់យើងផងដែរ។ ចាប់តាំងពីការរីករាលដាលជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០មក យើងមានការគ្រប់គ្រងបានល្អក្នុងការផ្លាស់ប្តូរពីការបណ្តុះបណ្តាលដោយផ្ទាល់ ទៅជាការបណ្តុះបណ្តាល និងរៀនតាមអនឡាញទាំងស្រុងសម្រាប់និយោជិតរបស់យើង។
- ក្រោមការជ្រើសរើសបុគ្គលិកទាំងបេក្ខជនពីខាងក្រៅ និងបេក្ខជនផ្ទៃក្នុងអាចមើលឃើញឱកាសការងារថ្មី និងអាចដាក់ពាក្យតាមរយៈប្រព័ន្ធរបស់យើងបានដោយងាយស្រួល។ យើងក៏អាចគ្រប់គ្រងដំណើរការតាំងពីការជ្រើសរើសបុគ្គលិករហូតដល់ការរៀបចំឱ្យចូលបម្រើការងាររបស់ពួកគេផងដែរ ។
- ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សក៏អនុញ្ញាតឱ្យយើងគ្រប់គ្រងប្រវត្តិបុគ្គលិករាប់ពាន់នាក់ គ្រប់គ្រងប្រាក់បៀវត្ស ការកំណត់គោលដៅ និងវាយតម្លៃលទ្ធផលការងារ ដំណើរការនៃការចាកចេញរបស់និយោជិតជាដើម។ និយោជិតរបស់យើងអាចប្រើទម្រង់អេឡិចត្រូនិចជាច្រើនដើម្បីជួយពួកគេក្នុងដំណើរការរដ្ឋបាលពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងាររបស់ពួកគេ ។
- ជាផ្នែកមួយនៃដំណើរការអភិវឌ្ឍន៍ក្នុងការគ្រប់គ្រងធនធានមនុស្សតាមបែបខ្ទីរឌីជីថល យើងក៏កំពុងរៀបចំដើម្បីធ្វើឱ្យប្រតិបត្តិការធនធានមនុស្សកាន់តែសាមញ្ញ និងស្វ័យប្រវត្តិកម្ម ដោយនាំមកនូវលក្ខណៈពិសេសជាច្រើនទៀតដល់កម្មវិធី HR Pocket របស់យើង និងបង្កើន UX / UI ដើម្បីបង្កើតបទពិសោធន៍ល្អៗសម្រាប់បុគ្គលិកនៅក្នុងធនាគារ ព្រីនស៍ ម.ក។

### ការគ្រប់គ្រងលទ្ធផលការងារ និងភាពជាដៃគូអាជីវកម្មធនធានមនុស្ស

#### ការគ្រប់គ្រងលទ្ធផលការងារ

ដើម្បីគាំទ្រដល់ការសម្រេចបាននូវយុទ្ធសាស្ត្ររបស់ធនាគារនៅឆ្នាំ ២០២០ គោលការណ៍ណែនាំស្តីពីការគ្រប់គ្រង លទ្ធផលការងារត្រូវបានដាក់ចេញ ដើម្បីណែនាំបុគ្គលិករបស់យើងឱ្យកំណត់គោលដៅដែលត្រូវសម្រេច (KPI) បានច្បាស់លាស់ និងផ្តល់ព័ត៌មានត្រលប់នូវលទ្ធផលការងារទូទាំង ធនាគារជាប្រចាំ ដែលអាចផ្តល់លទ្ធភាពដល់បុគ្គលិកទាំងអស់អាចសម្រេចលទ្ធផលការងារបានក្នុងអត្រាជាមធ្យម ៨០% ឬ ច្រើនជាងនេះ ។

#### ដៃគូអាជីវកម្មធនធានមនុស្ស

ក្រុមការងារសេវាកម្មធនធានមនុស្សរបស់យើងត្រូវបានរៀបចំដើម្បីភ្ជាប់ទៅនឹងប្រតិបត្តិការអាជីវកម្ម ដែលបានជួយដល់ដំណើរការការងារធនធាន មនុស្ស និងសម្របសម្រួលគម្រោងធនធានមនុស្សនានាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ មិនត្រឹមតែនិយោជិតខាងក្នុងរបស់យើងទេ ដែល កោតសរសើរដល់ក្រុមការងារសេវាកម្មធនធានមនុស្ស ប៉ុន្តែស្ថាប័នខាងក្រៅក៏ទទួលស្គាល់ធនាគាររបស់យើងផងដែរ ដែលជាលទ្ធផលនៅឆ្នាំ២០២០ យើងបានទទួលពានរង្វាន់មួយចំនួនដូចខាងក្រោម:

#### ពានរង្វាន់ធនធានមនុស្ស

ធនាគារព្រីនស៍ មានមោទនភាពក្នុងការបង្ហាញនូវពានរង្វាន់ទាំងបីដែលទទួលបានក្នុងឆ្នាំ២០២០ មានដូចជា៖

- ពានរង្វាន់និយោជកឆ្នើមបំផុតជាសកលប្រចាំ២០២០ ពីមហាសន្និបាតធនធានមនុស្សពិភពលោកនៅខែកុម្ភៈ ឆ្នាំ២០២០ ដែលបានបង្ហាញពី កេរ្តិ៍ឈ្មោះរបស់ធនាគារព្រីនស៍ទូទាំងពិភពលោក។
- ពានរង្វាន់និយោជកឆ្នើមបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២០ ពីមហាសន្និបាតធនធានមនុស្សពិភពលោកនៅខែមករា ឆ្នាំ២០២០ ដែល បង្ហាញថាធនាគារ ព្រីនស៍ ម.ក គឺជាធនាគារដែលមាននិយោជកឆ្នើមបំផុតមួយក្នុងប្រទេសកម្ពុជា។
- ពានរង្វាន់ HR ASIA ដែលជាក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី ឆ្នាំ២០២០ ពីប្រព័ន្ធផ្សព្វផ្សាយធុរកិច្ចអន្តរជាតិនៅខែធ្នូ ឆ្នាំ២០២០ សម្រាប់ “ក្រុមហ៊ុនដែលមានការងារល្អបំផុតនៅអាស៊ី” ។



ពានរង្វាន់និយោជកឆ្នើមបំផុត ជាសកលប្រចាំ២០២០



ពានរង្វាន់និយោជកឆ្នើមបំផុតក្នុង ប្រទេសកម្ពុជាប្រចាំឆ្នាំ២០២០



ពានរង្វាន់ HR ASIA ដែលជាក្រុមហ៊ុនល្អ បំផុតសម្រាប់ធ្វើការនៅអាស៊ី ឆ្នាំ២០២០

បន្ទាប់ពីបានបំប្លែងខ្លួនទៅជាធនាគារពាណិជ្ជពេញលេញនៅក្នុងខែកក្កដា ឆ្នាំ២០១៨ ធនាគារបានបង្កើនចំនួននិយោជិតយ៉ាងច្រើន ។ ក្នុងរយៈពេលដ៏ ខ្លីនេះ ធនាគារព្រីនស៍បានផ្តោតលើយុទ្ធនាការ “និយោជកជាជម្រើសទីមួយ” ដោយបង្កើតគោលការណ៍ល្អៗដូចជា ការពង្រឹងការជ្រើសរើសបុគ្គលិកឱ្យ បានល្អ ការវិនិយោគក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក ដោយបណ្តុះគំនិតផ្តោតលើលទ្ធផលការងារ និងគុណតម្លៃស្នូលរបស់ធនាគារ ព្រមទាំង ផ្តល់ឱកាសដល់និយោជិតក្នុងការចូលរួមផ្តល់មតិយោបល់ និងគំនិតថ្មី ។ ធនាគារព្រីនស៍ មានកិត្តិយសណាស់ដែលទទួលបានពានរង្វាន់ទាំងនេះ។

# គម្រោងឌីជីថល

## ការកែលម្អកម្មវិធី PRINCE Mobile

ក្នុងអំឡុងពេលនៃការវិវត្តន៍ជាលំដាប់កម្មវិធី-១៩ វាគឺជាពេលវេលាដ៏លំបាកមួយសម្រាប់រាល់អាជីវកម្ម និងប្រជាជននៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយនូវការលំបាកនៃប្រតិបត្តិការធនាគាររបស់អតិថិជន ធនាគារ ព្រីនស៍ ម.ក បានបង្កើនមុខងារមានប្រយោជន៍ជាច្រើនលើកម្មវិធី PRINCE Mobile របស់ខ្លួនជូនដល់សាធារណជន។ អតិថិជនរបស់ធនាគារ ព្រីនស៍ អាចកាត់បន្ថយការធ្វើដំណើរទៅកាន់ទីតាំងសាខា ដោយគ្រាន់តែចូលទៅកាន់មុខងារមួយចំនួនដែលមាននៅក្នុងកម្មវិធី PRINCE Mobile ដូចជា ការផ្ទេរប្រាក់រវាងគណនីធនាគារ ព្រីនស៍ និងគណនីមិនមែនជាធនាគារ ព្រីនស៍ ការផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុកតាមរយៈ ( ប្រព័ន្ធបាតង, សេវាទូទាត់របស់, ប្រព័ន្ធវីធន) ការស្នើសុំឥណទានតាមអនឡាញ ការបើកគណនីថ្មីអនឡាញ ការស្នើសុំប័ណ្ណរបស់ធនាគារ ព្រីនស៍ ដូចជា ( ម៉ាស៊ីនកាត / វីសា ) ជាដើម ការតាមដានសមតុល្យគណនី និងមុខងារផ្សេងៗជាច្រើនទៀត។

បន្ថែមពីនេះ យើងបានរួមបញ្ចូលមុខងារការផ្ទេរប្រាក់ជាប្រចាំ ដែលអនុញ្ញាតិឱ្យអតិថិជនអាចកំណត់ពេលវេលានៃការផ្ទេរប្រាក់ទៅកាន់គណនីដែលពួកគេពេញចិត្ត ជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងជាប្រចាំឆ្នាំ។ មុខងារផ្ទេរប្រាក់នេះ ត្រូវបានគេហៅថាជាការទូទាត់ប្រាក់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលក្នុងនោះអតិថិជនអាចធ្វើការទិញកាតទូរស័ព្ទ និងការទូទាត់ទៅកាន់ដៃគូសហការរបស់ធនាគារ ព្រីនស៍ ម.ក ជាច្រើនទៀត។ ដៃគូសហការជាច្រើនមានការកើនឡើងស្របទៅតាមតម្រូវការរបស់អតិថិជន។ យើងក៏បានដាក់បញ្ចូលសេវាផ្ទេរមូលនិធិភ្លាមៗ ( វីធន ) ដែលជាប្រព័ន្ធបង្កើតឡើងដោយធនាគារជាតិ នៃកម្ពុជាទៅក្នុងកម្មវិធី ទូរស័ព្ទចល័តរបស់យើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ បន្ថែមពីនេះទៅទៀត យើងក៏បានបង្កើតនូវមុខងារពិសេសជាច្រើនដែលអនុញ្ញាតិឱ្យអតិថិជនធ្វើការបង្កើតកាតនិម្មិតដោយខ្លួនឯង និងមុខងារដែលទាក់ទងជាមួយប័ណ្ណដែលមានដូចជាការបង្កើត និងឈប់បង្កើតប័ណ្ណ ការផ្លាស់ប្តូរលេខ PIN កូដ ប័ណ្ណរបស់ពួកគេជាដើម។ លើសពីនេះ អតិថិជនក៏អាចធ្វើការស្នើសុំឥណទានអនឡាញតាមរយៈកម្មវិធីសេវាធនាគារតាមទូរស័ព្ទ (PRINCE Mobile) របស់ពួកគេបានផងដែរ។

យើងនឹងបន្តធ្វើបច្ចុប្បន្នភាព និងបង្កើនមុខងារបន្ថែមទៀតនៅលើកម្មវិធី ធនាគារលើទូរស័ព្ទ ឱ្យសមនឹងពាក្យដែលបញ្ជាក់ថា យើងគឺជាធនាគារ ឌីជីថលដែលរីកចម្រើនលឿនបំផុតនៅកម្ពុជា។



### ដាក់ដំណើរការកម្មវិធី PRINCE Pay

ធនាគារ ព្រីនស៍ ម.ក បានដាក់ដំណើរការកម្មវិធី PRINCE Pay របស់ខ្លួនដែលជាវិធីសាស្ត្រទូទាត់ងាយស្រួលបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន។ អតិថិជនអាចធ្វើការទូទាត់តាមរយៈកម្មវិធី PRINCE Mobile ដោយគ្រាន់តែធ្វើការស្កេន QR កូដ បន្ទាប់មកធ្វើតាមជំហានទូទាត់មួយចំនួនដែលមាននៅលើកម្មវិធី PRINCE Mobile ។ វិធីសាស្ត្រទូទាត់នេះ ផ្តល់នូវបទពិសោធន៍ទូទាត់ប្រាក់លឿនរហ័សសុវត្ថិភាព និងងាយស្រួលជាងមុនសម្រាប់អ្នកប្រើប្រាស់ទាំងអស់។ ពិសេសជាងនេះទៅទៀតអតិថិជនក៏អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេសដូចជា អាហារ និងភេសជ្ជៈ ការដើរទិញអីវ៉ាន់ ការកម្សាន្ត និងកម្មវិធីផ្សេងទៀតជាច្រើន នៅរាល់ពេលដែលពួកគេធ្វើប្រតិបត្តិការទូទាត់តាមរយៈ PRINCE Pay របស់ធនាគារ ព្រីនស៍ ម.ក។



### ការដាក់ដំណើរការកម្មវិធី HR in the Pocket

កម្មវិធី Prince HR in the Pocket គឺជាផលិតផលថ្មីមួយនៃការធ្វើឌីជីថល លើដំណើរការផ្ទៃក្នុងរបស់យើងដែលពាក់ព័ន្ធនឹងលំហូរការងាររបស់អ្នកប្រើប្រាស់ ការផ្លាស់ប្តូររូបរាង ។ល។ វាក៏រួមបញ្ចូលផងដែរនូវវេទិកាស្វ័យសិក្សាដែលអនុញ្ញាតឱ្យបុគ្គលិករបស់ធនាគារ ព្រីនស៍ ម.ក ទាំងអស់អាចជ្រើសរើសវគ្គសិក្សាតាមចំណង់ចំណូលចិត្ត និងវគ្គសិក្សាដែលចាំបាច់មួយចំនួនតាមភាពងាយស្រួលរបស់ពួកគេ។

### ការដាក់ដំណើរការ ការបើកគណនីអនឡាញ

ការបើកគណនី ព្រីនស៍អនឡាញ គឺជាកម្មវិធីថ្មីមួយដែលអនុញ្ញាតឱ្យអតិថិជនអាចចូលទៅកាន់គណនីព្រីនស៍របស់ពួកគេកាន់តែងាយស្រួលគ្រប់ពេលវេលា គ្រប់ទីកន្លែង។

មុខងារថ្មីនេះ អនុញ្ញាតឱ្យអតិថិជនអាចធ្វើការបង្កើតគណនីផ្ទាល់ខ្លួនហើយអាចធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដែលមានស្រាប់ជាមួយធនាគារ។ មុខងារកែលម្អបន្ថែមនេះមានដូចជា ការបង្កើតគណនីរួម ក៏ដូចជាការបង្កើតគណនីថ្មីសម្រាប់អតិថិជនចាស់ផងដែរ។

# មុខងារប្រតិបត្តិការ

## គោលនយោបាយប្រតិបត្តិការ

ដើម្បីអនុលោមតាមច្បាប់និងបទបញ្ជាជាធរមាន បទដ្ឋានវិជ្ជាជីវៈ និងក្រមសីលធម៌ និងដើម្បីធានាថាធនាគារអនុលោមបានពេញលេញ ធនាគារ ព្រីនស៍ ម.ក បានបង្កើតគោលនយោបាយអនុលោមតាម ស្របតាមប្រកាសស្តីពី ការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីជួយអ្នកគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលក្នុងការកំណត់ វាស់វែង តាមដាន និងគ្រប់គ្រងហានិភ័យមិនអនុលោមតាមច្បាប់ និងលើកកម្ពស់ការគ្រប់គ្រងធនាគារឱ្យបានត្រឹមត្រូវស្របតាមច្បាប់និងបទបញ្ញត្តិដែលចេញដោយ ធនាគារជាតិនៃកម្ពុជា។

គោលនយោបាយនេះមានគោលបំណងបង្ហាញពីនីតិវិធីរបស់ធនាគារដែលកំណត់ទៅលើមុខងារប្រតិបត្តិការ ដែលមានសារៈសំខាន់ក្នុងការកំណត់ វាយតម្លៃ និងបង្ហាញពីភាពអនុលោមតាម និងបង្ហាញពីហានិភ័យដែលទាក់ទងនឹងបទបញ្ញត្តិនានា។ គោលនយោបាយនេះនឹងជួយដល់ធនាគារ ព្រីនស៍ ម.ក ក្នុងការកាត់បន្ថយ និងលុបបំបាត់ហានិភ័យនៃការបំពានទៅលើ ច្បាប់ បទបញ្ញត្តិ និងក្រមសីលធម៌។

## ការប្រឆាំងការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម

ធនាគារ ព្រីនស៍ ម.ក មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មហៅកាត់ថា “AML/CFT” ដោយធ្វើការបង្កើតគោលនយោបាយ ប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ស្របតាមច្បាប់និងប្រកាសស្តីពីការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីការពារធនាគារ ព្រីនស៍ ម.ក ពីការប្រព្រឹត្តិដោយចេតនាប្រយោជន៍ដោយអចេតនាទាក់ទងនឹងការលាងសម្អាតប្រាក់ឬសកម្មភាពហិរញ្ញប្បទានភេរវកម្មនេះ។ លើសពីនេះ ធនាគារបានវិនិយោគទៅលើប្រព័ន្ធបច្ចេកវិទ្យាដែលមានឈ្មោះថា “CORAL iSEM AML / CFT System” ដើម្បីធ្វើការអនុវត្តកិច្ចការប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។


សំខាន់ជាងនេះទៅទៀត ធនាគារក៏បានបន្តបណ្តុះបណ្តាលបុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកប្រតិបត្តិការទាំងអស់ត្រូវចូលរួមវគ្គបណ្តុះបណ្តាលបំប៉នស្តីពី ការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ម្តងក្នុងមួយឆ្នាំនិងឆ្លងកាត់ការប្រលងក្រោយការបណ្តុះបណ្តាល។ តម្រូវការនៃការបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអនុវត្តដើម្បីពង្រឹងការអប់រំនិងការយល់ដឹងរបស់បុគ្គលិកទាក់ទងនឹងការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលជាវិធីសាស្ត្រមួយក្នុងការរារាំងចំពោះការប៉ុនប៉ងក្នុងការប្រើប្រាស់សេវាកម្ម និងផលិតផលរបស់ធនាគារ ដោយមិនមានភាពត្រឹមត្រូវ។

## គោលនយោបាយវីស្សលប្តឹង

ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការប្រព្រឹត្តិអាកប្បកិរិយាមិនសមរម្យ ឬសកម្មភាពអសីលធម៌ណាមួយដែលអាចនឹងកើតឡើងគ្រប់ពេល និងដើម្បីអនុវត្តស្របតាមប្រកាសស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ ព្រីនស៍ ម.ក បានបង្កើតគោលនយោបាយវីស្សលប្តឹងដើម្បីកំណត់អ្នកទទួលខុសត្រូវ និងទទួលព័ត៌មានពីនិយោជិតដែលមានកង្វល់ធ្ងន់ធ្ងរតាមរយៈការបង្កើត បណ្តាញទំនាក់ទំនងសុវត្ថិភាពដែលនេះជួយឱ្យនិយោជិតអាចធ្វើការរាយការណ៍អំពីកង្វល់ធ្ងន់ធ្ងរ ទាក់ទងនឹងការអនុវត្តអាកប្បកិរិយាមិនសមរម្យដែលអាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សកម្មភាពរបស់ធនាគារ។

គោលការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់និយោជិតឱ្យលើកឡើងពីកង្វល់ធ្ងន់ធ្ងរនៅខាងក្នុងដោយគ្មានការភ័យខ្លាចការសងសឹក ជាមួយនឹងការទទួលខុសត្រូវ និងប្រសិទ្ធភាពជាជាងការមើលទៅលើបញ្ហាប្រយោជន៍ទៅខាងក្រៅ។ គោលនយោបាយនេះក៏នឹងជួយដល់ការគ្រប់គ្រង ចាត់វិធានការដោះស្រាយ ឬការពារការប្រព្រឹត្តិមិនត្រឹមត្រូវណាមួយឱ្យបានទាន់ពេលវេលា។ ជាការសំខាន់ផងដែរដែលការអនុវត្តគោលនយោបាយនេះត្រូវធ្វើឡើងដោយមានតម្លាភាពនិងទំនួលខុសត្រូវ ( ដូច្នេះនិយោជិតទុកចិត្តលើដំណើរការនេះ ) ដែលធានានូវការសម្ងាត់ក្នុងការផ្តល់ព័ត៌មាននិងព័ត៌មានដែលបានរាយការណ៍។

# រចនាសម្ព័ន្ធវិភាគី



# ៣

៤៩ រចនាសម្ព័ន្ធរបស់ស្ថាប័ន

---

៥១ អភិបាលកិច្ចសាជីវកម្ម


---

៥១ ភាគទុនិក


---

៥១ ក្រុមប្រឹក្សាភិបាល

# រចនាសម្ព័ន្ធរបស់ស្ថាប័ន







# អភិបាលកិច្ចសាធារណៈ

ធនាគារយល់ច្បាស់ពីសារប្រយោជន៍របស់អភិបាលកិច្ច ដែលមានប្រសិទ្ធភាពចំពោះដំណើរការដ៏ត្រឹមត្រូវសម្រាប់ធនាគារ។ ដូច្នោះ ធនាគារ ព្រីនស៍ ម.ក បានជ្រើសយកការអនុវត្តដ៏ប្រសើររបស់អភិបាលកិច្ចសាធារណៈជាមួយនឹងយន្តការពិនិត្យ និងសមតុល្យដែលក្រុមប្រឹក្សាភិបាលពិនិត្យប្រតិបត្តិការធុរកិច្ច ដែលដំណើរការដោយគណៈគ្រប់គ្រង។ ធនាគារ ព្រីនស៍ ម.ក បានរៀបចំនូវវចនាសម្ព័ន្ធក្នុងការធានាឱ្យបាននូវការបែងចែកនូវតួនាទីរវាងមុខងាររបស់ធុរកិច្ច ដែលគ្រប់គ្រងផ្ទាល់លើប្រតិបត្តិការធុរកិច្ច និងមុខងារត្រួតពិនិត្យមានផ្នែកប្រតិបត្តិកិច្ច និងហានិភ័យ ដែលពិនិត្យដេញដោលដោយឯករាជ្យលើមុខងារធុរកិច្ច និងរាយការណ៍ផ្ទាល់ទៅគណៈកម្មការដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាល (Board Committee) ដែលមានគណៈកម្មការហានិភ័យ និងផលិតផលថ្មី និងគណៈកម្មការសវនកម្ម និងប្រតិបត្តិកិច្ច។ លើសពីនេះ មុខងារសវនកម្មផ្ទៃក្នុងធ្វើការធានាដោយត្រួតពិនិត្យមើលលើការគ្រប់គ្រងរបស់មុខងារធុរកិច្ច និងពិនិត្យផ្នែកប្រតិបត្តិកិច្ច និងហានិភ័យ ហើយរាយការណ៍ផ្ទាល់ជូនគណៈកម្មការដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាល (Board Committee) តាមរយៈគណៈកម្មការសវនកម្ម និងប្រតិបត្តិកិច្ច។

## ក្រុមសីលធម៌

ជំនឿទុកចិត្តដែលអតិថិជន និងសាធារណៈជនមានចំពោះធនាគារ គឺសំខាន់សម្រាប់កំណើនជាបន្តបន្ទាប់ និងភាពជោគជ័យរបស់ធនាគារ។ ធនាគារ ព្រីនស៍ ម.ក ប្រតិបត្តិយ៉ាងសកម្ម និងអនុលោមតាមក្រុមសីលធម៌រួមមាន អភិបាល បុគ្គលិក អ្នកចុះកិច្ចសន្យា និងអ្នកផ្គត់ផ្គង់ដែលតម្រូវឱ្យទទួលស្គាល់ និងអនុវត្តនូវក្រុមសីលធម៌របស់ធនាគារ ព្រីនស៍ ម.ក និងតម្រូវឱ្យប្រតិបត្តិកិច្ចយ៉ាងតឹងរឹង។

# ភាគទុនិក

បច្ចុប្បន្ន ធនាគារ ព្រីនស៍ ម.ក មានភាគទុនិកចំនួន ២រូប។

អ្នកឧកញ៉ា ចេន ហ៊ឺ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកដែលមានទុនច្រើនបំផុតនៃធនាគារ ព្រីនស៍ ម.ក។ ក្នុងនាមជាភាគទុនិក លោកចូលរួមក្នុងដំណើរការសម្រេចចិត្តស្នូលរបស់ធនាគារ រួមមានបង្កើនដើមទុនចុះបញ្ជី និងពង្រីកប្រតិបត្តិការធុរកិច្ចលើទីផ្សារ។

លោក ហុយ ឆាយ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកម្នាក់ទៀតរបស់ធនាគារ ព្រីនស៍ ម.ក។ លោកជាសហគ្រិនពូកែមួយរូប ជាមួយជំនាញក្នុងការធ្វើវិនិយោគក្នុងវិស័យផ្សេងៗដូចជា អចលនទ្រព្យ សណ្ឋាគារ រមណីយដ្ឋាន ការគ្រប់គ្រង និងអភិវឌ្ឍន៍វិនិយោគ បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងវិស័យដឹកជញ្ជូន។

# ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន ៥នាក់ ហើយក្នុងនោះ ២រូបជា អភិបាលឯករាជ្យ។

ក្រុមប្រឹក្សាភិបាលជាស្ថាប័នដែលធ្វើការសម្រេចចិត្តចុងក្រោយគេ លើកលែងលើបញ្ហាមួយចំនួន ដែលតម្រូវឱ្យមានការយល់ព្រមពីភាគទុនិកដូចដែលបានចែងក្នុងលក្ខន្តិកៈក្រុមហ៊ុន និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវទាំងស្រុងលើការដឹកនាំ គ្រប់គ្រង ចង្អុលបង្ហាញ និងពិនិត្យលើដំណើរប្រតិបត្តិការទាំងមូលរបស់ធនាគារ ព្រមទាំងពង្រឹងនូវស្តង់ដារគណនេយ្យភាព ដើម្បីឱ្យគណៈគ្រប់គ្រងប្រតិបត្តិទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ក្រុមប្រឹក្សាភិបាលអនុវត្តវិធីសាស្ត្រនៃការធ្វើសេចក្តីសម្រេចច្បាប់លើគ្រប់ការវិនិច្ឆ័យទាំងអស់។

ជាមួយនឹងកិច្ចប្រឹងប្រែងនេះក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍ពីចំណេះដឹងដ៏ស៊ីជម្រៅ និងការរួមចំណែកពីសំណាក់អភិបាលនីមួយៗ នៅ គ្រប់វិស័យទាំងអស់របស់ធុរកិច្ច និងប្រតិបត្តិការរបស់ធនាគារ។ បន្ថែមលើទេពកោសល្យជំនាញដ៏ទូលំទូលាយរបស់អភិបាលទាំងអស់ អភិបាល ឯករាជ្យក៏ផ្តល់នូវការវិនិច្ឆ័យឯករាជ្យលើការពិភាក្សាពីបញ្ហាគន្លឹះទាក់ទងនឹងយុទ្ធសាស្ត្រ ការធ្វើសវនកម្ម ដំណើរប្រតិបត្តិការ និងហានិភ័យ។

ក្រុមប្រឹក្សាភិបាល តែងតែធានាបានលើការប្រតិបត្តិតាមនិយ័តកម្មដែលបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិ ជាពិសេសទាក់ទងទៅនឹងប្រកាស ទាំងអស់ដែលបានដាក់ចេញដោយធនាគារជាតិកម្ពុជា (NBC)។

ក្នុងន័យនេះ រចនាសម្ព័ន្ធ និងសមាសភាពនៃក្រុមប្រឹក្សាភិបាល គឺស្របតាមលក្ខខណ្ឌតម្រូវការរបស់ធនាគារជាតិ។ នេះដើម្បីធានាឱ្យបានថាធនាគារ ទទួលបានប្រយោជន៍ពីសមតុល្យលើសមត្ថកិច្ច បង្កើនគណនេយ្យភាព និងសមត្ថភាពឱ្យប្រសើរឡើង សម្រាប់ការសម្រេចចិត្តប្រកបដោយភាពឯករាជ្យ។

ក្រុមប្រឹក្សាភិបាលជឿជាក់ថា អភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ គឺជាកត្តាដ៏សំខាន់ និងមានអត្ថប្រយោជន៍ក្នុងការអនុវត្តប្រកបសកកម្មរបស់ធនាគារដោយ ជោគជ័យ។ ក្របខណ្ឌអភិបាលកិច្ចរបស់ធនាគារ ត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើមូលដ្ឋាននៃគោលការណ៍របស់ប្រកាសលេខ ៨-៧-០៤-២១១ ស្តី ពីអភិបាលកិច្ចនៅតាមបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៤ (ប្រកាសស្តីពីអភិបាលកិច្ច) ប្រកាសលេខ ៨៧-០៤-២១២ ប្រ.ក ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្របសម្រាប់បុគ្គលជាក់ព័ន្ធស្នើសុំ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងប្រកាស លេខ៨៧-១០-១៧២ ប្រ.ក ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០ (ប្រកាសស្តីពីការត្រួតពិនិត្យ ផ្ទៃក្នុង) ចេញផ្សាយដោយធនាគារជាតិកម្ពុជា ជាមួយនឹងការអនុវត្តនៃអភិបាលកិច្ចសាជីវកម្មជាអន្តរជាតិ និងមានលក្ខណៈល្អប្រសើរ។

គណៈកម្មការជាន់ខ្ពស់បើត្រូវបង្កើតឡើងដូចខាងក្រោម៖

**គណៈកម្មការសវនកម្ម និងប្រតិបត្តិតាម**

**សមាសភាព**

- លោក ចេន សំវិសុទ្ធ ជាប្រធាន (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- លោក ស៊ឹម ហ៊ុយឈ័ង ជាសមាជិក (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- លោក ហុយ ឆាយ ជាសមាជិក

**តួនាទី និងទំនួលខុសត្រូវ**

**ក. ដំណើរការផ្ទៃក្នុង និងការគ្រប់គ្រង**

- អនុម័តលើគោលការណ៍ គោលនយោបាយ ដំណើរការ និងក្របខណ្ឌត្រួតពិនិត្យសម្រាប់ការគ្រប់គ្រងប្រតិបត្តិការធុរកិច្ចរបស់ធនាគារ។
- ពិនិត្យលើភាពត្រឹមត្រូវនៃការត្រួតពិនិត្យផ្ទៃក្នុង រួមទាំងត្រួតពិនិត្យផ្ទៃក្នុងហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិតាម ដែលបង្កើតឡើងដោយគណៈ គ្រប់គ្រងធនាគារ។
- គណៈកម្មការសវនកម្មនិងប្រតិបត្តិតាម ត្រូវធានាថាការពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង គឺត្រូវធ្វើជាប្រចាំ។
- ពិនិត្យលើការប្រតិបត្តិតាមច្បាប់ បទបញ្ញត្តិ និងក្រមសីលធម៌របស់ធនាគារ។ ពិចារណាលើគំហើញសំខាន់ៗដែលពាក់ព័ន្ធនឹង ការស៊ើបអង្កេតផ្ទៃក្នុងណាមួយក្នុងការគ្រប់គ្រងភាពទន់ខ្សោយ ការបន្លំ ឬការប្រព្រឹត្តក្រុមអសីលធម៌ និងការឆ្លើយតបរបស់គណៈ គ្រប់គ្រង (ក្នុងករណីអវត្តមានរបស់គណៈគ្រប់គ្រង)។
- ដឹកនាំអង្គការដែលពាក់ព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាព គណៈកម្មការសវនកម្មនិងប្រតិបត្តិតាម ហើយផ្តល់យោបល់ពីផលដែលអាច កើតមានឡើង ឬកើតមានជាក់ស្តែងនៃការផ្លាស់ប្តូរនិយ័តកម្ម។
- ផ្តល់អនុសាសន៍ត្រឹមត្រូវ ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមានដែលចំណុចខាងលើអាចកើតមានចំពោះប្រតិបត្តិការធនាគារ ឬ ប្រើប្រាស់កាលានុវត្តន៍ភាពដែលផ្តល់ឱ្យ។

**ខ. របាយការណ៍ហិរញ្ញវត្ថុ**

ពិនិត្យលើដំណើរនៃការធ្វើរបាយការណ៍ និងការប្រកាសព័ត៌មានហិរញ្ញវត្ថុ ដើម្បីប្រាកដថារបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ គ្រប់គ្រាន់ និងប្រកបដោយភាពជឿជាក់។ ទាំងនេះរួមមាន៖

- ១. ពិនិត្យគោលនយោបាយគណនេយ្យ។
- ២. ពិនិត្យបញ្ហាចម្បងៗនៃរបាយការណ៍ និងការវិនិច្ឆ័យដើម្បីធានាឱ្យបាននូវសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុ។
- ៣. រាយការណ៍ជូនក្រុមប្រឹក្សាភិបាលជាបន្ទាន់ នូវបញ្ហាទាំងអស់ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុ។
- ៤. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំមុនការដាក់ជូនក្រុមប្រឹក្សាភិបាលដោយផ្ដោតសំខាន់លើ៖

- ការផ្លាស់ប្តូរទាំងឡាយណាដែលអាចកើតមានឡើងចំពោះគោលនយោបាយ និងគោលការណ៍គណនេយ្យ។
- ការចុះបញ្ជីគណនេយ្យចម្បងៗដោយផ្អែកលើការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។
- ភាពមិនត្រឹមត្រូវ ប្រសិនបើមានក្នុងសេចក្តីព្រាងនៃរបាយការណ៍សវនកម្ម។
- ការកែតម្រូវសំខាន់ៗដែលកើតចេញពីការធ្វើសវនកម្ម។
- លិខិតតំណាងទៅកាន់សវនករ។
- សេចក្តីសន្និដ្ឋានពីកង្វល់។
- ការប្រតិបត្តិតាមស្តង់ដារគណនេយ្យ។
- ការប្រតិបត្តិតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងបញ្ញត្តិស្តីពីរបាយការណ៍ហិរញ្ញវត្ថុ។
- ប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ តួយ៉ាង ប្រតិបត្តិការជាមួយភាគីជុំវិញម៉ាកយីហោ ឬគណៈគ្រប់គ្រង បណ្តាក្រុមហ៊ុនពាក់ព័ន្ធដទៃទៀត ឬសាច់ញាតិ ។ល។ ដែលអាចបង្កឱ្យមានទំនាស់ផលប្រយោជន៍នាពេលអនាគត។

**គ. សវនកម្មដោយសវនករឯករាជ្យ**

- ១. ពិនិត្យទំហំការងារ និងតម្លៃប្រសិទ្ធភាពរបស់សវនកម្ម និងឯករាជ្យភាព និងអព្យាក្រឹតភាពរបស់សវនករឯករាជ្យ។ ដោយសវនករផ្តល់សេវាកម្មច្រើនផងដែរ ក្រៅពីសេវាកម្មសវនកម្ម។ គណៈកម្មការសវនកម្ម និងប្រតិបត្តិករ គួររក្សានូវទំហំនៃសេវាកម្មក្រោមការត្រួតពិនិត្យការិយកតុល្យភាពលើការរក្សាអព្យាក្រឹតភាព និងតម្លៃនៃការចំណាយ។
- ២. ផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលលើការតែងតាំង ការតែងតាំងសារជាថ្មី និងការដកតំណែងសវនករឯករាជ្យ ព្រមទាំងអនុម័តយល់ព្រមលើកម្រៃ និងខ្លឹមសារនៃកិច្ចសន្យាជាមួយនឹងសវនករឯករាជ្យ។
- ៣. ពិនិត្យលទ្ធផលនៃការធ្វើសវនកម្មជាមួយនឹងសវនករឯករាជ្យ ដោយពិចារណាលើលិខិតពីគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសវនករឯករាជ្យ និងចម្លើយតបរបស់គណៈគ្រប់គ្រងចំពោះការរកឃើញ និងការផ្តល់អនុសាសន៍។

**ឃ. សវនកម្មផ្ទៃក្នុង**

- ១. ពិនិត្យនូវទំហំសកម្មភាព និងប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុង។
- ២. ពិនិត្យផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងធានាថាមុខងារសវនកម្មផ្ទៃក្នុងមានធនធានគ្រប់គ្រាន់ និងមានសិទ្ធិចូលយកព័ត៌មានរបស់ស្ថាប័ន។

- ៣. ពិនិត្យរបាយការណ៍ប្រចាំត្រីមាស និងអនុសាសន៍ពីសវនករផ្ទៃក្នុង ហើយធានាឱ្យបាននូវវិធានការត្រឹមត្រូវចំណាត់ការដោយគណៈគ្រប់គ្រងស្របតាមកាលកំណត់។
- ៤. ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលលើការតែងតាំង ឬការដកតំណែងនាយកប្រតិបត្តិទទួលបន្ទុកលើមុខងារសវនកម្មផ្ទៃក្នុង។
- ៥. ពិនិត្យឡើងវិញការរកឃើញនៃការស៊ើបអង្កេតផ្ទៃក្នុង ដោយសវនករផ្ទៃក្នុងលើបញ្ហាសង្ស័យដែលពាក់ព័ន្ធនឹងការបន្ត ភាពមិនប្រក្រតី និងភាពហាជមនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងលើបញ្ហាចម្បង និងការរាយការណ៍ជូនក្រុមប្រឹក្សាភិបាល។

**ង. ប្រតិបត្តិកិច្ច**

- ១. ត្រួតពិនិត្យ និងពិនិត្យឡើងវិញនូវការប្រកាន់ខ្ជាប់របស់ធនាគារចំពោះតម្រូវការច្បាប់ និងប្រតិបត្តិកិច្ច ដែលត្រូវអនុវត្តចំពោះអាជីវកម្ម និងប្រតិបត្តិការរបស់ធនាគារដោយគ្មានការកំណត់ចំពោះការគ្រប់គ្រងលើការប្រឆាំងទៅនឹងការសម្អាតប្រាក់ និងការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានកេរ្តិ៍រាងកាយ ហើយត្រូវរាយការណ៍ជាទៀងទាត់ទៅកាន់ក្រុមប្រឹក្សាភិបាល ផ្អែកលើបញ្ហាប្រតិបត្តិកិច្ចដោយស្របតាមអនុសាសន៍ឬសកម្មភាពតែតម្រូវណាមួយ។
- ២. ពិនិត្យឡើងវិញរាល់ប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ និងស្ថានភាពទំនាស់ផលប្រយោជន៍ណាមួយដែលអាចកើតមានឡើងនៅក្នុងធនាគាររួមទាំងប្រតិបត្តិការ នីតិវិធី ឬនៃដំណើរការនៃការប្រព្រឹត្តិដែលចោទជាសំណួរអំពីភាពស្មោះត្រង់នៃការគ្រប់គ្រង។

**ច. ផ្សេងៗ**

- ១. សម្របសម្រួលជាមួយគណៈកម្មការហានិភ័យនិងផលិតផលថ្មី ដើម្បីធានាថាផែនការសង្គ្រោះធុរកិច្ចត្រូវបានអនុវត្តដោយប្រសិទ្ធភាព។
- ២. ប្រតិបត្តិការត្រួតពិនិត្យ និងសកម្មភាពផ្សេងៗដែលក្រុមប្រឹក្សាភិបាលពិចារណាថាសាកសមក្នុងខ្លឹមសារយោង។

**គណៈកម្មការហានិភ័យ និងផលិតផលថ្មី**

**សមាសភាព**

- លោក ស៊ឹម ហ៊ុយឈ័ង ជាប្រធាន (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- លោក មេន សំរិសុទ្ធ ជាសមាជិក (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- លោក ហុយ ឆាយ ជាសមាជិក

**តួនាទី និងទំនួលខុសត្រូវ**

**ក. ហានិភ័យ**

- ១. ពិនិត្យឡើងវិញនូវរបាយការណ៍របស់គណៈគ្រប់គ្រងដែលលម្អិតពីភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពទាំងស្រុងនៃមុខងារគ្រប់គ្រងហានិភ័យរបស់ធនាគារ និងការអនុវត្តដោយគណៈគ្រប់គ្រង ហើយនិងរបាយការណ៍លើការត្រួតពិនិត្យផ្ទៃក្នុង អនុសាសន៍ និងបញ្ជាក់ពីវិធានការត្រឹមត្រូវដែលបានធ្វើចំណាត់ការ។
- ២. ពិនិត្យឡើងវិញនូវទស្សនៈវិទ្យាលើហានិភ័យ ក្របខណ្ឌ យុទ្ធសាស្ត្រ និងគោលនយោបាយដែលបានរំណែងដោយគណៈគ្រប់គ្រង ដោយធានានូវការប្រតិបត្តិតាមគោលនយោបាយ និងលក្ខណៈហានិភ័យទូទៅរបស់ស្ថាប័ន។ ហានិភ័យក្នុងនាយទូលាយ រួមមានហានិភ័យទីផ្សារ ហានិភ័យឥណទាន ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ និងហានិភ័យពាណិជ្ជកម្ម។
- ៣. ពិនិត្យឡើងវិញភាពគ្រប់គ្រាន់នៃការធានារ៉ាប់រង។
- ៤. ពិនិត្យឡើងវិញការកំណត់អត្តសញ្ញាណ និងវិធីសាស្ត្រវាស់វែងហានិភ័យ។

- ៥. មានការយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍អភិបាលកិច្ច និងក្រុមប្រតិបត្តិល្អឥតខ្ចោះ។
- ៦. លទ្ធិតម្លៃចំណុចដែលត្រូវបោះផ្សាយក្នុងរបាយការណ៍ប្រចាំឆ្នាំពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈកម្មការហានិភ័យរួមបញ្ចូលទាំងក្របខណ្ឌហានិភ័យ និងវិធីសាស្ត្រ។
- ៧. ទទួលយកដំបូន្មានឯករាជ្យពីខាងក្រៅជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ប្រសិនបើចាំបាច់។
- ៨. បង្កើតអនុគណៈកម្មការហានិភ័យចេញពីសមាជិកភាពរបស់ខ្លួន ដើម្បីដោះស្រាយទិដ្ឋភាពជាក់លាក់នៃភារកិច្ចរបស់ខ្លួន។
- ៩. ពិនិត្យ និងវាយតម្លៃលើភាពគ្រប់គ្រាន់នៃគោលនយោបាយគ្រប់គ្រងហានិភ័យ និងក្របខ័ណ្ឌក្នុងការកំណត់អត្តសញ្ញាណ ការវាស់ស្ទង់ និងការតាមដាន ការគ្រប់គ្រងលើហានិភ័យ និងវិសាលភាពដែលការធ្វើប្រតិបត្តិការមានប្រសិទ្ធភាព។
- ១០. ធានារចនាសម្ព័ន្ធ ធនធាន និងប្រព័ន្ធត្រូវបានដាក់សម្រាប់គ្រប់គ្រងហានិភ័យ ឧទាហរណ៍៖ ធានាថាបុគ្គលិកមានទំនួលខុសត្រូវសម្រាប់អនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ និងអនុវត្តតួនាទីទាំងនោះដោយឯករាជ្យតាមសកម្មភាពហានិភ័យដើមរបស់ធនាគារ។
- ១១. ត្រួតពិនិត្យឡើងវិញនូវរបាយការណ៍តាមពេលវេលាពីនាយកដ្ឋានគ្រប់គ្រងហានិភ័យអំពីហានិភ័យដែលបានដាក់ជូន សមាសភាពមុខងារហានិភ័យ និងសកម្មគ្រប់គ្រងហានិភ័យ។

**ខ. ផលិតផលថ្មី**

- ១. ពិនិត្យឡើងវិញ និងណែនាំផលិតផលថ្មី រួមបញ្ចូលទាំងប៉ុន្មានកំណត់ត្រឹមតែមុខងារ បញ្ញត្តិ និងលក្ខខណ្ឌ យុទ្ធសាស្ត្រ និងផ្នែកគោលដៅ ក៏ដូចជាយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ គោលនយោបាយ និងភាពទ្រាំទ្រហានិភ័យសម្រាប់ការយល់ព្រមរបស់គណៈកម្មការហានិភ័យ និង ផលិតផលថ្មី និងការអនុវត្តរបស់ក្រុមប្រឹក្សាភិបាល។
- ២. តាមដាន និងត្រួតពិនិត្យការអនុវត្តរបស់ផលិតផលថ្មីដែលបានណែនាំទៅកាន់អតិថិជន និងធានាថាផលិតផលដែលបានណែនាំនោះមានភាពស៊ីសង្វាក់គ្នានឹងយុទ្ធសាស្ត្រគោលដៅរយៈពេលវែង និងរយៈពេលខ្លីដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។
- ៣. ដើម្បីតាមដាន និងវាយតម្លៃលក្ខខណ្ឌអាជីវកម្ម និងការអភិវឌ្ឍន៍ក្នុងទីផ្សារហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋានកំពុងរីកចម្រើន និងវាយតម្លៃផលប៉ះពាល់ដែលកើតចេញពីការផ្លាស់ប្តូរនៃច្បាប់ និងបទប្បញ្ញត្តិ។

**គណៈកម្មការប្រាក់ឈ្នួល និងការតែងតាំង**

**សមាសភាព**

- លោក ស៊ឹម ហ៊ុយឈ័ង ជាប្រធាន (អភិបាលឯករាជ្យមិនប្រតិបត្តិ)
- លោក ហុយ ឆាយ ជាសមាជិក
- លោក ហ៊ិន សុរតនា ជាសមាជិក (ប្រធាននាយកប្រតិបត្តិ)

**តួនាទី និងទំនួលខុសត្រូវ**

- ក. ដើម្បីបង្កើតតម្រូវការអប្បបរមាសម្រាប់ក្រុមប្រឹក្សាភិបាល ដូចជា តម្រូវឱ្យមានជំនាញចម្រុះ បទពិសោធន៍ លក្ខណៈសម្បត្តិ និងសមត្ថភាពស្នូលដែលតម្រូវឱ្យមានសម្រាប់ធ្វើជាអភិបាល។
- ខ. ដើម្បីបង្កើតតម្រូវការអប្បបរមាសម្រាប់នាយកប្រតិបត្តិ និងសម្រាប់សមាជិកគណៈកម្មការប្រតិបត្តិ និង;
- គ. ដើម្បីបង្កើតយន្តការសម្រាប់វាយតម្លៃជាផ្លូវការលើប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាលទាំងមូល និងការចូលរួមចំណែករបស់អភិបាលនីមួយៗលើប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាល ការចូលរួមចំណែករបស់អនុគណៈកម្មការនានារបស់ក្រុមប្រឹក្សាភិបាល និងការអនុវត្តការងាររបស់នាយកប្រតិបត្តិ និងសមាជិករបស់គណៈកម្មការប្រតិបត្តិនានា និង
- ឃ. ដើម្បីផ្តល់យោបល់ណែនាំ និងវាយតម្លៃលើអ្នកដែលត្រូវតែងតាំងសម្រាប់ភាពជាអភិបាល សមាជិកគណៈកម្មការនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាអ្នកដែលត្រូវតែងតាំងសម្រាប់ធ្វើជានាយកប្រតិបត្តិ និងសមាជិករបស់គណៈកម្មការប្រតិបត្តិ។
- ង. ដើម្បីវាយតម្លៃលើអភិបាល សម្រាប់ការតែងតាំងធ្វើជាអភិបាលឡើងវិញ មុននឹងដាក់ពាក្យស្នើសុំការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC) ។

- ច. ដើម្បីត្រួតពិនិត្យសមាសភាពទូទៅនៃក្រុមប្រឹក្សាភិបាល ទាក់ទងនឹងភាពសមរម្យនៃទំហំ និងជំនាញ និងសមាភាពរវាងអភិបាលប្រតិបត្តិ អភិបាលមិនប្រតិបត្តិ និងអភិបាលឯករាជ្យ តាមរយៈការការពិនិត្យឡើងវិញប្រចាំឆ្នាំ។
- ឆ. ដើម្បីត្រួតពិនិត្យលើការតែងតាំង ផែនការបន្តវេនរបស់គណៈគ្រប់គ្រង និងការវាយតម្លៃលើការអនុវត្តការងាររបស់គណៈគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ និង
- ជ. ដើម្បីផ្តល់យោបល់អំពីក្របខណ្ឌនៃប្រាក់ឈ្នួលរបស់អភិបាល នាយកប្រតិបត្តិ និងគណៈគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ សម្រាប់ទទួលបានការអនុម័តយល់ព្រមពីក្រុមប្រឹក្សាភិបាល ។
- ឈ. ដើម្បីផ្តល់យោបល់លើកញ្ចប់ប្រាក់ឈ្នួលជាក់លាក់សម្រាប់អភិបាលប្រតិបត្តិ នាយកប្រតិបត្តិ និងសមាជិកគណៈកម្មការប្រតិបត្តិ។

**គណៈកម្មការប្រតិបត្តិ**

គណៈកម្មាធិការប្រតិបត្តិ (EXCO) មានតួនាទីជាអ្នកធ្វើសេចក្តីសម្រេចចិត្តខ្ពស់បំផុតក្នុងកម្រិតគណៈគ្រប់គ្រងរបស់ធនាគារ។ លើសពីនេះ គណៈកម្មាធិការគ្រប់គ្រងរបស់ធនាគារ គឺជាគណៈកម្មាធិការបន្ថែមដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលក្នុងការបំពេញភារកិច្ច និងទំនួលខុសត្រូវរបស់គណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការទាំងនោះរួមមាន គណៈកម្មាធិការធនធានមនុស្ស (HRC) គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (RMC) គណៈកម្មាធិការឥណទាន (MCC) គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម (ALCO) និងគណៈកម្មាធិការគ្រប់គ្រងគម្រោង (PSC)។

នៅកម្រិតគណៈគ្រប់គ្រងប្រតិបត្តិ សមាសភាពគណៈកម្មការរួមមាន៖

- |  |                              |
|--|------------------------------|
| ១. លោក ហិន សុវចនា ប្រធាននាយកប្រតិបត្តិ៖                                      | ជាប្រធានគណៈកម្មការប្រតិបត្តិ |
| ២. លោក ប៊ិន ជេវិន នាយកប្រតិបត្តិផ្នែកអាជីវកម្ម និងជាអនុប្រធាននាយកប្រតិបត្តិ៖ | ជាសមាជិក                     |
| ៣. លោក លឹម លីវ៉ាឌី នាយកគ្រប់គ្រងសេវាធនធានមនុស្ស៖                             | ជាសមាជិក                     |
| ៤. លោកស្រី កែវ ស័នស្សី នាយិកានាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន៖  | ជាសមាជិក                     |
| ៥. លោក Winston Tan នាយកប្រតិបត្តិហិរញ្ញវត្ថុ៖                                | ជាសមាជិក                     |
| ៦. លោក ឡេង សេងឡាន នាយកគ្រប់គ្រងហានិភ័យ៖                                      | ជាសមាជិក                     |
| ៧. លោក Lim Eng Keat នាយកគ្រប់គ្រងទំនាក់ទំនងក្រុមហ៊ុន និងម៉ាយីតជីង៖           | ជាសមាជិក                     |
| ៨. លោកស្រី សៀ សុខលីន នាយិកានាយកដ្ឋានប្រតិបត្តិការ៖                           | ជាសមាជិក                     |
| ៩. លោក Min Gang នាយកប្រតិបត្តិឌីជីថល និងដៃគូអាជីវកម្មឌីជីថល                  | ជាសមាជិក                     |
| ១០. លោកស្រី ប៉េង លីយ៉ា នាយិកាសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល             | ជាសមាជិក                     |
| ១១. លោកស្រី តៃ មុយនី នាយិកាសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនអាជីវកម្ម            | ជាសមាជិក                     |
| ១២. លោក Ho Kok Wai នាយកគ្រប់គ្រងនាពេល និង បណ្តាញចែកចាយ                       | ជាសមាជិក                     |
| ១៣. កញ្ញា ហាំង ហ៊ុយ នាយិកាគ្រប់គ្រងឥណទាន                                     | ជាសមាជិក                     |

# ទំនួលខុសត្រូវសង្គម





# ៤

៥៩ ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព

---

៦០ ទំនួលខុសត្រូវសង្គម

# ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុ ប្រកបដោយចីរភាព

ធនាគារ ព្រីនស៍ ម.ក ក្នុងតួនាទីជាសមាជិកនៃសមាគមធនាគារនៅកម្ពុជា បានទទួលយកគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។ ការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះអាចជួយធនាគារកាត់បន្ថយហានិភ័យនៃការវិនិយោគ និងស្វែងរកឱកាសអាជីវកម្មថ្មីៗ ទន្ទឹមនឹងការថែរក្សាបរិស្ថាន និងគាំទ្រដល់វប្បធម៌ និងសហគមន៍។

ក្នុងឆ្នាំ២០២០ យើងបានបង្កើត និងដាក់ឱ្យដំណើរការក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលមានគោលនយោបាយទូទៅមួយ គោលនយោបាយស្នូលបួន គោលនយោបាយប្រធានបទពីរ និងគោលនយោបាយតាមខស្យាហកម្មហានិភ័យប្រាំបួន ដើម្បីគាំទ្រដល់ការសម្រេចចិត្តអាជីវកម្មរបស់យើងនៅគ្រប់កម្រិត និងផ្តល់ជាឯកសារយោងសម្រាប់ស្វែងយល់ពីឱកាស និងដោះស្រាយជាមួយហានិភ័យក្នុងបរិបទនៃផលប៉ះពាល់បរិស្ថាន និងសង្គមដោយផ្ទាល់ និងដោយប្រយោល។ គោលនយោបាយនីមួយៗបង្ហាញពីបញ្ហាបរិស្ថាន និងសង្គមសំខាន់ៗ ដំណោះស្រាយដែលជាការប្តេជ្ញាចិត្តរបស់យើង និងអ្វីដែលយើងរំពឹងថាអតិថិជន និងដៃគូអាជីវកម្មរបស់យើងនឹងត្រូវប្រតិបត្តិតាម។

នីតិវិធីគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម ក៏ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការណែនាំជាជំហានៗ លើការកំណត់វាយតម្លៃ និងគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម។ បន្ថែមលើការបញ្ជាក់ការវាយតម្លៃហានិភ័យបរិស្ថាននិងសង្គម នៅក្នុងដំណើរការឥណទាននិងលទ្ធកម្ម យើងក៏ប្តេជ្ញាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍន៍សមត្ថភាព និងការយល់ដឹងទាក់ទងនឹងហិរញ្ញវត្ថុប្រកបដោយចីរភាព ការអភិវឌ្ឍន៍គោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មក្នុងតំលៃសមរម្យសម្រាប់ថាមពលកើតឡើងវិញ និងកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គមរបស់យើង។

គោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពទាំង ៩ គឺ

- ការការពារបរិស្ថាន
- ការការពារមនុស្ស
- ការការពារវប្បធម៌
- ចំណេះដឹងហិរញ្ញវត្ថុ
- បរិយាបន្នហិរញ្ញវត្ថុ
- ហិរញ្ញប្បទានលើគំនិតច្នៃប្រឌិត
- ការបណ្តុះបណ្តាល និងផ្សព្វផ្សាយ
- ហេតុប៉ះពាល់បរិស្ថាន និងសង្គម



# ទំនួលខុសត្រូវសង្គម

## ការអប់រំ

ធនាគារ ព្រីនស៍ ម.កផ្តល់អាហារូបករណ៍ ដល់និស្សិតដែលខ្វះលទ្ធភាព



រាប់ចាប់ពីខាងឆ្វេង៖ លោក ហ៊ាន់ សុរេចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក ថតរូបកាន់លិខិតចុះអនុស្សាវរណៈជាគយល់ ជាមួយឯកឧត្តមបណ្ឌិត អ៊ឹម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ ព្រីនស៍ ម.ក បានចែករំលែកកិត្តិស្រលាញ់ដោយផ្តល់ “ អាហារូបករណ៍របស់ធនាគារ ព្រីនស៍ ” ក្នុងកញ្ចប់ពេញសម្រាប់ថ្នាក់បរិញ្ញាប័ត្រចំនួន ២០កន្លែង ជូនដល់និស្សិតដែលខ្វះលទ្ធភាពសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជំនួយអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍខ្ពស់។

គួរឱ្យរំលឹកផងដែរ កម្មវិធីចុះហត្ថលេខាអនុស្សាវរណៈនៃការយោគយល់គ្នានៃការផ្តល់អាហារូបករណ៍នេះ មានការចូលរួមពីសំណាក់ ឯកឧត្តមយុត ចាន់ដារ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ, លោក ហ៊ាន់ សុរេចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក, ឯកឧត្តមបណ្ឌិត អ៊ឹម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ធនាគារ ព្រីនស៍ ម.ក មានក្តីសង្ឃឹមថា តាមរយៈការផ្តល់អាហារូបករណ៍នេះ នឹងជួយឱ្យយុវជនខ្មែរទទួលបានការអប់រំល្អ និងអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរ ដើម្បីជាសមរម្យរបស់គ្រួសារ និងប្រទេសជាតិ។

### កម្មវិធីសប្បុរសធម៌លើកទី១១

កម្មវិធីសប្បុរសធម៌លើកទី១១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ធ្វើឡើងដើម្បីអង្គុយប្រាក់ និងផ្តល់ទៅឱ្យអ្នកទទួលបាន (អ្នកខ្វះខាត) ដែលបានជ្រើសរើសដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងឱកាសនៃព្រឹត្តិការណ៍សប្បុរសធម៌នេះក៏មានការតាំងបង្ហាញពីពិពណ៌នាប្រគំតន្ត្រី ការសម្តែង និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀតផងដែរ។ នៅក្នុងនោះ ធនាគារ ព្រីនស៍ ម.ក ក៏បានចូលរួមចែករំលែកផ្តល់នូវចំណេះដឹងអំពីការប្រើប្រាស់សេវាធនាគារ ក៏ដូចជាបង្កើតសកម្មភាពសប្បុរសធម៌ ៗ និងផ្តល់ការដូអនុស្សាវរីយ៍ ដល់សាធារណជន និងប្អូនៗនិស្សិតដែលបានមកទស្សនាស្តង់របស់យើងនាពេលនោះ។



រាប់ចាប់ពីខាងឆ្វេង៖ ឯកឧត្តមបណ្ឌិត ផេក ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រគល់លិខិត ថ្លែងអំណរគុណទៅកាន់ លោកហ៊ិន សុធនា ប្រធាននាយកប្រតិបត្តិធនាគារ ព្រីនស៍ ម.ក

### សុខភាព និងកីឡា

ព្រឹត្តិការណ៍ “The Warrior Night” ដើម្បីប្រកាសជាផ្លូវការនូវការប្តូរឈ្មោះ “កីឡដ្ឋានវិសាខា” ទៅជា “កីឡដ្ឋានព្រីនស៍”

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ ព្រីនស៍ ម.ក និងក្លឹបបាល់ទាត់វិសាខា បានរៀបចំព្រឹត្តិការណ៍ “The Warrior Night” ដែលមិនអាចបំភ្លេចបាន ដើម្បីប្រកាសជាផ្លូវការនូវការប្តូរឈ្មោះ “កីឡដ្ឋានវិសាខា” ទៅជា “កីឡដ្ឋានព្រីនស៍” និងដើម្បីបង្ហាញនូវកីឡាករគ្រូបង្វឹកនិងហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅក្នុងរដូវកាល២០២០។



រាប់ចាប់ពីខាងឆ្វេង៖ លោកជំទាវ ហែក សុភី ប្រធានក្លឹបបាល់ទាត់វិសាខាប្រគល់ទង់ជាតិទៅកាន់ លោក ហ៊ិន សុធនា ប្រធាននាយកប្រតិបត្តិធនាគារ ព្រីនស៍ ម.ក សម្រាប់ការប្តូរឈ្មោះពីកីឡដ្ឋានវិសាខា ទៅជាកីឡដ្ឋានព្រីនស៍



បុគ្គលិករបស់ធនាគារ ព្រីនស៍ ម.ក ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមនៅការិយាល័យកណ្តាល

### ចែករំលែកក្តីស្រឡាញ់ ដោយការបរិច្ចាគឈាម

កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ធនាគារ ព្រីនស៍ ម.ក បានរួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំនូវកម្មវិធី “ បរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់បុគ្គលិកធនាគារ ព្រីនស៍ ម.ក ប្រចាំឆ្នាំ២០២០ ” ក្រោមប្រធានបទ “ ចែករំលែកក្តីស្រឡាញ់ ដោយការបរិច្ចាគឈាម ” ដែលមានការចូលរួមស្ម័គ្រចិត្តយ៉ាងក្នុះករពីសំណាក់បុគ្គលិក និងគណៈគ្រប់គ្រងនៃធនាគារ ព្រីនស៍ ម.ក។ កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងសង្គម និងដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលកំពុងត្រូវការឈាមជាចាំបាច់។

## ការផ្តល់ទៅកាន់សង្គម

### ការឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ

សម្រាប់ឆ្នាំ២០២០ នេះ ធនាគារ ព្រីនស៍ ម.ក នៅតែបន្តចូលរួមឧបត្ថម្ភដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ហៅកាត់ថា “ TYDA ” ដែលមានសកម្មភាពផ្តល់ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ក្រីក្រ ដែលជួយសម្រាលបន្ទុកគ្រួសារដែលខ្វះខាតប្រកបហិរញ្ញវត្ថុសម្រាប់ការព្យាបាលវេជ្ជសាស្ត្រ។ ទន្ទឹមនឹងការរីករាលដាលដោយ ជម្ងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ នេះ ធនាគារ ព្រីនស៍ ម.ក និង TYDA បានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងពីការរីករាលដាលដោយ ជម្ងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជានេះផងដែរ។



លោកជំទាវ ពេជ្រផាន់មុន្នី ( អាវស ) អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ថតជាមួយបុគ្គលិកនៃធនាគារ ព្រីនស៍ ម.ក ក្នុងសកម្មភាពការពិនិត្យសុខភាពជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ

**ធនាគារ ព្រីនស៍ ម.ក បង្កើតមុខងារថ្មីលើកម្មវិធី PRINCE Mobile សម្រាប់បរិច្ចាគថវិកា ទៅកាន់អង្គការមូលនិធិកុមារកម្ពុជា (CCF)**

តាមរយៈគម្រោងការងារសង្គមរបស់ធនាគារ ព្រីនស៍ ម.ក ដែលបានសហការជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF) បានលើកទឹកចិត្តដល់អតិថិជនដែលបានប្រើប្រាស់គណនីធនាគារ ព្រីនស៍ អាចចូលរួមធ្វើការបរិច្ចាគថវិកា ដើម្បីគាំទ្រសកម្មភាពរបស់អង្គការ CCF ក្នុងការជួយដល់កុមារងាយរងគ្រោះរាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេឱ្យរួចផុតពីការប្រើប្រាស់ពលកម្មដោយបង្ខំ ការជួញដូរកុមារ ភាពក្រីក្រ និងការគ្មានលទ្ធភាពសមស្របក្នុងការរស់នៅ។ ល។ បច្ចុប្បន្ន អង្គការ CCF ដែលមានលោក Scott Neeson ជាស្ថាបនិក បានកំពុងបំពេញភារកិច្ចក្នុងការជួយសង្គ្រោះកុមារនានាដែលរស់នៅលើគំនរសំរាមក្នុងប្រទេសកម្ពុជា។



**ធនាគារ ព្រីនស៍ ម.ក បានឧបត្ថម្ភម៉ាសចំនួន ១០.០០០ ដល់ក្លឹបបាល់ទាត់ វិសាខា**

ដោយសង្កេតឃើញពីស្ថានភាពនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅតែមានការកើនឡើងជាដាច់ខាតរាល់ថ្ងៃ ធនាគារ ព្រីនស៍ ម.ក បានចូលរួមធ្វើការឧបត្ថម្ភម៉ាសការពារចំនួន ១០.០០០ ទៅកាន់ក្លឹបបាល់ទាត់វិសាខា ដើម្បីម៉ែចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ។ ការឧបត្ថម្ភម៉ាសការពារទាំងនេះ គឺក្នុងគោលបំណងដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅតាមទីជនបទ ។

ធនាគារ ព្រីនស៍ ម.ក បានផ្តល់ម៉ាសចំនួន ១.១៧០ប្រអប់ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩



បុគ្គលិកកំណងឱ្យមន្ទីរពេទ្យគន្ធបុប្ផា ទទួលម៉ាស ដែលទុបត្តមដោយធនាគារ ព្រីនស៍

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ធនាគារ ព្រីនស៍ ម.ក បានផ្តល់ម៉ាសចំនួន ១.១៧០ប្រអប់ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ-១៩ បន្ទាប់ពីការផ្ទុះឡើងនូវព្រឹត្តិការណ៍ការឆ្លងជាសហគមន៍ ២៨ វិច្ឆិកា។ កម្មវិធីមនុស្សធម៌នេះ បង្ហាញឱ្យឃើញពីការព្រួយបារម្ភ ការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពរបស់ក្រុមគ្រូពេទ្យ ក៏ដូចជាកុមារតូចៗដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ិន សុវចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារជាច្រើនរូបផងដែរ។

ធនាគារ ព្រីនស៍ ម.ក បានបង្កើតយុទ្ធនាការយើងរួមគ្នាដើម្បីកម្ពុជា ដើម្បីប្រមូលថវិកាបរិច្ចាគសម្រាប់ទិញវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ-១៩

ដើម្បីគាំទ្រនូវអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រមូលមូលនិធិសម្រាប់ទិញវ៉ាក់សាំងដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកល ធនាគារ ព្រីនស៍ ម.កបានបង្កើត យុទ្ធនាការយើងរួមគ្នាដើម្បីកម្ពុជា ដើម្បីប្រមូលប្រាក់បរិច្ចាគសម្រាប់ទិញវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ-១៩។ ដើម្បីជាការចូលរួម ក៏ដូចជាសម្រួលដល់សាធារណជនក្នុងការបរិច្ចាគ ពួកគេអាចធ្វើការផ្ទេរប្រាក់ទៅកាន់គណនីឈ្មោះ: Cambodians For Cambodia (Vaccine) ដែលមានលេខគណនី ១១១៧៧៧៨៨៨ (សម្រាប់ប្រាក់រៀល) និង ៦៦៦៧៧៧៨៨៨ (សម្រាប់ប្រាក់ដុល្លារ) ហើយការបរិច្ចាគនេះ ទៀតសោតអាចធ្វើឡើងនៅតាមសាខាធនាគារ ព្រីនស៍ ម.ក ទាំង ៣១សាខា ទូទាំងប្រទេស ឬតាមរយៈកម្មវិធី PRINCE Mobile ។



# ការទទួលស្គាល់នានា





# ៥

៦៧ ព័ត៌មានស្ថាប័ន

---

៧១ ពានរង្វាន់ និងការទទួលស្គាល់

# ព័ត៌មានស្ថាប័ន

## ពិធីចុះហត្ថលេខាលើការផ្តល់ជូនកញ្ចប់អត្ថប្រយោជន៍ពិសេស សម្រាប់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា

ធនាគារ ព្រីនស៍ ម.ក បានរៀបចំពិធី ចុះហត្ថលេខាលើការផ្តល់ជូនកញ្ចប់អត្ថប្រយោជន៍ពិសេស សម្រាប់ក្រុមហ៊ុនចុះបញ្ជី នៅផ្សារមូលបត្រកម្ពុជា នៅ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នាអគារផ្សារមូលបត្រកម្ពុជា ។ ការសហការរវាងធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធ្វើឡើងដើម្បី ផ្តល់អត្ថប្រយោជន៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងគោលដៅជួយបំពេញបន្ថែមនូវតម្រូវការហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនទាំងនោះ និងដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសផងដែរ។



កំណាងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងគណៈគ្រប់គ្រងនៃធនាគារ ព្រីនស៍ ថតរូបជាមួយក្នុងឱកាសពិធីចុះអនុស្សាវរណៈជោគយល់

## ពិធីចុះអនុស្សាវរណៈរវាង ធនាគារ ព្រីនស៍ ម.កនិងសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា

ដោយសម្លឹងមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំង និងឆាប់រហ័សរបស់ ធនាគារ ព្រីនស៍ ម.ក និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការ អភិវឌ្ឍន៍នៃស្ថាប័នដ៏មានសារៈសំខាន់ទាំងពីរ ធនាគារ ព្រីនស៍ ម.ក និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះ អនុស្សាវរណៈលើកិច្ចសហប្រតិបត្តិការ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា។ ការចុះអនុស្សាវរណៈនេះត្រូវ បានធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ការរីកចម្រើននៃវិស័យ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការស្នើសុំការគាំទ្រ ហិរញ្ញវត្ថុ និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍អន្តរជាតិ និងស្ថាប័នពាក់ ព័ន្ធនានា ព្រមទាំងផ្តល់ការបណ្តុះបណ្តាលបន្ថែមទៅឱ្យសហគ្រាស ធុនតូច និងមធ្យម មានដូចជា៖ ការគ្រប់គ្រងបញ្ជីគណនេយ្យ ការ ស្នើសុំ និងការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាពខ្ពស់ ការ គ្រប់គ្រងសាច់ប្រាក់ ។ល។



រាប់ចាប់ពីខាងឆ្វេង៖ ឧកញ៉ា តៃ តាំងប័ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលោក ហ៊ិន សុចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក ថតរូបមួយគ្នាក្នុងឱកាសពិធីចុះអនុស្សាវរណៈជោគយល់

**ធនាគារ ព្រីនស៍ ម.ក បានដាក់សម្ពោធសេវាធនាគារអាទិភាព**



រូបកណ្តាល៖ លោក ហ៊ាន់ សុធានា ប្រធាននាយកប្រតិបត្តិធនាគារ ព្រីនស៍ ម.ក ថតជាមួយមន្ត្រីគណៈគ្រប់គ្រងនៃធនាគារ ព្រីនស៍ ម.ក ក្នុងពិធីការដាក់ដំណើរការសាលារង់ចាំសេវាធនាគារអាទិភាព

ធនាគារ ព្រីនស៍ ម.ក បានដាក់សម្ពោធសេវាធនាគារអាទិភាព ព្រមជាមួយនឹងការបង្ហាញសាលារង់ចាំសម្រាប់អតិថិជនអាទិភាពរបស់ខ្លួននៅការិយាល័យកណ្តាល ដែលមានអាសយដ្ឋាននៅលើបណ្តោយមហាវិថីម៉ៅសែទុង។ សេវាធនាគារអាទិភាពត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដែលកំពុងស្វែងរកបទពិសោធន៍ធនាគារផ្ទាល់ខ្លួន ដើម្បីបំពេញតាមគោលដៅហិរញ្ញវត្ថុ និងស្តង់ដារនៃការរស់នៅរបស់ពួកគេ។ ចាប់ពីខែមីនានេះតទៅ ធនាគារ ព្រីនស៍ ម.ក នឹងចាប់ផ្តើមបើកទទួលអតិថិជនសក្តានុពល ឱ្យចូលមកទស្សនាសាលារង់ចាំ ហើយក៏មានការផ្តល់ជូននូវកេសដ្ឋៈ(តែ) ចំពោះអតិថិជនផងដែរ។

### កិច្ចប្រជុំយុទ្ធសាស្ត្រឆមាសទី២ ឆ្នាំ២០២០



រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ធនាគារ ព្រីនស៍ ម.ក បានរៀបចំកិច្ចប្រជុំយុទ្ធសាស្ត្រឆមាសទី២ ឆ្នាំ២០២០ ក្នុងគោលបំណងបូកសរុបលទ្ធផលឆមាសទី១ និង រៀបចំផែនការយុទ្ធសាស្ត្រសំរាប់ឆមាសទី២ ដើម្បី “ បន្តនិរន្តរភាព ជាធនាគារឌីជីថលដែលកើតច្រើនលឿនជាងគេបំផុតនៅកម្ពុជា ” ។

កិច្ចប្រជុំយុទ្ធសាស្ត្រឆមាសសំខាន់ប្រចាំឆមាសនេះ ត្រូវបានការ អញ្ជើញចូលរួមពីលោកប្រធាននាយកប្រតិបត្តិ គណៈនាយកប្រតិបត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗមកពីទីស្នាក់ការកណ្តាល និងនាយក សាខាទាំង៣១ នៅទូទាំងប្រទេស របស់ធនាគារ ព្រីនស៍ ម.ក ដែល មានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។

### ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណធនាគារ ព្រីនស៍



រាប់ចាប់ពីខាងឆ្វេង៖ លោក កឹក សុផល តំណាងមកពីក្រុមហ៊ុនម៉ាស៊ីកាត និងលោក ហ៊ិន សុធានា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ព្រីនស៍ និងលោកស្រី ជុំ មុនីកាតំណាងក្រុមហ៊ុន វីសា បានចែករំលែកស្នាមដៃនៅក្នុងពិធីការណ៍សម្ពោធជាផ្លូវការនូវប័ណ្ណម៉ាស៊ីកាត និងវីសា

ព្រឹត្តិការណ៍នៃកម្មវិធី “ ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណធនាគារ ព្រីនស៍ ” កាលពីសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយមានការចូលរួមពី សំណាក់គណៈគ្រប់គ្រងរបស់ធនាគារ ព្រីនស៍ ម.ក តំណាងអញ្ជើញមកពីក្រុមហ៊ុនម៉ាស៊ីកាត និងវីសា ព្រមទាំងភ្ញៀវភិក្ខិយសជាច្រើននាក់។

ក្នុងកម្មវិធីនេះផងដែរ ក៏មានការប្រកាសនូវការផ្តល់ជូនពិសេស “ ឈ្នះរង្វាន់គ្រប់ៗគ្នា ជាមួយធនាគារ ព្រីនស៍ ” និងការប្រកាសជាផ្លូវការនូវការទទួលបានពានរង្វាន់ជា “ ធនាគារពាណិជ្ជដ៏ឆ្លើមប្រចាំកម្ពុជាឆ្នាំ២០២០ ” ។



# ពានរង្វាន់



ធនាគារ ព្រីនស៍ បានឈ្នះរង្វាន់ជាច្រើនពីស្ថាប័នអន្តរជាតិនៅក្នុងផ្នែកនៃការច្នៃប្រឌិត ធនធានមនុស្ស ធនាគារឌីជីថល និងជាមូម (ធនាគារពាណិជ្ជកម្ម បំផុត) ។ យើងមានមោទនភាព និងកិត្តិយសដែលការផ្តល់សេវាកម្មទៅកាន់អតិថិជនរបស់យើងមានការទទួលស្គាល់។ លើសពីនេះទៅទៀតនេះក៏ជា សក្ខីភាពបញ្ជាក់អំពីការលះបង់ និងផ្តោតសំខាន់ក្នុងការធ្វើឱ្យធនាគារ ព្រីនស៍ ម.ក ក្លាយជាធនាគារ ពាណិជ្ជកម្មមុខគេនៅកម្ពុជា។ ពានរង្វាន់ ទាំងនេះអាចកើតឡើងបានដោយសារការខិតខំប្រឹងប្រែងរបស់សមាជិកក្រុម និងការលះបង់របស់បុគ្គលិកទាំងអស់នៅធនាគារ ព្រីនស៍ ម.ក រួមទាំង ដៃគូអាជីវកម្មរបស់យើងផងដែរ។ ការគាំទ្រឥតឈប់ឈររបស់អតិថិជន ក៏ដូចជាដៃគូអាជីវកម្មរបស់យើង នឹងធ្វើឱ្យធនាគារ ព្រីនស៍កាន់តែខិតខំ ប្រឹងប្រែងបន្តទៅទៀតនៅថ្ងៃអនាគត។ សូមអរគុណចំពោះការគាំទ្រ និងបន្តជឿជាក់មកលើធនាគារ ព្រីនស៍ ម.ក យើងនឹងរិះរកនូវផលិតផល និង សេវាកម្មប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុត ដើម្បីបំពេញតម្រូវការរបស់លោកអ្នកនាពេលអនាគត។

## ១. និយោជកឆ្លើមប្រចាំឆ្នាំ២០២០

កាលបរិច្ឆេទ: ខែមករា ឆ្នាំ២០២០  
 ពី: World HRD Congress

ពានរង្វាន់នេះបានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការអនុវត្តរបស់ ធនាគារ ព្រីនស៍ ម.ក ក្នុងការទាក់ទាញ អភិវឌ្ឍ និងរក្សានូវ បុគ្គលិកដែលមានសក្តានុពល។ ក្នុងរយៈពេលតិចជាងពីរឆ្នាំ បន្ទាប់ពីបានក្លាយជាធនាគារពាណិជ្ជពេញលេញ ធនាគារ ព្រីនស៍ ម.ក ខិតខំប្រឹងប្រែងដើម្បីក្លាយជាធនាគារនៃជម្រើសសម្រាប់ និយោជិតរបស់ខ្លួន។

## ២. និយោជកឆ្លើមជាសាកលប្រចាំឆ្នាំ ២០២០

កាលបរិច្ឆេទ: ខែកុម្ភៈ ឆ្នាំ២០២០  
 ពី: World HRD Congress

ធនាគារ ព្រីនស៍ ម.ក បានទទួលពានរង្វាន់ជានិយោជកឆ្លើម ក្នុង ការប្រើប្រាស់យុទ្ធសាស្ត្រធនធានមនុស្ស ក្នុងការគ្រប់គ្រង និយោជិត និងអភិវឌ្ឍនូវទេពកោសល្យរបស់ពួកគេ។ ធនាគារ ព្រីនស៍ ម.ក ទទួលបានពានរង្វាន់នេះបន្ទាប់ពីឈ្នះពានរង្វាន់ជា និយោជកឆ្លើមនៅកម្ពុជាឆ្នាំ២០២០។

## ៣. ធនាគារឌីជីថលដែលរីកចម្រើនលឿនបំផុត នៅកម្ពុជាឆ្នាំ២០២០

កាលបរិច្ឆេទ: ខែកុម្ភៈ ឆ្នាំ២០២០  
 ពី: Global Business Outlook Banking Awards 2020

នេះគឺជាការទទួលស្គាល់ថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍន៍ធនាគារ ឌីជីថល (កម្មវិធីធនាគារលើទូរស័ព្ទ សេវាអេធីអឹម និងបណ្តាញ ឌីជីថលផ្សេងទៀត) ដែលធនាគារ ព្រីនស៍ ម.ក បានធ្វើការ ច្នៃប្រឌិតបន្ថែមលើមុខជំនួញរបស់ខ្លួនដោយប្រើប្រាស់សក្តានុពល នៃបច្ចេកវិទ្យាឌីជីថល ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ ខ្លួនឱ្យកាន់តែប្រសើរឡើង ជាមួយនឹងរបៀបសេវានៅប្រកបដោយ ភាពងាយស្រួលក្នុងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់ ពួកគេ។

## ៤. ធនាគារពាណិជ្ជកម្ម ប្រចាំប្រទេសកម្ពុជាឆ្នាំ២០២០

កាលបរិច្ឆេទ: ខែសីហា ឆ្នាំ២០២០  
 ពី: International Banker

ពានរង្វាន់នេះគឺជាការទទួលស្គាល់មួយទៀត អំពីល្បឿននៃការ អភិវឌ្ឍន៍របស់ធនាគារ ដែលទាក់ទងទៅនឹងចំនួនអតិថិជន ការ បង្កើតធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងការវិនិ យោគលើការអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងការក្លាយជាធនាគារ ពាណិជ្ជកម្មបង្អស់ដែលបានដាក់ដំណើរការប័ណ្ណម៉ាស៊ីនភាគ / វិសា ឥណពន្ធ / ឥណទាន ក្នុងពេលតែមួយបន្ទាប់ពីបានក្លាយជា ធនាគារពាណិជ្ជពេញលេញនាពេលរយៈពេលត្រឹមតែ២ឆ្នាំ។



**៥. ធនាគារដែលមានភាពច្នៃប្រឌិតជាអន្តរជាតិប្រចាំឆ្នាំ២០២០**

កាលបរិច្ឆេទ: ខែវិច្ឆិកា ២០២០

ពី: Enterprise Asia

ធនាគារបានឈ្នះពានរង្វាន់ លើផ្នែកសេវាកម្ម និងដំណោះស្រាយកម្មវិធី HR in the pocket។ កម្មវិធីនេះ គឺជាការធ្វើឱ្យជីវិតក្នុងដើម្បីផ្តល់នូវភាពងាយស្រួលដល់បុគ្គលិក ក្នុងការអនុវត្តប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាប្រចាំ។

**៦. ធនាគារពាណិជ្ជដែលរីកចម្រើនល្អបំផុត ប្រចាំឆ្នាំ២០២០**

កាលបរិច្ឆេទ: ខែធ្នូ ឆ្នាំ២០២០

ពី: Global Business Outlook Banking Awards 2020

ការទទួលស្គាល់មួយទៀតសម្រាប់ធនាគារ ព្រីនស៍ ម.ក នៅក្នុងការផ្លាស់ប្តូរពីធនាគារបែបសាមញ្ញទៅជាធនាគារឌីជីថល និងការបង្កើតថ្មីតាមរយៈបណ្តាញឌីជីថល ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។

**៧. និយោជកល្អបំផុតនៅអាស៊ី ឆ្នាំ២០២០**

កាលបរិច្ឆេទ: ខែធ្នូ ឆ្នាំ២០២០

ពី: HR Asia, Business Media International

សម្រាប់ការលើកកម្ពស់វប្បធម៌នៅកន្លែងធ្វើការដ៏ល្អ និងការវិនិយោគក្នុងការអភិវឌ្ឍន៍បុគ្គលិក។ ពានរង្វាន់នេះ គឺជាសក្ខីភាពនៃសមិទ្ធផលដ៏អស្ចារ្យរបស់ធនាគារ ព្រីនស៍ ម.ក ក្នុងការវិនិយោគ និងអភិវឌ្ឍធនធានមនុស្ស រួមមានបរិយាកាសការងារកម្មវិធីបណ្តុះបណ្តាល អត្ថប្រយោជន៍ និងផ្តល់ការគាំទ្រដល់បុគ្គលិករបស់ខ្លួនក្នុងគ្រាលំបាកជាដើម។

**៨. ស្ថាប័នដែលរីកចម្រើនលឿនបំផុតនៅកម្ពុជា ឆ្នាំ២០២០**

កាលបរិច្ឆេទ: ខែធ្នូ ឆ្នាំ២០២០

ពី: Enterprise Asia

ធនាគារបានទទួលរង្វាន់នេះ ដោយការកើនឡើងយ៉ាងឆាប់រហ័សនៃមូលដ្ឋានអតិថិជនដែលប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ខ្លួន ដូចជាឥណទាន និងប្រាក់បញ្ញើ ការពង្រីកបណ្តាញសាខា និងអេធីអឹមនៅទូទាំងប្រទេសក្នុងរយៈពេលខ្លី បន្ទាប់ពីការផ្លាស់ប្តូរពីមីក្រូហិរញ្ញវត្ថុទៅធនាគារពាណិជ្ជពេញលេញ។

**៩. និយោជកឆ្នើមជាសាកលប្រចាំឆ្នាំ ២០២០**

កាលបរិច្ឆេទ: ខែធ្នូ ឆ្នាំ២០២០

ពី: ASIAMONEY

ការរីកចម្រើនលឿនបំផុតលើចំនួនអតិថិជនឥណទាន ចំនួនបណ្តាញសាខា និងអេធីអឹម ព្រមទាំងផលិតផល និងសេវាកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ធនាគារ ព្រីនស៍ ម.ក បានឈ្នះពានរង្វាន់នេះ ដោយបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ធនាគារ ព្រីនស៍ ម.ក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមដើម្បីផ្តល់ឥណទានអាជីវកម្ម ជាមួយនឹងអត្រាការប្រាក់ពិសេសដើម្បីជាការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន។

# របាយការណ៍ហិរញ្ញវត្ថុ





# ៦

៧៥ របាយការណ៍ក្រុមប្រឹក្សាភិបាល

---

៧៨ របាយការណ៍សវនករឯករាជ្យ

---

៨១ របាយការណ៍ហិរញ្ញវត្ថុ

---

# របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“អភិបាល”) សូមជាកំរិតរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មចររបស់របស់ធនាគារ ព្រីនស៍ ម.ក (ហៅកាត់ថា “ធនាគារ”) សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

## អំពីធនាគារ

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក មានឈ្មោះថា ព្រីនស៍ ហ្វាយនេន ភីអិលស៊ី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៤៦២៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជកម្ម និងបានប្តូរនាមករណ៍ក្រុមហ៊ុនទៅជា ធនាគារ ព្រីនស៍ ម.ក។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

## សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាផ្នែកធនាគារជាច្រើនប្រភេទដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។

## លទ្ធផលប្រតិបត្តិការ និងភាគលាភ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រ ៩៨៣។

ក្នុងអំឡុងឆ្នាំមិនមានការប្រកាស ឬការបង់ភាគលាភទេ។

## ដើមទុន

ធនាគារមានដើមទុនសរុបចំនួន ២៥០លានដុល្លារអាមេរិក ជាមួយនឹងសន្លឹកហ៊ុនធម្មតាចំនួន ២៥០.០០០សន្លឹកហ៊ុន ដែលមានតម្លៃចារឹក ១.០០០ដុល្លារអាមេរិកក្នុងមួយសន្លឹកហ៊ុន។

## ឥណទាន និងបុរេប្រទានអាក្រក់ និងឥណទានសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី និងការធ្វើសវនកម្មសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថាវាជាឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹងត្រូវ បានជម្រះចេញពីបញ្ជី និងបានកត់ត្រាសវនកម្មសម្រាប់ការខាតបង់ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យពេញលេញ។

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីការលះខុសណាមួយដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសវនកម្មសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

### ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកត់ត្រាបន្ថយឱ្យស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវជាសារវន្តនោះទេ។

### បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ មានដូចជា ៖

- (ក) ពុំមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ
- (ខ) ពុំមានបំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធនាគារនោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

### ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរំពឹងទុកនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។

### ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តពីគណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទរបាយការណ៍នេះ មិនមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

### ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

លោក ចេន ហ៊ឺ	ប្រធានក្រុមប្រឹក្សាភិបាល
លោក ហ៊ុយ ឆាយ	អនុប្រធាន
លោក ហ៊ិន សុរចនា	អភិបាល និងជាប្រធាននាយកប្រតិបត្តិ
លោក ថេន សំវីសុទ្ធ	អភិបាលឯករាជ្យ
លោក ស៊ីម ហ៊ុយឈឹង	អភិបាលឯករាជ្យ

### ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”) ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- ១). អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះជាប្រចាំ
- ២). អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬក៏ប្រសិនបើមានការប្រាសចាកណាមួយ ក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ៣). រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- ៤). រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណីសន្មតសមរម្យថា ធនាគារនឹងមិនអាចបន្តកិច្ចប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- ៥). គ្រប់គ្រងនិងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពល ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

### ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងសំគាល់ទាំងឡាយបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក ហ៊ិន សុរេនា

ប្រធាននាយកប្រតិបត្តិ និង អភិបាលគ្រប់គ្រង

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

កាលបរិច្ឆេទថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១

# របាយការណ៍របស់សវនករឯករាជ្យ

## ជូនចំពោះភាគទុនិករបស់ធនាគារព្រីនស៍ ម.ក

### មតិយោបល់

យើងបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក (ហៅកាត់ថា “ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងរបាយការណ៍ ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ចុងការិយបរិច្ឆេទ និងកំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងសេចក្តីសង្ខេបលើគោលនយោបាយ គណនេយ្យសំខាន់ៗ រួមទាំងសេចក្តីពន្យល់លើព័ត៌មានផ្សេងៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញត្រឹមត្រូវគ្រប់ស្ថានភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ រួមទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

### មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) ។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំ គឺឯករាជ្យពីធនាគារ អនុលោមតាមក្រុមប្រឹក្សា ស្តង់ដារ វិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រមសីលធម៌ របស់គណនេយ្យករជំនាញ (“IESBA Code”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការ ក្រមសីលធម៌ទាំងនោះ និង IESBA Code ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន គឺគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

### បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងសម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀតដែលបានបង្ហាញអំពីមតិយោបល់ត្រឹមត្រូវទៅលើរបាយការណ៍ហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

### ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

គណៈគ្រប់គ្រង គឺត្រូវទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ជាព័ត៌មានដែលបានរាយការណ៍នៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើង ដែលយើងទទួលបានមុនការិយបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ រួមទាំងរបាយការណ៍ប្រចាំឆ្នាំដែលត្រូវបានរំពឹងទុកថាបានត្រៀមរួចរាល់សម្រាប់យើងខ្ញុំបន្ទាប់ពីការិយបរិច្ឆេទនោះ។

មតិរបស់យើងខ្ញុំនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្រប់ដណ្តប់ទាំងស្រុងទៅលើព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនបង្ហាញពីទម្រង់បែបបទនៃការធានាណាមួយនៃសេចក្តីសន្និដ្ឋាននោះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗ ហើយពិចារណាថា ព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬមានកំហុសឆ្គងណាមួយដែលអាចបង្កើតកំហុសឆ្គងជាសារវន្តឬទេ។

ប្រសិនបើយោងតាមការងារដែលយើងបានអនុវត្ត យើងខ្ញុំសន្និដ្ឋានថា បើមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវ រាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ពេលដែលយើងអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្ត ពួកយើងតម្រូវឱ្យទាក់ទងជាមួយក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅនឹងបញ្ហាទាំងនោះដោយអនុលោមតាមការតម្រូវរបស់ CIA ៧២០ (បានកែតម្រូវ)។

### ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) ហើយសម្រាប់ការត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងកំណត់ថា វាមានភាពចាំបាច់ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើសមត្ថភាពធនាគារក្នុងការបន្តប្រតិបត្តិការ ដោយ ផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង ប្រសិនបើមានបញ្ហាទាក់ទងនឹងនិរន្តរភាពជាសារវន្ត និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងរំលាយធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវធ្វើ។

ក្រុមប្រឹក្សាភិបាល គឺមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

### ការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ដោយពុំមានលក្ខណៈខុសឆ្គងជា សារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងការរៀបចំរបាយការណ៍ សវនកម្ម ដែលរួមមានមតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានា អះអាងដែលសមហេតុផល គឺជាការធានាមួយ ដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថា ការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) នឹងតែងតែរកឃើញជានិច្ចនូវកំហុសឆ្គងជាសារវន្តដែលកើតមានឡើងនោះឡើយ។ ការរាយការណ៍ខុសអាចកើត មានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នាអាច មានឥទ្ធិពលដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) យើងអនុវត្តនូវ វិធានវិនិច្ឆ័យ និងការសង្ស័យ ដែលមានវិធានទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ថាតើវាកើតឡើងដោយការក្លែងបន្លំ ឬ កំហុសឆ្គង រៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែល ឆ្លើយតបទៅ នឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និង សមស្របដើម្បីជា មូលដ្ឋានសម្រាប់បញ្ជាក់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការ រាយការណ៍ខុសជាសារវន្តដែល បណ្តាលមកពីការក្លែងបន្លំ គឺជាកំហុសឆ្គងដោយអចេតនាដោយសារ តែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។

- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្ម ដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវ មតិយោបល់លើ ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារនោះទេ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផល នៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជា ការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានដ៏សមស្របលើការប្រើប្រាស់របស់គណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាពគណនេយ្យ ផ្អែកទៅ លើភស្តុតាងសវនកម្មដែលទទួល បាន ថាតើវាមិនប្រាកដប្រជា ជាសារវន្តបានកើតឡើងទាក់ទងនឹង ព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើ លទ្ធភាពការបន្តនិរន្តរភាពរបស់ធនាគារ។
- ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងតម្រូវឱ្យធ្វើការលាតត្រដាង ព័ត៌មានចាំបាច់ដើម្បីឱ្យ ការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់ យើងខ្ញុំទៅនឹងការ លាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការ លាតត្រដាងនោះមិនគ្រប់គ្រាន់ នោះយើងខ្ញុំត្រូវ កែមតិយោបល់របស់យើងខ្ញុំ។


- ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃការចេញ របាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយ ស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគត អាចបណ្តាលឱ្យធនាគារមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមតិការរបស់របាយការណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងការ លាតត្រដាងនានា ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញ នូវភាពត្រឹមត្រូវសមស្របរបស់វា។

យើងខ្ញុំរាយការណ៍ជូនអ្នកដែលទទួលបានបន្ទុកផ្នែកអភិបាលកិច្ចលើបញ្ហាផ្សេងៗ ផែនការណ៍ វិសាលភាពដែលបាន គ្រោងទុក ក្នុងការធ្វើសវនកម្ម និងបញ្ហាសវនកម្មសំខាន់ៗដែលយើងខ្ញុំបានរកឃើញ រួមទាំងរាយការណ៍ពីភាពខ្វះខាត ជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុងដែល យើងខ្ញុំរកឃើញអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏ផ្តល់ជូនក្រុមប្រឹក្សាភិបាល នូវសេចក្តីថ្លែងការណ៍មួយដែលយើងខ្ញុំបានអនុវត្តទៅតាមតម្រូវការ ក្រុមសីលធម៌ ដែលទាក់ទងនឹងឯករាជ្យភាព ហើយយើងខ្ញុំរាយការណ៍ជូនក្រុមប្រឹក្សាភិបាលនូវទំនាក់ទំនងទាំងអស់ និងបញ្ហាផ្សេងៗ ដែលនឹងគិតថាសមហេតុផលទៅលើឯករាជ្យភាពរបស់យើងខ្ញុំ និងការការពារដែលអាចមាន។

Grane Thornton  


ហ្គ្រេន សនថុន (ខេមបូឌា) លីមីតធីត  
 គណនេយ្យករជំនាញ  
 សវនករប្រតិបត្តិស្រុកចុះបញ្ជី



Ronald C. Almera  
 នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
 កាលបរិច្ឆេទថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១

# របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ  
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	សំគាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	៦	១៩.៦៩៦.២៤៦	៧៩.៦៧១.៣១៥	៨.៣១១.៩៩៣	៣៣.៨៧១.៣៧១
ប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារកណ្តាល	៧	៨៨.២៨៦.៩៧១	៣៥៧.១២០.៧៩៨	៧៦៣.៤០៩	៣.១១០.៨៩២
ប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារផ្សេង	៨	៦៨.១៤២.៣០១	២៧៥.៦៣៥.៦០៨	៤៨.១០៥.១៦០	១៩៦.០២៨.៥២៧
ឥណទាន និងបុរេប្រទានតាមថ្លៃដើមរំលស់	៩	៣៥០.១២៨.៥៦៧	១.៤១៦.២៧០.០៥៤	៣០២.៩៧៨.៦១០	១.២៣៤.៦៣៧.៨៣៦
វិនិយោគលើមូលបត្រ	១០	៥.០១៣.១៥៨	២០.២៧៨.២២៤	-	-
ប្រាក់បញ្ញើតាមបណ្ណាញ់ជាមួយធនាគារកណ្តាល	១១	៤០.៩៥៤.៣៨៣	១៦៥.៦៦០.៤៧៩	៣៥.៧៦៣.១៧២	១៤៥.៧៣៤.៩២៦
ទ្រព្យសម្បត្តិ និងបរិក្ខារ	១២	៥.៩០២.៤៥១	២៣.៨៧៥.៤១៤	៦.៤៨៦.៣៩៣	២៦.៤៣២.០៥១
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១៣	១២.៤៦៩.៣៤៨	៥០.៤៣៨.៥១៣	១២.១០៣.៥៦៣	៤៩.៣២២.០១៩
ទ្រព្យសកម្មអរូបិយ	១៤	៥.២៧២.២១៦	២១.៣២៦.១១៤	៣.៥៤១.៩៥៧	១៤.៤៣៣.៤៧៥
ពន្ធពន្យារលើទ្រព្យសកម្ម	១៥	១៧៩.៧៥៩	៧២៧.១២៥	៥២៩.៨៩៩	២.១៥៩.៣៣៨
ទ្រព្យសកម្មផ្សេងៗ	១៦	៣.៤៦៨.៥២៤	១៤.០៣០.១៨០	២.៩៦៤.៦០៩	១២.០៨០.៧៨២
<b>ទ្រព្យសកម្មសរុប</b>		<b>៥៩៩.៥១៣.៩២៤</b>	<b>២.៤២៥.០៣៣.៨៧៤</b>	<b>៤២១.៥៤៨.៧៦៥</b>	<b>១.៧១៧.៨១១.២១៧</b>



**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)**  
**គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	សំគាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>បំណុល និងមូលធន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើពីអតិថិជន	១៧	២០០.១៧៣.៦០២	៨០៩.៧០២.២២០	៤១.៦៣៤.៨៤១	១៦៩.៦៦១.៩៧៧
ប្រាក់កម្ចី	១៨	១១២.០៤៣.៦៥៥	៤៥៣.២១៦.៥៨៤	៩៣.៥១៩.៤៤៧	៣៨១.០៩១.៧៤៧
បំណុលភតិសន្យា	១៣	១៣.៥៦៤.១៧០	៥៤.៨៦៧.០៦៨	១២.៨៤២.៨៣៦	៥២.៣៣៤.៥៥៧
បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	១៩	៧៦៣.៦៦១	៣.០៨៩.០០៩	-	-
អត្ថប្រយោជន៍បុគ្គលិក	២០	៦៤.៩៥០	២៦២.៧២៣	៧៨.៥៣៤	៣២០.០២៦
បំណុលផ្សេងៗ	២១	៩.១៤៤.៧៥៨	៣៦.៩៩០.៥៤៧	១៤.៩៧៦.១២៧	៦១.០២៧.៧១៤
<b>បំណុលផ្សេងៗ</b>		<b>៣៣៥.៧៥៤.៧៩៦</b>	<b>១.៣៥៨.១២៨.១៥១</b>	<b>១៦៣.០៥១.៧៨៥</b>	<b>៦៦៤.៤៣៦.០២៥</b>
<b>មូលធន</b>					
ដើមទុន	២២	២៥០.០០០.០០០	១.០១១.២៥០.០០០	២៥០.០០០.០០០	១.០១៨.៧៥០.០០០
វិភាគទានដើមទុន		១២.៦៦៩.៧៨៣	៥១.២៤៩.២៧២	១២.៦៦៩.៧៨៣	៥១.៣៣៧.៩៦១
ការខាតបង់បង្គរ		(៥.០៨៦.៧១៨)	(២០.៥១៧.៤៦៤)	(៧.១០៩.៧៥១)	(២៨.៧៦៦.២៤៨)
ទុនបម្រុងតាមបទប្បញ្ញត្តិ		៦.១៧៦.០៦៣	២៥.០៨៥.៨៥១	២.៩៣៦.៩៤៨	១១.៨៧៨.៥៧២
ទុនបម្រុងផ្សេងៗ		-	(១៦១.៩៨៦)	-	១៧៤.៩០៧
<b>មូលធនសរុប</b>		<b>២៦៣.៧៥៩.១២៨</b>	<b>១.០៦៦.៩០៥.៦៧៣</b>	<b>២៥៨.៤៩៦.៩៨០</b>	<b>១.០៥៣.៣៧៥.១៩២</b>
<b>បំណុល និងមូលធនសរុប</b>		<b>៥៩៩.៥១៣.៩២៤</b>	<b>២.៤២៥.០៣៣.៨២៤</b>	<b>៤២១.៥៤៨.៧៦៥</b>	<b>១.៧១៧.៨១១.២១៧</b>

សំគាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

### របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០

	សំគាល់	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២៣	៣៧.៨១៧.៨៧៦	១៥៤.១៩៩.៩០៥	២៦.២០៥.៨៦១	១០៦.១៨៦.១៤៩
ចំណាយការប្រាក់	២៣	(៧.៨៤៧.២២០)	(៣១.៩៩៦.៥២៤)	(៣.៨៩៩.៩៩៩)	(១៥.៨០២.៧៩៦)
<b>ចំណូលការប្រាក់សុទ្ធ</b>	២៣	<u>២៩.៩៧០.៦៥៦</u>	<u>១២២.២០៣.៣៨១</u>	<u>២២.៣០៥.៨៦២</u>	<u>៩០.៣៨៣.៣៥៣</u>
ចំណូលកម្រៃជើងសារ	២៤	១.១៥៧.០៧៦	៤.៧១៧.៩០១	៣៩០.៨១៨	១.៥៨៣.៥៩៥
ចំណាយកម្រៃជើងសារ	២៤	(៧៦.៦៧៤)	(៣១២.៦៣៣)	(៩៣.៩៨៦)	(៣៨០.៨៣១)
<b>ចំណូលកម្រៃជើងសារសុទ្ធ</b>	២៤	<u>១.០៨០.៤០២</u>	<u>៤.៤០៥.២៦៨</u>	<u>២៩៦.៨៣២</u>	<u>១.២០២.៧៦៤</u>
ចំណូលប្រតិបត្តិការផ្សេងៗ		២៧០.១៦០	១.១០១.៥៦០	៣.៣៨៦	១៣.៧២០
(ខាត)/ចំណេញផ្សេងៗ - សុទ្ធ	២៥	៣៨៦.៣៣២	១.៥៧៥.២៤៤	(៦៤៧.០៣៤)	(២.៦២១.៧៨២)
(ខាត)/ចំណូលប្រតិបត្តិការសរុប		៦៥៦.៤៩២	២.៦៧៦.៨០៤	(៦៤៣.៦៤៨)	(២.៦០៨.០៦២)
ខាតពីការថយចុះតម្លៃឥណទាន	២៦	(៨២០.៧៦៨)	(៣.៣៤៦.៦២៨)	(១.៨១៨.៥៤០)	(៧.៣៦៨.៧២៤)
<b>ខាតប្រតិបត្តិការផ្សេងៗសុទ្ធ</b>		<u>(១៦៤.២៧៦)</u>	<u>(៦៦៩.៨២៤)</u>	<u>(២.៤៦២.១៨៤)</u>	<u>(៩.៧៦៦.៧៦៦)</u>
ចំណាយបុគ្គលិក	២៧	(១២.៧៦៩.៨០៣)	(៥២.០៦៨.០៣២)	(១០.១៨៦.២៨២)	(៤១.២៧៤.៨១៥)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបិយ	២៨	(៣.៨០១.៩៦៥)	(១៥.៥០២.២៦៣)	(២.៨៨៥.៧៤៣)	(១១.៦៩៣.០៣០)
ចំណាយប្រតិបត្តិការផ្សេងៗ	២៩	(៧.៥៨៦.០៩៩)	(៣០.៩៣១.៨២០)	(៨.៩៩៦.៧១៦)	(៣៦.៤៥៤.៦៩៤)
(ខាត)/ចំណេញមុនពន្ធលើប្រាក់ចំណូល		<u>៦.៧២៨.៩១៥</u>	<u>២៧.៤៣៦.៧០៩</u>	<u>(១.៩២៦.២៣៥)</u>	<u>(៧.៨១៣.២០៨)</u>
ពន្ធលើប្រាក់ចំណូល(ចំណាយ)/ឥណទាន	៣០	(១.៤៦៦.៧៦៧)	(៥.៩៨០.៦៤៦)	៣៤២.៤៦៤	១.៣៨៧.៦៦៤
<b>(ខាត)/ចំណេញសុទ្ធក្នុងឆ្នាំ</b>		<u><u>៥.២៦២.១៤៨</u></u>	<u><u>២១.៤៥៦.០៦៣</u></u>	<u><u>(១.៥៨៣.៧៧១)</u></u>	<u><u>(៦.៤២៥.៥៤៤)</u></u>
ចំណូលម្ចាស់ផ្សេងៗ៖					
ខ្ទង់គណនីដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៣៣៦.៨៩៣)	-	១០៧.៤៧១
<b>ចំណូលលម្អិត (ខាត) ក្នុងឆ្នាំ</b>		<u>៥.២៦២.១៤៨</u>	<u>២១.១១៩.១៧០</u>	<u>(១.៥៨៣.៧៧១)</u>	<u>(៦.៣១៨.០៧៣)</u>
(ខាត)/ចំណេញរបស់៖					
ម្ចាស់ធនាគារ		<u>៥.២៦២.១៤៨</u>	<u>២១.១១៩.១៧០</u>	<u>(១.៥៨៣.៧៧១)</u>	<u>(៦.៤២៥.៥៤៤)</u>
លទ្ធផលលម្អិត/(ខាត)របស់៖					
ម្ចាស់ធនាគារ		<u>៥.២៦២.១៤៨</u>	<u>២១.១១៩.១៧០</u>	<u>(១.៥៨៣.៧៧១)</u>	<u>(៦.៣១៨.០៧៣)</u>

សំគាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

**របាយការណ៍បម្រែបម្រួលមូលធន  
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	ដែលគាំបន្តសម្រាប់ធនាគារ											
	ដើមទុន		ការដាក់ដើមទុន		ប្រាក់ខាតរក្សាទុក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩</b>	១០០.០០០.០០០	៤០១.៨០០.០០០	-	-	(៣.៨៨៩.៨៣១)	(១៥.៧៣០.៥៧១)	១.៣០២.៧៩៩	៥.២៦៨.៤៣៩	-	៦៧.៤៣៦	៩៧.៤១២.៩៦៨	៣៩១.៤០៥.៣០៤
ខាតក្នុងឆ្នាំ	-	-	-	-	(១.៥៨៥.៧៧១)	(៦.៤២៥.៥៤៤)	-	-	-	-	(១.៥៨៥.៧៧១)	(៦.៤២៥.៥៤៤)
ចំណូលលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	១០៧.៤៧១	-	១០៧.៤៧១
<b>លទ្ធផលលម្អិតសរុបក្នុងឆ្នាំ</b>	-	-	-	-	(១.៥៨៥.៧៧១)	(៦.៤២៥.៥៤៤)	-	-	-	១០៧.៤៧១	(១.៥៨៥.៧៧១)	(៦.៣១៨.០៧៣)
<b>ប្រតិបត្តិការជាមួយភាគទុននិកក្នុងនាមជាភាគហ៊ុនិក</b>												
ការបោះផ្សាយភាគហ៊ុន	១៥០.០០០.០០០	៦០៧.៨០០.០០០	-	-	-	-	-	-	-	-	១៥០.០០០.០០០	៦០៧.៨០០.០០០
ការដាក់ដើមទុន	-	-	១២.៦៦៩.៧៨៣	៥១.៣៣៧.៩៦១	-	-	-	-	-	-	១២.៦៦៩.៧៨៣	៥១.៣៣៧.៩៦១
ការផ្ទេរទៅទុនបម្រុងតាមច្បាប់	-	-	-	-	(១.៦៣៤.១៤៩)	(៦.៦១០.១៣៣)	១.៦៣៤.១៤៩	៦.៦១០.១៣៣	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៩.១៥០.០០០	-	-	-	-	-	-	-	-	-	៩.១៥០.០០០
<b>ប្រតិបត្តិការសរុបជាមួយភាគហ៊ុនិក</b>	១៥០.០០០.០០០	៦១៦.៩៥០.០០០	១២.៦៦៩.៧៨៣	៥១.៣៣៧.៩៦១	(១.៦៣៤.១៤៩)	(៦.៦១០.១៣៣)	១.៦៣៤.១៤៩	៦.៦១០.១៣៣	-	-	១២៦.៦៦៩.៧៨៣	៦១៦.៦៦៩.៧៨៣
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>	<b>២៥០.០០០.០០០</b>	<b>១.០១៨.៧៥០.០០០</b>	<b>១២.៦៦៩.៧៨៣</b>	<b>៥១.៣៣៧.៩៦១</b>	<b>(៧.១០៩.៧៥១)</b>	<b>(២៥.៧៦៦.២៤៨)</b>	<b>២.៩៣៦.៩៤៨</b>	<b>១១.៨៧៨.៥៧២</b>	<b>-</b>	<b>១៧៤.៩០៧</b>	<b>២៥៨.៤៩៦.៩៨០</b>	<b>១.០៥៣.៣៧៥.១៩២</b>
<b>សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០</b>	<b>២៥០.០០០.០០០</b>	<b>១.០១៨.៧៥០.០០០</b>	<b>១២.៦៦៩.៧៨៣</b>	<b>៥១.៣៣៧.៩៦១</b>	<b>(៧.១០៩.៧៥១)</b>	<b>(២៥.៧៦៦.២៤៨)</b>	<b>២.៩៣៦.៩៤៨</b>	<b>១១.៨៧៨.៥៧២</b>	<b>-</b>	<b>១៧៤.៩០៧</b>	<b>២៥៨.៤៩៦.៩៨០</b>	<b>១.០៥៣.៣៧៥.១៩២</b>
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	-	-	៥.២៦២.១៤៨	២១.៤៥៦.០៦៣	-	-	-	-	៥.២៦២.១៤៨	២១.៤៥៦.០៦៣
ខាតលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	(៣៣៦.៨៩៣)	-	(៣៣៦.៨៩៣)
<b>ចំណូលលម្អិតសរុបក្នុងឆ្នាំ</b>	-	-	-	-	៥.២៦២.១៤៨	២១.៤៥៦.០៦៣	-	-	-	(៣៣៦.៨៩៣)	៥.២៦២.១៤៨	២១.១១៩.១៧០

**របាយការណ៍បម្រែបម្រួលមូលធន (ត)**  
**សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	ដែលជាប់សម្រាប់ឆ្នាំ												
	ដើមទុន		ការដាក់ដើមទុន		ប្រាក់ខាតរក្សាទុក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
ប្រតិបត្តិការជាមួយភាគទុននិកក្នុងនាមជាភាគហ៊ុនិក													
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(៣.២៣៩.១១៥)	(១៣.២០៧.២៧៩)	៣.២៣៩.១១៥	១៣.២០៧.២៧៩	-	-	-	-	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧.៥០០.០០០)	-	(៨៨.៦៨៩)	-	-	-	-	-	-	-	(៧.៥៨៨.៦៨៩)	
ប្រតិបត្តិការសរុបជាមួយភាគហ៊ុនិក	-	(៧.៥០០.០០០)	-	(៨៨.៦៨៩)	(៣.២៣៩.១១៥)	(១៣.២០៧.២៧៩)	៣.២៣៩.១១៥	១៣.២០៧.២៧៩	-	-	-	(៧.៥៨៨.៦៨៩)	
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>២៥០.០០០.០០០</b>	<b>១.០១១.២៥០.០០០</b>	<b>១២.៦៦៩.៧៨៣</b>	<b>៥១.២៤៩.២៧២</b>	<b>(៥.០៨៦.៧១៨)</b>	<b>(២០.៥១៧.៤៦៤)</b>	<b>៦.១៧៦.០៦៣</b>	<b>២៥.០៨៥.៨៥១</b>	<b>-</b>	<b>(១៦១.៩៨៦)</b>	<b>២៦៣.៧៥៩.១២៨</b>	<b>១.០៦៦.៩០៥.៦៧៣</b>	

សំគាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

**របាយការណ៍លំហូរសាច់ប្រាក់  
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	សំគាល់	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>					
សាច់ប្រាក់បានប្រើក្នុងសកម្មភាពប្រតិបត្តិការ	៣២	៨១.៣៤៥.០៧២	៣៣១.៦៧៩.១៨៧	(១៧១.០៨៤.៤០៣)	(៦៩៣.២៣៤.០០២)
ការប្រាក់ដែលទទួលបាន		៣៦.៧៩៨.៥២៧	១៥០.០៤៣.៥៧៦	២៦.៣៨៤.៧៦៦	១០៦.៩១១.០៧២
ការប្រាក់ដែលបានទូទាត់		(៤.២៥៨.៩០៩)	(១៧.៣៦៥.៤២២)	(២.៥៦៥.៥២៣)	(១០.៣៩៥.៤៩៩)
ពន្ធលើប្រាក់ចំណូលដែលបានទូទាត់		(៣៥២.៩៦៦)	(១.៤៣៩.១៩៦)	-	-
ចំណេញពីប្តូររូបិយប័ណ្ណចិនដាក់លាក់		(៣៣៨.៦៨៥)	(១.៣៨០.៩៦៦)	-	-
អត្ថប្រយោជន៍បុគ្គលិកដែលបានទូទាត់		(៥៥៨.២៣៥)	(២.២៧៦.១៦៧)	(១៦៦.៨៦០)	(៦៧៦.១១៧)
<b>សាច់ប្រាក់ពី (បានប្រើ) ក្នុងសកម្មភាព ប្រតិបត្តិការ</b>		<b>១១២.៦៣៤.៨០៤</b>	<b>៤៥៩.២៦១.០១២</b>	<b>(១៤៧.៤៣២.០២០)</b>	<b>(៥៩៧.៣៩៤.៥៤៦)</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>					
ប្រាក់តម្កល់ធានាលើដើមទុន		-	-	(១៥.០០០.០០០)	(៦០.៧៨០.០០០)
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ កណ្តាល - កាលកំណត់លើស៣ខែ		(៦.៩៣៧.២២៥)	(២៨.៤៦១.៩២៦)	(៩៩.០៩៨)	(៤០៣.៨២៤)
ទិញទ្រព្យសកម្មអរូបិយ	១៤	(២.០១៩.៦៦៩)	(៨.២៣៥.០៦៨)	(១.២៧៥.៣៩៧)	(៥.១៦៧.៩០៩)
ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១២	(១.២៣៣.៦៦៩)	(៥.០៣០.២០៤)	(៣.២៣៩.៦០០)	(១៣.១២៦.៨៥៩)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៨៨៣	៣.៦០០	៤៨៥	១.៩៦៥
ទិញភាគហ៊ុនវិនិយោគ	១០	(៥.០០០.០០០)	(២០.៣៨៧.១៧២)	-	-
<b>សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ</b>		<b>(១៥.១៩៩.៦៨០)</b>	<b>(៦២.១១០.៧៧០)</b>	<b>(១៩.៦១៣.៦១០)</b>	<b>(៧៩.៤៧៦.៦២៧)</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>					
ប្រាក់ដើមនៃការទូទាត់ភតិសន្យា		(១.២០៥.១៥២)	(៤.៩១៣.៩២៨)	(៨៨៦.៨៩៣)	(៣.៥៩៣.៦៩០)
សាច់ប្រាក់បានពីប្រាក់កម្ចី		១៥.៧៩២.២៤០	៦៣.៨៧៩.៦១១	១៨៩.០០០.០០០	៧៦៥.៨២៨.០០០
<b>សាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន</b>		<b>១៤.៥៨៧.០៨៨</b>	<b>៥៨.៩៦៥.៦៨៣</b>	<b>១៨៨.១១៣.១០៧</b>	<b>៧៦២.២៣៤.៣១០</b>
<b>កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូល</b>		<b>១១២.០៣២.២១២</b>	<b>៤៥៦.១១៥.៩២៥</b>	<b>២១.០៦៧.៤៧៧</b>	<b>៨៥.៣៦៣.១៣៧</b>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ		៥៧.១៤៤.១៣១	២៣២.៨៦២.៣៣៤	៣៦.០៧៦.៦៥៤	១៤៤.៩៥៥.៩៩៦
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៤.៦៥៩.៩៥១)	-	២.៥៤៣.២០១
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ឆ្នាំ</b>	<b>៣១</b>	<b>១៦៩.១៧៦.៣៤៣</b>	<b>៦៨៤.៣១៨.៣០៨</b>	<b>៥៧.១៤៤.១៣១</b>	<b>២៣២.៨៦២.៣៣៤</b>

សំគាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# សំគាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ១. ព័ត៌មានទូទៅ

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក (ហៅកាត់ថា “ធនាគារ”) មានឈ្មោះថា ព្រីនស៍ ហ្វាយនេន ភីអិលស៊ី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រ ចុះបញ្ជីលេខ ០០០១៤៦២៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិ នៃ កម្ពុជា បានផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជកម្ម និងបានប្តូរនាមករណ៍ក្រុមហ៊ុនទៅជា ធនាគារ ព្រីនស៍ ម.ក។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការ ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាផ្នែកធនាគារជាច្រើនប្រភេទ និងសេវាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ១៧៥ អាបេសេដេ មហាវិថី ម៉ៅសេទុង សង្កាត់ ទួលស្វាយរៀង ខណ្ឌ ចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

### ការរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រប់យ៉ាងលើកលែងតែអាវុធ EBA

ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានប្រកាសថាជាជំងឺរាតត្បាតជាសកល ដែលបានរីករាលដាលនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីចុងខែមករា ឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមកប្រទេសយើងប្រឈមនឹងហានិភ័យនៃការរីករាលដាលក្នុងប្រទេស ដែលជាមូលហេតុបង្កឱ្យមានផលប៉ះពាល់ទៅដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។

អំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ការរាតត្បាតជាសកលនេះបានប៉ះពាល់ដល់ ការនាំចេញ និងនាំចូលនៃវត្ថុធាតុដើម និងផលិតផលសម្រេចចូល និងចេញប្រទេសកម្ពុជា ដែលបណ្តាលឱ្យបានការ ផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នរបស់រោងចក្រ និងក្រុមហ៊ុនមួយចំនួនក្នុងអំឡុងខែមីនា រហូតដល់ខែឧសភា។ វិស័យផ្សេងៗទៀតដូចជាសណ្ឋាគារ និងវិស័យទេសចរណ៍ក៏មានផលប៉ះពាល់ដោយសារតែការធ្វើដំណើរតាមយន្តហោះមានកំណត់ ហើយក៏ជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យទេសចរណ៍ជាសកល។ នៅការិយបរិច្ឆេទនៃរបាយការណ៍ការរីករាលដាលនៅក្នុងប្រទេសកម្ពុជា នៅអាចគ្រប់គ្រងបាន ហើយបច្ចុប្បន្នកំពុងរៀបចំការចាក់វ៉ាក់សាំង។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ សមាគមនីអ៊ីបបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការលើកលែងការបង់ពន្ធមក កាន់ប្រទេសកម្ពុជាក្រោមកម្មវិធីរបស់សហភាពអឺរ៉ុបគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) គ្រោងការណ៍ពាណិជ្ជកម្ម និងមានប្រសិទ្ធិភាពនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លើកលែងចក្រភាពអង់គ្លេស និងប្រទេសអៀរឡង់ខាងជើងដែលបាន សម្រេចគោលនយោបាយពាណិជ្ជកម្មឯករាជ្យដាច់ដោយឡែកជាមួយប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

គណៈគ្រប់គ្រងក៏បានកំណត់នូវផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដោយ៖

- ក). ធ្វើការតាមដានឱ្យទាន់ហេតុការណ៍នៃធាតុសម្រាប់ការគណនាប្រូបាប៊ីលីតេអសមត្ថភាពក្នុងការទូទាត់សង (“PD”) សម្រាប់ការគណនាការខាតបង់ឥណទានដែលបានរំពឹងទុក (“ECL”)
- ខ). បម្រែបម្រួលរបស់អតិថិជនដែលបានស្នើសុំពន្យារពេលការបង់ប្រាក់របស់ពួកគេពីដំណាក់កាលទី១ ទៅដំណាក់កាលទី២ ដើម្បីឆ្លុះបញ្ចាំងពីការកើនឡើងនៃសហានិភ័យឥណទាន។

នៅថ្ងៃទី២៧ ខែមីនា ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយសារាចរស្តីអំពីការរៀបចំឥណទានឡើងវិញ ក្នុង ពេលដែលមានផលប៉ះពាល់ពីការរីក រាលដាលនៃជំងឺកូវីត-១៩ ក្នុងគោលបំណងរក្សាស្ថេរភាពហិរញ្ញវត្ថុ គាំទ្រដល់ សកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយបន្ទុករបស់អ្នកខ្ចីដែលកំពុង ប្រឈមនឹងការលំបាកក្នុងការសងត្រឡប់មកវិញនូវប្រាក់ បំណុលដោយសារការធ្លាក់ចុះនៃប្រភពចំណូលសំខាន់ៗ។ ធនាគារជាតិនៃកម្ពុជាបាន ធ្វើការណែនាំទៅកាន់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឱ្យយកចិត្តទុកទៅលើអតិថិជនដែលប្រឈមនឹងផលប៉ះពាល់ពិតប្រាកដ ហើយនឹងអនុញ្ញាត ឱ្យរៀបចំ រចនាសម្ព័ន្ធឥណទានឡើងវិញសម្រាប់សហគ្រាសដែលរងផលប៉ះពាល់ពិតប្រាកដ។

## ២. គម្រោងនៃរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋាននៃការរៀបចំ និងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ

### ២.១. របាយការណ៍ដែលអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា (ហៅកាត់ថា “CIFRS”) ។ CIFRSs ដូចគ្នាទៅនឹងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”) ដែលបាន ចេញផ្សាយដោយក្រុមប្រឹក្សាគណនេយ្យ ជាតិ (“IASB”) ពីព្រោះ IFRSs ត្រូវបានអនុម័តដោយក្រុមប្រឹក្សាគណនេយ្យជាតិ (NAC) ដោយគ្មានការកែប្រែដូចជា CIFRSs។

### ២.២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“US\$”) ត្រូវបានរៀបចំឡើងដោយ អនុលោមតាមមូលដ្ឋាន ថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងចំនួនដែលបានដាក់តម្លៃ ឡើងវិញ ឬតម្លៃសមស្របនៅចុងបញ្ចប់ នៅកាលបរិច្ឆេទនីមួយៗនៃរបាយការណ៍ ដូចដែលបានបកស្រាយនៅក្នុង គោលនយោបាយគណនេយ្យដូចខាងក្រោម។ ថ្លៃដើម ប្រវត្តិសាស្ត្រ ជាទូទៅផ្អែកទៅលើតម្លៃសមស្របនៃការពិចារណា ដែលបានផ្តល់ឱ្យនៅក្នុងការដោះដូរទំនិញ និងសេវាកម្ម។

តម្លៃសមស្រប គឺជាតម្លៃដែលនឹងត្រូវទទួលបានពីការលក់ទ្រព្យសកម្ម ឬបានទូទាត់ដើម្បីផ្ទេរបំណុលទៅក្នុង ប្រតិបត្តិការសមស្របរវាង អ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែង ដោយមិនគិតថាតម្លៃនោះអាចតាមដានបាន ដោយផ្ទាល់ ឬត្រូវបានប៉ាន់ស្មានដោយ ប្រើប្រាស់បច្ចេកទេសវាយតម្លៃផ្សេងទៀត។ ក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុល ធនាគារគិតពីលក្ខណៈនៃ ទ្រព្យសកម្ម ឬបំណុល ប្រសិនបើអ្នកចូលរួមទីផ្សារដែលគិតពី លក្ខណៈទាំងនោះនៅពេលដែលកំណត់តម្លៃនៃទ្រព្យសកម្ម និងបំណុលនៅ កាលបរិច្ឆេទនៃការវាស់វែង។ តម្លៃសមស្រប សម្រាប់ការវាស់វែង និង / ឬ ក្នុងគោលបំណងដាក់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវ ត្រូវបានកំណត់ជា មូលដ្ឋាន។

បន្ថែមពីនេះទៀត ក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការវាស់វែងនៃតម្លៃសមស្រប គឺត្រូវបានធ្វើចំណាត់ថ្នាក់ទៅជាកម្រិត ទី១,២ និងកម្រិតទី៣ ផ្អែកទៅលើកម្រិតនៃធាតុចូលដើម្បីវាស់វែងតម្លៃសមស្របដែលអាចតាមដានបានរួមទាំងធាតុចូលសំខាន់ៗដើម្បី វាស់វែងតម្លៃសមស្របទាំងអស់ដែលបានពិពណ៌នាដូចខាងក្រោម៖

- កម្រិតទី១ ធាតុចូលត្រូវបានដាក់តម្លៃ (មិនអាចកែប្រែបាន) នៅក្នុងទីផ្សារសកម្មរបស់ទ្រព្យសកម្ម និងបំណុលដែលសហគ្រាស អាចទទួលបាននៅកាលបរិច្ឆេទនៃការវាស់វែង
- កម្រិតទី២ ធាតុចូលក្រៅពីធាតុចូលដែលបានដាក់តម្លៃដោយរួមបញ្ចូលនៅក្នុងកម្រិតទី១ ដែលអាចតាមដានបានទៅលើ ទ្រព្យសកម្ម ឬបំណុល មិនថាដោយផ្ទាល់ ឬដោយប្រយោល និង
- កម្រិតទី៣ ធាតុចូល គឺជាធាតុចូលទាំងឡាយណាដែលមិនអាចតាមដានបានរបស់ទ្រព្យសកម្ម ឬបំណុល។

### ២.៣. មូលដ្ឋាននៃការដាក់បញ្ចូលគ្នា

របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្នាក់ការកណ្តាល ហើយនិងសាខាទាំង ៣១ របស់ខ្លួន បន្ទាប់ពីការដោះ បញ្ជីលើសមតុល្យ និងប្រតិបត្តិការរបស់អន្តរសាខាសំខាន់ៗ។

**២.៤. ការបង្កតម្លៃទឹកប្រាក់**

ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កតម្លៃទៅជាចំនួនប្រាក់ដុល្លារអាមេរិកដែលជិតបំផុត និងពាន់រៀលខ្មែរ (KHR'000) សម្រាប់ចំនួនទឹកប្រាក់ដុល្លារអាមេរិក និងខ្មែររៀល រៀងគ្នា។

**៣. ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលធនាគារមិនទាន់បានអនុវត្ត**

ធនាគារមិនបានអនុវត្តមុនកាលកំណត់នូវស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចាំបាច់ត្រូវអនុវត្ត សម្រាប់ការិយបរិច្ឆេទរបាយការណ៍ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទេ។ ធនាគារមិនរំពឹងថាស្តង់ដារ ទាំងនេះមានផលប៉ះពាល់ជាសារវន្តលើមូលធនរបស់ ធនាគារ សម្រាប់ការិយបរិច្ឆេទរបាយការណ៍នេះ និងការិយបរិច្ឆេទរបាយ ការណ៍នាពេលអនាគត និងចំពោះប្រតិបត្តិការនាពេលអនាគតខាងមុខនេះ ទេ។

**៤. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ**

គោលនយោបាយគណនេយ្យសំខាន់ៗ បានអនុម័តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គឺត្រូវបាន បង្ហាញដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពនៅរាល់កាលបរិច្ឆេទដែលបាន បង្ហាញលើកលែងតែមានការបង្ហាញផ្សេងពីនេះ។

**៤.១. ការប្តូររូបិយប័ណ្ណ**

**ក). រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ**

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយ ប័ណ្ណនៃបរិយាកាស សេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”) ។ ប្រាក់ដុល្លារអាមេរិក ឆ្លុះបញ្ចាំងខ្លឹមសារសេដ្ឋកិច្ច នៃព្រឹត្តិការណ៍ និងស្ថានភាពជាមូលដ្ឋានរបស់ធនាគារ។ ដូចនេះ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជាប្រាក់រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

**ខ). ប្រតិបត្តិការ និងសមតុល្យ**

ប្រតិបត្តិការជាប្រាក់រូបិយប័ណ្ណបរទេស ត្រូវបានកត់ត្រាទៅជាប្រាក់រូបិយប័ណ្ណគោល ដោយប្រើអត្រាប្តូរប្រាក់នាការ ហិរញ្ញវត្ថុនៃប្រតិបត្តិ ការនោះ។ ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណ ដែលជាលទ្ធផលពីការទូទាត់ប្រតិបត្តិការទាំងនេះ និងពីការប្តូរទ្រព្យសកម្ម និង បំណុលរូបិយប័ណ្ណរូបិយ ប័ណ្ណបរទេសផ្សេងៗ ដោយអត្រាប្តូរប្រាក់ចុងឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

**គ). ការបង្ហាញជាប្រាក់រៀល**

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម តម្រូវឱ្យមានការកត់ត្រាប្តូរចំនួនទឹកប្រាក់ក្នុងរបាយការណ៍ ហិរញ្ញវត្ថុប្រាក់ដុល្លារ អាមេរិក ទៅជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងលំហូរសាច់ ប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូររូបិយប័ណ្ណ។ ទ្រព្យសកម្ម និងបំណុលដែលបានដាក់បង្ហាញក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និង មូលធនរបស់ភាគទុនិក ត្រូវបានប្តូរដោយប្រើអត្រាថ្ងៃបិទបញ្ជីនាការហិរញ្ញវត្ថុ រាយការណ៍។ លម្អៀងពីការប្តូរនៃប្រតិបត្តិការមូលធន ភាគទុនិកត្រូវបានកត់ត្រាផ្ទាល់ក្នុងមូលធន ហើយរាល់ លម្អៀងពីការប្តូរផ្សេងៗទៀត ទាំងអស់ ត្រូវបានកត់ត្រាក្នុងចំណូលលម្អិតផ្សេង ៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់រៀលសម្រាប់ការវិនិយោគដែលផ្សព្វផ្សាយដោយធនាគារកណ្តាល និង អគ្គនាយកដ្ឋានសម្រាប់ កាលបរិច្ឆេទឆ្នាំ២០២០ និង ឆ្នាំ២០១៩ រៀងគ្នា។ គិតត្រឹមការិយបរិច្ឆេទរបាយការណ៍ អត្រាប្តូររូបិយប័ណ្ណនេះ គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧៧ រៀល (២០១៩ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៥២ រៀល) ហើយអត្រាចុងគ្រាគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៤៥រៀល (២០១៩ ៖ ១ដុល្លារ អាមេរិក ស្មើនឹង ៤.០៧៥រៀល)។



**៤.២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

ក្នុងការដាក់បង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីដែលមានរយៈពេលកំណត់បីខែ ឬតិចជាងបីខែ ដែលធនាគារអាចមាន លទ្ធភាពពេញលេញក្នុងការដកសាច់ប្រាក់ ក្នុងគោលបំណងនៅពេលចាំបាច់ និងមានហានិភ័យបម្រែបម្រួលតម្លៃ តិចតួច។

**៤.៣. ទ្រព្យសកម្មហិរញ្ញវត្ថុ**

**ក). ចំណាត់ថ្នាក់**

ធនាគារបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមដករំលស់ រួមមាន សាច់ប្រាក់ ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន វាស់វែងតាមថ្លៃដើមដករំលស់ និងទ្រព្យសកម្មផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និង លក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន តាមថ្លៃដើមដករំលស់ ប្រសិនបើវាបំពេញតាមលក្ខណៈ វិនិច្ឆ័យទាំងពីរ ដូចខាងក្រោម៖

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុង កិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ ដែលជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

**ខ). ការទទួលស្គាល់ និងការឈប់ទទួលស្គាល់**

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូង ដោយតម្លៃសមស្រប។ ចំណាយប្រតិបត្តិការដែលចូលរួម ដោយផ្ទាល់ក្នុងការទិញ ឬធានានៃទ្រព្យសកម្មហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ នៅតម្លៃសមស្រប តាមរយៈចំណេញ ខាត) ត្រូវបានបូកបន្ថែម ឬបានដកចេញពីតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលសមស្របក្នុងការទទួលស្គាល់ ដំបូង។ ចំណាយប្រតិបត្តិការចូលរួមដោយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ដោយតម្លៃសមស្របតាមរយៈចំណេញ ឬខាត គឺត្រូវបានទទួលស្គាល់ក្លាយនៅក្នុងចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពី ទ្រព្យសកម្ម នោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេររាល់ហានិភ័យជាសារវន្ត និងរង្វាន់នៃ ភាពជាម្ចាស់ទាំងអស់។ ចំណេញឬខាតពីការឈប់កត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុង ចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់។

**គ). ការវាស់វែង**

នាពេលទទួលស្គាល់លើកដំបូង ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប បូកបន្ថែមជាមួយនឹង ចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត(FVPL)។ ចំណាយប្រតិបត្តិការនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រាតាម FVPL ត្រូវបានកត់ត្រាជាចំណាយក្នុងចំណេញ-ខាត។ បន្ទាប់ពីការកត់ត្រាលើកដំបូងក្លាយ សំវិធានធន សម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (ECL) ត្រូវបានកត់ត្រាសម្រាប់ទ្រព្យសកម្មដែលត្រូវបានវាស់វែងតាមថ្លៃដើម ដករំលស់ ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានកត់ត្រាក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយ ត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានជើងទីរំ ត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុង នៅពេលធ្វើការកំណត់ លំហូរសាច់ប្រាក់របស់វាសម្រាប់ការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង។

**ឧបករណ៍បំណុល**

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និង លក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួនជាទ្រព្យសកម្ម ហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ ប្រាក់នោះ គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង (SPPI) ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃ យោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធនការខាតបង់ឥណទានរំពឹងទុកដែលបានកត់ត្រា។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ ទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

**ឃ). ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ**

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រង ទ្រព្យសកម្ម របស់ខ្លួនមានការប្រែប្រួល។

**ង). ការថយចុះតម្លៃ**

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុកដោយផ្អែក (“ECL”) តាមមូលដ្ឋានរំពឹងទុកទៅថ្ងៃអនាគត ដែលទាក់ទង ជាមួយនឹងឧបករណ៍ទ្រព្យរបស់ខ្លួនដែលវាស់វែងតាមថ្លៃដើមដករំលស់ និងតាម FVOCI ព្រមទាំង ហានិភ័យដែល កើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺរដ្ឋបាល) និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ។ ធនាគារកត់ត្រាសំវិធានធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានថ្លឹងប្រៀប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាច កើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍ពី លក្ខខណ្ឌនាពេលអនាគត

ធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ចំពោះការវាស់វែងការខាតឥណទានរំពឹងទុក (ECLs) សម្រាប់ ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺអាចប្រើប្រាស់ ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

អនុវត្តវិធីសាស្ត្របីដំណាក់កាលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការកត់ត្រាលើកដំបូង៖

**(ក). ដំណាក់កាលទី ១ ៖ ECL ១២ខែ**

ដំណាក់កាលទី១រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់ សម្គាល់ចាប់តាំងពីការកត់ត្រាលើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាប នាកាលបរិច្ឆេទរាយការណ៍។ ECL ១២ខែ ត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

**(ខ). ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន**

ដំណាក់កាលទី ២ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំង ពីការកត់ត្រាលើកដំបូង (លើកលែងតែវាមានហានិភ័យឥណទានទាបនាកាលបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមានភស្តុតាង ជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាយុកាលត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនា តាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

គ). ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី ៣ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃនាការលក់រាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួន តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

**៤.៤. បំណុលហិរញ្ញវត្ថុ**

បំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រានៅពេលដែលធនាគារក្លាយជាភាគីមួយ នៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ធនាគាររួមមាន ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះបំណុលហិរញ្ញវត្ថុទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ-ខាត ត្រូវបានវាស់វែងតាមថ្លៃដើម ដករំលស់។ បំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ មានដូចជា ប្រាក់បញ្ញើរបស់ធនាគារ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងបំណុលផ្សេងៗ។

ចំពោះប្រាក់កម្ចីពីភាគទុនិកដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារ ប្រាក់កម្ចីនេះត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត និងធ្វើអប្បបរមាតាមអត្រាការប្រាក់លើទីផ្សាររបស់ប្រាក់កម្ចី ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ភាពខុសគ្នារវាងចំនួនសាច់ប្រាក់បានទទួល និងតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ ប្រាក់នាពេលអនាគត ត្រូវបានកត់ត្រាជាការដាក់ដើមទុននៅក្នុងមូលធន។

បំណុលហិរញ្ញវត្ថុត្រូវបានគេលប់កត់ត្រា នៅពេលដែលវាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

**៤.៥. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ**

កិច្ចសន្យាផ្តល់ឥណទាន (រួមមានឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺអាចប្រើប្រាស់ ឡើងវិញ) ដែលធនាគារបានផ្តល់ ត្រូវបានវាស់វែងតាមចំនួនសំវិធានធនបាត់បង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាផ្តល់ ឥណទានណាមួយ ដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារទេ ឬកិច្ចសន្យាដែលអាចត្រូវបានទូទាត់ជាសាច់ប្រាក់ សុទ្ធ ឬតាមរយៈការផ្តល់ ឬការចេញឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន (រួមមាន ឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺអាចប្រើប្រាស់) ការខាតឥណទានរំពឹងទុកត្រូវបានកត់ត្រាជាសំវិធានធន (ដែលត្រូវបានដាក់បង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាង ណាក៏ដោយ ចំពោះកិច្ចសន្យាដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ហើយដែលធនាគារ មិនអាចកំណត់ការខាតឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះកិច្ចសន្យាឥណទានដែលមិនទាន់ដកប្រាក់ ត្រូវបាន កត់ត្រារួមគ្នាក្នុងសំវិធានធនឥណទានបាត់បង់។ ក្នុងករណីដែលការខាតឥណទានរំពឹងទុករួមបញ្ចូលគ្នា លើសពីចំនួន តម្លៃយោងដុលរបស់ឥណទាន នោះការខាតឥណទានរំពឹងទុកត្រូវបានកត់ត្រាជាសំវិធានធន។

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុគឺជាកិច្ចសន្យាទាំងឡាយណាដែលតម្រូវឱ្យអ្នកចេញផ្សាយការធានា ធ្វើការទូទាត់ ជាក់លាក់មួយដើម្បីផ្តល់សំណងទៅអ្នកកាន់កាប់ ចំពោះការខាតបង់ដែលកើតមានឡើង ដោយសារកូនបំណុលណាមួយ មិនបានសងបំណុលនៅពេលដល់ថ្ងៃកំណត់ ដោយអនុលោមទៅតាមលក្ខខណ្ឌនៃឧបករណ៍បំណុលនោះ។ ការធានាផ្នែក ហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវបានផ្តល់ឱ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គការផ្សេងៗ ជំនួសគ្រឹះស្ថានទាំងនេះ ដើម្បីធានាលើឥណទាន ឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺធនាគារផ្សេងៗ។

ការធានាផ្នែកហិរញ្ញវត្ថុត្រូវបានកត់ត្រាលើកដំបូងក្នុងរបាយការណ៍ហិរញ្ញវត្ថុ តាមតម្លៃសមស្រប នាការល បរិច្ឆេទ ផ្តល់ការធានានោះ។ ការធានាត្រូវបានព្រៀងតាមលក្ខខណ្ឌចំហោងដៃ និងតម្លៃបុព្វលាភដែលបាន ព្រមព្រៀងមានចំនួនប្រហាក់ប្រហែលនឹងតម្លៃនៃ កាតព្វកិច្ចក្នុងការធានា។ បុព្វលាភដែលត្រូវទទួលបានពេលអនាគត មិនត្រូវ បានកត់ត្រាទេ។ បន្ទាប់មកកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមចំនួនណាមួយដែលខ្ពស់ជាងគេ រវាង ចំនួន ដែលត្រូវបានកំណត់ដោយផ្អែកទៅតាមគំរូការខាតឥណទានរំពឹងទុក ក្រោម CIFRS ៩ ស្តីពី ឧបករណ៍ហិរញ្ញវត្ថុ និងចំនួនដែលត្រូវបានកត់ត្រាលើកដំបូងដកនឹងចំនួនប្រាក់ចំណូលបង្ក ដែលត្រូវបាន កត់ត្រាដោយផ្អែកទៅតាមគោល ការណ៍របស់ CIFRS ១៥ ស្តីពី ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជន ទៅតាមការសមស្រប។

ការប៉ាន់ស្មានត្រូវបានកំណត់ដោយផ្អែកទៅតាមបទពិសោធន៍នៃប្រតិបត្តិការប្រហាក់ប្រហែលគ្នា និងប្រវត្តិនៃ ការខាតបង់ក្នុងគ្រា កន្លងមក និងបូកបន្ថែមជាមួយនឹងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ចំណូលកម្រៃសោយហិរញ្ញវត្ថុ បានត្រូវបានកត់ត្រាតាម មូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលនៃការធានានោះ។

កំណើនបំណុលដែលពាក់ព័ន្ធនឹងការធានា ត្រូវបានរាយការណ៍នៅក្នុងចំណេញ-ខាត ក្នុងខ្ទង់ចំណាយប្រតិបត្តិការ។

**៤.៦. ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ**

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបាន រាយការណ៍នៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួន ទឹកប្រាក់ដែលបានកត់ត្រា ហើយ ធនាគារមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងកត់ត្រា ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេល ដំណាលគ្នា។

**៤.៧. ទ្រព្យសម្បត្តិ និងបរិក្ខារ**

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្ក។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ដែល បានចំណាយក្នុង ការទិញទ្រព្យនោះ។

ចំណាយបន្ទាប់បន្សំផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជា ទ្រព្យសកម្មដាច់ ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេល អនាគតនៃទ្រព្យនោះ នឹងហូរចូល មកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឱ្យជឿជាក់បានតែ ប៉ុណ្ណោះ។ រាល់ចំណាយ លើការជួសជុល និងការ ថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ លទ្ធផល ក្នុងការិយ បរិច្ឆេទហិរញ្ញវត្ថុដែលប្រតិបត្តិការនោះ កើតឡើង។

សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ។ ការដករំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានគណនា ដោយប្រើប្រាស់វិធី សាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមទៅនឹងតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើ ប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះ ដូច ខាងក្រោម៖

	រយៈពេលរំលស់គិតជាឆ្នាំ
ការកែលម្អលើទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាង រវាង ថេរវេលានៃកិច្ចសន្យាជួល និង អាយុកាលសេដ្ឋកិច្ចរបស់វាចំនួន ១០ ឆ្នាំ
យានយន្ត	៤ - ៨
បរិក្ខារកុំព្យូទ័រ	៤
គ្រឿងសង្ហារឹម និងបរិក្ខារ	៤

ការដកវិលសំលេងសំណង់កំពុងសាងសង់ ចាប់ផ្តើមឡើងនៅពេលដែលទ្រព្យសកម្មមានភាពរួចរាល់សម្រាប់ ការប្រើប្រាស់។ អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមការសម្រប នាដំណាច់កាលបរិច្ឆេទរបាយការណ៍។

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយតាមឱ្យនៅត្រឹមតម្លៃ ប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត។

**៤.៨. ទ្រព្យសកម្មអរូបី**

ទ្រព្យសកម្មអរូបីដែលរួមមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រលើប្រព័ន្ធធនាគារដែលបានទិញ ចំណាយពាក់ព័ន្ធ ផ្សេងៗ និងកម្មវិធីផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើម ដកវិលសំបង្គរ និងការខាតដែលបណ្តាលមកពីការថយចុះ តម្លៃ។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបាន ទិញ ត្រូវបានធ្វើមូលធនតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងកា រទិញកម្មវិធីដាក់លាក់នោះមកប្រើប្រាស់។ ថ្លៃដើមត្រូវ បានធ្វើវិលសំលេងតាមវិធីសាស្ត្រវិលសំលេង លើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វាក្នុងរយៈពេល១០ឆ្នាំ។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះ បានកើតឡើង។

**៤.៩. ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ**

នៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍ ធនាគារវាយតម្លៃថាមានភស្តុតាងណាមួយដែលបង្ហាញថាមាន ទ្រព្យសកម្មរូបិយ និង ទ្រព្យសកម្មអរូបិយដែលអាចប្រឈមនឹងការខាតបង់នៃឱនភាពតម្លៃ។ ប្រសិនបើមានការចង្អុល បង្ហាញបែបនេះ ចំនួនទឹកប្រាក់ដែល អាចស្រង់មកវិញបានរបស់ទ្រព្យសកម្ម គឺត្រូវបានប៉ាន់ស្មាន ដើម្បីកំណត់ពី វិសាលភាពនៃឱនភាពនៃការខាតបង់ ប្រសិនបើមាន។ នៅពេលដែលមិនអាចប៉ាន់ស្មានចំនួនទឹកប្រាក់ដែលអាចស្តារ មកវិញបាននៃទ្រព្យសកម្មបុគ្គល ធនាគារប៉ាន់ស្មានចំនួនទឹកប្រាក់ ដែលអាចស្តារមកវិញបាននៃឯកតាបង្កើតសាច់ប្រាក់ របស់សកម្មនោះ។ នៅពេលដែលមានមូលដ្ឋានសមហេតុផល និងសមស្របនៃ ការបែងចែកអាចកំណត់អត្តសញ្ញាណបាន ទ្រព្យសកម្មត្រូវបានបែងចែកឯកតាបង្កើតសាច់ប្រាក់ ឬបើមិនដូច្នោះទេទ្រព្យសកម្ម ទាំងនោះត្រូវបានបែងចែកទៅជាផ្នែក តូចបំផុតរបស់ឯកតាបង្កើតសាច់ប្រាក់សម្រាប់មូលដ្ឋានសមហេតុផល និងសមស្របនៃ ការបែងចែកអាចត្រូវបានកំណត់ អត្តសញ្ញាណ។

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដកវិលសំលេងទេ និងត្រូវបាន ត្រួតពិនិត្យប្រចាំឆ្នាំរកការ ថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃយោងរបស់វា នឹងមិន អាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រា តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញ បានគឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃ សមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើ ប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវ បានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរ សាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពី លំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុម ទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការ ថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យ រកមើលលទ្ធភាពក្នុងការកត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទ របាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទ ដែលប្រតិបត្តិការនោះ បានកើតឡើង។ ការកត់ត្រាត្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបាន ទទួលស្គាល់ ក្នុងចំណេញ-ខាត ទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជា មួយនឹងវិលសំលេងប្រសិនបើមិនបាន ទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

**៤.១០. ភតិសន្យា**

*ធនាគារជាតិកម្ពុជា*

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬ ខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យាប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការ គ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយ ក្នុងរយៈពេលណាមួយ ជាថ្មីនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុង កិច្ចសន្យា ជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យថ្លៃឈ្នួលដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចែងឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យ សកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភតិសន្យាស្របនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបាន ប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានកត់ត្រាជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធ នាកាលបរិច្ឆេទដែល ទ្រព្យសកម្មដែលបានជួល មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានកត់ត្រាជាដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

**i). បំណុលភតិសន្យា**

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាថេរ (រួមទាំងការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុ ផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាដាក់ស្តុកក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារ ភតិសន្យាត្រូវបាន ប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រាដែលភតិសន្យាជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារអាចធ្វើទៅបានដោយប្រើហិរញ្ញប្បទានភតិសន្យាដែលទទួលបានពីភតិសន្យាជួលនីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទាន ចាប់តាំងពីហិរញ្ញប្បទានភតិសន្យាទទួលបាន។

**ii). ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់**

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាជាដំបូងតាមតម្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការ លើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយ ដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លាក់ ដ៏សមហេតុផលក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់ មូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែល បណ្តាលមកពីការថយចុះតម្លៃបង្ក ប្រសិនបើមាន។

iii). **ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ**

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លី ត្រូវបានកត់ត្រាតាមមូលដ្ឋានថេរនៅក្នុង ចំណេញ-ខាត។ ភតិសន្យារយៈពេលខ្លី គឺជាភតិសន្យាទាំងឡាយណាដែលមានរយៈពេលជួល១២ខែ ឬតិចជាង១២ខែ។

**៤.១១. ពន្ធលើប្រាក់ចំណូល**

ចំណាយពន្ធលើប្រាក់ចំណូលគឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារទ្រព្យសកម្ម និង បំណុលពន្ធពន្យារ ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងត្រីមាសត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាកាលបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើត ប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកត់ត្រាសំវិធានធរពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្ន រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបាន កំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាកាលបរិច្ឆេទ រាយការណ៍។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានកត់ត្រា លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេល អនាគតសម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាល បរិច្ឆេទរាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួន ដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវ បានកត់ត្រា។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងបំណុលពន្ធពន្យារ ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់ កងបំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធពន្យារទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ ដោយអាជ្ញាធរពន្ធដារតែមួយទៅលើអង្គការជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត លើកលែងតែវាពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗ ដែលបានកត់ត្រាផ្ទាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានកត់ត្រាក្នុងលទ្ធផលលម្អិត ផ្សេងៗ ឬត្រូវបានកត់ត្រាផ្ទាល់ក្នុងមូលធនដែរ។

**៤.១២. សំវិធានធន**

សំវិធានធនត្រូវបានកត់ត្រានៅពេលដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលដែលជាលទ្ធផល នៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចត្រូវបានប្រើឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះហើយចំនួន ទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានកត់ត្រា ទោះបីជាកម្រិតនៃលំហូរចេញដើម្បី ទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាបញ្ចុះបញ្ចូល ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗ នៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានកត់ត្រាជាចំណាយ ការប្រាក់។

**៤.១៣. ទុនបម្រុងតាមច្បាប់**

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាស លេខ៧៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសភាចរណ៍លេខ ៧៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ ចំណាត់ថ្នាក់ហានិភ័យ ឥណទាន និងសំវិធានធនលើអ៊ីមតែមិន ” ។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS ៩ នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវបានកត់ត្រា ជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាទៅលើ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS ៩ ។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយឡើយ ជាទ្រទ្រង់ដើមទុន ហើយមិនអាចបែងចែកបាន និង មិនត្រូវបានអនុញ្ញាតឱ្យបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

**៤.១៤. អត្ថប្រយោជន៍បុគ្គលិក**

**i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី**

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានប្រើការងារឱ្យធនាគារ។

**ii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ**

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោង ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ K.B/Br.K.Kh.L ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាម ច្បាប់ប្រកាស តម្រូវឱ្យអង្គការនីមួយៗ ទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិន មានរយៈពេលកំណត់ ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សប្រចាំ ខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧.៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ទាក់ទងនឹងសេចក្តីជូនដំណឹងលេខ ០១៨/២០ ក.ប/ស.ជ.ណ.ខ.ល របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការពន្យារពេលក្នុងការបើកលើកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០។ យោងតាមអនុស្សរណៈរបស់ ធនាគារលេខ ០២៣/HRS/២០២០ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចក្នុងការបន្តទូទាត់ នូវប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆ្នាំ២០២០ ជូននិយោជិតទាំងអស់ដែលកំពុងបន្តកិច្ចសន្យាមិនមាន រយៈពេលកំណត់ ទៅតាមកាលវិភាគដែលបានកំណត់ដោយក្រសួង គឺនៅក្នុងខែមិថុនា និងខែធ្នូ ឆ្នាំ២០២០ រៀងគ្នា។



ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវ បានកត់ត្រាបង្កក្នុងឆ្នាំ ដែលបុគ្គលិកបានប្រើការងារឱ្យធនាគារ។

ការបើកកំណត់បំណាច់អតីតភាពការងារ ត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង។ បំណុលប្រាក់រំលោភអតីតភាព ការងារ ត្រូវបានកត់ត្រាតាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយ ការណ៍ ដោយប្រើវិធីសាស្ត្រ projected unit credit ដើម្បីធ្វើការប៉ាន់ស្មានឱ្យបានកាន់តែល្អនូវតម្លៃចុងក្រោយដែល ធនាគារត្រូវបង់ឱ្យបុគ្គលិក ជាដូចជាការប្រើការងារឱ្យធនាគារក្នុងពេលបច្ចុប្បន្ន និងក្នុងឆ្នាំកន្លងមក។ តម្លៃបច្ចុប្បន្ននៃការ បើកកំណត់បំណាច់អតីតភាពការងារ ត្រូវ បានកំណត់ដោយធ្វើអប្បបរមាលើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគត ប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្ម ដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

**៤.១៥. ចំណូល និងចំណាយការប្រាក់**

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានកត់ត្រាក្នុង “ ចំណូលការប្រាក់ ” និង “ ចំណាយការប្រាក់ ” ក្នុងរបាយការណ៍ចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ មួយឬបំណុលហិរញ្ញវត្ថុ មួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែល ពាក់ព័ន្ធ។ អត្រាការប្រាក់ មានប្រសិទ្ធភាពគឺជាអត្រា ដែលធ្វើអប្បបរមាដាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេល អនាគត ប៉ាន់ស្មាន ឬបង្កាន់ដៃទទួលបានប្រាក់ ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេល ណាមួយដែលខ្លីជាងទៅតាមការសម្រប ចំពោះតម្លៃ យោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ធនាគារបានកត់ត្រាលំហូរកូនច្បាប់ក្នុងកិច្ចសន្យាទាំងអស់នៃ ឧបករណ៍ហិរញ្ញវត្ថុ និង បានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍ មួយហើយវា ជាផ្នែកមួយនៃអត្រា ការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យ សកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets - POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទាន លើកលែង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ ដំណាក់កាលទី ៣) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដក រំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

**៤.១៦. ចំណូលកម្រៃជើងសារ**

ចំណូលកម្រៃជើងសារត្រូវបានកត់ត្រាជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវ បានទទួលយក ហើយការគ្រប់គ្រងត្រូវបានធ្វើក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលា ណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យ ត្រូវបាន ពន្យារ (ជាមួយនឹង ចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ ហិរញ្ញវត្ថុមួយ ត្រូវបានកត់ត្រា ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

**៤.១៧. ប្រតិបត្តិការរបស់បុគ្គលទាក់ទិន**

ប្រតិបត្តិការរបស់ភាគីសម្ព័ន្ធហ្នាតគឺពាក់ព័ន្ធនឹងការផ្ទេរធនធាន សេវាកម្ម ឬកាតព្វកិច្ចរវាងធនាគារ និងបុគ្គល ទាក់ទិន ដោយមិនគិតថាគេតម្លៃត្រូវបានដាក់បន្ទុកឬទេ។

ភាគីនីមួយៗ ត្រូវបានចាត់ទុកថាពាក់ព័ន្ធគ្នា ប្រសិនបើភាគីមួយបានគ្រប់គ្រង ចូលរួមគ្រប់គ្រង ឬមានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាគីម្ខាងទៀតក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ អង្គការដែលមានផែនការ អត្ថប្រយោជន៍ក្រោយពេលបញ្ចប់កិច្ចសន្យាការងារ សម្រាប់និយោជិត និងគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ ក៏ត្រូវបានចាត់ទុកជាបុគ្គលទាក់ទិនផងដែរ។

**៤.១៨. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍**

ធនាគារកំណត់ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍ថា ព្រឹត្តិការណ៍នោះអំណោយផល និងមិន អំណោយផលដែលកើតឡើងរវាងចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយ។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងអំពីព្រឹត្តិការណ៍ ទាំងនោះដែលផ្តល់នូវភស្តុតាងនៃស្ថានភាពដែលបានកើតឡើងនៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍។ ព្រឹត្តិការណ៍ ដែលមិនអាចកែប្រែបានបន្ទាប់ពីចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ ត្រូវបានបង្ហាញនៅក្នុងកំណត់សំគាល់ទៅលើ របាយការណ៍ហិរញ្ញវត្ថុប្រសិនបើមានភាពជាសារវន្ត។

**៥. ការប៉ាន់ស្មានគណនេយ្យជាក់លាក់ ការសន្មត និងការវិនិច្ឆ័យ**

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឱ្យមាតិកាព័ត៌មាននៃការប៉ាន់ស្មានកាន់តែ មានភាពល្អប្រសើរឡើង ធាតុអចរជាក់លាក់សំខាន់ៗដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះលទ្ធផល និង ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានធ្វើតេស្តភាពងាយប្រែប្រួលរបស់វាចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការ ប៉ាន់ស្មាន និងការសន្មតចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានកត់សម្គាល់ ដូចខាងក្រោម៖

**៥.១. ការសន្មតគណនេយ្យជាក់លាក់ ក្នុងការអនុវត្តគោលនយោបាយគណនេយ្យ**

ខាងក្រោមនេះ គឺជាសន្មតគណនេយ្យជាក់លាក់ ក្រៅពីការវិនិច្ឆ័យលើការប៉ាន់ស្មាន (ដែលត្រូវបានបង្ហាញដាច់ដោយឡែក ដូចខាងក្រោម) អភិបាលបានអនុវត្តនៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ ហើយមាន ឥទ្ធិពលយ៉ាងខ្លាំងទៅលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

**i) រូបិយប័ណ្ណគោល**

ដោយផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃ កាលៈទេសៈជាមូលដ្ឋានទាក់ទងទៅនឹងធនាគារ គណៈគ្រប់គ្រងបានកំណត់ រូបិយប័ណ្ណគោលរបស់ធនាគារជាប្រាក់ដុល្លារអាមេរិក។ ដុល្លារអាមេរិក គឺជារូបិយប័ណ្ណ នៃបរិយាកាលសេដ្ឋកិច្ចចម្បង ដែល ធនាគារដំណើរការ ហើយវាជារូបិយប័ណ្ណដែលមានឥទ្ធិពលសំខាន់ទៅលើឥណទានទៅឱ្យអតិថិជន និងចំណូលការប្រាក់។

**ii) ការវាយតម្លៃគំរូអាជីវកម្ម**

ធនាគារប្រើគំរូនិងការសន្មតផ្សេងៗគ្នាក្នុងការប៉ាន់ស្មាន ECL ។ ការវិនិច្ឆ័យត្រូវបានអនុវត្តក្នុងការកំណត់គំរូ សមស្របបំផុតសម្រាប់ប្រភេទទ្រព្យសកម្មនីមួយៗដូចជាសម្រាប់កំណត់ការសន្មតដែលបានប្រើនៅក្នុងគំរូទាំងនេះរួម ទាំងការសន្មតដែលទាក់ទងនឹងកត្តាដែលបង្កឱ្យមានហានិភ័យ នៃហានិភ័យឥណទាន។

**iii) ការខាតបង់ឥណទានដែលបានរំពឹងទុកទៅលើទ្រព្យសកម្មហិរញ្ញវត្ថុតាមថ្លៃដើមរំលស់**

ការខាតបង់ឥណទានដែលបានរំពឹងទុក សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមរំលស់តម្រូវ ឱ្យមានការ ប្រើប្រាស់ គំរូស្មុគស្មាញ និងការសន្មតសំខាន់ៗអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងដំណើរការ ឥណទាន (ឧទាហរណ៍លទ្ធភាព អតិថិជនខកខាននិងការខាតបង់លទ្ធផល) ។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាក់លាក់
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការប្តូរពាក់ព័ន្ធ សម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារ នីមួយៗ និង ECL ដែលពាក់ព័ន្ធ
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL

**iv) ភតិសន្យា**

ការវាយតម្លៃថាតើការរៀបចំ រួមបញ្ចូលនូវភតិសន្យាអាស្រ័យលើសមាសធាតុដែលពាក់ព័ន្ធ ឬទេ។ ការរៀបចំមាន ឬឬមមាន ភតិសន្យា នៅពេលដែលភតិសន្យាពេញលេញ ប្រសិនបើការរៀបចំអាស្រ័យទៅលើទ្រព្យសកម្មជាក់លាក់ ឬ ទ្រព្យសកម្ម ហើយបានបញ្ចូលទៅ ក្នុងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់។

**៥.២. ធនធានសំខាន់ៗសម្រាប់ការប៉ាន់ស្មានមិនជាក់លាក់**

ព័ត៌មានអំពីការប៉ាន់ស្មានមិនជាក់លាក់សំខាន់ៗដែលមានផលប៉ះពាល់ខ្លាំងបំផុត ទៅលើចំនួនទឹកប្រាក់ដែល បានទទួលស្គាល់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានបង្ហាញដូចខាងក្រោម៖

**i) ការគណនាការខាតបង់ប្រាក់ឧបត្ថម្ភ**

នៅពេលវាស់វែងលើការខាតបង់ឥណទានដែលបានរំពឹងទុក ធនាគារបង្កើតនូវចំនួន និងការវាស់វែងដែលទាក់ទង ទៅនឹងសេណារីយ៉ូ ទៅថ្ងៃអនាគត សម្រាប់ប្រភេទផលិតផលនីមួយៗ និងកំណត់ព័ត៌មានទៅថ្ងៃអនាគតដែលពាក់ព័ន្ធ ទៅនឹងសេណារីយ៉ូនីមួយៗ។ ធនាគារប្រើប្រាស់ព័ត៌មានថ្ងៃអនាគតដែលសមហេតុផល និងអាចគាំទ្រ ដែលអាស្រ័យទៅ លើការសន្មតសម្រាប់ការប្រែប្រួលនាពេល អនាគតនៃភាពខុសគ្នារបស់កាតាលិកសេដ្ឋកិច្ច ហើយរបៀបវារៈកាតាលិក ទាំងនេះមានផលប៉ះពាល់គ្នាទៅវិញទៅមក។

ការខាតបង់ដែលមិនអាចទូទាត់បាន គឺជាការប៉ាន់ស្មាននៃការខាតបង់ដែលបានកើតឡើងលើលទ្ធភាពលើការ ទូទាត់សង។ វាផ្អែក ទៅលើភាពខុសគ្នានៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលបានគ្រោងទុក ហើយអ្នកឱ្យខ្លឹមរំពឹងថា នឹងទទួលបាន ដោយគិតពីលំហូរ សាច់ប្រាក់ពីរុបញ្ចាំ និងការពង្រឹងគុណភាពឥណទាន។

ប្រូបាប៊ីលីតេនៃលំនាំដើម គឺជាការបញ្ចូលដ៏សំខាន់ក្នុងការវាស់ ECL ។ ប្រូបាប៊ីលីតេនៃការដែលគ្មានលទ្ធភាព សង គឺជាការប៉ាន់ស្មាន ដែលដូចគ្នាទៅនឹងការដែលគ្មានលទ្ធភាពសង ខកខានក្នុងសង្គ្រោះតាមពេលវេលាកំណត់ ការ គណនាដែលរួមបញ្ចូលទាំងទិន្នន័យ ប្រវត្តិសាស្ត្រ ការសន្មត និងការរំពឹងទុករបស់ស្ថានភាពនាពេលអនាគត។

**ii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ**

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួនដែល ត្រូវបានកំណត់ដោយ មូលដ្ឋានមួយ ដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ ចំណាយចុងក្រោយសម្រាប់ការ ទូទាត់ប្រាក់បំណាច់អតីតភាពការងារ រួមមានអត្រាបម្រែបម្រួលបុគ្គលិក និងអត្រា អប្បបរមា។ បម្រែបម្រួលណាមួយក្នុងការសន្មត ទាំងនេះ នឹងធ្វើឱ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការ ទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

**iii) លក្ខខណ្ឌភតិសន្យា**

ក្នុងការកំណត់លក្ខខណ្ឌភតិសន្យា គណៈគ្រប់គ្រងពិចារណាទៅលើភាពជាក់ស្តែង និងលក្ខខណ្ឌទាំងអស់ ដែលបង្កើតឱ្យមានការ លើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ដើម្បីអនុវត្តផ្ទេរមូលបត្រក្នុងការបន្តការជួល ឬផ្ទេរមូលបត្រក្នុងការបន្តការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពីជម្រើសបញ្ចប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងលក្ខខណ្ឌភតិសន្យា ប្រសិនបើភតិសន្យានោះមានភាពជាក់លាក់ សមហេតុផល សម្រាប់ការបន្តការជួល (ឬ មិនបញ្ចប់តែប៉ុណ្ណោះ)។

**iv) ពន្ធលើប្រាក់ចំណូល**

ប្រព័ន្ធពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជាច្រើនប្រភេទ និងមានការផ្លាស់ប្តូរច្បាប់ជាញឹកញយ ដែលជាទូទៅ មាន លក្ខណៈមិនច្បាស់លាស់ ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ពន្ធជាប្រធានបទ ត្រូវបាន ត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ ជាច្រើន ដែលមានសិទ្ធិស្របច្បាប់ក្នុងការកំណត់ប្រាក់ពិន័យ ទណ្ឌកម្ម និងការប្រាក់លើ បំណុលពន្ធ។

កត្តាទាំងនេះ អាចធ្វើឱ្យមានហានិភ័យ ពន្ធរបស់ក្រុមហ៊ុនជាសារវន្ត។ គណៈគ្រប់គ្រង ជឿជាក់ថាពួកគេបាន យល់ដឹងពីច្បាប់ពន្ធ ដែលពាក់ព័ន្ធ និងបានធ្វើការគិតបំណុលពន្ធដោយផ្អែកលើការយល់ឃើញរបស់ពួកគេ ស្របតាមច្បាប់ ពន្ធបច្ចុប្បន្ន។ ទោះបីជា យ៉ាងណាក្តី ប្រសិនបើលទ្ធផលពន្ធចុងក្រោយនៃករណីនេះមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នាបែបនេះនឹងមានផល ប៉ះពាល់ដល់សំវិធានធនពន្ធលើប្រាក់ចំណូល និងពន្ធពន្យារ នៅក្នុងកំឡុងគ្រាដែលការ សម្រេចនេះត្រូវបានធ្វើឡើង។

**v) ពន្ធពន្យារលើទ្រព្យសកម្ម**

ធនាគារធ្វើការត្រួតពិនិត្យឡើងវិញនូវចំនួនទឹកប្រាក់យោង នៅចុងបញ្ចប់ការិយបរិច្ឆេទនីមួយៗនៃរបាយការណ៍ ហើយកាត់បន្ថយពន្ធ ពន្យារលើទ្រព្យសកម្ម ទៅលើវិសាលភាពរបស់ពន្ធនេះដែលមិនមានប្រសិទ្ធិភាពសម្រាប់ប្រាក់ចំណេញ ជាប់ពន្ធគ្រប់គ្រាន់ និងអាច ប្រើប្រាស់បានសម្រាប់បង្ហាញពន្ធពន្យារលើទ្រព្យសកម្មទាំងស្រុង ឬមួយផ្នែក។ ទោះបីជា យ៉ាងណា មិនមានការធានាដែលធនាគារ អាចបង្កើតប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ដែល និងត្រូវបានប្រើប្រាស់សម្រាប់ បង្ហាញពន្ធពន្យារលើទ្រព្យសកម្មទាំងស្រុង ឬមួយ ផ្នែក។

**iv) ការប៉ាន់ស្មានអាយុកាលនៃការប្រើប្រាស់របស់ទ្រព្យសកម្ម**

អាយុកាលនៃការប្រើប្រាស់នៃទ្រព្យសកម្មរបស់ធនាគារ ជាមួយនឹងអាយុកាលច្បាស់លាស់ត្រូវបានប៉ាន់ស្មាន ផ្អែកលើរយៈពេលដែល ទ្រព្យសម្បត្តិត្រូវបានគេរំពឹងថាអាចប្រើបាន។ អាយុកាលនៃការប្រើប្រាស់នៃទ្រព្យសម្បត្តិ និងបរិក្ខារ របស់ធនាគារដែលបានប៉ាន់ស្មាន និងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ ហើយត្រូវបានធ្វើបច្ចុប្បន្នភាពប្រសិនបើការ ប៉ាន់ស្មានខុសពីការប៉ាន់ស្មានកន្លងមក ដោយសារតែរូបរាង និងគុណភាព ភាពហួសសម័យនៃបច្ចេកវិទ្យា និងពាណិជ្ជកម្ម រួមទាំង ច្បាប់ ឬកម្រិតនៃការប្រើប្រាស់នៃទ្រព្យសកម្មរបស់ធនាគារ។ បន្ថែម ពីនេះ ការប៉ាន់ស្មាននៃអាយុកាលនៃការប្រើប្រាស់ គឺផ្អែកភាព ស្រដៀងគ្នានៃទ្រព្យសកម្មទាំងនោះ។ ទោះបីជាយ៉ាងណាក៏ ដោយវាអាចទៅរួចដែលលទ្ធផលនាពេលអនាគតនៃប្រតិបត្តិការដែល អាចមានផលប៉ះពាល់ជាសារវន្ត ដោយផ្លាស់ប្តូរការ ប៉ាន់ស្មានដែលបានកើតឡើងដោយសារផ្លាស់ប្តូរកត្តាទាំងឡាយដែលបាន បកស្រាយពីខាងលើ។ ចំនួនទឹកប្រាក់ និង រយៈពេលនៃចំណាយដែលបានកត់ត្រាសម្រាប់រាល់កាលបរិច្ឆេទដែលនឹងប៉ះពាល់ ដោយសារការផ្លាស់ប្តូរនូវកត្តាទាំងនេះ រួមទាំងកាលៈទេសៈផងដែរ។ ការកាត់បន្ថយនូវអាយុកាលនៃការប្រើប្រាស់ដែលបានប៉ាន់ស្មាន របស់ទ្រព្យសម្បត្តិ ហើយ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងធ្វើឱ្យកើនឡើងនូវចំណាយប្រតិបត្តិការដែលបានទទួលស្គាល់ ហើយថយចុះនូវ ទ្រព្យសកម្មរយៈពេលវែង។

**vii) ការប៉ាន់ស្មានថ្លៃដើមនៃទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់**

ការកំណត់ថ្លៃដើមទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ គិតបញ្ចូលទាំងបំណុលភតិសន្យាដែលបានទទួល ស្គាល់ និងថ្លៃដើមដែលបានប៉ាន់ស្មានដែលនឹងកើតឡើងនៅក្នុងការរុះរើ និងដកហូតទ្រព្យសកម្មមូលដ្ឋាន ឬការស្តារឡើង វិញនូវស្ថានភាពដែលតម្រូវដោយកិច្ចសន្យា។

បំណុលភតិសន្យា គឺត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាជួល ដែលនឹងត្រូវធ្វើឡើងតាម លក្ខខណ្ឌនៃភតិសន្យាជួល។ នៅក្នុងការគណនាបំណុលភតិសន្យា ធនាគារបានប្រើប្រាស់ចំណាយកម្ចី នាកាលបរិច្ឆេទ ដំបូងនៃលក្ខខណ្ឌរបស់ភតិសន្យា។

**viii) ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ**

ឱនភាពនៃតម្លៃកើតមានឡើងនៅពេលតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពី ចំនួនដែលអាចស្តារមកវិញបាន គឺដោយយកតម្លៃសមស្របដកចំណាយក្នុងការលក់និងតម្លៃក្នុងការប្រើប្រាស់។ ការ គណនាតម្លៃសមស្របដកចំណាយក្នុងការលក់ផ្អែកលើទិន្នន័យដែលអាចរកបានពីប្រតិបត្តិការលក់ដែលបានចងនឹង ប្រតិបត្តិការ លក់ក្នុងតម្លៃទីផ្សារនៃទ្រព្យសកម្មគ្រឹះស្រដៀងគ្នា ឬតម្លៃទីផ្សារដែលអាចសង្កេតបាន ដកការចំណាយបន្ថែម សម្រាប់ការលក់ ទ្រព្យសកម្ម។ ការគណនាតម្លៃប្រើប្រាស់ គឺផ្អែកលើគំរូលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់ ដែលបានមកពី គម្រោងថវិការហើយដែល មិនរាប់បញ្ចូលសកម្មភាពរៀបចំ រចនាសម្ព័ន្ធដែលក្រុមហ៊ុនមិនទាន់បានធ្វើ ឬការវិនិយោគនា ពេលអនាគតដែលនឹងធ្វើឱ្យប្រតិបត្តិការទ្រព្យសកម្មនៃឯកតាបង្កើតសាច់ប្រាក់ដែលត្រូវធ្វើតេស្តមានភាពប្រសើរឡើង។ ចំនួនទឹកប្រាក់ដែលអាចស្តារមកវិញមានឥទ្ធិពលខ្លាំង ដោយសារអត្រាអប្បបរមាដែលត្រូវប្រើប្រាស់ សម្រាប់គំរូលំហូរសាច់ប្រាក់ ដែលធ្វើអប្បបរមា ក៏ដូចជាអត្រាលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក និងអត្រា កំណើនដែលត្រូវបានប្រើ សម្រាប់គោលបំណងគណនាការប៉ាន់ស្មាន។

**ix) ការវាស់វែងតម្លៃសមស្រប**

អភិបាលប្រើប្រាស់បច្ចេកទេសការវាយតម្លៃ ដើម្បីកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (នៅពេល ដែលការដាក់តម្លៃនៅក្នុងទីផ្សារសកម្មមិនត្រូវបានធ្វើឡើង និងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ។ នេះពាក់ព័ន្ធនឹងការ អភិវឌ្ឍន៍ការប៉ាន់ស្មាន និងការសន្មតដែលស្របជាមួយនិងការដាក់តម្លៃឧបករណ៍ហិរញ្ញវត្ថុរបស់អ្នកចូលរួមក្នុងទីផ្សារ។ អភិបាលផ្អែកទៅលើការសន្មតរបស់ខ្លួនទៅលើទិន្នន័យដែលអង្កេតបាន តាមដែលអាចទៅរួច ប៉ុន្តែវាមិនតែងតែកើតមាន រហូតនោះទេ។ ក្នុងករណីនេះ អភិបាលបានប្រើប្រាស់ព័ត៌មានដែលច្បាស់លាស់បំផុត។ តម្លៃសមស្របដែលបាន ប៉ាន់ស្មានអាចមានភាពខុសគ្នាពីតម្លៃជាក់ស្តែងដែលនឹងទទួលបានពីប្រតិបត្តិការនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍។

**៦. សាច់ប្រាក់ក្នុងដៃ**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលខ្លី</i>				
ដុល្លារអាមេរិក	១៥.៧៣០.៤៨៧	៦៣.៦២៩.៨២០	៦.៦៨១.៩០២	២៧.២២៨.៧៥០
ខ្មែររៀល	៣.៩៦៥.៧៥៩	១៦.០៤១.៤៩៥	១.៦៣០.០៩១	៦.៦៤២.៦២១
	<u>១៩.៦៩៦.២៤៦</u>	<u>៧៩.៦៧១.៣១៥</u>	<u>៨.៣១១.៩៩៣</u>	<u>៣៣.៨៧១.៣៧១</u>

**៧. ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយធនាគារកណ្តាល**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលខ្លី</i>				
គណនីចរន្ត	៤៥.៣៥០.៩២៤	១៨៣.៤៤៤.៤៨៨	៣៤១.៣០០	១.៣៩០.៧៩៨
គណនីសម្រាប់ទូទាត់	៣៥.៨៩៩.៧២៤	១៤៥.២១៤.៣៨៤	៣២៣.០១១	១.៣១៦.២៧០
វិញ្ញាបនប័ត្រប្រាក់បញ្ញើដែលអាចចរចាបាន	៧.០៣៦.៣២៣	២៨.៤៦១.៩២៦	៩៩.០៩៨	៤០៣.៨២៤
	<u>៨៨.២៨៦.៩៧១</u>	<u>៣៥៧.១២០.៧៩៨</u>	<u>៧៦៣.៤០៩</u>	<u>៣.១១០.៨៩២</u>

**វិញ្ញាបនប័ត្រប្រាក់បញ្ញើដែលអាចចរចាបាន**

ធនាគារបានធ្វើវិញ្ញាបនប័ត្រប្រាក់បញ្ញើដែលអាចចរចាបាន (“NCD”) ដែលមានទឹកប្រាក់ចំនួន ៧.០៣៦.៣២៣ ដុល្លារអាមេរិក (ឆ្នាំ២០១៩៖ មានចំនួន ៩៩.០៩៨ដុល្លារអាមេរិក) ជាមួយធនាគារកណ្តាល ក្នុងនាមជាទ្រព្យធានាសម្រាប់ជាឧបករណ៍ក្នុងការទូទាត់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងឆ្នាំ២០១៩ ធនាគារក៏បានប្រើប្រាស់គណនីប្រាក់បញ្ញើជាឧបករណ៍ក្នុងការទូទាត់។

អត្រាការប្រាក់ប្រចាំឆ្នាំនៃគណនីប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារកណ្តាលគឺមានដូចខាងក្រោម៖

	ឆ្នាំ២០២០	ឆ្នាំ២០១៩
គណនីចរន្ត	គ្មាន	គ្មាន
គណនីសម្រាប់ទូទាត់	គ្មាន	គ្មាន
វិញ្ញាបនប័ត្រប្រាក់បញ្ញើដែលអាចចរចាបាន	0.0៦% - 0.៧៧%	0.0៦% - 0.៧៧%

ចំណូលការប្រាក់សរុបដែលទទួលបានពីការដាក់ប្រាក់ជាមួយធនាគារកណ្តាលមានចំនួន ៨០.៥៤៦ដុល្លារអាមេរិក និងចំនួន ១០៦.៣២២ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងឆ្នាំ២០១៩ រៀងគ្នា។

## ៨. ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយធនាគារផ្សេង

## (ក) តាមប្រភេទធនាគារ

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយធនាគារក្នុងស្រុក	៥៥.៨១៦.៤៨៧	២២៥.៧៧៧.៦៩០	៤៨.១៦៧.៨២៧	១៩៦.២៨៣.៨៩៥
ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយធនាគារក្រៅប្រទេស	១២.៤១២.៩៦២	៥០.២១០.៤៣២	-	-
ដក៖				
ប្រាក់ឧបត្ថម្ភពីការខាតបង់ឥណទានដែលបាន រំពឹងទុក (សំគាល់ ៣៥.១ (f)(iii))	(៨៧.១៤៨)	(៣៥២.៥១៤)	(៦២.៦៦៧)	(២៥៥.៣៦៨)
	<u>៦៨.១៤២.៣០១</u>	<u>២៧៥.៦៣៥.៦០៨</u>	<u>៤៨.១០៥.១៦០</u>	<u>១៩៦.០២៨.៥២៧</u>

## (ខ) តាមប្រភេទគណនី

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយធនាគារក្នុងស្រុក				
គណនីចរន្ត	១.៦០២.៧៦២	៦.៤៨៣.១៧២	៩.៤៩០.៤១៩	៣៨.៦៧៣.៤៥៧
គណនីសន្សំ	៣៧៩.៦០៩	១.៥៣៥.៥១៨	៧០៨.៤៦៦	២.៨៨៦.៩៩៩
គណនីបញ្ញើមានកាលកំណត់	៥៣.៨៣៤.១១៦	២១៧.៧៥៩.០០២	៣៧.៩៦៨.៩៤២	១៥៤.៧២៣.៤៣៩
ដក៖ប្រាក់ឧបត្ថម្ភពីការខាតបង់ឥណទានដែលបាន រំពឹងទុក (សំគាល់ ៣៥.១ (f)(iii))	(៦៩.៨៩២)	(២៨២.៧១៣)	(៦២.៦៦៧)	(២៥៥.៣៦៨)
	<u>៥៥.៧៤៦.៥៩៥</u>	<u>២២៥.៤៩៤.៩៧៩</u>	<u>៤៨.១០៥.១៦០</u>	<u>១៩៦.០២៨.៥២៧</u>
ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយធនាគារក្រៅប្រទេស				
គណនីចរន្ត	១២.៤១២.៩៦២	៥០.២១០.៤៣០	-	-
ដក៖ប្រាក់ឧបត្ថម្ភពីការខាតបង់ឥណទានដែលបាន រំពឹងទុក (សំគាល់ ៣៥.១ (f)(iii))	(១៧.២៥៦)	(៦៩.៨០១)	-	-
	<u>៦៨.១៤២.៣០១</u>	<u>២៧៥.៦៣៥.៦០៨</u>	<u>៤៨.១០៥.១៦០</u>	<u>១៩៦.០២៨.៥២៧</u>

(គ) តាមកាលកំណត់

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៦៨.១៤២.៣០១	២៧៥.៦៣៥.៦០៨	៤៨.១០៥.១៦០	១៩៦.០២៨.៥២៧

(ឃ) តាមអត្រាការប្រាក់

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារផ្សេងមានដូចខាងក្រោម៖

	ឆ្នាំ២០២០	ឆ្នាំ២០១៩
គណនីចរន្ត	២%	២%
គណនីសន្សំ	២%	២%
គណនីបញ្ញើមានកាលកំណត់	១% ទៅ ៨%	០.០៦% ទៅ ៥.៥%

៩. ឥណទាន និងបុរេប្រទាន

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>តាមថ្ងៃដើមរំលស់</b>				
<b>ឥណទានពាណិជ្ជកម្ម៖</b>				
គ្រឹះស្ថានហិរញ្ញវត្ថុ	៨.៥៤៦.១២១	៣៤.៥៦៩.០៥៩	-	-
រយៈពេលខ្លី	២១.៩២៦.៧៨០	៨៨.៦៩៣.៨២៥	៦.៨៥០.៩៥៦	២៧.៩១៧.៦៤៦
ឥណទានវិបារូប	៥.៣២៥.៦៧៩	២១.៥៤២.៣៧២	៦៥២.៦២៣	២.៦៥៩.៤៣៩
<b>ឥណទានរយៈពេលវែង</b>	<b>២០៨.២៦៩.៤០២</b>	<b>៨៤២.៤៤៩.៧៣១</b>	<b>១៩១.៦៤៣.៩៨៤</b>	<b>៧៨០.៩៤៩.២៣៥</b>
	<b>២៤៤.០៦៧.៩៨២</b>	<b>៩៨៧.២៥៤.៩៨៧</b>	<b>១៩៩.១៤៧.៥៦៣</b>	<b>៨១១.៥២៦.៣២០</b>
<b>ឥណទានអតិថិជន៖</b>				
កម្ចីអចលនទ្រព្យ	៧៥.៧៧៨.៤៨៤	៣០៦.៥២៣.៩៦៨	៦០.០២៨.៦៨៩	២៤៤.៦១៦.៩០៨
កាតឥណទាន	៣៥២.២៣២	១.៤២៤.៧៧៨	៤២៩	១.៧៤៨
ផ្សេងៗ	៣២.៩៣៧.៦៥៩	១៣៣.២៣២.៨៣២	៤៦.០៦៩.៥៨៦	១៨៧.៧៣៣.៥៦២
	<b>១០៩.០៦៨.៣៧៥</b>	<b>៤៤១.១៨១.៥៧៨</b>	<b>១០៦.០៩៨.៧០៤</b>	<b>៤៣៣.៣៥២.២១៨</b>
<b>ឥណទានសរុប</b>	<b>៣៥៣.១៣៦.៣៥៧</b>	<b>១.៤២៨.៤៣៦.៥៦៥</b>	<b>៣០៥.២៤៦.២៦៧</b>	<b>១.២៤៣.៨៧៨.៥៣៨</b>
ដក៖ប្រាក់ខុបត្តមពីការខាតបង់ឥណទានដែលបានរំពឹងទុក (សំគាល់ ៣៥.១ (f)(i))	(៣.០០៧.៧៩០)	(១២.១៦៦.៥១១)	(២.២៦៧.៦៥៧)	(៩.២៤០.៧០២)
<b>ឥណទានសរុបសុទ្ធ</b>	<b>៣៥០.១២៨.៥៦៧</b>	<b>១.៤១៦.២៦៩.០៥៤</b>	<b>៣០២.៩៧៨.៦១០</b>	<b>១.២៣៤.៦៣៧.៨៣៦</b>



## (ក) ប្រាក់ឧបត្ថម្ភពីការខាតបង់ឥណទានដែលបានរំពឹងទុក

ការប្រែប្រួលនៃប្រាក់ឧបត្ថម្ភពីការខាតបង់ឥណទានដែលបានរំពឹងទុកមានដូចខាងក្រោម៖

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL រយៈពេល ១២ខែ (ដំណាក់កាលទី១)	១.៩៤៣.៨៣១	៧.៨៦២.៧៩៦	១.៧៣៨.៦៨៥	៧.០៨៥.១៤១
អាយុកាល ECL-មិនមានឱនភាពឥណទាន (ដំណាក់កាលទី២)	២១៧.០២៣	៨៧៧.៨៥៨	៤០.៩៨៤	១៦៧.០១១
អាយុកាល ECL- ឱនភាពឥណទាន (ដំណាក់កាលទី៣)	៨៤៦.៩៣៦	៣.៤២៥.៨៥៧	៤៨៧.៩៨៨	១.៩៨៨.៥៥០
	<u>៣.០០៧.៧៩០</u>	<u>១២.១៦៦.៥១១</u>	<u>២.២៦៧.៦៥៧</u>	<u>៩.២៤០.៧០២</u>

## (ខ) វាយតម្លៃតាមប្រភេទឧស្សាហកម្ម

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពាណិជ្ជកម្មបោះដុំ និងលក់វាយ	១១៨.៤៤២.៨៥៨	៤៧៩.១០១.៣៦១	៨៨.២៩៥.៥១៤	៣៥៩.៨០៤.២១៨
អចលនទ្រព្យ និងកម្ចី	៦២.៤១៩.៨១២	២៥២.៤៨៨.១៤០	៥១.៦៨៩.១២៣	២១០.៦៣៣.១៧៦
ការផ្តល់កម្ចីផ្ទាល់ខ្លួន	៤៧.៥៤២.៧៤៨	១៩២.៣១០.៤១៦	៤៣.៩៣៤.៧៣២	១៧៩.០៣៤.០៣៣
អគារ និងការសាងសង់	៣២.៤៤៩.១៣១	១៣១.២៥៦.៧៣៥	២៣.៨៩៨.៦៤៧	៩៧.៣៨៦.៩៨៧
សេវាកម្ម	១៤.៨៤៧.៤៨២	៦០.០៥៨.០៦៥	៧.៣០២.៧១៩	២៩.៧៥៨.៥៨០
ផលិតកម្ម	១៣.៧៤៥.២០៩	៥៥.៥៩៩.៣៧០	៩.៨៣៣.២៩៦	៤០.០៧០.៦៨១
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	៨.៧៤៩.៤៦៦	៣៥.៣៩១.៥៩០	៧.៧០២.៣១៤	៣១.៣៨៦.៩៣០
គ្រឹះស្ថានហិរញ្ញវត្ថុ	៨.៥២២.៦០៥	៣៤.៤៧៣.៩៣៧	១២.៧៣៦.៣៨០	៥១.៩០០.៧៤៩
នាំចូល និងនាំចេញ	៥.៤០៩.៣៦៣	២១.៨៨០.៨៧៣	៤.៦១៥.៥៥៦	១៨.៨០៨.៣៩១
កម្ចីផ្សេងៗ	៣៧.៩៩៩.៨៩៣	១៥៣.៧០៩.៥៦៧	៥២.៩៧០.៣២៩	២១៥.៨៥៤.០៩១
ឥណទានសរុបសុទ្ធ	<u>៣៥០.១២៨.៥៦៧</u>	<u>១.៤១៦.២៧០.០៥៤</u>	<u>៣០២.៩៧៨.៦១០</u>	<u>១.២៣៤.៦៣៧.៨៣៦</u>

(គ) វាយតម្លៃតាមចំណាត់ថ្នាក់ឥណទាន

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>បានដំណើរការ</b>				
សមតុល្យដុល	៣៤៣.០៤២.៨៦៣	១.៣៨៧.៦០៨.៣៨២	៣០០.០៣៣.៥០៤	១.២២២.៦៣៦.៥២៩
ការប៉ះពាល់នៃការដែលគ្មានលទ្ធភាពសង	៥៣៧.៤១៥.៤៤១	២.១៧៣.៨៤៥.៤៥៩	៤៧៧.៦៦៩.១៥២	១.៩៤៦.៥០១.៧៩៤
ប្រាក់ឧបត្ថម្ភពីការខាតបង់ឥណទានដែលបានរំពឹងទុក	១.៩៤៣.៨៣១	៧.៨៦២.៧៩៧	១.៧៣៨.៦៨៥	៧.០៨៥.១៤១
<b>កំពុងដំណើរការ</b>				
សមតុល្យដុល	៦.៣៣៨.៨៩២	២៥.៦៤០.៨១៨	២.៨៧៧.៤៦៣	១១.៧២៥.៦៦២
ការប៉ះពាល់នៃការដែលគ្មានលទ្ធភាពសង	១២.៨០៨.៨៧៤	៥១.៨១១.៨៩៥	៥.០២៣.៦៥៦	២០.៤៧១.៣៩៨
ប្រាក់ឧបត្ថម្ភពីការខាតបង់ឥណទានដែលបានរំពឹងទុក	២១៧.០២៣	៨៧៧.៨៥៨	៤០.៩៨៤	១៦៧.០១០
<b>មិនដំណើរការ</b>				
សមតុល្យដុល	៣.៧៥៤.៦០២	១៥.១៨៧.៣៦៥	២.៣៣៥.៣០០	៩.៥១៦.៣៤៧
ការប៉ះពាល់នៃការដែលគ្មានលទ្ធភាពសង	៥.៥៧៨.១៨៧	២២.៥៦៣.៧៦៦	៣.៣៦០.៦៣៥	១៣.៦៩៤.៥៨៨
ប្រាក់ឧបត្ថម្ភពីការខាតបង់ឥណទានដែលបានរំពឹងទុក	៨៤៦.៩៣៦	៣.៤២៥.៨៥៦	៤៨៧.៩៨៨	១.៩៨៨.៥៥១
<b>សរុប</b>				
សមតុល្យដុល	៣៥៣.១៣៦.៣៥៧	១.៤២៨.៤៣៦.៥៦៥	៣០៥.២៤៦.២៦៧	១.២៤៣.៨៧៨.៥៣៨
ការប៉ះពាល់នៃការដែលគ្មានលទ្ធភាពសង	៥៥៥.៨០២.៥០២	២.២៤៨.២២១.១២០	៤៨៦.០៥៣.៤៤៣	១.៩៨០.៦៦៧.៧៨០
ប្រាក់ឧបត្ថម្ភពីការខាតបង់ឥណទានដែលបានរំពឹងទុក	៣.០០៧.៧៩០	១២.១៦៦.៥១១	២.២៦៧.៦៥៧	៩.២៤០.៧០២

(ឃ) វាយតម្លៃតាមកាលកំណត់ឥណទាន

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើសពីមួយឆ្នាំ	២៨.៨៩០.៩០២	១១៦.៨៦៣.៦៩៩	១៩.១១៣.៧៦៩	៧៧.៨៨៨.៦០៩
យូរជាងមួយឆ្នាំ និងមិនលើសពីបីឆ្នាំ	៨.៤៨១.៨១៩	៣៤.៣០៨.៩៥៨	៨.៣៩៣.៤៣១	៣៤.២០៣.២៣១
យូរជាងបីឆ្នាំ និងមិនលើសពីប្រាំឆ្នាំ	២៥.២៧៦.១៩៩	១០២.២៤២.២២៥	៣០.០៥៩.៣២០	១២២.៤៩១.៧២៩
យូរជាងប្រាំឆ្នាំ	២៨៧.៤៧៩.៦៤៧	១.១៦២.៨៥៥.១៧២	២៤៥.៤១២.០៩០	១.០០០.០៥៤.២៦៧
ឥណទានសរុបសុទ្ធ	៣៥០.១២៨.៥៦៧	១.៤១៦.២៧០.០៥៤	៣០២.៥៧៨.៦១០	១.២៣៤.៦៣៧.៨៣៦

(ង) វាយតម្លៃតាមផលប៉ះពាល់

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ផលប៉ះពាល់ចម្បង	-	-	-	-
ផលប៉ះពាល់បន្ទាប់បន្សំ	៣៥០.១២៨.៥៦៧	១.៤១៦.២៧០.០៥៤	៣០២.៥៧៨.៦១០	១.២៣៤.៦៣៧.៨៣៦
ឥណទានសរុបសុទ្ធ	៣៥០.១២៨.៥៦៧	១.៤១៦.២៧០.០៥៤	៣០២.៥៧៨.៦១០	១.២៣៤.៦៣៧.៨៣៦

ហានិភ័យចម្បង ត្រូវបានកំណត់ដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលផល ជាលក្ខណៈបុគ្គលដែលលើសពី ១០ ភាគរយនៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។

(ច) វាយតម្លៃតាមទំនាក់ទំនង

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុគ្គលទាក់ទិន	១.០៣៧.២០៨	៤.១៩៥.៥០៦	១.០៩៩.៥០៨	៤.៤៨០.៤៩៥
មិនមែនបុគ្គលទាក់ទិន	៣៤៩.០៩១.៣៥៩	១.៤១២.០៧៤.៥៤៨	៣០១.៨៧៩.១០២	១.២៣០.១៥៧.៣៤១
ឥណទានសរុបសុទ្ធ	<u>៣៥០.១២៨.៥៦៧</u>	<u>១.៤១៦.២៧០.០៥៤</u>	<u>៣០២.៩៧៨.៦១០</u>	<u>១.២៣៤.៦៣៧.៨៣៦</u>

(ឆ) វាយតម្លៃតាមស្ថានភាពនិវាសដ្ឋាន

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	៣៥០.១២៨.៥៦៧	១.៤១៦.២៧០.០៥៤	៣០២.៩៧៨.៦១០	១.២៣៤.៦៣៧.៨៣៦
អនិវាសនជន	-	-	-	-
ឥណទានសរុបសុទ្ធ	<u>៣៥០.១២៨.៥៦៧</u>	<u>១.៤១៦.២៧០.០៥៤</u>	<u>៣០២.៩៧៨.៦១០</u>	<u>១.២៣៤.៦៣៧.៨៣៦</u>

(ជ) វាយតម្លៃតាមអត្រាការប្រាក់

ឥណទាន និងបុរេប្រទានទៅឱ្យអតិថិជនដែលទទួលបានពីអត្រាការប្រាក់ប្រចាំឆ្នាំមានដូចខាងក្រោម៖

	ឆ្នាំ២០២០	ឆ្នាំ២០១៩
ឥណទានអតិថិជន	៥% ទៅ ២០.៤០%	៨.៥០% - ២០.៤០%
កាតឥណទាន	១៨%	១៥% ទៅ ១៨%
គ្រឹះស្ថានហិរញ្ញវត្ថុ	៨.៥០% ទៅ ៩%	៨.៥០% ទៅ ១០%
ឥណទានរយៈពេលវែង	៥% ទៅ ១៨%	៧% - ១៨%
ឥណទានវិបារូប័រ	៧% ទៅ ១២%	៧.៥០% - ១១%
ឥណទានអចលនទ្រព្យ	៣% ទៅ ១៥%	៣% ទៅ ១៥%
ឥណទានរយៈពេលខ្លី	៧% ទៅ ១៨%	១០% - ១៨%

**១០. វិនិយោគលើមូលបត្រ**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វិនិយោគមូលបត្រតាមថ្លៃដើមរំលស់	៥.០២០.១៣៧	២០.៣០៦.៦៧៧	-	-
ការខាតបង់ឱនភាព(សំគាល់ ៣៥.១(២)(iv))	(៦.៩៧៩)	(២៨.៤៥៣)	-	-
<b>វិនិយោគលើមូលបត្រសុទ្ធ</b>	<b>៥.០១៣.១៥៨</b>	<b>២០.២៧៨.២២៤</b>	<b>-</b>	<b>-</b>

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ធនាគារបានវិនិយោគក្នុងមូលបត្របំណុលរយៈពេល ១ឆ្នាំ ចំនួនប្រាំ ជាមួយតម្លៃចារឹក ស្មើនឹង ១.០០០.០០០ ដុល្លារអាមេរិកក្នុងមូលបត្រ។ មូលបត្របំណុល ទទួលបានអត្រាការប្រាក់ ប្រចាំឆ្នាំចំនួន ៣% ហើយកាលកំណត់គឺនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

**១១. ប្រាក់បញ្ញើតាមបទប្បញ្ញត្តិជាមួយធនាគារកណ្តាល**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលខ្លី</i>				
ទុនបម្រុងតាមការតម្រូវ	១៥.៩៤៣.០៧២	៦៤.៤៨៩.៧២៦	១០.៧៦៣.១៧២	៤៣.៨៥៩.៩២៦
<i>រយៈពេលវែង</i>				
ប្រាក់តម្កល់ធានាដើមទុន	២៥.០១១.៣១១	១០១.១៧០.៧៥៣	២៥.០០០.០០០	១០១.៨៧៥.០០០
	<b>៤០.៩៥៤.៣៨៣</b>	<b>១៦៥.៦៦០.៤៧៩</b>	<b>៣៥.៧៦៣.១៧២</b>	<b>១៤៥.៧៣៤.៩២៦</b>

**i) ទុនបម្រុងតាមការតម្រូវ**

ទុនបម្រុងតាមការតម្រូវតំណាងឱ្យទុនបម្រុងទាបបំផុត ដែលត្រូវបានគណនានៅអត្រា ៧% និង៨%នៃ ប្រាក់បញ្ញើសរុបពីអតិថិជន ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០១៩រៀងគ្នា ដូចដែលបានតម្រូវដោយធនាគារជាតិនៃកម្ពុជា តាមសេចក្តីប្រកាសលេខ B១៣-០២០-០២០ និងB៧-០៧-១៦៣ រៀងគ្នា ស្តីពីការផ្តល់អាជ្ញាប័ណ្ណជូនដល់ MDIs។ ទុនបម្រុងតាមការតម្រូវនៅប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីដែល ទទួលបានពីការប្រាក់។

**ii) ប្រាក់តម្កល់ធានាដើមទុន**

អនុលោមតាមប្រកាសលេខ ៧-០១-១៣៦ ស្តីពីការធានាដើមទុនរបស់ធនាគារចុះថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០០១ ដែលចេញដោយធនាគារ កណ្តាលធនាគារត្រូវរក្សាទុក ១០% នៃដើមទុនដែលបានបង់របស់ខ្លួនជាប្រាក់តម្កល់ប្បញ្ញត្តិនៅ ធនាគារកណ្តាល។ ប្រាក់បញ្ញើដែលមិនមាន សម្រាប់ប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ អាចស្តារមកវិញបាន បើសិនធនាគារបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនដោយស្ម័គ្រចិត្តនៅក្នុងប្រទេស កម្ពុជា។

**iii) អត្រាការប្រាក់**

	ឆ្នាំ២០២០	ឆ្នាំ២០១៩
ទុនបម្រុងកាតព្វកិច្ច	គ្មាន	គ្មាន
ប្រាក់តម្កល់ធានាដើមទុន	០.០៦%	០.៤៨%

**១២.ទ្រព្យសម្បត្តិ និងបរិក្ខារ**

	ការកែលម្អ ទ្រព្យ ផ្ទុយ	យានយន្ត	បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និង បរិក្ខារការិយាល័យ	សំណង់កំពុង សាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៥៤.០៩០	១.៦៦១.៦៨៧	៥៦២.៧៥៦	៥៩៧.៦២១	១.៤៩២.៦១៥	៤.៥៦៨.៧៦៩
បន្ថែម	៧១.៨៧៦	៦០៩.៦៤៥	៦០៧.៥៩៨	១.២៦៤.៧៨៣	៦៨៥.៦៩៨	៣.២៣៦.៦០០
ផ្ទេរ	-	-	១.៤០៨.០៤៩	៦០២.៥១២	(២.០១០.៥៦១)	-
លក់ចេញ	-	-	(២៦៧)	-	(៣៦២)	(៦២៩)
រំលស់	(៣៦.៩៣០)	(៣១៤.២៧៣)	(៥៤៩.៦១៧)	(៤២០.៥២៧)	-	(១.៦៥១.៣៤៧)
<b>តម្លៃចុះបញ្ជីសុទ្ធចុងគ្រា</b>	<b>២១៧.០៣៦</b>	<b>១.៩៥៧.០៥៩</b>	<b>៦០២.៦៧៦</b>	<b>៧៣៩.៣៦៧</b>	<b>៤៧៧.០៤២</b>	<b>៣.៩៩៣.២២០</b>
<b>សម្រាប់ចុងការយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>						
ថ្លៃដើម	៥៨៤.០៨៦	២.៥១៣.០២២	២.៧១៤.៣៦២	២.៥៨៤.៩៨៦	១៦៧.៣៩០	៨.៥៦៣.៨៤៦
រំលស់បង្គរ	(២៩៩.០៥០)	(៥៥៥.៩៦៣)	(៦៨៥.៨៤៣)	(៥៤០.៥៩៧)	-	(២.០៨៧.៤៥៣)
<b>តម្លៃចុះបញ្ជីសុទ្ធ</b>	<b>២៨៥.០៣៦</b>	<b>១.៩៥៧.០៥៩</b>	<b>២.០២៨.៥១៩</b>	<b>២.០៤៤.៣៨៩</b>	<b>១៦៧.៣៩០</b>	<b>៦.៤៧២.៣៩១</b>
<i>គិតជាពាន់រៀល</i>	<b>១.១៧៧.៨២២</b>	<b>៧.៩៧៥.០១៥</b>	<b>៨.២៦៦.២១៥</b>	<b>៨.៣៣០.៨៨៥</b>	<b>៦៨២.១១៤</b>	<b>២៦.៤៣២.០៥១</b>
<b>សម្រាប់ចុងការយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៨៥.០៣៦	១.៩៥៧.០៥៩	២.០២៨.៥១៩	២.០៤៤.៣៨៩	១៦៧.៣៩០	៦.៤៧២.៣៩១
បន្ថែម	៥៥.៨៨៥	៧២.០០០	១៧៨.៤៩២	៤៩៣.៧២៥	៤៣៣.៥៦៧	១.២៦៣.៦៦៩
ផ្ទេរ	៤.៤៣៣	-	១៦.៧៩៤	១៧២.៣១៦	(២២០.៥៣៩)	(២៦.៩៩៦)
លក់ចេញ	(៣.៣១៧)	-	(៦០៥)	(១.០៣២)	-	(៤.៩៥៤)
រំលស់	(៥៨.២៤៦)	(៣៣០.៣១៩)	(៦៨២.៦៥២)	(៧១៤.៤៤៤)	-	(១.៧៨៥.៦៦១)
<b>តម្លៃចុះបញ្ជីសុទ្ធចុងគ្រា</b>	<b>២៧៨.៧៩១</b>	<b>១.៦៩៨.៧៤០</b>	<b>១.៥៣០.០៥៨</b>	<b>១.៩៩៩.៩៥៨</b>	<b>៣៧០.៤១១</b>	<b>៥.៩០៧.៤៦១</b>
<b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>						
ថ្លៃដើម	៦៤៤.៤០៤	២.៥៨៩.០២២	២.៩០៩.៦៤៨	៣.២៥១.០២៧	៣៨០.៤១៨	៩.៧៧៤.៥២៩
លក់ចេញ/លុបចោល	(៣.៩៦០)	-	(១.១២២)	(២.៦០៧)	-	(៧.៦៨៩)
ចំណាយចុងគ្រា	៦៤០.៤៤៤	២.៥៨៩.០២២	២.៩០៨.៥២៦	៣.២៤៨.៤២០	៣៨០.៤១៨	៩.៧៦៦.៨៣០
<b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>						
រំលស់បង្គរ	៣៥៣.២៩៦	៨៩០.២៨២	១.៣៧៨.៤៩០	១.២៥៥.០៤១	-	៣.៤៧៧.៣១០
ការលក់ចេញ/លុបចោល	(៦៤៣)	-	(៥១៧)	(១.៥៧៥)	-	(២.៧៣៥)
រំលស់បង្គរចុងគ្រា	៣៥២.៦៥៣	៨៩០.២៨២	១.៣៧៧.៩៧៣	១.២៥៣.៤៦៦	-	៣.៤៧០.៥៧១
<b>តម្លៃចុះបញ្ជីសុទ្ធ</b>	<b>២៨៧.៧៩១</b>	<b>១.៦៩៨.៧៤០</b>	<b>១.៥៣០.០៥៨</b>	<b>១.៩៩៩.៩៥៨</b>	<b>៣៧០.៤១៨</b>	<b>៥.៩០៧.៤៦១</b>
<i>គិតជាពាន់រៀល</i>	<b>១.១៦៤.១១០</b>	<b>៦.៨៧១.៤០៥</b>	<b>៦.២៣១.៥១៨</b>	<b>៨.០៦៩.៥៩០</b>	<b>១.៥៣៨.៧៩១</b>	<b>២៦.៤៣២.០៥១</b>

**១៣. ភតិសន្យា**

សំគាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាតិកម្ពុជាផ្តល់។

ធនាគារជួលអគារមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការជាភារិយាល័យកណ្តាល ភារិយាល័យសាខា និងបរិក្ខារ។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចាប់ពី២ឆ្នាំរហូតដល់១០ឆ្នាំ។ ភតិសន្យាទាំងនេះមាន រយៈពេលជួល ដែលបញ្ជាក់ពីការឡើងថ្លៃ និងសិទ្ធិបន្តកិច្ចសន្យាខុសៗគ្នា។ ចំពោះការបន្តកិច្ចសន្យាជាថ្មី លក្ខខណ្ឌ នៃភតិសន្យាទាំងនេះត្រូវបានចាត់ទុកឡើងវិញ។

ធនាគារបានទទួលស្គាល់ទ្រព្យសកម្មដែលបានសិទ្ធិលើការប្រើប្រាស់សម្រាប់ភតិសន្យាទាំងនេះ លើកលែងតែ ភតិសន្យាជួលរយៈពេលខ្លី។

(i) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅដើមការិយបរិច្ឆេទ	១២.១០៣.៥៦៣	៤៩.៣២២.០១៩	៨.៤៩០.២២៨	៣៤.៣៤៧.១៣៩
បន្ថែមក្នុងអំឡុងការិយបរិច្ឆេទ	២.៩៧២.៥៣១	១២.០២៣.៨៨៨	៥.០៣១.៩៥៦	២០.៧២៣.១៣២
ការរំលស់ក្នុងអំឡុងការិយបរិច្ឆេទ	(១.៧២៦.៨៩៤)	(៧.០៤១.២៩៧)	(១.៤១៨.៦២១)	(៥.៧៤៨.២៥២)
បញ្ចប់ភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទ	(៨៧៩.៨៥២)	(៣.៥៥៩.០០១)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣០៧.០៩៦)	-	-
<b>នៅចុងការិយបរិច្ឆេទ</b>	<b>១២.៤៦៩.៣៤៨</b>	<b>៥០.៤៣៨.៥១៣</b>	<b>១២.១០៣.៥៦៣</b>	<b>៤៩.៣២២.០១៩</b>

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>សិទ្ធិលើការប្រើប្រាស់នៃទ្រព្យសកម្ម (រយៈពេលវែង)</i>				
អគារ	១២.៣៥០.៤៨០	៤៩.៩៥៧.៦៩១	១១.៨៩០.៦២៣	៤៨.៤៥៤.២៨៩
បរិក្ខារ	១១៨.៨៦៨	៤៨០.៨២២	២១២.៩៤០	៨៦៧.៧៣០
	<b>១២.៤៦៩.៣៤៨</b>	<b>៥០.៤៣៨.៥១៣</b>	<b>១២.១០៣.៥៦៣</b>	<b>៤៩.៣២២.០១៩</b>

**បំណុលភតិសន្យា**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅដើមការិយបរិច្ឆេទ	១២.៨៤២.៩៦០	៥២.៣៣៥.០៦៣	៨.៧៥៦.០៣៨	៣៥.៦៨០.៨៥៥
បន្ថែមក្នុងអំឡុងការិយបរិច្ឆេទ	២.៩៧២.៥៣១	១២.០២៣.៨៨៨	៤.៩៧៥.១៥៧	២០.២៧៣.៧៦៥
ចំណាយការប្រាក់ក្នុងការិយបរិច្ឆេទ	៩៤៧.១២២	៣.៨៤១.៤៤១	៨៣៤.០៩៩	៣.៣៨៩.៩៥៣
រំលស់ក្នុងការិយបរិច្ឆេទ	(២.១៨៧.២៧៤)	(៨.៧៥៥.៣៦៩)	(១.៧២២.៤៥៨)	(៧.០១៩.០១៦)
បញ្ចប់ភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទ	(១.០៤៦.១៦៩)	(៤.២៣១.៧៥៤)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣៤៦.២០១)	-	-
<b>នៅចុងការិយបរិច្ឆេទ</b>	<b>១៣.៥៦៤.១៧០</b>	<b>៥៤.៨៦៧.០៦៨</b>	<b>១២.៨៤២.៨៣៦</b>	<b>៥២.៣៣៤.៥៥៧</b>

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>បំណុលភតិសន្យា</b>				
តិចជាងមួយឆ្នាំ	១.៦០៦.៧០២	៦.៤៩៩.១១០	១.១៦០.៨១៤	៤.៧៣០.៣១៧
មួយទៅប្រាំឆ្នាំ	៨.២៦២.៣២៣	៣៣.៤២១.០៩៧	៥.២៨៦.៧២៣	២១.៥៤៣.៣៩៦
ច្រើនជាងប្រាំឆ្នាំ	៣.៦៩៥.១៤៥	១៤.៩៤៦.៨៦១	៦.៣៩៥.២៩៩	២៦.០៦០.៨៤៤
	<u>១៣.៥៦៤.១៧០</u>	<u>៥៤.៨៦៧.០៦៨</u>	<u>១២.៨៤២.៨៣៦</u>	<u>៥២.៣៣៤.៥៥៧</u>

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>បំណុលភតិសន្យា</b>				
រយៈខ្លី	១.៦០៦.៧០២	៦.៤៩៩.១១០	១.០៦៩.៣៥៥	៤.៧៣០.៣១៧
រយៈពេលវែង	១១.៩៥៧.៤៦៨	៤៨.៣៦៧.៩៥៨	១១.៧៧៣.៤៥១	៤៧.៦០៤.២៤០
	<u>១៣.៥៦៤.១៧០</u>	<u>៥៤.៨៦៧.០៦៨</u>	<u>១២.៨៤២.៨០៦</u>	<u>៥២.៣៣៤.៥៥៧</u>

(ii). ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ-ខាត  
របាយការណ៍ចំណេញខាត បង្ហាញនូវចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនឹងភតិសន្យា ដូចខាងក្រោម ៖

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</b>				
អគារ	១.៦២១.៣០៩	៦.៦១០.៧៨១	១.៣៣៣.៣១៥	៥.៤០២.៥៩២
បរិក្ខារ	១០៥.៥៨៥	៤៣០.៥១៦	៨៥.៣០៦	៣៤៥.៦៦០
រំលស់ (សំគាល់ ២៨)	<u>១.៧២៦.៨៩៤</u>	<u>៧.០៤១.២៩៧</u>	<u>១.៤១៨.៦២១</u>	<u>៥.៧៤៨.២៥២</u>
<b>ចំណាយប្រាក់លើបំណុលភតិសន្យា</b>				
អគារ	៩៣០.៦៦៤	៣.៧៩៤.៧២២	៨២១.០៤៣	៣.៣២៦.៨៦៦
បរិក្ខារ	១១.៤៥៨	៤៦.៧១៩	១៣.០៥៦	៥២.៩០៣
ចំណាយប្រាក់ (សំគាល់ ២៣)	<u>៩៤២.១២២</u>	<u>៣.៨៤១.៤៤១</u>	<u>៨៣៤.០៩៩</u>	<u>៣.៣៧៩.៧៦៩</u>
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលវែងក្នុងចំណាយប្រតិបត្តិការផ្សេងៗ	<u>៩៦.៧៥២</u>	<u>៣៩៤.៥០០</u>	<u>១២៥.៦៧៨</u>	<u>៥០៩.២៤៧</u>

(iii). ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ចេញសម្រាប់ភតិសន្យាសរុប	២.១៤៧.២៧៤	៨.៧៥៥.៣៦៩	១.៧២០.៩៩២	៦.៩៧៣.៤៥៦

១៤. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ	ការងារកំពុង ដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៩</b>			
ថ្លៃដើម	៥៥៣.៩៧១	២.៤៣០.៩២៥	២.៩៨៤.៨៩៦
រំលស់បង្គរ	(៦៩.៤២៧)	-	(៦៩.៤២៧)
តម្លៃចុះបញ្ជី	៤៨៤.៥៤៤	២.៤៣០.៩២៥	២.៩១៥.៤៦៩
<b>គិតជាពាន់រៀល</b>	<b>១.៩៧៤.៥១៧</b>	<b>៩.៩០៦.០១៩</b>	<b>១១.៨៨០.៥៣៦</b>
<b>សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤៨៤.៥៤៤	២.៤៣០.៩២៥	២.៩១៥.៤៦៩
បន្ថែម	១.២៣៥	១.២៧៤.១៦២	១.២៧៥.៣៩៧
ផ្ទេរ	១.៤៨០.០០៧	(១.៤៨០.០០៧)	-
ជម្រះចេញពីបញ្ជី	-	(៤៩១.៥៨០)	(៤៩១.៥៨០)
និយ័តកម្ម	-	(១១.៥៥៤)	(១១.៥៥៤)
រំលស់	(១៤៥.៧៧៥)	-	(១៤៥.៧៧៥)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.៨៣៩.០១១	១.៧២១.៩៤៦	៣.៥៦០.៩៥៧
<b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>			
ថ្លៃដើម	២.០៣៥.២១៣	១.៧២១.៩៤៦	៣.៧៥៧.១៥៩
រំលស់បង្គរ	(២១៥.២០២)	-	(២១៥.២០២)
តម្លៃចុះបញ្ជីសុទ្ធ	១.៨២០.០១១	១.៧២១.៩៤៦	៣.៥៤១.៩៥៧
<b>គិតជាពាន់រៀល</b>	<b>៧.៤១៦.៥៤៥</b>	<b>៧.០១៦.៩៣០</b>	<b>១៤.៤៣៣.៤៧៥</b>
<b>សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.៨៣៩.០១១	១.៧២១.៩៤៦	៣.៥៦០.៩៥៧
បន្ថែម	៦៣២.៥១៧	១.៣៨៧.១៥២	២.០១៩.៦៦៩
ផ្ទេរ	២.២៥៩.០៩៦	(២.២៥៩.០៩៦)	-
រំលស់	(២៨៩.៤១០)	-	(២៨៩.៤១០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤.៤២២.២១៤	៨៤០.០០២	៥.២៦២.២១៦
<b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>			
ថ្លៃដើម	៤.៩២៦.៨២៦	៨៥០.០០២	៥.៧៧៦.៨២៨
រំលស់បង្គរ	(៥០៤.៦១២)	-	(៥០៤.៦១២)
តម្លៃចុះបញ្ជីសុទ្ធ	៤.៤២២.២១៤	៨៥០.០០២	៥.២៧២.២១៦
<b>គិតជាពាន់រៀល</b>	<b>១៧.៨៨៧.៨៥៦</b>	<b>៣.៤៣៨.២៥៨</b>	<b>២១.៣២៦.១១៤</b>



**១៥. ពន្ធពន្យារទ្រព្យសកម្ម**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារទ្រព្យសកម្ម	៣.២៧៩.១៩៨	១៣.២៦៤.៣៦១	៣.២៦៤.០៥៧	១៣.៣០១.០៣២
បំណុលពន្ធពន្យារ	(៣.០៩៩.៤៣៩)	(១២.៥៣៧.២៣៦)	(២.៧៣៤.១៥៨)	(១១.១៤១.៦៩៤)
ពន្ធពន្យារទ្រព្យសកម្មសុទ្ធ - រយៈពេលវែង	<u>១៧៩.៧៥៩</u>	<u>៧២៧.១២៥</u>	<u>៥២៩.៨៩៩</u>	<u>២.១៥៩.៣៣៨</u>

បម្រែបម្រួលពន្ធពន្យារទ្រព្យសកម្ម ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	៥២៩.៨៩៩	២.១៥៩.៣៣៨	១៨៧.៤៣៥	៧៥៣.១១៤
កត់ត្រាជាបន្តក/(តំណទាន) ក្នុងចំណេញខាត (សំគាល់ ២៩(ក))	(៣៥០.១៤០)	(១.៤២៧.៦៧៣)	៣៤២.៤៦៤	១.៣៨៧.៦៦៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤.៥៤០)	-	១៨.៥៦០
នៅថ្ងៃទី៣១ ខែធ្នូ	<u>១៧៩.៧៥៩</u>	<u>៧២៧.១២៥</u>	<u>៥២៩.៨៩៩</u>	<u>២.១៥៩.៣៣៨</u>

ពន្ធពន្យារទ្រព្យសកម្ម បានមកពីលម្អៀងបណ្តោះអាសន្ន ហើយត្រូវបានទទួលស្គាល់ដោយសារធនាគារអាចនឹងប្រើប្រាស់លម្អៀងបណ្តោះអាសន្ន ទាំងនោះបាននាពេលអនាគត។

**ពន្ធពន្យារទ្រព្យសកម្ម៖**

	ខាតពីការថយចុះ តម្លៃ	កម្រៃឥណទាន មិនទាន់រំលស់	បំណុលកតិសន្យា	កាត់ទាត់ប្រាក់ បំណាច់អតិថិ ភាពបុគ្គលិក	ការប្តូររូបិយប័ណ្ណ មិនច្បាស់លាស់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	៤២.១៤៣	១៨២.៦៨៣	១.៧៥១.២០៨	២១.៥៧៥	-	១.៩៩៧.៦០៩
កត់ត្រាជាបន្តក/(តំណទាន) ក្នុង ចំណេញខាត	១១៥.៩៩១	៣៣៨.៩៦៦	៨១៧.៣៥៩	(៥.៨៦៨)	-	១.២៦៦.៤៤៨
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	<u>១៥៨.១៣៤</u>	<u>៥២១.៦៤៩</u>	<u>២.៥៦៨.៥៦៧</u>	<u>១៥.៧០៧</u>	<u>-</u>	<u>៣.២៦៤.០៥៧</u>
គិតជាពាន់រៀល	<u>៦៤៤.៣៩៦</u>	<u>២.១២៥.៧២០</u>	<u>១០.៤៦៦.៩១១</u>	<u>៦៤.០០៦</u>	<u>-</u>	<u>១៣.៣០១.០៣៣</u>
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	១៥៨.១៣៤	៥២១.៦៤៩	២.៥៦៨.៥៦៧	១៥.៧០៧	-	៣.២៦៤.០៥៧
កត់ត្រាជាបន្តក/(តំណទាន) ក្នុង ចំណេញខាត	(១៥៨.១៣៤)	(៣១.៣០១)	១៤៤.២៦៧	(២.៧១៧)	៦៣.០២៧	១៥.១៤២
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	<u>-</u>	<u>៤៩០.៣៤៨</u>	<u>២.៧១២.៨៣៤</u>	<u>១២.៩៩០</u>	<u>៦៣.០២៧</u>	<u>៣.២៧៩.១៩៩</u>
គិតជាពាន់រៀល	<u>-</u>	<u>១.៩៨៣.៤៥៨</u>	<u>១០.៩៧៣.៤១៤</u>	<u>៥២.៥៤៥</u>	<u>២៥៤.៩៤៤</u>	<u>១៣.២៦៤.៣៦១</u>

**១៥. ពន្ធពន្យារទ្រព្យសកម្ម (ត)**

**បំណុលពន្ធពន្យារ**

	រំលស់ពន្ធនៃ	ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	ខាតបង់ឱនភាព	ខាតបង់ឱនភាពផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	(១១១.៩២២)	(១.៦៩៨.២៥២)	-	-	(១.៨១០.១៧៤)
កត់ត្រាជាបន្តក/(តំណទាន) ក្នុងចំណេញខាត	(២០១.៥២៣)	(៧២២.៤៦១)	-	-	(៩២៣.៩៨៤)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	(៣១៣.៤៤៥)	(២.៤២០.៧១៣)	-	-	(២.៧៣៤.១៥៨)
គិតជាពាន់រៀល	(១.២៧៧.២៨៨)	(៩.៨៦៤.៤០៥)	-	-	(១១.១៤១.៦៩៣)
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	(៣១៣.៤៤៥)	(២.៤២០.៧១៣)	-	-	(២.៧៣៤.១៥៨)
កត់ត្រាជាបន្តក/(តំណទាន) ក្នុងចំណេញខាត	(២៦.៤៤៨)	(៧៣.១៥៧)	(២៦៤.២៨១)	(១.៣៩៦)	(៣៦៥.២៨២)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	(៣៣៩.៨៩៣)	(២.៤៩៣.៨៧០)	(២៦៤.២៨១)	(១.៣៩៦)	(៣.០៩៩.៤៤០)
គិតជាពាន់រៀល	(១.៣៧៤.៨៦៧)	(១០.០៨៧.៧០៤)	(១.០៦៩.០១៧)	(៥.៦៤៧)	(១២.៥៣៧.២៣៥)

**១៦. ទ្រព្យសកម្មផ្សេងៗ**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើរដុល	២.០៧០.៩៦១	៨.៣៧៧.៦២៦	១.០៦១.៥៣១	៤.៣២៥.៧៣៩
ប្រាក់ឧបត្ថម្ភពីការខាតបង់តំណទានដែលបានរំពឹងទុក (សំគាល់៣៥.១ (ច)(iv))	(១៨.៤០៤)	(៧៥.០៣៣)	-	-
ការទូទាត់ជាមុន	២.០៥២.៥៥៧	៨.៣០២.៥៩៣	១.០៦១.៥៣១	៤.៣២៥.៧៣៩
ផ្សេងៗ	៦០៩.៥៩២	២.៤៦៥.៨០០	១.៥៨៦.១១២	៦.៤៦៣.៤០៦
	៨០៦.៣៧៥	៣.២៦១.៧៨៧	៣១៦.៩៦៦	១.២៩១.៦៣៧
	<u>៣.៤៦៨.៥២៤</u>	<u>១៤.០៣០.១៨៦</u>	<u>២.៩៦៤.៦០៩</u>	<u>១២.០៨០.៧៨២</u>

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៨០១.៩៥៥	៣.២៤៣.៩០៨	២.៥០៣.៨៣៩	១០.២០៣.១៤៤
រយៈពេលវែង	២.៦៦៦.៥៦៩	១០.៧៨៦.២៧២	៤៦០.៧៧០	១.៨៧៧.៦៣៨
	<u>៣.៤៦៨.៥២៤</u>	<u>១៤.០៣០.១៨០</u>	<u>២.៩៦៤.៦០៩</u>	<u>១២.០៨០.៧៨២</u>

**១៧. ប្រាក់បញ្ញើរបស់អតិថិជន**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	១១៥.៥៤៤.៥៦៥	៤៦៧.៣៧៧.៧៦៦	១៤.៥០៤.៨៦៣	៥៩.១០៧.៣១៧
គណនីសន្សំ	១៨.១៧១.០៥២	៧៣.៥០១.៩០៥	៧.៥៣៦.៤២០	៣០.៧១០.៩១២
ប្រាក់បញ្ញើមានកាលកំណត់	៦៥.១៧២.១១៩	២៦៣.៦២១.២២១	១៩.៤៤៨.៣១១	៧៩.២៥១.៨៦៦
	<u>១៩៨.៨៨៧.៧៣៦</u>	<u>៨០៤.៥០០.៨៩២</u>	<u>៤១.៤៨៩.៥៩៤</u>	<u>១៦៩.០៧០.០៩៥</u>
បង្កការប្រាក់ត្រូវបង់	១.២៨៥.៨៦៦	៥.២០១.៣២៨	១៤៥.២៤៧	៥៩១.៨៨២
	<u>២០០.១៧៣.៦០២</u>	<u>៨០៩.៧០២.២២០</u>	<u>៤១.៦៣៤.៨៤១</u>	<u>១៦៩.៦៦១.៩៧៧</u>

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១៩៥.៧៦៦.៤៦៦	៧៩១.៨៧៥.៣៥៤	៤១.៥៧៦.៥៥៧	១៦៩.៤២៤.៤៧០
រយៈពេលវែង	៤.៤០៧.១៣៦	១៧.៨២៦.៨៦៦	៥៨.២៤៤	២៣៧.៥០៧
	<u>២០០.១៧៣.៦០២</u>	<u>៨០៩.៧០២.២២០</u>	<u>៤១.៦៣៤.៨៤១</u>	<u>១៦៩.៦៦១.៩៧៧</u>

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	ឆ្នាំ២០២០	ឆ្នាំ២០១៩
គណនីចរន្ត	គ្មាន	គ្មាន
គណនីសន្សំ	១% - ១.២៥%	១% - ១.២៥%
ប្រាក់បញ្ញើមានកាលកំណត់	២.៧៥% - ៨%	២.៧៥% - ៧%

**១៨. ប្រាក់កម្ចី**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង៖				
លោក Chen Zhi	៦០.៧៦៩.៨០៥	២៤៥.៨១៣.៨៦២	៥៨.៤៣២.៥០៤	២៣៨.១១២.៤៥៤
OCEANIC OPPORTUNITY FUND	៥០.០០០.០០០	២០២.២៥០.០០០	៣៥.០០០.០០០	១៤២.៦២៥.០០០
SME Bank	១.០៧៦.៥១៦	៤.៣៥៤.៥០៧	-	-
	<u>១១១.៨៤៦.៣២១</u>	<u>៤៥២.៤១៨.៣៦៩</u>	<u>៩៣.៤៣២.៥០៤</u>	<u>៣៨០.៧៣៧.៤៥៤</u>

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Chen Zhi ដែលជា ភាគទុនិករបស់ធនាគារ ក្នុងទឹកប្រាក់សរុបចំនួន ៦លានដុល្លារអាមេរិក។ ក្នុងអំឡុងឆ្នាំ២០១៨ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានមួយទៀតជាមួយលោក Chen Zhi ដែលមានទឹកប្រាក់បន្ថែមសរុបចំនួន ៥៥លានដុល្លារអាមេរិក។

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទាន ជាមួយលោក Guy Chhay ដែលជា ភាគទុនិកមួយរូបទៀតរបស់ធនាគារ ហ្វានស៊ីលីធីនេះមានទឹកប្រាក់ចំនួន ២លាន ដុល្លារអាមេរិក និង ៣លានដុល្លារអាមេរិក។ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក Guy Chhay បានចុះ កិច្ចព្រមព្រៀងទូទាត់ជាមួយលោក Chen Zhi ដើម្បីផ្ទេរហ្វានស៊ីលីធីនេះឱ្យលោក Chen Zhi វិញ។ ដូចនេះ ប្រាក់កម្ចីដែលនៅមិនទាន់ទូទាត់ជាមួយលោក Chen Zhi មានទឹកប្រាក់ចំនួន ៦៦លានដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ឥណទាននេះមិនមានការធានាទេ និងមានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Chen Zhi ដែលជា ភាគទុនិករបស់ធនាគារ ក្នុងទឹកប្រាក់សរុបចំនួន ៧៨លានដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ។ ធនាគារបានដកប្រាក់សរុបចំនួន ៧៨លានដុល្លារអាមេរិក។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Chen Zhi ដែលជា ភាគទុនិករបស់ធនាគារ ក្នុងទឹកប្រាក់សរុបចំនួន ១២៨លានដុល្លារអាមេរិក ដែលមានអត្រាការប្រាក់សូន្យភាគរយ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារបានដកប្រាក់ចំនួន ៧៦លានដុល្លារអាមេរិក។ ធនាគារតម្រូវឱ្យសងប្រាក់ ក្នុងរយៈពេល៥ឆ្នាំ ពីថ្ងៃដែលបានទទួលប្រាក់កម្ចីនីមួយៗ។

ប្រាក់កម្ចីចំនួន ១៥០លានដុល្លារអាមេរិកពីហ្វានស៊ីលីធីនេះខាងលើដែលបានខ្ចីពីលោក Chen Zhi ត្រូវបាន បង្វិលទៅជាដើមទុនក្នុងអំឡុងឆ្នាំ (សំគាល់ ២២)។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយ Oceanic Opportunity Fund Pcc សម្រាប់ហ្វានស៊ីលីធី ដែលមានទឹកប្រាក់សរុបចំនួន ៥០លានដុល្លារអាមេរិក រហូតដល់ខែមករា ឆ្នាំ២០២០ ដែលត្រូវបានធានាដោយលោក Chen Zhi ដែលជាភាគទុនិករបស់ធនាគារ។ ឥណទាននេះមានអត្រាការប្រាក់ ៣% ក្នុងមួយឆ្នាំ។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយ SME Bank of Cambodia (SME) ដើម្បីទទួលបានមូលនិធិក្នុងការផ្តល់ជូនឥណទានទៅឱ្យអតិថិជន SME ។ ឥណទាននេះមានអត្រាការប្រាក់២% ក្នុងមួយឆ្នាំ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារបានផ្តល់ឥណទានចំនួន ៩៣៧.៩៦១ដុល្លារអាមេរិក និង ៧៣០.០០០.០០០រៀល។

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំនួនប្រាក់ដើម	១១១.៨៤៦.៣២១	៤៥២.៤១៨.៣៦៩	៩៣.៤៣២.៥០៤	៣៨០.៧៣៧.៤៥៤
ការប្រាក់ត្រូវបង់	១៩៧.៣៣៤	៧៩៨.២១៥	៨៦.៩៤៣	៣៥៤.២៩៣
	<u>១១២.០៤៣.៦៥៥</u>	<u>៤៥៣.២១៦.៥៨៤</u>	<u>៩៣.៥១៩.៤៤៧</u>	<u>៣៨១.០៩១.៧៤៧</u>

បម្រែបម្រួលបំណុលដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន – ប្រាក់កម្ចី

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំនួនប្រាក់ដើម				
នៅថ្ងៃទី០១ ខែមករា	៩៣.៥១៩.៤៤៧	៣៨១.០៩១.៧៤៧	៦៦.០០០.០០០	២៦៥.១៨៨.០០០
បន្ថែម	១៥.៧៩២.២៤០	៦៣.៨៧៩.៦១១	១៨៩.០០០.០០០	៧៦៥.៨២៨.០០០
ការផ្ទេរទៅដើមទុន	-	-	(១៥០.០០០.០០០)	(៦០៧.៨០០.០០០)
ការដាក់ដើមទុន (*)	-	-	(១២.៦៦៩.៧៨៣)	(៥១.៣៣៧.៩៦១)
បន្តកិច្ចព្រមព្រៀង	២.៥៣៤.៦៣៤	១០.២៥២.៥៩៥	១.១៨៩.២៣០	៤.៨១៩.៧៦០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៨០៥.៥៨៤)	-	៤.៣៩៤.៩៤៤
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	<u>១១១.៨៤៦.៣២១</u>	<u>៤៥២.៤១៨.៣៦៩</u>	<u>៩៣.៥១៩.៤៤៧</u>	<u>៣៨១.០៩១.៧៤៧</u>

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវបង់				
នៅថ្ងៃទី០១ ខែមករា	៨៦.៩៤៣	៣៥៤.២៩៣	-	-
កត់ត្រាជាបន្តក្នុងឆ្នាំ (សំគាល់២៣)	៣.៨៣២.៤២៨	១៥.៦២៦.៤៧៣	២.៨៣៨.៤៥២	១១.៥០១.៤០៨
បន្តកហិរញ្ញវត្ថុ	(២.៣៣៧.៣០០)	(៩.៥៣០.១៨៧)	(១.១០២.២៨៧)	(៤.៤៦៦.៤៦៧)
ការប្រាក់ត្រូវបង់	(១.៣៨៤.៧៣៧)	(៥.៦៤៦.១៧៤)	(១.៦៤៩.២២២)	(៦.៦៨២.៦៤៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦.១៩០)	-	២.០០០
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	<u>១៩៧.៣៣៤</u>	<u>៧៩៨.២១៥</u>	<u>៨៦.៩៤៣</u>	<u>៣៥៤.២៩៣</u>

(\*) ការដាក់ដើមទុននេះបង្ហាញពីតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត ចំពោះប្រាក់កម្ចីដែលធនាគារ ទទួលបានពីភាគទុនិករបស់ខ្លួន ដែលមិនមានការប្រាក់ហើយត្រូវបានធ្វើអប្បបរមាទៅតាមអត្រាទីផ្សារនៃប្រាក់កម្ចីដែល មានលក្ខណៈប្រហាក់ប្រហែលគ្នា។

## ១៩. បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី១ ខែមករា	-	-	១២.៧០០	៥១.០២៩
បន្ថែម	១.១១៦.៦២៧	៤.៥៥២.៩៧៣	២៧៩.៩៦៨	១.១៣៤.៤៣០
ទូទាត់	(៣៥២.៩៦៦)	(១.៤២៧.៧៤៥)	(២៩២.៦៦៨)	(១.១៨៥.៨៩១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣៦.២១៩)	-	៤៣២
នៅថ្ងៃទី៣១ ខែធ្នូ	<u>៧៦៣.៦៦១</u>	<u>៣.០៨៩.០០៩</u>	<u>-</u>	<u>-</u>

## ២០. អត្ថប្រយោជន៍បុគ្គលិក

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី១ ខែមករា	៧៨.៥៣៤	៣២០.០២៦	២៨៥.១២៨	១.១៤៥.៦៤៤
បន្ថែម	៥៥៨.២៣៥	២.២៥៨.០៦១	-	-
ទូទាត់	(៥៥៨.២៣៥)	(២.២៥៨.០៦១)	(១៦៦.៨៦០)	(៦៧៦.១១៧)
និយ័តកម្ម	(១៣.៥៨៤)	(៥៤.៩៤៧)	(៣៩.៧៣៤)	(១៦១.០០២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៣៥៦)	-	១១.៥០១
នៅថ្ងៃទី៣១ ខែធ្នូ	<u>៦៤.៩៥០</u>	<u>២៦២.៧២៣</u>	<u>៧៨.៥៣៤</u>	<u>៣២០.០២៦</u>

### ២១.បំណុលផ្សេងៗ

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទឹកប្រាក់ជំពាក់ភាគីពាក់ព័ន្ធ (សំគាល់ ៣៤.៦)	៧.៥២៦.០៧៨	៣០.៤៤២.៩៨៦	១៣.៣៧១.៨០៦	៥៤.៤៩០.១០៨
បង្កប្រាក់រង្វាន់/ប្រាក់លើកទឹកចិត្តត្រូវបង់	១.០៣៩.០៨៥	៤.២០៣.០៩៩	១.០១៦.០៩៨	៤.១៤០.៦០០
ពន្ធត្រូវបង់	១៤៤.៧៦១	៥៨៥.៥៥៨	១៩០.៦០៥	៧៧៦.៧១៦
ខាតបណ្តាលមកពីការថយចុះតម្លៃសម្រាប់ ECL លើកិច្ចសន្យាផ្តល់ ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ (សំគាល់ ៣៥.១(៦) (ii))	៤៣.៨៣៥	១៧៧.៣១៣	៥០.៧៦៦	២០៦.៨៧១
ផ្សេងៗ	៣៩០.៩៩៩	១.៥៨១.៥៩១	៣៤៦.៨៥២	១.៤១៣.៤២២
	<u>៩.១៤៤.៧៥៨</u>	<u>៣៦.៩៩០.៥៤៧</u>	<u>១៤.៩៧៦.១២៧</u>	<u>៦១.០២៧.៧១៨</u>

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៩.១៤៤.៧៥៨	៣៦.៩៩០.៥៤៧	១៤.៩៧៦.១២៧	៦១.០២៧.៧១៨
រយៈពេលវែង	-	-	-	-
	<u>៩.១៤៤.៧៥៨</u>	<u>៣៦.៩៩០.៥៤៧</u>	<u>១៤.៩៧៦.១២៧</u>	<u>៦១.០២៧.៧១៨</u>

### ២២.ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដើមទុនចុះបញ្ជីសរុបរបស់ធនាគារមានចំនួន ២៥០.០០០.០០០ភាគហ៊ុន (២០១៩ ៖ ២៥០.០០០.០០០ ភាគហ៊ុន) ដែលមានតម្លៃចារិក១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន (២០១៩ ៖ ១ដុល្លារ អាមេរិកក្នុងមួយភាគហ៊ុន)។ រាល់ភាគហ៊ុនដែលបានអនុម័ត ទាំងអស់ ត្រូវបានចេញផ្សាយ និងបានបង្វែរចំណូលទាំងស្រុង។

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	២៥០.០០០.០០០	១.០១៨.៧៥០.០០០	១០០.០០០.០០០	៤០១.៨០០.០០០
បន្ថែម	-	-	១៥០.០០០.០០០	៦០៧.៨០០.០០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧.៥០០.០០០)	-	៩.១៥០.០០០
នៅថ្ងៃទី៣១ ខែធ្នូ	<u>២៥០.០០០.០០០</u>	<u>១.០១១.២៥០.០០០</u>	<u>២៥០.០០០.០០០</u>	<u>១.០១៨.៧៥០.០០០</u>

## ២២. ដើមទុន (ត)

ភាគទុនិក	ឆ្នាំ២០២០			ឆ្នាំ២០១៩		
	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក
លោក Guy Chhay	១.១០០	០.៤៤%	១.១០០.០០០	១.១០០	០.៤៤%	១.១០០.០០០
លោក Chen Zhi	២៤៨.៩០០	៩៩.៥៦%	២៤៨.៩០០.០០០	២៤៨.៩០០	៩៩.៥៦%	២៤៨.៩០០.០០០
	<b>២៥០.០០០</b>	<b>១០០%</b>	<b>២៥០.០០០.០០០</b>	<b>២៥០.០០០</b>	<b>១០០%</b>	<b>២៥០.០០០.០០០</b>
គិតជាពាន់រៀល			<b>១.០១១.២៥០.០០០</b>			<b>១.០១៨.៧៥០.០០០</b>

## ២៣. ចំណូលការប្រាក់សុទ្ធ

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម ដករំលស់៖				
ឥណទាន និងបុរេប្រទាន	៣៥.២៣៩.១៧៣	១៤៣.៦៨៥.៤១៣	២៥.២៣៨.១១៧	១០២.២៦៤.៨៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១.៣០៩.៧៣៨	៥.៣៤០.៣៧១	១០៣.៤៣២	៤១៩.១០៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៨០.៥៤៧	៣២៨.៤២៥	១០៦.៣២៣	៤៣០.៨២១
កម្រៃសេវាផ្តល់ឥណទាន	១.១៨៨.៤១៨	៤.៨៤៥.៦៩៦	៧៥៧.៩៨៩	៣.០៧១.៣៧២
	<b>៣៧.៨១៧.៨៧៦</b>	<b>១៥៤.១៩៩.៩០៥</b>	<b>២៦.២០៥.៨៦១</b>	<b>១០៦.១៩៦.១៤៩</b>
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើម ដករំលស់៖				
ប្រាក់បញ្ញើរបស់អតិថិជន	៣.០៥១.៤៣៥	១២.៤៤២.០២៦	២២៧.៤៤៨	៩២១.៦១៩
ប្រាក់កម្ចី (សំគាល់ ១៨)	៣.៨៣២.៤២៨	១៥.៦២៦.៤៧៣	២.៨៣៨.៤៥២	១១.៥០១.៤០៨
បំណុលកតិសន្យា (សំគាល់ ១៣ (ii))	៩៤២.១២២	៣.៨៤១.៤៤១	៨៣៤.០៩៩	៣.៣៧៩.៧៦៩
ប្រាក់តម្កល់ធានាកតិសន្យា	២១.២៣៥	៨៦.៥៨៤	-	-
	<b>៧.៨៤៧.២២០</b>	<b>៣១.៩៩៦.៥២៤</b>	<b>៣.៨៩៩.៩៩៩</b>	<b>១៥.៨០២.៧៩៦</b>
ចំណូលការប្រាក់សុទ្ធ	<b>២៩.៩៧០.៦៥៦</b>	<b>១២២.២០៣.៣៨១</b>	<b>២២.៣០៥.៨៦២</b>	<b>៩០.៣៩៣.៣៥៣</b>

**២៤. ចំណូលកម្រៃជើងសារសុទ្ធ**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលកម្រៃជើងសារ៖				
កម្រៃចំពោះការបង់យឺតយ៉ាវ	១.០១៥.៦១៧	៤.១៤១.១១២	៣៧៤.៣២៧	១.៥១៦.៧៧៣
សេវាឥណទានផ្សេងៗ	២.០១៧	៨.២២៤	៧៨៩	៣.១៩៧
កម្រៃផ្សេងៗ	១៣៩.៤៤២	៥៦៨.៥៦៥	១៥.៧០២	៦៣.៦២៥
	<u>១.១៥៧.០៧៦</u>	<u>៤.៧១៧.៩០១</u>	<u>៣៩០.៨១៨</u>	<u>១.៥៨៣.៥៩៥</u>
ចំណាយកម្រៃជើងសារ៖	(៧៦.៦៧៤)	(៣១២.៦៣៣)	(៩៣.៩៨៦)	(៣៨០.៨៣១)
ចំណូលកម្រៃជើងសារសុទ្ធ	<u>១.០៨០.៤០២</u>	<u>៤.៤០៥.២៦៨</u>	<u>២៩៦.៨៣២</u>	<u>១.២០២.៧៦៤</u>

**២៥. (ខាត)/ចំណេញផ្សេងៗ - សុទ្ធ**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតលើការប្តូររូបិយប័ណ្ណ	៣៥២.៧០១	១.៤៣៨.១១៦	(១៥៥.៤៥៤)	(៦២៩.៩០០)
កត់ត្រាបញ្ជាក់សំវិធានធនភាវាងតុល្យការ	៣៧.៧០២	១៥៣.៧២៧	-	-
ចំណេញ/(ខាត)ពីការលក់ទ្រព្យសកម្ម	(៤.០៧១)	(១៦.៥៩៩)	(៤៩១.៥៨០)	(១.៩៩១.៨៨២)
	<u>៣៨៦.៣៣២</u>	<u>១.៥៧៥.២៤៤</u>	<u>(៦៤៧.០៣៤)</u>	<u>(២.៦២១.៧៨២)</u>

**២៦. ខាតបណ្តាលមកពីការថយចុះតម្លៃឥណទាន**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតឥណទានរំពឹងទុក (ECL)៖				
ឥណទាន និងបុរេប្រទាន	៧៤០.១៣៣	៣.០១៧.៨៤៤	១.៧៥៥.៧៧៩	៧.១១៤.៤១៧
កិច្ចសន្យាផ្តល់ឥណទាន និងការធានាផ្នែកហិរញ្ញវត្ថុ	៣០.៧៧១	១២៥.៤៦៧	៣៧.៧០២	១៥២.៧៦៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	២៤.៤៨១	៩៩.៨២០	២៥.០៥៩	១០១.៥៣៨
វិនិយោគមូលប័ត្រ	៦.៩៧៩	២៨.៤៥៦	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១៨.៤០៤	៧៥.០៤១	-	-
	<u>៨២០.៧៦៨</u>	<u>៣.៣៤៦.៦២៨</u>	<u>១.៨១៨.៥៤០</u>	<u>៧.៣៦៨.៧២៤</u>



## ២៧. ចំណាយបុគ្គលិក

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ម៉ោង	៩.៣៥៥.៥៦៩	៣៨.១៤៦.៧១៨	៧.៦៩៤.៧៣៩	៣១.១៧៩.០៨២
ប្រាក់រង្វាន់ និងចំណាយប្រាក់លើកទឹកចិត្ត	២.០៧៦.៥៧១	៨.៤៦៧.០៨២	១.៦៨២.៩៩៦	៦.៨១៩.៥០០
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	៥៤៥.៦០០	២.២២៤.៦៤៨	៣៧៧.៤១៤	១.៥២៩.២៨២
ចំណាយបណ្តុះបណ្តាលបុគ្គលិក	៨៩.១៤១	៣៦៣.៤៦៧	៨៤.៣៦០	៣៤១.៨៧៧
ចំណាយមូលនិធិសោធននិវត្តន៍	-	-	-	-
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	៧០២.៩២២	២.៨៦៦.១១៧	៣៤៦.៧៧៣	១.៤០៥.១២៤
	<u>១២.៧៦៩.៨០៣</u>	<u>៥២.០៦៨.០៣២</u>	<u>១០.១៨៦.២៨២</u>	<u>៤១.២៧៤.៨១៥</u>

## ២៨. រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (សំគាល់ ១២)	១.៧៨៥.៦៦១	៧.២៨០.៩១៥	១.៣២១.៣៤៧	៥.៣៥៤.០៩៨
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (សំគាល់ ១៣)	១.៧២៦.៨៩៤	៧.០៤១.២៩៧	១.៤១៨.៦២១	៥.៧៨៨.២៥២
រំលស់ទ្រព្យសកម្មអរូបី (សំគាល់ ១៤)	២៨៩.៤១០	១.១៨០.០៥១	១៤៥.៧៧៥	៥៩០.៦៨០
	<u>៣.៨០១.៩៦៥</u>	<u>១៥.៥០២.២៦៣</u>	<u>២.៨៨៥.៧៤៣</u>	<u>១១.៧៣៣.០៣០</u>

### ២៩. ចំណាយប្រតិបត្តិការផ្សេងៗ

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយទីផ្សារ និងផ្សាយពាណិជ្ជកម្ម	២.៧៤៩.៩០១	១១.២១២.៥៤១	៤.៥០២.៤១៨	១៨.២៤៣.៧៩៨
កម្រៃសេវាវិជ្ជាជីវៈ	៩៨០.៧៥១	៣.៩៩៨.៩៤៨	៦៨៦.៩២១	២.៧៨៣.៤០៤
កម្រៃអាជ្ញាប័ណ្ណ និងប៉ាតង់	៤៣០.១៦១	១.៧៥៣.៩៥៣	៤១៨.២៣៩	១.៦៩៤.៧០៤
ទឹកភ្លើង	៣៩០.០២០	១.៥៩០.២៨១	៣២៦.៣៣៣	១.៣២២.៣០១
ចំណាយទំនាក់ទំនង	៣៧៥.៤០៦	១.៥៣០.៦៩៣	១៤៤.៨១៩	៥៨៦.៨០៧
ចំណាយកាត	៣៧១.៦០១	១.៥១៥.១៧៩	-	-
កម្រៃរបស់អភិបាល	៣១៤.៩៧៨	១.២៨៤.៣០២	២៨៨.០០០	១.១៦៦.៩៧៦
ចំណាយជួសជុល និងថែទាំ	២១៦.១៧៣	៨៨១.៤៣១	១៥៥.៤៤៤	៦២៩.៨៥៩
ចំណាយសន្តិសុខ	១៩៨.៨២២	៨១០.៦៨៤	៩១.៨២២	៣៧២.០៦៣
យានយន្ត និងចំណាយដំណើរការ	១៨១.៦៥៦	៧៤០.៦៩០	២០៧.៣៥៩	៨៤០.២១៩
ចំណាយសម្ភារផ្គត់ផ្គង់ការិយាល័យ	២៣១.១៤៤	៩៤២.៤៧៤	២៨៣.៧២៨	១.១៤៩.៦៦៦
ចំណាយធ្វើដំណើរ	១២៤.០៥៤	៥០៥.៨២២	៣៥៦.៨៧១	១.៤៤៦.០៤១
ចំណាយការជួល	៩៦.៧៥២	៣៩៤.៥០០	១២៤.២៤៣	៥០៣.៤៣៣
ចំណាយអាជីវកម្ម និងទំនាក់ទំនងសាធារណៈ	៥៩.៩៦០	២៤៤.៤៨៣	១៧៦.៥១៨	៧១៥.២៥១
ចំណាយបោះពុម្ព	៥៦.២៣២	២២៩.២៨២	៧៧.៨៨១	៣១៥.៥៧៤
ចំណាយធានារ៉ាប់រង	៧១.០២៤	២៨៩.៥៩៦	១៩៨.៦៨៤	៨០៥.០៦៨
ការបោះត្រា និងចំណាយចុះបញ្ជី	៤១.០៥៨	១៦៧.៤១១	៣៦.៩០១	១៤៩.៥២៣
ការបរិច្ចាគសប្បុរសធម៌	២៨.៨៨៧	១១៧.៧៨៥	២០.៦១៦	៨៣.៥៣៦
ចំណាយពន្ធអប្បបរមា	-	-	២៧៩.៩៦៨	១.១៣៤.៤៣០
ផ្សេងៗ	៦៦៧.៥១៩	២.៧២១.៧៦៥	៦១៩.៩៥១	២.៥១២.០៤១
	<b>៧.៥៨៦.០៩៩</b>	<b>៣០.៩៣១.៨២០</b>	<b>៨.៩៩៦.៧១៦</b>	<b>៣៦.៤៥៤.៦៩៤</b>

### ៣០. ចំណាយពន្ធលើប្រាក់ចំណូល

(ក) ចំណាយពន្ធលើប្រាក់ចំណូល

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងត្រីមាស	១.១១៦.៦២៧	៤.៥៥២.៩៧៣	-	-
ពន្ធពន្យារលើប្រាក់ចំណូល	៣៥០.១៤០	១.៤២៧.៦៧៣	(៣៤២.៤៦៤)	(១.៣៨៧.៦៦៤)
	<b>១.៤៦៦.៧៦៧</b>	<b>៥.៩៨០.៦៤៦</b>	<b>(៣៤២.៤៦៤)</b>	<b>(១.៣៨៧.៦៦៤)</b>

### ៣០. ចំណាយពន្ធលើប្រាក់ចំណូល (ត)

(ខ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតមុនពន្ធលើប្រាក់ចំណូល	៦.៧២៨.៩១៥	២៧.៤៣៦.៧០៩	(១.៩២៨.២៣៥)	(៧.៨១៣.២០៨)
ផលប៉ះពាល់ពន្ធនៃខ្លួនដែលបានផ្ទៀងផ្ទាត់៖				
ចំណាយមិនត្រូវកាត់កងពន្ធ	១.០០៧.៦៤៩	៤.១០៨.៦២៣	៦១៥.២៧០	២.៤៩៣.០៧៤
(ខាត)ប្រាក់ចំណេញជាប់ពន្ធ	៧.៧៣៦.៥៦៤	៣១.៥៤៥.៣៣២	(១.៣១២.៩៦៥)	(៥.៣២០.១៣៤)
ចំណាយពន្ធលើប្រាក់ចំណូល	<u>១.៤៦៦.៧៦៧</u>	<u>៥.៩៩០.៦៤៦</u>	-	-

#### ពន្ធអប្បបរមា

យោងតាមច្បាប់ស្តីពីសារពើពន្ធនៃកម្ពុជា ធនាគារមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលតាមចំនួនណា មួយដែលខ្ពស់ជាងរវាង ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬ ពន្ធអប្បបរមា ១% នៃប្រាក់ចំណូលសរុប ដោយមិនរាប់ បញ្ចូល អាករលើតម្លៃបន្ថែម។

ចាប់អនុវត្តពីឆ្នាំ២០១៧ ធនាគារអាចទទួលបានការលើកលែងពន្ធអប្បបរមា ដោយសារធនាគារគោរពតាម លក្ខខណ្ឌគ្រប់គ្រង និង ថែរក្សាកំណត់ត្រាគណនេយ្យរបស់ខ្លួនបានត្រឹមត្រូវ។ បទប្បញ្ញត្តិពន្ធក៏បានកំណត់លក្ខណៈវិនិច្ឆ័យ នៃកំណត់ត្រាគណនេយ្យមិន ត្រឹមត្រូវចំនួនប្រាំយ៉ាងផងដែរ។ នៅការិយបរិច្ឆេទនៃរបាយការណ៍ ធនាគារមិនទាន់ធ្វើការ ទាមទារការលើកលែងពន្ធអប្បបរមានោះទេ។

(គ) បញ្ហាផ្សេងៗ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននា កាលបរិច្ឆេទរបាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិ ពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន។ ធនាគារកត់ត្រាសវិធានធន តាមការសម្របសម្រួល ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ ចុងក្រោយបំផុតលើចំនួន បំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែល បានកត់ត្រាពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុល ពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបាន ធ្វើឡើង។

### ៣១.សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ (សំគាល់ ៦)	១៩.៦៩៦.២៤៦	៧៩.៦៧១.៣១៥	៨.៣១១.៩៩៣	៣៣.៨៧១.៣៧១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល៖				
គណនីចរន្ត (សំគាល់ ៧)	៤៥.៣៥០.៩២៤	១៨៣.៤៤៤.៤៨៨	៣៤១.៣០០	១.៣៩០.៧៩៨
គណនីទូទាត់ (សំគាល់ ៧)	៣៥.៨៩៩.៧២៤	១៤៥.២១៤.៣៨៤	៣២៣.០១១	១.៣១៦.២៧០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ៖				
គណនីចរន្ត (សំគាល់ ៨)	១៤.០១៥.៧២៤	៥៦.៦៩៣.៦០៤	៩.៤៩០.៤១៩	៣៨.៦៧៣.៤៥៧
គណនីសន្សំ (សំគាល់ ៨)	៣៧៩.៦០៩	១.៥៣៥.៥១៨	៧០៨.៤៦៦	២.៨៨៦.៩៩៩
ប្រាក់បញ្ញើមានកាលកំណត់ (ផុតកំណត់ក្នុងរយៈពេលបីខែ ឬតិចជាង) (សំគាល់ ៨)	៥៣.៨៣៤.១១៦	២១៧.៧៥៨.៩៩៩	៣៧.៩៦៨.៩៤២	១៥៤.៧២៣.៤៣៩
	<b>១៦៩.១៧៦.៣៤៣</b>	<b>៦៨៤.៣១៩.៣០៨</b>	<b>៥៧.១៤៤.១៣១</b>	<b>២៣២.៨៦២.៣៣៤</b>

### ៣២.ព័ត៌មានលំហូរសាច់ប្រាក់

#### (ក) សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតមុនពន្ធលើប្រាក់ចំណូល	៦.៧២៨.៩១៥	២៧.៤៣៦.៧០៩	(១.៩២៨.២៣៥)	(៧.៨១៣.២០៨)
និយ័តកម្ម៖				
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី (សំគាល់២៨)	៣.៨០១.៩៦៥	១៥.៥០២.២៦៣	២.៨៨៥.៧៤៣	១១.៦៩៣.០៣០
ខាតពីការថយចុះតម្លៃឥណទាន (សំគាល់ ២៦)	៨២០.៧៦៨	៣.៣៤៦.៦២៨	១.៨១៨.៥៤០	៧.៣៦៨.៧២៤
លុបចោលនូវទ្រព្យសម្បត្តិ និងបរិក្ខារ (សំគាល់ ១២)	៤.៩៥៤	២០.២០០	-	-
និយ័តកម្មទ្រព្យសកម្មអរូបី	-	-	១១.៥៥៤	៤៦.៨១៧
ការជម្រះទ្រព្យសកម្មអរូបីចេញពីបញ្ជី (សំគាល់ ១៤)	-	-	៤៩១.៥៨០	១.៩៩១.៨៨២
សំវិធានធនអត្ថប្រយោជន៍បុគ្គលិក	៥៥៨.២៣៥	២.២៧៦.១៦៧	៣៩.៧៣៤	១៦១.០០២
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(៨៨៣)	(៣.៦០០)	១៤៤	៥៨៣
ចំណូលការប្រាក់សុទ្ធ (សំគាល់ ២៣)	(២៩.៩៧០.៦៥៦)	(១២២.២០៣.៣៨១)	(២២.៣០៥.៨៦២)	(៩០.៣៨៣.៣៥៣)
បម្រែបម្រួលដើមទុនបង្វិល៖				
ទុនបម្រុងកាតព្វកិច្ច	(៥.១៧៩.៩០០)	(២១.១២០.៧០២)	(៩.៨៧៦.៩៥០)	(៤០.០២១.៤០១)
ឥណទាន និងបុរេប្រទាន	(៤៨.១០០.៣២២)	(១៩៦.១២៥.៩០៣)	(១៩១.៨៩៦.៦៥៣)	(៧៧៧.៥៦៥.២៣៨)
ទ្រព្យសកម្មផ្សេងៗ	៣៤៤.៦៣១	១.៤០៥.២០៨	៣៦១.៤៦០	១.៤៦៤.៦៣៦
ប្រាក់បញ្ញើរបស់អតិថិជន	១៥៧.៣៩៨.១៤២	៦៤១.៧៨០.៥៨៤	៤០.៤៨០.៥១៥	១៦៤.០២៧.០៤៧
បំណុលផ្សេងៗ	(៥.០៦០.៧៧៧)	(២០.៦៣៤.៩៨៦)	៨.៨៣៤.០២៧	៣៥.៧៩៥.៤៧៧
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	<b>៨១.៣៤៥.០៧២</b>	<b>៣៣១.៦៧៩.១៨៧</b>	<b>(១៧១.០៨៤.៤០៣)</b>	<b>(៦៩៣.២៣៤.០០២)</b>

### ៣២. ព័ត៌មានលំហូរសាច់ប្រាក់ (ត)

(ខ) សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់ បានបង្ហាញក្នុងសំគាល់ផ្សេងៗ ដូចជា៖

- ការទិញសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (សំគាល់ ១៣)
- បង្វិលប្រាក់កម្ចីពីភាគហ៊ុនិក ទៅដើមទុន (សំគាល់ ១៨)

### ៣៣. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ

(ក) កិច្ចសន្យាផ្តល់ឥណទាន លិខិតធានា និងហ្វានស៊ីលីធីហិរញ្ញវត្ថុផ្សេងៗ

ធនាគារមានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់ខ្លួន ដែលត្រូវពន្យារ ឥណទានជូនអតិថិជន ប័ណ្ណធានា និងហ្វានស៊ីលីធីផ្សេងៗ ដូចខាងក្រោម៖

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន	៧.១៧៣.៥៦៣	២៩.០១៧.០៦២	១៣.០៤៨.៦៤៥	៥៣.១៧៣.២២៨
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	២.៦៩២.២៤៥	១០.៨៩០.១៣១	៨១១.១៤១	៣.៣០៥.៤០០
ហានិភ័យសរុប	<u>៩.៨៦៥.៨០៨</u>	<u>៣៩.៩០៧.១៩៣</u>	<u>១៣.៨៥៩.៧៨៦</u>	<u>៥៦.៤៧៨.៦២៨</u>

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៩.៨៦៥.៨០៨	៣៩.៩០៧.១៩៣	១៣.៨៥៩.៧៨៦	៥៦.៤៧៨.៦២៨
សំវិធានធនសម្រាប់ការខាតឥណទាន រំពឹងទុក	(៤៣.៨៣៥)	(១៧៧.៣១៣)	(៥០.៧៦៦)	(២០៦.៨៧១)
ហានិភ័យសរុប	<u>៩.៨២១.៩៧៣</u>	<u>៣៩.៧២៩.៨៨០</u>	<u>១៣.៨០៩.០២០</u>	<u>៥៦.២៧១.៧៥៧</u>

(ខ) កិច្ចសន្យាពាក់ព័ន្ធនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មអរូបី	<u>៨៤០.០៦៦</u>	<u>៣.៣៩៨.០៦៧</u>	<u>៨៣៥.៧៤០</u>	<u>៣.៤០៥.៦៣៩</u>

### ៣៣. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ (ត)

#### (គ) កិច្ចសន្យាភតិសន្យាប្រតិបត្តិ

ធនាគារបានទទួលស្គាល់ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យាចំពោះកិច្ចសន្យា ភតិសន្យាដែលធនាគារជាភាគី អ្នកជួល លើក លែងតែភតិសន្យាទាំងឡាយដែលមានរយៈពេលខ្លី សូមមើលកំណត់ សម្គាល់ ៤.១ និងសំគាល់ ១៣ សម្រាប់ព័ត៌មាន បន្ថែម។ កិច្ចសន្យាភតិសន្យាដែលមានរយៈពេលខ្លី មិនមានភាពជាសារវន្តទេ។

### ៣៤. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគី ពាក់ព័ន្ធ សមតុល្យនាដំណាច់ឆ្នាំ ដែលនៅមិនទាន់ទូទាត់ និងចំណាយ-ចំណូលពាក់ព័ន្ធក្នុងឆ្នាំមានដូចខាងក្រោម៖

#### (ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ទំនាក់ទំនង និងភាគីពាក់ព័ន្ធរបស់ធនាគារ មានដូចខាងក្រោម៖

ទំនាក់ទំនង	ភាគីពាក់ព័ន្ធ
លោក ចេន ហ្សឺ	ភាគទុនិក
លោក ហ្គុយ ឆាយ	ភាគទុនិក
ក្រុមហ៊ុនពាក់ព័ន្ធ	ក្រុមហ៊ុនដែលស្ថិតនៅក្រោមភាគទុនិកតែមួយ
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ ដែលមានសិទ្ធិធ្វើការសម្រេចចិត្ត សំខាន់ៗ ពាក់ព័ន្ធនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ និងបុគ្គលិក គណៈគ្រប់គ្រងជាន់ខ្ពស់ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ)។

#### (ខ) ឥណទាន និងបុរេប្រទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ	៩៧១.៤៣៣	៣.៩២៩.៤៤៦	១.០០៦.៦៦៧	៤.១០២.១៦៨
ចំណូលការប្រាក់	៩៨.៣១២	៤០០.៨៦១	៨៤.៦៦៧	៣៤៣.០៧១

ឥណទាន និងបុរេប្រទានផ្តល់ឱ្យក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងតែមួយ មានការធានា និងមានអត្រា ការប្រាក់ ១០% ក្នុង មួយឆ្នាំ។

#### (គ) ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៨៧.៧៨៨	៣៥៥.១០២	៩២.៨៤១	៣៧៨.៣២៧
ចំណូលការប្រាក់	៥.៤២៨	២២.១៣២	៧.៦៥៨	៣១.០៣០

### ៣៤.ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (ត)

ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ ៥.៥% ក្នុងមួយឆ្នាំ។

#### (ឃ) ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ	៣៧.២៤៨.៧៨៦	១៥០.៦៧១.៣៣៩	៣.៦៧៥.២៩៩	១៤.៩៧៦.៨៤៣
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	៤៦.១៤៧.០៥៤	១៨៦.៦៦៤.៨៣៣	៥៦៤.៤២១	២.៣០០.០១៦
	<u>៨៣.៣៩៥.៨៤០</u>	<u>៣៣៧.៣៣៦.១៧២</u>	<u>៤.២៣៩.៧២០</u>	<u>១៧.២៧៦.៨៥៩</u>
ចំណាយការប្រាក់	<u>៤១៩.៤៤៩</u>	<u>១.៧១០.២៧៦</u>	<u>៣.៨៦៧</u>	<u>១៥.៦៧០</u>

អត្រាការប្រាក់ជាមធ្យម ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	ឆ្នាំ២០២០	ឆ្នាំ២០១៩
ក្រុមហ៊ុនពាក់ព័ន្ធ	១%	០.០៤%
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	០.៤៧%	០.៤២%

#### (ង) ប្រាក់កម្ចីពីភាគទុនិក

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីពីភាគទុនិក	<u>៦០.៧៦៩.៨០៥</u>	<u>២៤៥.៨១៣.៨៦១</u>	<u>៥៨.៤៣២.៥០៤</u>	<u>២៣៨.១១២.៤៥៤</u>
ចំណាយការប្រាក់	<u>៣.៧២២.០៣៧</u>	<u>១៥.១៧៦.៣៦១</u>	<u>២.៧៥១.៥០៩</u>	<u>១១.១៤៩.១១៥</u>

ប្រាក់កម្ចីពីភាគទុនិកមានអត្រាការប្រាក់សូន្យភាគរយសម្រាប់ឆ្នាំ ២០២០ (២០១៩ ៖ ០% ក្នុងមួយឆ្នាំ) (សំគាល់ ១៨)។

#### (ច) ទឹកប្រាក់ឱ្យទៅភាគីពាក់ព័ន្ធ

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ	<u>៧.៥២៦.០៧៨</u>	<u>៣០.៤៤២.៩៨៦</u>	<u>១៣.៣៧១.៨០៦</u>	<u>៥៤.៤៩០.១០៩</u>

ទឹកប្រាក់ឱ្យទៅភាគីពាក់ព័ន្ធ មិនមានការធានា និងត្រូវសងជាសាច់ប្រាក់។

**៣៤.ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (ត)**

**(ឆ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខែ និងអត្ថប្រយោជន៍រយៈពេលខ្លី	១.៧០០.១០៤	៦.៨៧៦.៩២១	១.២៣៣.៣៦៧	៤.៩៩៧.៦០៣

**(ជ) ប្រតិបត្តិការផ្សេងៗជាមួយភាគីពាក់ព័ន្ធ**

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការជួលការិយាល័យ	១.០៩៥.០៤១	៤.៤៦៤.៩៥៨	៩៦៨.២០០	៣.៩២៣.១៤៦
ការទិញសេវាកម្ម	៧៩.៨៨៤	៣២៥.៧២២	៧៥.២១៩	៣០៤.៧៨៧
	១.១៧៤.៩២៥	៤.៧៩០.៦៨០	១.០៤៣.៤១៩	៤.២២៧.៩៣៣

**៣៥.ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

ធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្ត របស់ធនាគារ។ ក្នុងការធ្វើឱ្យប្រាកដថាធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យដោយផ្តល់នូវការចូលរួមឯករាជ្យ រួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការវាយតម្លៃហានិភ័យធៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃសមស្របពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យគឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដូចខាងក្រោម៖

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់				
សាច់ប្រាក់ក្នុងដៃ	១៩.៦៩៦.២៤៦	៧៩.៦៧១.៣១៥	៨.៣១១.៩៩៣	៣៣.៨៧១.៣៧១
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	៨៨.២៨៦.៩៧១	៣៥៧.១២០.៧៩៨	៦៩៥.៣៥៤	២.៨៣៣.៥៦៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារផ្សេងៗ	៦៨.១៤២.៣០១	២៧៥.៦៣៥.៦០៨	៤៨.១០៥.១៦០	១៩៦.០២៨.៥២៧
ឥណទាន និងបុរេប្រទាន	៣៥០.១២៨.៥៦៧	១.៤១៦.២៧០.០៥៤	៣០២.៩៧៨.៦១០	១.២៣៤.៦៣៧.៨៣៦



### ៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

វិនិយោគមូលបត្រ	៥.០១៣.១៥៨	២០.២៧៨.២២៤	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៨៥៨.៩៣២	១១.៥៦៤.៣៨០	១.៣៧៨.៤៩៧	៥.៦១៧.៣៧៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	<u>៥៣៤.១២៦.១៧៥</u>	<u>២.១៦០.៥៤០.៣៧៩</u>	<u>៣៦១.៤៦៩.៦១៤</u>	<u>១.៤៧២.៩៨៨.៦៧៧</u>
<b>បំណុលហិរញ្ញវត្ថុ</b>				
បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដក រំលស់				
ប្រាក់បញ្ញើរបស់អតិថិជន	២០០.១៧៣.៦០២	៨០៩.៧០២.២២០	៤១.៦៣៤.៨៤១	១៦៩.៦៦១.៩៧៧
ប្រាក់កម្ចី	១១២.០៤៣.៦៥៥	៤៥៣.២១៦.៥៨៤	៩៣.៥១៩.៤៤៧	៣៨១.០៩១.៧៤៧
បំណុលភតិសន្យា	១៣.៥៦៤.១៧០	៥៤.៨៦៧.០៦៨	១២.៨៤២.៨៣៦	៥២.៣៣៤.៥៥៧
អត្ថប្រយោជន៍បុគ្គលិក	៦៤.៩៥០	២៦២.៧២៣	៧៨.៥៣៤	៣២០.០២៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	៨.៩៩៩.៩៩៧	៣៦.៤០៤.៩៨៩	១៤.៧៨៥.៥២២	៦០.២៥១.០០២
បំណុលហិរញ្ញវត្ថុសរុប	<u>៣៣៤.៨៤៦.៣៧៤</u>	<u>១.៣៥៤.៤៥៣.៥៨៤</u>	<u>១៦២.៨៦១.១៨០</u>	<u>៦៦៣.៦៥៩.៣០៩</u>

#### ៣៥.១. ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទាន កើតមកពីការដាក់ប្រាក់នៅធនាគារ កណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែក ហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ ប្រាក់កម្ចី។

##### (ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅ គ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមប្រែប្រួលលក្ខខណ្ឌលើ ទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្ម មួយ តម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជាលទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិន សងប្រាក់ទៅវិញទៅមករវាងភាគីដៃគូ។ ធនាគារវាស់វែងហានិភ័យឥណទានដោយប្រើ ប្រូបាបនៃការមិនសងប្រាក់ ( " PD " ) ចំនួនដែលមានហានិភ័យមិនសង ( " EAD " ) និងការខាតបង់នៅពេលមិនមានការសងប្រាក់ ( " LGD " ) ក្នុងការវាស់វែងការ ខាតបង់ឥណទានរំពឹងទុក ( " ECL " ) ក្រោម CIFRS ៩ ។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យ ឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកការថយចុះតម្លៃនៃ ឥណទាន។ ការវាស់វែងការថយចុះតម្លៃត្រូវបានកំណត់ត្រឹម ការខាតបង់ឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្សេងៗដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទាន របស់វា ហើយការវាស់វែងការថយចុះតម្លៃគឺអនុវត្តតាមវិធីសាស្ត្របីដំណាក់កាល ដូចបានពណ៌នាក្នុងសំគាល់ ៣៥.១ (គ)។

##### (ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានជូនអតិថិជនជាងកត្តជន ឬសហគ្រាសនានាក្នុង ព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្តោតការយកចិត្តទុកដាក់លើហានិភ័យឥណទាននៅ ពេលដែលហានិភ័យត្រូវបានរកឃើញ។

**៣៥.១. ហានិភ័យឥណទាន (ត)**

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាព បំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទានអតិថិជន ដែលជាការអនុវត្ត ទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ ជាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យ ឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជន មានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានលក្ខខណ្ឌ ប្រសិនបើមាន។

**(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក)**

ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ក្រោមវិធីសាស្ត្រប្រើដំណាក់កាលរបស់ CIFRS ៩ គឺដើម្បីកត់ត្រា សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមាន កំណើនហានិភ័យ ឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ឥណទាន នាកាលបរិច្ឆេទ រាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃត្រូវបានកត់សម្គាល់ក្នុង ហានិភ័យឥណទាន នឹងត្រូវបានកត់ត្រាក្នុង សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្រប្រើដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាម បម្រែបម្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំង ពីការកត់ត្រា លើកដំបូង និងមិនមានការថយចុះតម្លៃឥណទាននាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្ម ទាំងនេះ ត្រូវបានកត់ត្រាក្នុង សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការ កត់ត្រា លើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុង សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃនា កាលបរិច្ឆេទ រាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ ឥណទានរំពឹងទុកពេញមួយ អាយុកាល។
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយ ចុះតម្លៃឥណទាន ពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់ តាំងពីការកត់ត្រាលើកដំបូង។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាម មូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាល ទី ៣)។

ការវិនិច្ឆ័យ និងការសន្មតសំខាន់ៗដែលធនាគារបានអនុវត្តក្នុងការប្រឈមនឹងតម្រូវការនានារបស់ស្តង់ដារ ក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

**(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk ('SICR')**

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជាមួយ អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាង ព័ត៌មានផ្នែក បរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរ ឱ្យកត់សម្គាល់ឬទេចាប់តាំងពីការកត់ត្រាលើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេល បច្ចុប្បន្នប្រៀបធៀប ជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលកត់ត្រាលើកដំបូង។ អ្នកខ្ចីប្រាក់ដែលត្រូវបានចាត់ទុក ថាមានកំណើន ហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប្រសិនបើលក្ខខណ្ឌរបស់គាត់ ស្របទៅ តាមលក្ខណៈវិនិច្ឆ័យ ណាមួយដូចខាងក្រោម៖

- ហួសកាលកំណត់សង ៣០ថ្ងៃ ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យាចំពោះឥណទានរយៈពេលខ្លី និង
- ហួសកាលកំណត់សង ៩០ថ្ងៃ ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា ចំពោះឥណទានរយៈពេលវែង។

**៣៥.១. ហានិភ័យឥណទាន (ត)**

**(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន**

ស្របតាមការគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុងរបស់ធនាគារ ដែលមានសង្គតិភាពជាមួយនឹងនិយមន័យ របស់ធនាគារ កណ្តាលស្តីពីការមិនសងប្រាក់ ដែលមានចែងក្នុងប្រកាសលេខ ៨៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និង សារាចរណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ ការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន និង សំវិធានធនលើអ៊ុយកែរមិន ” ធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់ មិនសងប្រាក់ និងមានការថយ ចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណា មួយដូចខាងក្រោម៖

- ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទាន ហួសកំណត់សងលើសពី៣០ថ្ងៃ ចំពោះ ឥណទាន រយៈពេលខ្លី និងហួសកំណត់សងលើសពី៩០ថ្ងៃ ចំពោះឥណទានរយៈពេលវែង។ ក្នុងករណី ហ្វានស៊ីលីធីអ៊ីលដ៍ (ឧ. ឥណទានវិបារូបន៍) ហ្វានស៊ីលីធីត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែល ចំនួនទឹកប្រាក់ដែលនៅ មិនទាន់ទូទាត់ នៅសល់លើសពីកម្រិតដែលបានអនុម័ត ក្នុងរយៈពេល៩០ថ្ងៃ ឬលើស ក្នុងថ្ងៃបន្តបន្ទាប់។ ដើម្បី បញ្ជាក់ពីរយៈពេលនៃបំណុលដែលនៅជំពាក់ មានដូចខាងក្រោម៖
  - (១). ការទូទាត់សងតាមគ្រានីមួយៗ ត្រូវធ្វើឡើងឱ្យគ្រប់ចំនួន។ ការទូទាត់សងតែមួយចំណែកនៃការសងតាម គ្រាត្រូវចាត់ទុកជាការសងយឺត។
  - (២). នៅពេលដែលការបង់សងឥណទានត្រូវបានផ្អាកឬពន្យារ អាស្រ័យទៅតាមការចរចា និងការរៀបចំ ឥណទានឡើងវិញ នោះការកំណត់រយៈពេលនៃបំណុលដែលនៅជំពាក់ នឹងត្រូវបានដកចេញពីរយៈពេល នៃការផ្អាកឬពន្យារនោះ។ ការផ្អាកឬពន្យារមិនត្រូវលើសពីរយៈពេល៦ខែទេ គិតចាប់ពីកាលបរិច្ឆេទ នៃ ពាក្យ ស្នើសុំផ្អាកឬពន្យាររបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
  - (៣). នៅពេលដែលការបង់សងប្រាក់ត្រូវបានរៀបចំឡើងវិញ ក្នុងចន្លោះពេល៩០ថ្ងៃ ឬយូរជាងនេះ នោះ ឥណទាន ត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែលការមិនសងប្រាក់បានកើតឡើង លុះត្រាតែវាមិន មានបង្ហាញពីចំណុចខ្សោយណាមួយ ដែលអាចបណ្តាលឱ្យត្រូវបានចាត់ថ្នាក់អាស្រ័យ ទៅតាម គោលការណ៍ចំណាត់ថ្នាក់ហានិភ័យឥណទាន។
- ឥណទានត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ អាស្រ័យទៅតាមហេតុផលជាច្រើនដូចជា ការ ក្លែងបន្លំ ផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្ត ជាដើម។ ក្នុងព្រឹត្តិការណ៍ដែលឥណទានមិនស្ថិតក្នុងការមិនសង ប្រាក់ ឬមិនហួសកំណត់សង ប៉ុន្តែត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ ឥណទាននោះត្រូវបាន ចាត់ថ្នាក់ថា មានការថយចុះតម្លៃ អាស្រ័យទៅតាមការអនុម័តរបស់គណៈកម្មាធិការឥណទាន។
- ការរៀបចំ និងការកំណត់កាលវិភាគហ្វានស៊ីលីធីឥណទានមួយឡើងវិញ ពាក់ព័ន្ធនឹងការកែប្រែរយៈពេល និង លក្ខខណ្ឌបង់ប្រាក់លើកដំបូងនៃហ្វានស៊ីលីធីឥណទាន អាស្រ័យទៅតាមកំណើននៃហានិភ័យឥណទានរបស់ អ្នក ជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វ កិច្ចការ សងប្រាក់គ្នាទៅវិញទៅមក (cross default obligation applies) នោះតម្រូវឱ្យមានការប៉ាន់ ស្មានសំវិធានធន ក្រោម ការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វ កិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានហ្វានស៊ីលីធីសិទ្ធិដើម្បីទាមទារ ការទូទាត់សង នោះការវាយតម្លៃ សំវិធានធន ចាំបាច់ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួស ឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជា រួម។
- គណនីដែលត្រូវជម្រះចេញពីបញ្ជី។

៣៥.១. ហានិភ័យឥណទាន (ត)

(iii) ការវាស់វែង (ECL - លទ្ធផលវិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន)

ECL ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើន ហានិភ័យ ឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការកត់ត្រាលើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយត្រូវបាន ចាត់ទុកថា មានការថយចុះតម្លៃឥណទាន។ ECL ត្រូវបានវាយតម្លៃ និងវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ។

ចំពោះការវាយតម្លៃជាក្រុម ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និង សម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនា ECL សម្រាប់ ឆ្នាំនីមួយៗក្នុងពេលអនាគត ដែល បន្ទាប់មកវាត្រូវបានធ្វើអប្បបរមាទ្រទ្រង់ទៅវិញនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបាន បូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមាដែល ត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាដែលប្រហាក់ប្រហែល។

ប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (Probability of Default)

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល១២ខែ បន្ទាប់ (PD ១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយអនុវត្តទម្រង់កាលផុតកំណត់ រហូតដល់ PD ១២ ខែនាពេលបច្ចុប្បន្ន។ ទិន្នន័យផុតកំណត់ពិនិត្យមើលទៅលើរបៀបដែលការមិនសងប្រាក់ត្រូវបានចាប់ផ្តើមបង្កើតឡើង ចំពោះ portfolio មួយ ចាប់ពីចំណុចកត់ត្រាដំបូងនិងពេញមួយអាយុកាលនៃឥណទាននោះ។ ទិន្នន័យផុតកំណត់ អាស្រ័យទៅលើទិន្នន័យដែលត្រូវ បានអង្កេតក្នុងគ្រាកន្លងមក និងត្រូវបានសន្មតថាមានភាពដូចគ្នាចំពោះទ្រព្យសកម្ម ទាំងអស់ដែលស្ថិតនៅក្នុងទម្រង់នោះ ហើយវាត្រូវបានគាំទ្រដោយការវិភាគដែលបានធ្វើក្នុងគ្រាកន្លងមក។

ចំនួនដែលមានហានិភ័យមិនសង (Exposure at Default)

EAD គឺជាចំនួនទឹកប្រាក់សរុបដែលធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែល នៅជំពាក់។

EAD ១២ខែ ឬពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលមានភាពខុសគ្នា អាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលត្រូវដកវិលវល់ និងឥណទានដែលត្រូវសងប្រាក់ទាំងស្រុង គឺអាស្រ័យទៅលើការសង ប្រាក់ក្នុង កិច្ចសន្យាដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល១២ខែ ឬ រយៈពេលផុតកំណត់ដែលនៅសល់។
- ចំពោះផលិតផលរង្វិលជុំ ហានិភ័យនៃការមិនសងប្រាក់ត្រូវបានព្យាករណ៍ដោយយកសមតុល្យទឹកប្រាក់ដែលបានដកនា ពេលបច្ចុប្បន្ន និងបូកបន្ថែម “ កត្តាបង្វិលឥណទាន ” ដែលអនុញ្ញាតឱ្យមានការរំពឹងលើការដកប្រាក់ លើកម្រិតដែល នៅសល់គិតដល់ពេលដែលមានហានិភ័យមិនសង។

ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទាន ហួសកំណត់សងលើសពី ៣០ថ្ងៃ ចំពោះឥណទានរយៈពេល ខ្លី និងហួសកំណត់សងលើសពី ៩០ថ្ងៃ ចំពោះឥណទានរយៈពេលវែង។ ក្នុងករណី ហ្វាស៊ីលីតឺរង្វិលជុំ (ឧ. ឥណទានវិបារូបស័) ហ្វាស៊ីលីតឺត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែលចំនួនទឹកប្រាក់ដែលនៅមិនទាន់ទូទាត់ នៅសល់លើសពី កម្រិតដែលបានអនុម័ត ក្នុងរយៈពេល ៩០ថ្ងៃ ឬលើសក្នុងថ្ងៃបន្តបន្ទាប់។ ដើម្បីបញ្ជាក់ពីរយៈពេលនៃបំណុលដែលនៅជំពាក់ មានដូចខាងក្រោម៖

ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)

LGD គឺជាការរំពឹងទុករបស់ធនាគារអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែក គ្នា អាស្រ័យទៅតាមប្រភេទកាតិដៃគូ ប្រភេទ និងអតីតភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការ គាំទ្រឥណទានផ្សេង ៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិន សងប្រាក់ (EAD)។ LGD ត្រូវបានគណនាទាំងចំពោះរយៈពេល១២ខែ និងរយៈពេលពេញមួយអាយុកាល។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹង ថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់ កើតឡើងលើរយៈពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់ របស់ឥណទាន។

**៣៥.១. ហានិភ័យឥណទាន (ត)**

ដោយសារមិនមានទិន្នន័យក្នុងគ្រាមុនគ្រប់គ្រាន់សម្រាប់ការសិក្សាលើ LGD និងមិនមានទិន្នន័យដែលអាច អង្កេតបានលើ ទីផ្សារនៅក្នុងប្រទេសកម្ពុជា ធនាគារបានវាយតម្លៃថាវាមានភាពសមស្របក្នុងការកំណត់យក LGD ១០% សម្រាប់ហ្វូឡិយ៉ូធី ដែលមានការធានាដោយប្លង់រឹង និង LGD ២០% សម្រាប់ហ្វូឡិយ៉ូធីដែលមានការធានាដោយប្លង់ទន់ និង ១០០% សម្រាប់ ហ្វូឡិយ៉ូធីដែលមិនមានការធានា។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជា សារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក្នុងការិយបរិច្ឆេទរាយការណ៍ នេះទេ។

**(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL**

ការគណនា ECL ត្រូវបានបញ្ចូលនូវព័ត៌មាននាពេលអនាគត។ ធនាគារបានអនុវត្តការវិភាគក្នុងគ្រាមុន និងបានកត់សម្គាល់នូវ ធាតុអថេរផ្នែកសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតឥណទាន ទានរំពឹងទុក សម្រាប់ portfolio នីមួយៗ។

ធាតុអថេរផ្នែកសេដ្ឋកិច្ចសំខាន់ៗ និងផលប៉ះពាល់ពាក់ព័ន្ធរបស់វាចំពោះ PD មានភាពខុសប្លែកគ្នាទៅតាម ឧបករណ៍ ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់អ្នកឯកទេស ក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការនេះផងដែរ។ ការព្យាករក្នុងគ្រា កន្លងមកចំពោះ ធាតុអថេរផ្នែកសេដ្ឋកិច្ចទាំងនេះ ( “ សេណារីយ៉ូសេដ្ឋកិច្ចមូលដ្ឋាន ” ) ត្រូវបានដកស្រង់ប្រភពមកពីការ ស្រាវជ្រាវខាងក្រៅ។ ផលប៉ះពាល់នៃធាតុអថេរផ្នែកសេដ្ឋកិច្ចទាំងនេះ ចំពោះ PD ត្រូវបានកំណត់ដោយការអនុវត្តការ វិភាគស្ថិតិត្រូវបានប្រើប្រាស់ ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៅក្នុងធាតុអថេរទាំងនេះ ដែលធ្លាប់មាន ប្រវត្តិនៃអត្រាមិនសងប្រាក់ នៅពេល ដែល LGD ផ្អែកលើការកំណត់របស់ធនាគារនៃការកាត់បន្ថយរូបវន្ត និង EAD គឺផ្អែកលើទម្រង់ការទូទាត់រំពឹងទុក។

បន្ថែមពីលើសេណារីយ៉ូដែលពឹងផ្អែកទៅលើសេដ្ឋកិច្ច ធនាគារពិចារណាទៅលើលទ្ធភាពនៃសេណារីយ៉ូផ្សេងៗទៀត ជាមួយនឹងការការព្រឹត្តិសេណារីយ៉ូ។ ចំនួននៃសេណារីយ៉ូផ្សេងៗដែលត្រូវបានប្រើប្រាស់ ត្រូវបានកំណត់ដោយពឹងផ្អែកទៅលើ ការវិភាគប្រភេទផលិតផលចម្បងនីមួយៗ ដើម្បីធានាថាមិនមាន non-linearities ចំនួនសេណារីយ៉ូ និងលទ្ធផលសន្មត របស់វា ត្រូវបានវាយតម្លៃនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារបានសន្និដ្ឋានថាមានសេណារីយ៉ូចំនួនបីដែលចាប់បាន non-linearities យ៉ាងសមស្រប។ ការប្តឹងសេណារីយ៉ូត្រូវបានកំណត់ដោយការផ្តុំបញ្ចូលគ្នានៃការវិភាគស្ថិតិ និងការវិនិច្ឆ័យរបស់អ្នកជំនាញ ខាងផ្នែកឥណទាន ដោយគិតទៅលើ លទ្ធភាពដែលអាចកើតមានឡើងមួយចំនួនដែលមានសេណារីយ៉ូនីមួយៗជាតំណាង។

ជាមួយនឹងការព្យាករផ្នែកសេដ្ឋកិច្ច ការធ្វើគម្រោង និងលទ្ធភាពដែលអាចកើតមានឡើងនានា គឺប្រឈមនឹងភាពមិន ច្បាស់លាស់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ ដូចនេះលទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នាជាសារវន្តពីការធ្វើគម្រោងទាំងនេះ។ ធនាគារពិចារណាទៅលើការព្យាករទាំងនេះ ដើម្បីបង្ហាញពីការប៉ាន់ស្មានល្អបំផុតទៅលើលទ្ធភាពដែលអាចកើតមានឡើង និង បានធ្វើការវិភាគទៅលើ non-linearities និងភាពមិនស៊ីមេទ្រីគ្នានៃ portfolios ខុសៗគ្នារបស់ធនាគារ ដើម្បីកំណត់ថា សេណារីយ៉ូដែលត្រូវបានជ្រើសរើស គឺជាតំណាងដ៏សមស្របចំពោះសេណារីយ៉ូនានាដែលអាចកើតមាន ឡើង។

ការសន្មតធាតុអថេរម៉ាក្រូសេដ្ឋកិច្ច

ការសន្មតដំណាច់ការិយបរិច្ឆេទជាសារវន្តបំផុត ដែលត្រូវបានប្រើប្រាស់សម្រាប់ការប៉ាន់ស្មាន ECL គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបង្ហាញដូចខាងក្រោម។ សេណារីយ៉ូ “ មូលដ្ឋាន ” “ ល្អបំផុត ” និង “ អាក្រក់ បំផុត ” ត្រូវបានប្រើប្រាស់សម្រាប់ portfolios ទាំងអស់។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
	២០២១	២០២២	២០២៣	២០២៤	២០២៥
<b>ការវិនិយោគថេរដុល</b>					
មូលដ្ឋាន	៨.២០	៨.៤០	៨.៤០	៨.៤០	៨.៤០
ល្អបំផុត	១០.១៣	១០.៣៣	១០.៣៣	១០.៣៣	១០.៣៣
អាក្រក់បំផុត	៦.២៨	៦.៤៨	៦.៤៨	៦.៤៨	៦.៤៨

៣៥.១. ហានិភ័យឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
	២០២០	២០២១	២០២២	២០២៣	២០២៤
<b>ការវិនិយោគថេរដុល</b>					
មូលដ្ឋាន	៧.៧០	៨.២០	៨.៤០	៨.៤០	៨.៤០
ល្អបំផុត	៩.៦៣	១០.១៣	១០.៣៣	១០.៣៣	១០.៣៣
អាក្រក់បំផុត	៥.៧៨	៦.២៨	៦.៤៨	៦.៤៨	៦.៤៨

ការថ្លឹងដែលត្រូវបានកំណត់ចំពោះសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

	ការថ្លឹង portfolios ទាំងអស់
មូលដ្ឋាន	៥០%
ល្អបំផុត	៤៩%
អាក្រក់បំផុត	១%
	១០០%

ចំពោះការពិចារណាទៅលើអនាគតផ្សេងៗទៀត ដែលមិនត្រូវបានដាក់បញ្ចូលទៅក្នុងសេណារីយ៉ូខាងលើ ដូចជា ផលប៉ះពាល់ ដោយបទប្បញ្ញត្តិ បម្រែបម្រួលផ្លូវច្បាប់ ឬនយោបាយ ក៏ត្រូវបានយកពិចារណាដែរ ប៉ុន្តែមិនត្រូវបានចាត់ទុកថាមានផល ប៉ះពាល់ជាសារវន្តទេ ដូចនេះមិនមាននិយ័តកម្មត្រូវបានធ្វើឡើងចំពោះ ECL ដោយសារកត្តាទាំងនេះទេ។ វាត្រូវបានត្រួតពិនិត្យ និងតាមដានចំពោះភាពសមស្របរបស់វាជាបន្តបន្ទាប់។

ការវិភាគភាពប្រែប្រួល Sensitivity analysis

ការសន្មតដែលមានភាពជាសារវន្តបំផុតដែលធ្វើឱ្យប៉ះពាល់ដល់សំវិធានធន ECL គឺ “ ការវិនិយោគថេរដុល ” ដែលវាធ្វើឱ្យ មានផលប៉ះពាល់ជាសារវន្តលើលទ្ធភាព របស់អ្នកជាប់កាតព្វកិច្ច ក្នុងការបំពេញការសងប្រាក់ទៅតាមកិច្ច សន្យា ក៏ដូចជា ដំណើរការអាជីវកម្ម និងតម្លៃនៃវត្ថុបញ្ចាំរបស់ពួកគេ។

បម្រែបម្រួល ECL គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលអាចកើតមាន ដោយសារការប្រែប្រួល ប៉ារ៉ាម៉ែត្រដ៏សមហេតុផល ខុសពីការសន្មតជាក់ស្តែង ដែលត្រូវបានប្រើប្រាស់ក្នុងការសន្មតធាតុ អថេរសេដ្ឋកិច្ចរបស់ធនាគារ មានដូចខាងក្រោម៖

	ECL ដុល្លារអាមេរិក
<b>ការវិនិយោគថេរដុល</b>	
អត្រាប្រចាំឆ្នាំមានការកើនឡើងចំនួន ២៥%	២.៣០៤.៦៧៣
មិនមានការប្រែប្រួល	២.៩២៥.៣៩៧
អត្រាប្រចាំឆ្នាំមានការថយចុះចំនួន ២៥%	៣.៥៤៦.១២១

**៣៥.១. ហានិភ័យឥណទាន (ត)**

**(v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ**

ចំពោះសវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំ ហានិភ័យត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជាមួយ ក៏ដូចជាបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយ គឺមានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើ មិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើ ប្រាស់សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ ដោយ ផ្នែកហានិភ័យឥណទាន។

**(vi) គោលការណ៍ជម្រះចេញពីបញ្ជី**

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើ ឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបាន ដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបាន ជម្រះចេញពីបញ្ជី ក្នុងគណនីសវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជី ទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យ បញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូល ប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរ ដែលបានទទួលសិទ្ធិ។

**(vii) ការកែប្រែឥណទានឡើងវិញ**

ជូនកាលធនាគារបានចាត់ទុកឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគារវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជាសារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះដោយ គិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់។
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ។
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ។
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានប្រៀបធៀបជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលកត់ត្រាដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់កត់ត្រាឥណទានដំបូង។ ធនាគារតាមដាន ដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថាហានិភ័យឥណទាន ត្រូវបានកែលម្អគួរឱ្យកត់ សម្គាល់បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី២ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។ ករណីនេះគឺសម្រាប់តែទ្រព្យសកម្មដែល មានដំណើរការល្អស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល ៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

**៣៥.១. ហានិភ័យឥណទាន (ត)**

**(viii) ហានិភ័យក្រៅតារាងតុល្យការ**

ហានិភ័យក្រៅតារាងតុល្យការមានដូចជា ហ្វាស៊ីលីតឺពាណិជ្ជកម្ម និងកិច្ចសន្យាដែលមិនទាន់បានដកប្រាក់។ ធនាគារបានប្រើ Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្លួនក្រៅតារាងតុល្យការ។ EAD ត្រូវបានប៉ាន់ស្មានចំនួន ១០០% នៃហានិភ័យខ្លួនក្រៅតារាងតុល្យការ ដោយប្រើ CCF។

**(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ**

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងតម្លៃ យោងរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមាគឺស្មើនឹងចំនួនទឹកប្រាក់អតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើភាគពួកកិច្ចនៃឧបករណ៍ដែលបានចេញផ្សាយត្រូវបានគេស្នើឱ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់ទាំងស្រុងនៃហ្វាស៊ីលីតឺឥណទានបានផ្តល់ឱ្យអតិថិជន ដែលមិនទាន់បានដក។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមាចំពោះធនាគារ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមាន ការថយចុះតម្លៃ៖

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ</b>				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦៨.២២៩.៤៤៩	២៧៥.៩៨៨.១២២	៤៨.១៦៧.៨២៧	១៩៦.២៨៣.៨៩៥
ឥណទាន និងបុរេប្រទាន	៣៥៣.១៣៦.៣៥៧	១.៤២៨.៤៣៦.៥៦៥	៣០៥.២៤៦.២៦៧	១.២៤៣.៨៧៨.៥៣៨
វិនិយោគមូលបត្រ	៥.០២០.១៣៧	២០.៣០៦.៤៥៤	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦០០.២៦១	២.៤២៨.០៥៦	១.៣៧៨.៤៩៧	៥.៦១៧.៣៧៥
<b>ហានិភ័យឥណទានពាក់ព័ន្ធនឹងខ្លួនក្រៅតារាងតុល្យការ</b>				
កិច្ចសន្យាពាក់ព័ន្ធនឹងឥណទាន	៧.១៧៣.៥៦៣	២៩.០១៧.០៦២	១៣.០៤៨.៦៤៥	៥៣.១៧៣.២២៨
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	២.៦៩២.២៤៥	១០.៨៩០.១៣១	៨១១.១៤១	៣.៣០៥.៤០០
<b>ហានិភ័យឥណទានដុលសរុប</b>	<b>៤៣៦.៨៥២.០១២</b>	<b>១.៧៦៧.០៦៦.៣៩០</b>	<b>៣៦៨.៦៥២.៣៧៧</b>	<b>១.៥០២.២៩៨.៤៣៦</b>
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៣.១៦៤.១៥៦)	(១២.៧៩៩.៦០១)	(២.៣៨១.០៩០)	(៩.៧០២.៩៤១)
<b>ហានិភ័យឥណទានសុទ្ធសរុប</b>	<b>៤៣៣.៦៨៧.៨៥៦</b>	<b>១.៧៥៤.២៦៦.៧៨៩</b>	<b>៣៦៦.២៧១.២៨៧</b>	<b>១.៤៩២.៥៩៥.៤៩៥</b>

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបាន គិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬ ការពង្រីកឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។ ដូចបានបង្ហាញខាងលើ ៨០,៤% (២០១៩ ៖ ៨២,៥%) នៃហានិភ័យ ឥណទានអតិបរមាសរុប កើតមកពីឥណទាន និងបុរេប្រទាន។ គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្ត ការគ្រប់គ្រង និងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុរេប្រទានរបស់ធនាគារ ឱ្យស្ថិតក្នុងកម្រិត អប្បបរមា តាមវិធីដូចខាងក្រោម៖

- ស្ទើរតែគ្រប់ឥណទាន និងបុរេប្រទានទាំងអស់ ត្រូវបានធានាដោយទ្រព្យបញ្ចាំ ហើយទ្រព្យបញ្ចាំមានតម្លៃ ក្នុងចន្លោះពី ៥០% ទៅ ៨០% នៃឥណទាន។
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជន។



**៣៥.១. ហានិភ័យឥណទាន (ត)**

- ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ត្រូវបានធ្វើនៅធនាគារក្នុងស្រុក ហើយគណៈគ្រប់គ្រងបានធ្វើ ការវាយតម្លៃ ហានិភ័យសមស្រប ហើយជឿជាក់ថាធនាគារមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុក ទាំងនេះទេ។

**(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ**

ធនាគារវាយតម្លៃគុណភាពឥណទាន នៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើវិធីសាស្ត្រ វាយតម្លៃចំណាត់ថ្នាក់ក្នុង ដែល ត្រូវបានតាក់តែងឡើងយ៉ាងសមស្របជាមួយនឹងប្រភេទផលិតផល និងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើង ផ្ទៃក្នុងធនាគារ និងបានគូបផ្សំជាមួយនឹងការវិភាគស្ថិតិ រួមជាមួយនឹងការវិនិច្ឆ័យ របស់បុគ្គលិកផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺត យ៉ាវ។ អ្នកជាប់ កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង ៣០ថ្ងៃ ក្នុងកិច្ចសន្យា សងប្រាក់ទាំងចំពោះហ្វាស៊ីលីតឺ រយៈពេលខ្លី និងហ្វាស៊ីលីតឺរយៈពេលវែងគឺស្ថិតនៅក្នុងការ តាម ដានស្តង់ដារ។
ការតាមដានពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺត យ៉ាវ។ អ្នកជាប់ កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសង ប្រាក់ ចំពោះហ្វាស៊ីលីតឺ រយៈពេលខ្លី ឬហួសកាលកំណត់សងចាប់ពី៣១ថ្ងៃ ដល់៨៩ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាស៊ីលីតឺ រយៈពេលខ្លីហ្វាស៊ីលីតឺរយៈពេលវែង ត្រូវបានរួម បញ្ចូលទៅក្នុងការតាមដានពិសេស។
ការមិនសងប្រាក់/ការថយចុះតម្លៃ ឥណទាន	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។

គុណភាពឥណទាននៃឧករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់ របស់ភាគីដៃគូ ដែលត្រូវបានកំណត់ថាមានតម្លៃស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារកណ្តាល/រដ្ឋបាលសហព័ន្ធ ឬត្រូវបានធានាដោយ ធនាគារកណ្តាល/រដ្ឋបាលសហព័ន្ធ។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយមានលទ្ធភាពបំពេញកាតព្វកិច្ច សងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាបចំពោះការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការ មិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ

**៣៥.១. ហានិភ័យឥណទាន (ត)**

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL ៖

	ឆ្នាំ២០២០				ឆ្នាំ២០១៩			
	ECL ១ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប	ECL ១ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ</b>								
មានចំណាត់ថ្នាក់វិនិយោគ	៥១.៨៧៤.០២៣	-	-	៥១.៨៧៤.០២៣	១៣.៤៦៦.២២៧	-	-	១៣.៤៦៦.២២៧
មិនមានចំណាត់	១៦.៣៥៥.៤២៦	-	-	១៦.៣៥៥.៤២៦	៣៤.៧០១.៦០០	-	-	៣៤.៧០១.៦០០
តម្លៃយោងដុល	៦៨.២២៩.៤៤៩	-	-	៦៨.២២៩.៤៤៩	៤៨.១៦៧.៨២៧	-	-	៤៨.១៦៧.៨២៧
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៨៧.១៤៨)	-	-	(៨៧.១៤៨)	(៦២.៦៦៧)	-	-	(៦២.៦៦៧)
តម្លៃយោងសុទ្ធ	៦៨.១៤២.៣០១	-	-	៦៨.១៤២.៣០១	៤៨.១០៥.១៦០	-	-	៤៨.១០៥.១៦០
<i>គិតជាពាន់រៀល</i>	<u>២៧៥.៦៣៥.៦០៨</u>	-	-	<u>២៧៥.៦៣៥.៦០៨</u>	<u>១៩៦.០២៨.៥២៧</u>	-	-	<u>១៩៦.០២៨.៥២៧</u>
<b>ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់</b>								
ការតាមដានស្តង់ដារ	៣៤៣.០៤២.៨៦៣	-	-	៣៤៣.០៤២.៨៦៣	៣០០.០៣៣.៥០៤	-	-	៣០០.០៣៣.៥០៤
ការតាមដានពិសេស	-	៦.៣៣៨.៨៩២	-	៦.៣៣៨.៨៩២	-	២.៨៧៧.៤៦៣	-	២.៨៧៧.៤៦៣
ការមិនសងប្រាក់	-	-	៣.៧៥៤.៦០២	៣.៧៥៤.៦០២	-	-	២.៣៣៥.៣០០	២.៣៣៥.៣០០
តម្លៃយោងដុល	៣៤៣.០៤២.៨៦៣	៦.៣៣៨.៨៩២	៣.៧៥៤.៦០២	៣៥៣.១៣៦.៣៥៧	៣០០.០៣៣.៥០៤	២.៨៧៧.៤៦៣	២.៣៣៥.៣០០	៣០៥.២៤៦.២៦៧
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(១.៩៤៣.៨៣១)	(២១៧.០២៣)	(៨៤៦.៩៣៦)	(៣.០០៧.៧៩០)	(១.៧៣៨.៦៨៥)	(៤០.៩៨៤)	(៤៨៧.៩៨៨)	(២.២៦៧.៦៥៧)
តម្លៃយោងសុទ្ធ	៣៤១.០៩៩.០៣២	៦.១២១.៨៦៩	២.៩០៧.៦៦៦	៣៥០.១២៨.៥៦៧	២៩៨.២៩៤.៨១៩	២.៨៣៦.៤៧៩	១.៨៤៧.៣១២	៣០២.៩៧៨.៦១០
<i>គិតជាពាន់រៀល</i>	<u>១.៣៧៩.៧៤៥.៥៨៥</u>	<u>២៤.៧៦២.៩៦០</u>	<u>១១.៧៦១.៥០៩</u>	<u>១.៤១៦.២៧០.០៥៤</u>	<u>១.២១៥.៥៥១.៣៨៧</u>	<u>១១.៥៥៨.៦៥២</u>	<u>៧.៥២៧.៧៩៧</u>	<u>១.២៣៤.៦៣៧.៨៣៦</u>
<b>ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗតាមថ្លៃ ដើមរំលស់</b>								
ការតាមដានស្តង់ដារ	៥.០២០.១៣៧	-	-	៥.០២០.១៣៧	-	-	-	-
ការតាមដានពិសេស	-	-	-	-	-	-	-	-
ការមិនសងប្រាក់	-	-	-	-	-	-	-	-
តម្លៃយោងដុល	៥.០២០.១៣៧	-	-	៥.០២០.១៣៧	-	-	-	-

៣៥.១. ហានិភ័យឥណទាន (ត)

	ឆ្នាំ២០២០				ឆ្នាំ២០១៩			
	ECL ១ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយ ចុះ តម្លៃឥណទាន	សរុប	ECL ១ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយ ចុះ តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៦.៩៧៩)	-	-	(៦.៩៧៩)	-	-	-	-
តម្លៃយោងសុទ្ធ	៥.០១៣.១៥៨			៥.០១៣.១៥៨	-	-	-	-
គិតជាពាន់រៀល	២០.២៧៨.២២៤	-	-	២០.២៧៨.២២៤	-	-	-	-
<b>កិច្ចសន្យាឥណទាននិងកិច្ចសន្យាធានា ហិរញ្ញវត្ថុ</b>								
ការតាមដានស្តង់ដារ	៩.៨៦៥.៨០៨	-	-	៩.៨៦៥.៨០៨	១៣.៨៥៩.៧៨៦	-	-	១៣.៨៥៩.៧៨៦
ការតាមដានពិសេស	-	-	-	-	-	-	-	-
ការមិនសងប្រាក់	-	-	-	-	-	-	-	-
តម្លៃយោងដុល	៩.៨៦៥.៨០៨	-	-	៩.៨៦៥.៨០៨	១៣.៨៥៩.៧៨៦	-	-	១៣.៨៥៩.៧៨៦
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៤៣.៨៣៥)	-	-	(៤៣.៨៣៥)	(៥០.៧៦៦)	-	-	(៥០.៧៦៦)
តម្លៃយោងសុទ្ធ	៩.៨២១.៩៧៣	-	-	៩.៨២១.៩៧៣	១៣.៨០៩.០២០	-	-	១៣.៨០៩.០២០
គិតជាពាន់រៀល	៣៩.៧២៩.៨៨១	-	-	៣៩.៧២៩.៨៨១	៥៦.២៧១.៧៥៧	-	-	៥៦.២៧១.៧៥៧
<b>ទ្រព្យសកម្មផ្សេងៗ</b>								
មានចំណាត់ថ្នាក់វិនិយោគ	៦០០.២៦១	-	-	៦០០.២៦១	-	-	-	-
មិនមានចំណាត់	-	-	-	-	-	-	-	-
ការមិនសង	-	-	-	-	-	-	-	-
តម្លៃយោងដុល	៦០០.២៦១	-	-	៦០០.២៦១	-	-	-	-
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(១៨.៤០៤)	-	-	(១៨.៤០៤)	-	-	-	-
តម្លៃយោងសុទ្ធ	៥៨១.៨៥៧	-	-	៥៨១.៨៥៧	-	-	-	-
គិតជាពាន់រៀល	២.៣៥៣.៦១១	-	-	២.៣៥៣.៦១១	-	-	-	-

**៣៥.១. ហានិភ័យឥណទាន (ត)**

**(ច) សំវិធានធនបាត់បង់**

**(i) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក - ឥណទាន និងបុរេប្រទាន**

	ឆ្នាំ២០២០				ឆ្នាំ២០១៩			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សំវិធានធនបាត់បង់	១.៧៣៨.៦៨៥	៤០.៩៨៤	៤៨៧.៩៨៨	២.២៦៧.៦៥៧	៣២៥.០៦២	៥.៤៦៦	១៨១.៣៥០	៥១១.៨៧៨
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖								
ផ្ទេរទៅដំណាក់កាលទី១	(៣៩.៩៦១)	៣០.៦៦៤	៩.២៩៧	-	(៤.៩៨៣)	១.០៤៥	៣.៩៣៨	-
ផ្ទេរទៅដំណាក់កាលទី២	(៧៧)	៧៧	-	-	(៣.៣២៦)	-	៣.៣២៦	-
ផ្ទេរទៅដំណាក់កាលទី៣	២៣.០២៦	-	(២៣.០២៦)	-	១១.៩៤២	-	(១១.៩៤២)	-
ការវាស់វែងសំវិធានធនបាត់បង់ឡើងវិញសុទ្ធ (*)	៥៦៨.៨០១	១៥៤.០៣៤	(១១.០២២)	៧១១.៨១៣	៤៩២.២២៩	៣.៧៥៣	(៧.៣៣០)	៤៨៨.៦៥២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៥៨៦.៣៨០	៣២.០១៩	៧០១.៨៩៧	១.៣២០.២៩៦	៩៩៣.៣៩៣	៣២.៨៦០	៤៧៤.៨៩២	១.៥០១.១៤៥
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់កាត់ត្រា ក្នុងអំឡុង ការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៩៣៣.០២៣)	(៤០.៧៥៥)	(២១៨.០៩២)	(១.១៩១.៨៧០)	(៧៥.៦៣២)	(២.១៤០)	(១១៧.៤៥១)	(១៩៥.២២៣)
ការកាត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមា	-	-	(១០០.១០៦)	(១០០.១០៦)	-	-	(៣៨.៧៩៥)	(៣៨.៧៩៥)
<b>សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ</b>	<b>១.៩៤៣.៨៣១</b>	<b>២១៧.០២៣</b>	<b>៨៤៦.៩៣៦</b>	<b>៣.០០៧.៧៩០</b>	<b>១.៧៣៨.៦៨៥</b>	<b>៤០.៩៨៤</b>	<b>៤៨៧.៩៨៨</b>	<b>២.២៦៧.៦៥៧</b>
<i>គិតជាពាន់រៀល</i>	<b>៧.៨៦២.៧៩៦</b>	<b>៨៧៧.៨៥៨</b>	<b>៣.៤២៥.៨៩៧</b>	<b>១២.១៦៦.៥១១</b>	<b>៧.០៨៥.១៤១</b>	<b>១៦៧.០១១</b>	<b>១.៩៨៨.៥៥០</b>	<b>៩.២៤០.៧០២</b>
<b>តម្លៃយោងដុល</b>								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	៣០០.០៣៣.៥០៤	២.៨៧៧.៤៦៣	២.៣៣៥.៣០០	៣០៥.២៤៦.២៦៧	១១២.៥៦៨.៩១១	៥១០.៧០៣	៧៥៤.៥១១	១១៣.៨៣៤.១២៥

**៣៥.១. ហានិភ័យឥណទាន (ត)**

**(ច) សំវិធានធនបាត់បង់ (ត)**

**(i) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក - ឥណទាន និងបុរេប្រទាន (ត)**

	ឆ្នាំ២០២០				ឆ្នាំ២០១៩			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបាន កត់ត្រានៅថ្ងៃទី០១ ខែមករា ៖								
ធ្វើទៅដំណាក់កាលទី១	(៧.២៧៨.៥១៦)	៥.៣០៨.០០៨	១.៩៧០.៥០៨	-	(១.៨៣៦.៨៤៦)	២៧០.៣១៨	១.៥៦៦.៥២៨	-
ធ្វើទៅដំណាក់កាលទី២	(៥.៧៨៣)	៥.៧៨៣	-	-	(២៩៣.៨៨៧)	-	២៩៣.៨៨៧	-
ធ្វើទៅដំណាក់កាលទី៣	៧៦.៩២២	-	(៧៦.៩២២)	-	៤៩.០៩០	-	(៤៩.០៩០)	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	២០០.៣៣១.២២៩	១.០១៩.៤៧៩	៥៣៩.១៥៧	២០១.៨៨៩.៨៦៥	២២១.៨២៨.៩៤៩	២.៦១៩.៨៦៤	២៩៤.៣១៦	២២៤.៧៤៣.១២៩
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់កត់ត្រា ក្នុងអំឡុង ការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(១៥០.១១៤.៤៩៣)	(២.៨៧១.៨៤១)	(១.០១៣.៤៤១)	(១៥៣.៩៩៩.៧៧៥)	(៣២.២៨២.៧១៣)	(៥២៣.៤២២)	(៥០៥.៤៥៤)	(៣៣.៣១១.៥៨៩)
ជម្រះចេញពីបញ្ជី	-	-	-	-	-	-	(១៩.៣៩៨)	(១៩.៣៩៨)
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	<u>៣៤៣.០៤២.៨៦៣</u>	<u>៦.៣៣៨.៨៩២</u>	<u>៣.៧៥៤.៦០២</u>	<u>៣៥៣.១៣៦.៣៥៧</u>	<u>៣០០.០៣៣.៥០៤</u>	<u>២.៨៧៧.៤៦៣</u>	<u>២.៣៣៥.៣០០</u>	<u>៣០៥.២៤៦.២៦៧</u>
គិតជាពាន់រៀល	<u>១.៣៨៧.៦០៨.៣៨២</u>	<u>២៥.៦៤០.៨១៨</u>	<u>១៥.១៨៧.៣៦៥</u>	<u>១.៤២៨.៤៣៦.៥៦៥</u>	<u>១.២២២.៦៣៦.៥២៩</u>	<u>១១.៧២៥.៦៦២</u>	<u>៩.៥១៦.៣៤៧</u>	<u>១.២៤៣.៨៧៨.៥៣៨</u>

(\*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានទៅក្នុងគំរូថ្មីៗជាប្រចាំ។

៣៥.១. ហានិភ័យឥណទាន (ត)

(ii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

	ឆ្នាំ២០២០				ឆ្នាំ២០១៩			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សំវិធានធនបាត់បង់	៥០.៧៦៦	-	-	៥០.៧៦៦	១៣.០៦៤	-	-	១៣.០៦៤
<i>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ការកត់ត្រាបញ្ជ្រាស់នៃសំវិធានធនឆ្នាំចាស់	(៣៧.៧០២)	-	-	(៣៧.៧០២)				
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៣០.៧៧១	-	-	៣០.៧៧១	៣៧.៧០២	-	-	៣៧.៧០២
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	<u>៤៣.៨៣៥</u>	-	-	<u>៤៣.៨៣៥</u>	<u>៥០.៧៦៦</u>	-	-	<u>៥០.៧៦៦</u>
<i>គិតជាពាន់រៀល</i>	<u>១៧៧.៣១៣</u>	-	-	<u>១៧៧.៣១៣</u>	<u>២០៦.៨៧១</u>	-	-	<u>២០៦.៨៧១</u>
<b>តម្លៃយោងដុល</b>								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	១៣.៨៥៩.៧៨៦	-	-	១៣.៨៥៩.៧៨៦	៦.៨៤៣.៩០២	-	-	៦.៨៤៣.៩០២
<i>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅ ថ្ងៃទី០១ ខែមករា ៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	(៣.៩៩៣.៩៧៨)	-	-	(៣.៩៩៣.៩៧៨)	៧.០១៥.៨៨៤	-	-	៧.០១៥.៨៨៤
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	<u>៩.៨៦៥.៨០៨</u>	-	-	<u>៩.៨៦៥.៨០៨</u>	<u>១៣.៨៥៩.៧៨៦</u>	-	-	<u>១៣.៨៥៩.៧៨៦</u>
<i>គិតជាពាន់រៀល</i>	<u>៣៩.៩០៧.១៩៣</u>	-	-	<u>៣៩.៩០៧.១៩៣</u>	<u>៥៦.៤៧៨.៦២៨</u>	-	-	<u>៥៦.៤៧៨.៦២៨</u>

៣៥.១. ហានិភ័យឥណទាន (ត)

(iii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

	ឆ្នាំ២០២០				ឆ្នាំ២០១៩			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
		ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប		ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សំវិធានធនបាត់បង់នៅថ្ងៃទី០១ ខែមករា	៦២.៦៦៧	-	-	៦២.៦៦៧	៣៧.៦០៨	-	-	៣៧.៦០៨
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	២៤.៤៨១	-	-	២៤.៤៨១	២៥.០៥៩	-	-	២៥.០៥៩
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	៨៧.១៤៨	-	-	៨៧.១៤៨	៦២.៦៦៧	-	-	៦២.៦៦៧
គិតជាពាន់រៀល	៣៥២.៥១៤	-	-	៣៥២.៥១៤	២៥៥.៣៦៨	-	-	២៥៥.៣៦៨
<b>តម្លៃយោងដុល</b>								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	៤៨.១៦៧.៨២៧	-	-	៤៨.១៦៧.៨២៧	៣០.០៥៨.៤៣៨	-	-	៣០.០៥៨.៤៣៨
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅ ថ្ងៃទី០១ ខែមករា ៖								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	២០.០៦១.៦២២	-	-	២០.០៦១.៦២២	១៨.១០៩.៣៨៩	-	-	១៨.១០៩.៣៨៩
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៦៨.២២៩.៤៤៩	-	-	៦៨.២២៩.៤៤៩	៤៨.១៦៧.៨២៧	-	-	៤៨.១៦៧.៨២៧
គិតជាពាន់រៀល	២៧៥.៩៨៨.១២២	-	-	២៧៥.៩៨៨.១២២	១៩៦.២៨៣.៨៩៥	-	-	១៩៦.២៨៣.៨៩៥

៣៥.១. ហានិភ័យឥណទាន (ត)

(iv) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានដែលបានរំពឹងទុក វិនិយោគមូលបត្រ

	ឆ្នាំ២០២០				ឆ្នាំ២០១៩			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សិទ្ធិធានធនបាត់បង់នៅថ្ងៃទី០១ ខែមករា	-	-	-	-	-	-	-	-
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៦.៩៧៩	-	-	៦.៩៧៩	-	-	-	-
សិទ្ធិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	៦.៩៧៩	-	-	៦.៩៧៩	-	-	-	-
<b>គិតជាពាន់រៀល</b>	<b>២៨.២៣០</b>	-	-	<b>២៨.២៣០</b>	-	-	-	-
<b>តម្លៃយោងដុល</b>								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	-	-	-	-	-	-	-	-
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រា នៅថ្ងៃទី០១ ខែមករា ៖								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	៥.០២០.១៣៧	-	-	៥.០២០.១៣៧	-	-	-	-
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៥.០២០.១៣៧	-	-	៥.០២០.១៣៧	-	-	-	-
<b>គិតជាពាន់រៀល</b>	<b>២០.៣០៦.៤៥៤</b>	-	-	<b>២០.៣០៦.៤៥៤</b>	-	-	-	-



៣៥.១. ហានិភ័យឥណទាន (ត)

(v) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានដែលបានរំពឹងទុក ប្រាក់តម្កល់ការផ្តល់

	ឆ្នាំ២០២០				ឆ្នាំ២០១៩			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនចម្រុះ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ចម្រុះ តម្លៃឥណទាន	សរុប	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនចម្រុះ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ចម្រុះ តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សិទ្ធិធនធានបាត់បង់នៅថ្ងៃទី០១ ខែមករា	-	-	-	-	-	-	-	-
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១៨.៤០៤	-	-	១៨.៤០៤	-	-	-	-
សិទ្ធិធនធានសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	<u>១៨.៤០៤</u>	-	-	<u>១៨.៤០៤</u>	-	-	-	-
គិតជាពាន់រៀល	<u>៧៥.០៣៣</u>	-	-	<u>៧៥.០៣៣</u>	-	-	-	-
<b>តម្លៃយោងដុល</b>								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	-	-	-	-	-	-	-	-
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅ ថ្ងៃទី០១ ខែមករា ៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	៦០០.២៦១	-	-	៦០០.២៦១	-	-	-	-
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	<u>៦០០.២៦១</u>	-	-	<u>៦០០.២៦១</u>	-	-	-	-
គិតជាពាន់រៀល	<u>២.៤២៨.០៥៦</u>	-	-	<u>២.៤២៨.០៥៦</u>	-	-	-	-

**៣៥.១. ហានិភ័យឥណទាន (ត)**

**(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន**

ធនាគារវាយតម្លៃគុណភាពឥណទាន នៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើវិធីសាស្ត្រ វាយតម្លៃចំណាត់ថ្នាក់ក្នុង ដែលត្រូវបានកាត់តែងឡើងយ៉ាងសមស្របជាមួយនឹងប្រភេទផលិតផល និងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើង ផ្អែកលើធនាគារ និងបានគូបជុំជាមួយនឹងការវិភាគស្ថិតិ រួមជាមួយនឹងការវិនិច្ឆ័យ របស់បុគ្គលិកផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

**(i) វិភាគតាមតំបន់ភូមិសាស្ត្រ**

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរេបស់វា ដោយចាត់ថ្នាក់តាម តំបន់ភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងតារាងនេះ ធនាគារបានបែងចែកហានិភ័យ ទៅតាមប្រទេសនីមួយៗ ដោយផ្អែកតាមប្រទេសនៃភាគីដៃគូរបស់ខ្លួន។

	ប្រទេសកម្ពុជា	ប្រទេសផ្សេងទៀតក្នុង តំបន់អាស៊ី	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>			
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៥៥.៧៤៦.៥៩៥	១២.៣៩៥.៧០៦	៦៨.១៤២.៣០១
ឥណទាន និងបុរេប្រទាន	៣៥០.១២៨.៥៦៧	-	៣៥០.១២៨.៥៦៧
វិនិយោគមូលបត្រ	៥.០១៣.១៥៨	-	៥.០១៣.១៥៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥៨១.៨៥៧	-	៥៨១.៨៥៧
កិច្ចសន្យាផ្តល់ឥណទាន	៧.១២៩.៧២៨	-	៧.១២៩.៧២៨
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	២.៦៩២.២៤៥	-	២.៦៩២.២៤៥
<b>ហានិភ័យឥណទានសរុប</b>	<b>៤២១.២៩២.១៥០</b>	<b>១២.៣៩៥.៧០៦</b>	<b>៤៣៣.៦៨៧.៨៥៦</b>
<i>គិតជាពាន់រៀល</i>	<b>១.៧០៤.១២៦.៧៤៧</b>	<b>៥០.១៤០.៦៣១</b>	<b>១.៧៥៤.២៦៧.៣៧៨</b>
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>			
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៤៨.១០៥.១៦០	-	៤៨.១០៥.១៦០
ឥណទាន និងបុរេប្រទាន	៣០២.៩៧៨.៦១០	-	៣០២.៩៧៨.៦១០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៣៧៨.៤៩៧	-	១.៣៧៨.៤៩៧
កិច្ចសន្យាផ្តល់ឥណទាន	១២.៩៩៧.៨៧៩	-	១២.៩៩៧.៨៧៩
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៨១១.១៤១	-	៨១១.១៤១
<b>ហានិភ័យឥណទានសរុប</b>	<b>៣៦៦.២៧១.២៨៧</b>	<b>-</b>	<b>៣៦៦.២៧១.២៨៧</b>
<i>គិតជាពាន់រៀល</i>	<b>១.៤៩២.៥៥៥.៤៩៥</b>	<b>-</b>	<b>១.៤៩២.៥៥៥.៤៩៥</b>

**៣៥.១. ហានិភ័យឥណទាន (ត)**

**(ii) វិភាគតាមប្រភេទអាជីវកម្ម**

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរេបស់វា ដកការថយចុះតម្លៃ ប្រសិនបើមាន ដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្មរបស់ ភាគីដៃគូ។

	កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	អគារ និងសំណង់	គ្រឹះស្ថានហិរញ្ញវត្ថុ	នាំចូល និងនាំចេញ	ផលិតកម្ម	ឥណទានផ្សេងៗ	ឥណទានកម្រិត	ឥណទានអចលនទ្រព្យ	សេវាកម្ម	ជំនួញលក់ដុំ និងលក់រាយ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>៣១ ធ្នូ ២០២០</b>											
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	-	៦៨.១៤២.៣០១	-	-	-	-	-	-	-	៦៨.១៤២.៣០១
ឥណទាន និងបុរេប្រទាន	៨.៧៤៩.៤៦៦	៣២.៤៤៩.១៣១	៨.៥២២.៦០៥	៥.៤០៩.៣៦៣	១៣.៧៤៥.២០៩	៣៧.៩៩៩.៨៩៣	៤៧.៥៤២.៧៤៨	៦២.៤១៩.៨១២	១៤.៨៤៧.៤៨២	១១៨.៤៤២.៨៥៨	៣៥០.១២៨.៥៦៧
វិនិយោគមូលបត្រ	-	-	៥.០១៣.១៥៨	-	-	-	-	-	-	-	៥.០១៣.១៥៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	-	២.៨៥៨.៩៣២	-	២.៨៥៨.៩៣២
កិច្ចសន្យាផ្តល់ឥណទាន	១២៤.៩៣៣	៣៥៩.៥៧០	-	-	៦៨០.១៧០	៧៣២.៤៨៤	១.០០៩.៩៦៤	១.៤៤២.១៧៩	១.៣៧៦.១៤៤	១.៤០៤.២៨៤	៧.១២៩.៧២៨
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	-	-	-	-	-	២.៣៤១.០០០	-	៣៥១.២៤៥	២.៦៩២.២៤៥
<b>ហានិភ័យឥណទានសរុប</b>	<b>៨.៨៧៤.៣៩៩</b>	<b>៣២.៨០៨.៧០១</b>	<b>៨១.៦៧៨.០៦៤</b>	<b>៥.៤០៩.៣៦៣</b>	<b>១៤.៤២៥.៣៧៩</b>	<b>៣៨.៧៣២.៣៧៧</b>	<b>៤៨.៥៥២.៧១២</b>	<b>៦៦.២០២.៩៩១</b>	<b>១៩.០៨៦.៥៥៨</b>	<b>១២០.១៩៨.៣៧៧</b>	<b>៤៣៥.៩៦៤.៩៣១</b>
<i>គិតជាពាន់រៀល</i>	<i>៣៥.៨៩៦.៩៤៣</i>	<i>១៣២.៧១១.១៩៦</i>	<i>៣៣០.៣៨៧.៧៦៩</i>	<i>២១.៨៨០.៨៧៣</i>	<i>៥៨.៣៥០.៦៥៨</i>	<i>១៥៦.៦៧២.៤៦៧</i>	<i>១៩៦.៣៩៥.៧១៩</i>	<i>២៦៧.៧៩១.០៩៨</i>	<i>៧៧.១៨៨.៩៤៨</i>	<i>៤៩៦.២០២.៤៧៤</i>	<i>១.៧៦៣.៤៧៨.១៤៥</i>
<b>៣១ ធ្នូ ២០១៩</b>											
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	-	៤៨.១០៥.១៦០	-	-	-	-	-	-	-	៤៨.១០៥.១៦០
ឥណទាន និងបុរេប្រទាន	៧.៧០២.៣១៤	២៣.៨៩៨.៦៤៧	១២.៧៣៦.៣៨០	៤.៦១៥.៥៥៦	៩.៨៣៣.២៩៦	៥២.៩៧០.៣២៩	៤៣.៩៣៤.៧៣២	៥១.៦៨៩.១២៣	៧.៣០២.៧១៩	៨៨.២៩៥.៥១៤	៣០២.៩៧៨.៦១០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	-	១.៣៧៨.៤៨៧	-	១.៣៧៨.៤៨៧
កិច្ចសន្យាផ្តល់ឥណទាន	-	-	-	-	-	-	១២.៩៩៧.៨៧៩	-	-	-	១២.៩៩៧.៨៧៩
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	-	-	-	-	៨១១.១៤១	-	-	-	៨១១.១៤១
<b>ហានិភ័យឥណទានសរុប</b>	<b>៧.៧០២.៣១៤</b>	<b>២៣.៨៩៨.៦៤៧</b>	<b>៦០.៨៤១.៥៤០</b>	<b>៤.៦១៥.៥៥៦</b>	<b>៩.៨៣៣.២៩៦</b>	<b>៥២.៩៧០.៣២៩</b>	<b>៥៧.៧៤៦.៧៥២</b>	<b>៥១.៦៨៩.១២៣</b>	<b>៨.៦៨១.២១៦</b>	<b>៩៨.២៩៥.៥១៤</b>	<b>៣៦៦.២៧១.២៨៧</b>
<i>គិតជាពាន់រៀល</i>	<i>៣១.៣៨៦.៩៣០</i>	<i>៩៧.៣៨៦.៩៨៧</i>	<i>២៤៧.៩២៩.២៧៦</i>	<i>១៨.៨០៨.៣៩១</i>	<i>៤០.០៧០.៦៨១</i>	<i>២១៥.៨៥៤.០៩១</i>	<i>២៣៥.៣០៥.៧៨៩</i>	<i>២១០.៦៣៣.១៧៦</i>	<i>៣៥.៣៧៥.៩៥៤</i>	<i>៣៩៩.៨០៤.២២០</i>	<i>១.៤៩២.៥៥៥.៤៩៥</i>

**៣៥.១. ហានិភ័យឥណទាន (ត)**

**(ជ) ការរឹបអូសទ្រព្យបញ្ចាំ**

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញឱ្យបានឆាប់ តាមដែលអាចធ្វើបាន។ ធនាគារមិនប្រើប្រាស់ទ្រព្យ បញ្ចាំដែលបានរឹបអូស សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

ក្នុងអំឡុងដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមិនបានរឹបអូស ទ្រព្យសម្បត្តិដែលបានដាក់ជារត្ត បញ្ចាំនោះទេ។

**៣៥.២. ហានិភ័យទីផ្សារ**

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ ប្រាក់នាពេលអនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាព បើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារ ជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬ តម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួន នោះទេ។

**(ក) ហានិភ័យការប្តូររូបិយប័ណ្ណ**

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបាន កត់ត្រាជាប្តូររូបិយប័ណ្ណ មួយ ដែលមិនមែនជាប្តូររូបិយប័ណ្ណគោលរបស់ធនាគារ។

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយវត្ថុច្រើនប្រភេទ ដែលបណ្តាលឱ្យមាន ហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោល ប៉ុន្តែធនាគារមិនត្រូវ បានតម្រូវឱ្យការពារហានិភ័យ ការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និង បំណុលដែលបានកត់ត្រាដោយប្រើកិច្ចសន្យា នាពេលអនាគតទេ។

គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និង ស្ថិតក្រោមគោលការណ៍ ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជា ឧបករណ៍ហិរញ្ញវត្ថុរបស់ ធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ ដុល្លារអាមេរិក។

	ជាប្រាក់ដុល្លារអាមេរិក			
	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
<b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>				
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	១៥.៧៣០.៤៨៧	៣.៩៦៥.៧៥៩	-	១៩.៦៩៦.២៤៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៨៤.៥០០.៩០៨	៣.៧៨៦.០៦៣	-	៨៨.២៨៦.៩៧១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦៧.២៥០.៣២០	៣៤៧.៩៧២	៥៤៤.០០៩	៦៨.១៤២.៣០១
ឥណទាន និងបុរេប្រទាន	៣១១.៣៣៧.២៦៦	៣៨.៧៩១.៣០១	-	៣៥០.១២៨.៥៦៧
វិនិយោគមូលប័ត្រ	៥.០១៣.១៥៨	-	-	៥.០១៣.១៥៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៨១៦.៦៧៦	៤២.២៥៦	-	២.៨៥៨.៩៣២
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៤៨៦.៦៤៨.៨១៥</b>	<b>៤៦.៩៣៣.៣៥១</b>	<b>៥៤៤.០០៩</b>	<b>៥៣៤.១២៦.១៧៥</b>

## ៣៥.២. ហានិភ័យទីផ្សារ (ត)

## (ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	ជាប្រាក់ដុល្លារអាមេរិក			
	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើរបស់អតិថិជន	១៩៦.០៤៦.០២៦	៤.១២៧.៥៧៦	-	២០០.១៧៣.៦០២
ប្រាក់កម្ចី	១១១.៨៦៨.៧៦០	១៧៤.៨៩៥	-	១១២.០៤៣.៦៥៥
បំណុលភតិសន្យា	១៣.៥៦៤.១៧០	-	-	១៣.៥៦៤.១៧០
អត្ថប្រយោជន៍បុគ្គលិក	៦៤.៩៥០	-	-	៦៤.៩៥០
បំណុលហិរញ្ញវត្ថុផ្សេងៗ	៨.៩៨៦.៨៤៣	១៣.១៥៤	-	៨.៩៩៩.៩៩៧
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>៣៣០.៥៣០.៧៤៩</b>	<b>៤.៣១៥.៦២៥</b>	<b>-</b>	<b>៣៣៤.៨៤៦.៣៧៤</b>
<b>ស្ថានភាពសុទ្ធ</b>	<b>១៥៦.១១៨.០៦៦</b>	<b>៤២.៦១៧.៧២៦</b>	<b>៥៤៤.០០៩</b>	<b>១៩៩.២៧៩.៨០១</b>
<b>គិតជាពាន់រៀល</b>	<b>៦៣១.៤៩៧.៥៧៧</b>	<b>១៧២.៣៨៨.៧០២</b>	<b>២.២០០.៥១៦</b>	<b>៨០៦.០៨៦.៧៩៥</b>
<b>ក្រៅតារាងតុល្យការ</b>				
កិច្ចសន្យាផ្តល់ឥណទាន	៦.៦៧៧.៩៨៧	៤៥១.៧៤១	-	៧.១២៩.៧២៨
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	២.៦៩២.២៤៥	-	-	២.៦៩២.២៤៥
	<b>៩.៣៧០.២៣២</b>	<b>៤៥១.៧៤១</b>	<b>-</b>	<b>៩.៨២១.៩៧៣</b>
<b>គិតជាពាន់រៀល</b>	<b>៣៧.៩០២.៥៨៩</b>	<b>១.៨២៧.២៩២</b>	<b>-</b>	<b>៣៩.៧២៩.៨៨១</b>

	ជាប្រាក់ដុល្លារអាមេរិក		
	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	សរុប
<b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>			
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>			
សាច់ប្រាក់ក្នុងដៃ	៦.៦៨១.៩០២	១.៦៣០.០៩១	៨.៣១១.៩៩៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២៤៦.០៤៥	៤៤៩.៣០៩	៦៩៥.៣៥៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៤៦.៧៨៥.៨៩៩	១.៣១៩.២៦១	៤៨.១០៥.១៦០
ឥណទាន និងបុរេប្រទាន	២៦៨.៩៨៩.៩៤៤	៣៣.៩៨៨.៦៦៦	៣០២.៩៧៨.៦១០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៣៤៣.៣១៥	៣៥.១៨២	១.៣៧៨.៤៩៧
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៣២៤.០៨៧.១០៥</b>	<b>៣៧.៤២២.៥០៩</b>	<b>៣៦១.៥០៩.៦១៤</b>
<b>បំណុលហិរញ្ញវត្ថុ</b>			
ប្រាក់បញ្ញើរបស់អតិថិជន	៣៩.០៨៤.២៨៩	២.៥៥០.៥៥២	៤១.៦៣៤.៨៤១
ប្រាក់កម្ចី	៩៣.៥១៩.៤៤៧	-	៩៣.៥១៩.៤៤៧
បំណុលភតិសន្យា	១២.៨៤២.៨៣៦	-	១២.៨៤២.៨៣៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៤.៦៧៨.៨៦៦	២៦៧.២៥៣	១៤.៩៤៦.១១៩
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>១៦០.១២៥.៤៣៨</b>	<b>២.៨១៧.៨០៥</b>	<b>១៦២.៩៤៣.២៤៣</b>
<b>ស្ថានភាពសុទ្ធ</b>	<b>១៦៣.៩៦១.៦៦៧</b>	<b>៣៤.៦០៤.៧០៤</b>	<b>១៩៨.៥៦៦.៣៧១</b>
<b>គិតជាពាន់រៀល</b>	<b>៦៦៧.៩៨០.៧៩៣</b>	<b>១៤១.០១៤.១៦៩</b>	<b>៨០៨.៩៩៤.៩៦២</b>

**៣៥.២. ហានិភ័យទីផ្សារ (ត)**

**(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)**

	ជាប្រាក់ដុល្លារអាមេរិក		
	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	សរុប
<b>ក្រៅតារាងតុល្យការ</b>			
កិច្ចសន្យាផ្តល់ឥណទាន	១២.៩១៧.៧០៣	៨០.១៧៥	១២.៩៩៧.៨៧៨
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៨១១.១៤១	-	៨១១.១៤១
	<u>១៣.៧២៨.៨៤៤</u>	<u>៨០.១៧៥</u>	<u>១៣.៨០៩.០១៩</u>
<b>គិតជាពាន់រៀល</b>	<u>៥៥.៩៤៥.០៣៩</u>	<u>៣២៦.៧១៣</u>	<u>៥៦.២៧១.៧៥២</u>

ការវិភាគផលប៉ះពាល់ពីការប្តូរប្រាក់ (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្តូរប្រាក់នៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក។

	ផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធ		ផលប៉ះពាល់លើតម្លៃធនផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>២០២០</b>				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង៥%	(១.៤៧៩.៨៥២)	(៥.៩៨៦.០០១)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ ៥%	១.៦៣៥.៦២៦	៦.៦១៦.១០៧	-	-
<b>២០១៩</b>				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង ៥%	(១.២១០.៩២៩)	(៤.៩៣៤.៥៣៦)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ ៥%	១.៣៣៨.៣៩៦	៥.៤៥៣.៩៦៤	-	-

**(ខ) ហានិភ័យតម្លៃ**

ធនាគារមិនប្រឈមខុខនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ឬរក្សាទុកការ វិនិយោគ ដែលត្រូវបាន ចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តាមតម្លៃសមស្របទេ។

**(គ) ហានិភ័យអត្រាការប្រាក់**

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្តូរប្រាក់លំហូរសាច់ប្រាក់នា ពេលអនាគតនៃឧបករណ៍ ហិរញ្ញវត្ថុ ដោយសារការប្តូរប្រាក់អត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃ សមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការ ប្តូរប្រាក់តម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្តូរប្រាក់អត្រាការប្រាក់ លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារ លទ្ធផលនៃការប្តូរប្រាក់ ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុង ករណីដែលបម្រែបម្រួលតំរូវឱ្យកើនឡើង។ នៅដំណាក់កាលនេះ គណៈគ្រប់គ្រងមិនមានគោលការណ៍ដើម្បីកំណត់ កម្រិតនៃការប្រាក់នៃស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យ យ៉ាងទៀងទាត់ទៅលើភាពមិនស៊ីគ្នានេះ។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវ ឧបករណ៍ហិរញ្ញវត្ថុរបស់ ធនាគារតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទ ផុតកំណត់សង ដោយផ្អែកលើមូលដ្ឋាន មួយណាដែលកើតឡើងមុន។

៣៥.២. ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>							
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១៩.៦៩៦.២៤៦	១៩.៦៩៦.២៤៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	៧.០៣៤.៨៥៨	-	-	-	៨១.២៥២.១១៣	៨៨.២៨៦.៩៧១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	-	៥៤.១៤៦.៨៧៤	-	-	-	១៣.៩៩៥.៤២៧	៦៨.១៤២.៣០១
ឥណទាន និងបុរេប្រទាន	១.៨៨៧.០៧៦	១៣.៣៣៦.៦១៧	១៣.៩៩៧.៩៧៩	៣៣.៤២៧.២៥១	២៨៧.៤៧៩.៦៤៤	-	៣៥០.១២៨.៥៦៧
វិនិយោគមូលបត្រ	-	១.២៣៥.៩៦២	៣.៧៧៧.១៩៦	-	-	-	៥.០១៣.១៥៨
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	២.៨៥៨.៩៣២	២.៨៥៨.៩៣២
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>១.៨៨៧.០៧៦</b>	<b>៧៥.៧៥៤.៣១១</b>	<b>១៧.៧៧៥.១៧៥</b>	<b>៣៣.៤២៧.២៥១</b>	<b>២៨៧.៤៧៩.៦៤៤</b>	<b>១១៧.៨០២.៧១៨</b>	<b>៥៣៤.១២៦.១៧៥</b>
<b>បំណុលហិរញ្ញវត្ថុ</b>							
ប្រាក់បញ្ញើរបស់អតិថិជន	៨០៧.៦០៣	៦.៩០៥.៨១៣	១៧៦.៥៥៨.៨២២	-	-	១៥.៩០១.៣៦៤	២០០.១៧៣.៦០២
ប្រាក់កម្ចី	-	-	-	៥១.២៧៣.៨៥០	-	៦០.៧៦៩.៨០៥	១១២.០៤៣.៦៥៥
បំណុលភតិសន្យា	១០៥.១៤១	៣៥៦.៩៥៩	១.១៤៤.៦០១	៨.២៦២.៣២៣	៣.៦៩៥.១៤៦	-	១៣.៥៦៤.១៧០
អត្ថប្រយោជន៍បុគ្គលិក	-	-	-	-	-	៦៤.៩៥០	៦៤.៩៥០
បង្គរ និងបំណុលផ្សេងៗ	-	-	-	-	-	៨.៩៩៩.៩៩៧	៨.៩៩៩.៩៩៧
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>៩១២.៧៤៤</b>	<b>៧.២៦២.៧៧២</b>	<b>១៧៧.៧០៣.៤២៣</b>	<b>៥៩.៥៣៦.១៧៣</b>	<b>៣.៦៩៥.១៤៦</b>	<b>៨៤.៧៣៦.១១៦</b>	<b>៣៣៤.៨៨៦.៣៧៤</b>
<b>គំណត់តម្លៃអត្រាការប្រាក់សរុប</b>	<b>៩៧៤.៣៣២</b>	<b>៦៨.៤៩១.៥៣៩</b>	<b>(១៥៩.៩២៨.២៤៨)</b>	<b>(២៦.១០៨.៩២២)</b>	<b>២៨៣.៧៨៤.៤៩៨</b>	<b>៣២.០៦៦.៦០២</b>	<b>១៩៩.២៧៩.៨០១</b>
<b>គិតជាពាន់រៀល</b>	<b>៣.៩៤១.១៧៣</b>	<b>២៧៧.០៤៨.២៧៥</b>	<b>(៦៤៦.៩០៩.៧៦៣)</b>	<b>(១០៥.៦១០.៥៨៩)</b>	<b>១.១៤៧.៩០៨.២៩៤</b>	<b>១២៩.៧០៩.៤០៥</b>	<b>៨០៦.០៨៦.៧៩៥</b>

៣៥.២. ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>							
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៨.៣១១.៩៩៣	៨.៣១១.៩៩៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	៩៩.០៨០	-	-	-	៥៩៦.២៧៤	៦៩៥.៣៥៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	-	៣៨.៦២៣.៧៣៦	-	-	-	៩.៤៨១.៤២៤	៤៨.១០៥.១៦០
ឥណទាន និងបុរេប្រទាន	១.០៦៨.៦២២	២.០៧៣.២៨៤	១៥.៩៧១.៨៦៣	៣៨.៤៥២.៧៥១	២៤៥.៤១២.០៩០	-	៣០២.៩៧៨.៦១០
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	១.៣៧៨.៤៩៧	១.៣៧៨.៤៩៧
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>១.០៦៨.៦២២</b>	<b>៤០.៧៩៦.១០០</b>	<b>១៥.៩៧១.៨៦៣</b>	<b>៣៨.៤៥២.៧៥១</b>	<b>២៤៥.៤១២.០៩០</b>	<b>១៩.៧៦៨.១៨៤</b>	<b>៣៦១.៤៦៩.៦១៤</b>
<b>បំណុលហិរញ្ញវត្ថុ</b>							
ប្រាក់បញ្ញើរបស់អតិថិជន	២៣.៧៥៣.៤៥៩	៨.៨៧៤.៩៩៥	២.៧៧៤.៣៤១	-	-	៦.២៣២.០៤៦	៤១.៦៣៤.៨៤១
ប្រាក់កម្ចី	-	-	-	៣៥.០៨៦.៩៤៣	-	៥៨.៤៣២.៥០៤	៩៣.៥១៩.៤៤៧
បំណុលភតិសន្យា	៧៥.៧៦៣	២៦៨.៣៨០	៨១៦.៦៧២	៥.២៨៦.៧២៣	៦.៣៩៥.២៩៨	-	១២.៨៤២.៨៣៦
បង្គរ និងបំណុលផ្សេងៗ	-	-	-	-	-	១៣.៧៦៩.៤២៤	១៣.៧៦៩.៤២៤
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>២៣.៨២៩.២២២</b>	<b>៩.១៤៣.៣៧៥</b>	<b>៣.៥៩១.០១៣</b>	<b>៤០.៣៧៣.៦៦៦</b>	<b>៦.៣៩៥.២៩៨</b>	<b>៧៨.៤៣៣.៩៧៤</b>	<b>១៦១.៧៦៦.៥៤៨</b>
<b>គំណត់តម្លៃអត្រាការប្រាក់សរុប</b>	<b>(២២.៧៦០.៦០០)</b>	<b>៣១.៦៥២.៧២៥</b>	<b>១២.៣៨០.៨៥០</b>	<b>(១.៩២០.៩១៥)</b>	<b>២៣៩.០១៦.៧៩២</b>	<b>(៥៨.៦៦៥.៧៨៦)</b>	<b>១៩៩.៧០៣.០៦៦</b>
<b>តិចជាពាន់រៀល</b>	<b>(៩២.៧៤៩.៤៤៥)</b>	<b>១២៨.៩៨៤.៨៥៤</b>	<b>៥០.៤៥១.៩៦៤</b>	<b>(៧.៨៧៧.៧២៩)</b>	<b>៩៧៣.៩៩៣.៤២៧</b>	<b>(២៣៩.០៦៣.០៧៨)</b>	<b>៨១៣.៧៨៩.៩៩៣</b>



**៣៥.៣. ហានិភ័យសាច់ប្រាក់ងាយស្រួល**

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សង ចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែល បានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើ ប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្លី។

**(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល**

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួល និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាល កំណត់។ ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដោយសារវាជារយៈពេលគន្លឹះ ក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រង តាមដានអំពីប្រមូលផ្តុំនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃ ការដកសាច់ប្រាក់របស់ពួកគេ។

**(ខ) ដំណើរការប្រកបទុន**

ប្រកបសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារបានមកពីដើមទុនបានបង់របស់ភាគទុនិក ប្រាក់បញ្ញើរបស់ ធនាគារផ្សេងៗ និង ប្រាក់បញ្ញើរបស់អតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រកបសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាង ទៀងទាត់ តាមរយៈការត្រួតពិនិត្យលើ កាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកផ្ញើប្រាក់សំខាន់ៗ។

**(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow)**

តារាងខាងក្រោមនេះ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុលហិរញ្ញវត្ថុមិននិស្សន្ទ (non-derivative financial liabilities) ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាកាលបរិច្ឆេទរបាយការណ៍។ ចំនួនទឹកប្រាក់ដែលបាន លាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែក ធនាគារគ្រប់គ្រងហានិភ័យ សាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើ អប្បបរមា។

៣៥.៣. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

(ត) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow) (ត)

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>						
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>						
សាច់ប្រាក់ក្នុងដៃ	១៩.៦៩៦.២៤៦	-	-	-	-	១៩.៦៩៦.២៤៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៨១.២៥២.១១៣	៧.០៣៤.៨៥៨	-	-	-	៨៨.២៨៦.៩៧១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៣.៩៩៥.៤២៧	៥៤.១៤៦.៨៧៤	-	-	-	៦៨.១៤២.៣០១
ឥណទាន និងបុរេប្រទាន	១.៨៦៥.៧១៣	៩.២៣៨.៦១៨	១៤.០៧៦.៥១៣	៤០.៩៥៩.៥៤១	៤៨៤.០៣២.៤៦១	៥៥០.១៧២.៨៤៦
វិនិយោគមូលបត្រ	-	១.២៣៥.៩៦២	៣.៧៧៧.១៩៦	-	-	៥.០១៣.១៥៨
ទ្រព្យសកម្មផ្សេងៗ	២.៨៥៨.៩៣២	-	-	-	-	២.៨៥៨.៩៣២
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>១១៩.៦៦៨.៤៣១</b>	<b>៧១.៦៥៦.៣១២</b>	<b>១៧.៨៥៣.៧០៩</b>	<b>៤០.៩៥៩.៥៤១</b>	<b>៤៨៤.០៣២.៤៦១</b>	<b>៧៣៤.១៧០.៤៥៤</b>
<b>បំណុលហិរញ្ញវត្ថុ</b>						
ប្រាក់បញ្ញើរបស់អតិថិជន	១៦.៨៧១.៦១៣	៧.៤២៣.៩៦៥	១៧៩.១៦៣.៨២១	១.១៥៥.១៩៨	-	២០៤.៦១៤.៥៩៧
ប្រាក់កម្ចី	-	-	១.៥៧៧.២៥៥	១១៨.១៣៣.១២៩	-	១១៩.៧១០.៣៨៤
បំណុលកតិសន្យា	១០៥.១៤១	៣៥៦.៩៥៩	១.១៤៤.៦០១	៨.២៦២.៣២៣	៣.៦៩៥.១៤៦	១៣.៥៦៤.១៧០
អត្ថប្រយោជន៍បុគ្គលិក	៦៤.៩៥០	-	-	-	-	៦៤.៩៥០
បង្គរ និងបំណុលផ្សេងៗ	៨.៩៩៩.៩៩៧	-	-	-	-	៨.៩៩៩.៩៩៧
<b>បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>២៦.០៤១.៧០១</b>	<b>៧.៧៨០.៩២៤</b>	<b>១៨១.៨៨៥.៦៧៧</b>	<b>១២៧.៥៥០.៦៥០</b>	<b>៣.៦៩៥.១៤៦</b>	<b>៣៤៦.៩៥៤.០៩៨</b>
<b>(ខ្លះ) លើស សាច់ប្រាក់ងាយស្រួលសុទ្ធ</b>	<b>៩៣.៦២៦.៧៣០</b>	<b>៦៣.៨៧៥.៣៨៨</b>	<b>(១៦៤.០៣១.៩៦៨)</b>	<b>(៨៦.៥៩១.១០៩)</b>	<b>៤៨០.៣៣៧.៣១៥</b>	<b>៣៨៧.២១៦.៣៥៦</b>
<b>គិតជាពាន់រៀល</b>	<b>៣៧៨.៧២០.១២៣</b>	<b>២៥៨.៣៧៥.៩៤៤</b>	<b>(៦៦៣.៥០៩.៣១១)</b>	<b>(៣៥០.២៦១.០៣៦)</b>	<b>១.៩៤២.៩៦៤.៤៣៩</b>	<b>១.៥៦៦.២៩០.១៦០</b>
<b>ក្រៅតារាងតុល្យការ</b>						
កិច្ចសន្យាផ្តល់ឥណទាន	៧.១២៩.៧២៨	-	-	-	-	៧.១២៩.៧២៨
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	២.៦៩២.២៤៥	-	-	២.៦៩២.២៤៥
<b>សាច់ប្រាក់ងាយស្រួលក្រៅតារាងតុល្យការ</b>	<b>៧.១២៩.៧២៨</b>	<b>-</b>	<b>២.៦៩២.២៤៥</b>	<b>-</b>	<b>-</b>	<b>៩.៨២១.៩៧៣</b>
<b>គិតជាពាន់រៀល</b>	<b>២៨.៨៣៩.៧៥០</b>	<b>-</b>	<b>១០.៨៩០.១៣១</b>	<b>-</b>	<b>-</b>	<b>៣៩.៧២៩.៨៨១</b>

**៣៥.៣. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)**

**(ត) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow) (ត)**

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>						
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>						
សាច់ប្រាក់ក្នុងដៃ	៨.៣១១.៩៩៣	-	-	-	-	៨.៣១១.៩៩៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៥៩៦.២៧៤	៩៩.០៨០	-	-	-	៦៩៥.៣៥៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៩.៤៨១.៤២៤	៣៨.៦២៣.៧៣៦	-	-	-	៤៨.១០៥.១៦០
ឥណទាន និងបុរេប្រទាន	១.០៩១.៧៩៥	២.១៣០.១៤៧	១៦.៧២៧.៤៨៧	៤៨.១៥១.២២៧	៤១៧.៩៥២.៧៨៦	៤៨៦.០៥៣.៤៤២
ទ្រព្យសកម្មផ្សេងៗ	១.៣៧៨.៤៩៧	-	-	-	-	១.៣៧៨.៤៩៧
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>២០.៨៥៩.៩៨៧</b>	<b>៤០.៨៥២.៩៦៣</b>	<b>១៦.៧២៧.៤៨៧</b>	<b>៤៨.១៥១.២២៧</b>	<b>៤១៧.៩៥២.៧៨៦</b>	<b>៥៤៤.៥៤៤.៤៤៦</b>
<b>បំណុលហិរញ្ញវត្ថុ</b>						
ប្រាក់បញ្ញើរបស់អតិថិជន	២៩.៩៨៧.៦៨១	៨.៩២៥.១៣៧	៣.៦១៨.១៧១	១០.៤៨៩	-	៤២.៥៤១.៤៧៨
ប្រាក់កម្ចី	-	-	៩៩៨.៦៣០	៩៧.៧១៩.៤៤៧	-	៩៨.៧១៨.០៧៧
បំណុលភតិសន្យា	៧៥.៧៦៣	២៦៨.៣៨០	៨១៦.៦៧២	៥.២៨៦.៧២៣	៦.៣៩៥.២៩៨	១២.៨៤២.៨៣៦
បង្គរ និងបំណុលផ្សេងៗ	១៣.៧៦៩.៤២៤	-	-	-	-	១៣.៧៦៩.៤២៤
<b>បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>៤៣.៨៣២.៨៦៨</b>	<b>៩.១៩៣.៥១៧</b>	<b>៥.៤៣៣.៨៧៣</b>	<b>១០៣.០១៦.៦៥៩</b>	<b>៦.៣៩៥.២៩៨</b>	<b>១៦៧.៨៧១.៨១៥</b>
<b>(ខ្វះ) រើស សាច់ប្រាក់ងាយស្រួលសុទ្ធ</b>	<b>(២២.៩៧២.៨៨៥)</b>	<b>៣១.៦៥៩.៤៤៦</b>	<b>១១.២៩៤.០១៤</b>	<b>(៥៤.៨៦៥.៤៣២)</b>	<b>៤១១.៥៥៧.៤៨៨</b>	<b>៣៧៦.៦៧២.៦៣១</b>
<b>គិតជាពាន់រៀល</b>	<b>(៩៣.៦១៤.៥០៦)</b>	<b>១២៩.០១២.២៤២</b>	<b>៤៦.០២៣.១០៧</b>	<b>(២២៣.៥៧៦.៦៣៥)</b>	<b>១.៦៧៧.០៩៦.៧៦៤</b>	<b>១.៥៣៤.៩៤០.៩៧២</b>
<b>ក្រៅតារាងតុល្យការ</b>						
កិច្ចសន្យាផ្តល់ឥណទាន	១២.៩៩៧.៨៧៩	-	-	-	-	១២.៩៩៧.៨៧៩
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	៨១១.១៤១	-	-	៨១១.១៤១
<b>សាច់ប្រាក់ងាយស្រួលក្រៅតារាងតុល្យការ</b>	<b>១២.៩៩៧.៨៧៩</b>	<b>-</b>	<b>៨១១.១៤១</b>	<b>-</b>	<b>-</b>	<b>១៣.៨០៩.០២០</b>
<b>គិតជាពាន់រៀល</b>	<b>៥២.៩៦៦.៣៨៧</b>	<b>-</b>	<b>៣.៣០៥.៤០០</b>	<b>-</b>	<b>-</b>	<b>៥៦.២៧១.៧៨៧</b>

**៣៥.៤. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ**

**(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប**

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របទេ។

**(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប**

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែល នឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

**(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ**

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែល នឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

**(ii) ឥណទាន និង បុរេប្រទានអតិថិជន**

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់ ១ឆ្នាំ ឬលើសពី ១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននា ពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និងបុរេប្រទានអតិថិជនរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វានាពេលបរិច្ឆេទរបាយការណ៍។

**(iii) ប្រាក់បញ្ញើរបស់អតិថិជន**

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង ១ឆ្នាំ មានតម្លៃប្រហាក់ប្រហែល នឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់លើសពី ១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នាទៅនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាពេលបរិច្ឆេទរបាយការណ៍។

**(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ**

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែល នឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

**(v) ប្រាក់កម្ចី**

ប្រាក់កម្ចីមិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា មានតម្លៃប្រហាក់ប្រហែលនឹង តម្លៃយោងរបស់វា។

**៣៥.៥. ការគ្រប់គ្រងដើមទុន**

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “ មូលធន ” ដែលបានបង្ហាញនៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់ សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធារណៈ អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	ឆ្នាំ២០២០		ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ដើមទុនថ្នាក់ទី១</b>				
ដើមទុន	២៥០.០០០.០០០	១.០១១.២៥០.០០០	២៥០.០០០.០០០	១.០១៨.៧៥០.០០០
ខាតបង្គរ	(៥.០៨៦.៧១៨)	(២០.៥៧៥.៧៧៤)	(៧.១០៩.៧៥១)	(២៨.៧៦៦.២៤៨)
ដក៖ ទ្រព្យសកម្មអរូបី	(៥.២៧២.២១៦)	(២១.៣២៦.១១៤)	(៣.៥៤១.៩៥៧)	(១៤.៤៣៣.៤៧៥)
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(១.០៥៩.២២១)	(៤.២៨៤.៥៥០)	(១.០៩៩.៥០៨)	(៤.៤៨០.៤៩៥)
	<u>២៣៨.៥៨១.៨៤៥</u>	<u>៩៦៥.០៦៣.៥៦២</u>	<u>២៣៨.២៤៨.៧៨៤</u>	<u>៩៧១.០៦៩.៧៨២</u>
<b>ដើមទុនថ្នាក់ទី២-ដើមទុនបន្ថែម</b>				
សំវិធានធនទូទៅ	៤.០៦៩.១៦០	១៦.៤៥៩.៧៥២	៣.៦៣១.៦១៦	១៤.៧៩៨.៨៣៥
ដក៖ ការចូលរួមមូលធនក្នុងធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ	-	-	-	-
	<u>៤.០៦៩.១៦០</u>	<u>១៦.៤៥៩.៧៥២</u>	<u>៣.៦៣១.៦១៦</u>	<u>១៤.៧៩៨.៨៣៥</u>
<b>សរុប ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២</b>	<u>២៤២.៦៥១.០០៥</u>	<u>៩៨១.៥២៣.៣១៤</u>	<u>២៤១.៨៨០.៤០០</u>	<u>៩៨៥.៨៦៨.៦១៧</u>

**៣៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

ពុំមានព្រឹត្តិការណ៍ ដែលត្រូវកែសម្រួល ឬ ព្រឹត្តិការណ៍ពុំទាន់កែសម្រួលសំខាន់ៗណាមួយ បានកើតឡើងចន្លោះកាលបរិច្ឆេទនៃការវាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តឱ្យប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនោះទេ។

**៣៧. សេចក្តីអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ**

របាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទត្រូវបានអនុម័តឱ្យចេញផ្សាយ ដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ទំនាក់ទំនងមកយើងខ្ញុំ

ធនាគារ ព្រីនស៍ ម.ក

ទូរស័ព្ទ: ១៨០០-២០-៨៨៨៨ (ឥតគិតថ្លៃ)

អ៊ីម៉ែល: [info@princebank.com.kh](mailto:info@princebank.com.kh)

គេហទំព័រ: [www.princebank.com.kh](http://www.princebank.com.kh)

ទីស្នាក់ការកណ្តាល: អគារលេខ ១៧៥ អាហ្វិស៊ីល មហាវិថីម៉ៅសេទុង ភូមិ ៥ សង្កាត់

ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ